

អេស៊ីលីដា
ACLEDA BANK



របាយការណ៍ប្រចាំឆ្នាំ
២០២៤



ទស្សនៈ

ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

បេសកកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាពដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។

គតិពេចន៍

គតិពេចន៍របស់ធនាគារគឺ៖ ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត។
គតិពេចន៍អេស៊ីលីដាម៉ូបាល៖ ធនាគារពិតស្ថិតនៅក្នុងដៃលោកអ្នក។

របាយការណ៍នេះរៀបចំ និងចេញផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សម្រាប់ព័ត៌មានបន្ថែម និងចម្លងផ្សេងៗ សូមទាក់ទងមក ៖
ការិយាល័យកណ្តាល ៖

អគារលេខ១១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា ។

ប្រអប់សំបុត្រលេខ ៖ ១១៤៩

ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៧៧៧ / ៤៣០ ៩៩៩

ទូរសារ ៖ ០២៣ ៤៣០ ៥៥៥

អ៊ីម៉ែល ៖ acledabank@acledabank.com.kh

វេបសាយ ៖ www.acledabank.com.kh

SWIFT Code: ACLBKHPP

ការិយាល័យទំនាក់ទំនងអតិថិជន

(បម្រើ ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍) ៖

ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣

អ៊ីម៉ែល ៖ inquiry@acledabank.com.kh

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ឯកតាគិតជាខ្ទង់ពាន់ដុល្លារអាមេរិក	៣១/១២/២៤ បានធ្វើសវនកម្ម	៣១/១២/២៣ បានធ្វើសវនកម្ម	៣១/១២/២២ បានធ្វើសវនកម្ម	៣១/១២/២១ បានធ្វើសវនកម្ម	៣១/១២/២០ បានធ្វើសវនកម្ម	បម្រែបម្រួល (%) ១
លទ្ធផលហិរញ្ញវត្ថុរួម(ស.រ.ហ.អ.ក)						
ទ្រព្យសកម្ម	១០.៨៣៣.៨៣២	៩.៧៤៤.០៤០	៩.០៣១.១៦៣	៧.៨៥៥.២៥២	៦.៥៥១.៤៩៤	១១,១៨%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៧.០២៣.១៦៤	៦.៦០១.៦៦៥	៦.៣៧៩.៤០៦	៥.៣៩៣.៩៥៤	៤.៤៧១.៣០១	៦,៣៨%
បំណុល	៩.៣៤៣.៦៦៥	៨.៣៦២.០២០	៧.៧១៤.៥១៥	៦.៦៥០.២១៧	៥.៤៦១.៨៦៨	១១,៧៤%
ប្រាក់បញ្ញើ	៨.៣៥៩.០៥៦	៧.២២៧.៨១៣	៦.៣៨៨.៩៩១	៥.៧១៦.០២០	៤.៦១១.២៩៦	១៥,៦៥%
ដើមទុន	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ២	១.៤៤៤.០៣៤	១.៣៧៥.៩៩៩	១.៣១០.៥៨៨	១.១៩៩.០៤២	១.០៨៩.៦២៦	៧,៨៥%
ចំណូលដុល	៨៦៥.២៤៩	៨២៤.០០៨	៧៤៣.៨៣១	៦៣៦.៦៩៨	៥៧៩.២២១	៤,៥០%
ប្រាក់ចំណេញមុនពន្ធដក	១៥៣.៧៤៥	១៨៤.២៣៨	២២៨.៣០៨	២០៤.៧៥៣	១៤០.០៣៥	-១៦,៥៥%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១២១.១៩៥	១៤៨.០៥៥	១៨១.៧៣៨	១៦៦.៩១៣	១៤១.៤៩៣	-១៨,១៤%
ចំណេញក្នុងមួយភាគហ៊ុន	០.២៨\$	០,៣៤\$	០,៤២\$	០,៣៩\$	០,៣៣\$	-១៧,៦៥%
ភាគលាភ ៣	២២៧.៤០៤\$	១៤០.៤៧៩\$	៦៨៥.៤៩៨\$	៥៤៨.៦៤០\$	០,០៩៨១\$	-១០០,០០%

លទ្ធផលហិរញ្ញវត្ថុដាច់ដោយឡែក(ស.រ.ហ.អ.ក)

ទ្រព្យសកម្ម	១០.៦៧៦.៧២៥	៩.៦០៥.៦៤៧	៨.៩១៨.៤៤៦	៧.៦៩៥.១៦៣	៦.៣៧៩.៤៨៤	១១,១៥%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៨៦១.៨២៦	៦.៤៥៧.០៤៣	៦.២៤៦.២៦៩	៥.២៣២.០៥៩	៤.២៩២.៦៤៩	៦,២៧%
បំណុល	៩.១៨៦.៤៤៨	៨.២១៣.០០១	៧.៥៨៧.៣៥៩	៦.៤៨៦.០៧១	៥.២៨៥.៤៥៨	១១,៨៥%
ប្រាក់បញ្ញើ	៨.២១៨.០២៦	៧.១០១.៦៩៥	៦.២៨០.០៤៥	៥.៥៨២.៥៣៤	៤.៤៧៧.០៣៣	១៥,៧២%
ដើមទុន ៤	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	៤៣៣.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ៥	១.៤៩០.២៧៨	១.៣៩២.៦៤៦	១.៣៣១.០៨៦	១.២០៩.០៩២	១.០៩៤.០២៦	៧,០១%
ចំណូលដុល	៨២៩.២៩២	៧៩២.១២៥	៧០៥.២១៤	៥៩៤.៦២៥	៥៣៧.៧៥៦	៤,៦៩%
ប្រាក់ចំណេញមុនពន្ធដក	១៤៥.៥៧២	១៧២.២០២	២១៧.៤២៣	២០១.៦៦២	១៧២.១៥៤	-១៥,៤៦%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១១៥.៩៣៣	១៣៨.១៣៩	១៧៣.៤០៦	១៦២.០៨៥	១៣៨.៣៤២	-១៦,០៨%

ចំណុចសំខាន់ៗក្នុងឆ្នាំ២០២៤ (សម្ព័ន្ធនាការ)

- ទ្រព្យសកម្ម កើនឡើង ១១,១៨% រហូតដល់ ១០.៨៣៤ លានដុល្លារអាមេរិក ។
- សមតុល្យឥណទាន (សុទ្ធ) កើនឡើង ៦,៣៨% រហូតដល់ ៧.០២៣ លានដុល្លារអាមេរិក ។
- ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប មានចំនួន ៥,៤៧% ។
- សេវាបញ្ញើ កើនឡើង ១៥,៦៥% រហូតដល់ ៨.៣៥៩ លានដុល្លារអាមេរិក ។
- មូលនិធិម្ចាស់ហ៊ុន កើនឡើង ៧,៨៥% ចាប់ពី ១.៣៧៦ លានដុល្លារអាមេរិក ដល់ ១.៤៨៤ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ មានចំនួន ១២១ លានដុល្លារអាមេរិក ។
- ផលលើមូលធន មានចំនួន ៨,១៧% ។
- សម្ព័ន្ធនាការ មានបណ្តាញប្រតិបត្តិការចំនួន ៣២១ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

១ បម្រែបម្រួលពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៤ ។

២ មិនគិតបញ្ចូលភាគកម្មមិនមានអភិបាលភាព និងបំណុលបន្ទាប់បន្សំ ។

៣ មិនគិតបញ្ចូលភាគកម្មមិនមានអភិបាលភាព ។

៤ ការបែងចែកភាគលាភ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ភាគលាភ ១០០% ត្រូវបានបែងចែកជាសាច់ប្រាក់ ។

៥ ដើមទុនរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ មានបង្ហាញដូចខាងក្រោម ៖

បរិយាយ	២០២៤	២០២៣	២០២២	២០២១	២០២០
ភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (%)	២៨,៣២៥%	២៨,០៤៤%	២៧,១៤២%	២៥,៧៣៩%	២៥,៧៣៩%
ចំនួនភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់	១២២.៦៩៤.០៦១	១២១.៤៧៧.៣៦៨	១១៧.៥៦៩.៩៥៨	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩
ភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ (%)	៥,៧៥២%	៥,៧៥២%	៥,៧៥២%	២០,៧៤៩%	២៤,៧៤៩%
ចំនួនភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៨៩.៨៧៨.០២៦	១០៧.២០៤.៥៤៧

៦ មិនគិតបញ្ចូលបំណុលបន្ទាប់បន្សំ ។

ផលិតផល-សេវាកម្មនៅតាមបញ្ជូរ និងឌីជីថល

ប្រភេទប្រតិបត្តិការ	២០២៤	២០២៣	២០២២	២០២១	២០២០
នៅតាមបញ្ជូរធនាគារ					
ចំនួនប្រតិបត្តិការ	៦.៣២០.៦២០	៧.៣៨២.៧៣៣	៩.០៣៩.១៩២	៨.០៣៩.៥៧៩	៩.២៣០.៩៦៤
ទំហំទឹកប្រាក់សរុប (ដុល្លារអាមេរិក)	៦៧.៦៦៧.២៦៥.៩២៩	៥៥.៧៣៥.១៦០.១២៤	៥៦.៧៦៦.១០៩.៧២០	៤៩.២០៩.៥០៩.៤៨៩	៤៥.៥៥៩.៧២៦.៥៥៩
សេវាកម្មឌីជីថល					
ចំនួនប្រតិបត្តិការ	៥៥៣.៥៣៧.២២១	៣០០.១៦៥.៩៨០	១៥៥.៧៧៧.៨៩៥	១០២.១៣៩.៩០៤	៧៣.៩០៦.១៦០
ទំហំទឹកប្រាក់សរុប (ដុល្លារអាមេរិក)	១២៤.០៩០.៨៥៥.០៤៤	៨៧.៣១០.១២៧.៩៤៩	៦២.១២៦.៧៦១.៣១៥	៣៥.២៥៣.៥២៥.៤៨៨	២០.០៩៦.៤៨៧.៥០៧






របាយការណ៍បង់ពន្ធ

នៅក្នុងនាមជាធនាគារដែលមានតម្លាភាពមួយ យើងខ្ញុំសូមផ្សព្វផ្សាយជូនលោកអ្នកនូវរបាយការណ៍ពន្ធដែលបានបង់ ដូចមានបង្ហាញជូននៅក្នុងតារាងខាងក្រោម ៖

កិតជាដុល្លារអាមេរិក	២០២០	២០២១	២០២២	២០២៣	២០២៤	សរុប*
ពន្ធប៉ាតង់	១៩.៥៧៦	១៨.៩៤២	១៨.៩០០	១៨.៧៦២	១៨.៨៥៩	២៦៦.៥៨៦
ពន្ធលើស្លាកសញ្ញា	៨៣.៥៦២	៤៩.៩៦៥	៥៤.៧០៩	៨៩.១២០	១៤២.០១៥	១.១៣៥.៤៦០
ពន្ធលើមធ្យោបាយដឹកជញ្ជូន	២០.៧៥៣	៤៣.១៣៤	៥៤.៩៦៦	៥៧.១៦៧	៥៦.៤៦០	៥៦៣.៦៧៩
ពន្ធលើអចលនទ្រព្យ	៧.៦៣៦	៧.៦៨៣	៩.៥៤៥	២២.៦១៦	២០.៦៣១	១៨០.២០៣
អាករលើតម្លៃបន្ថែម	២២.១៨១	១៩៥.៥៧៤	៥៥៧.៥១៦	៧៧៥.៥៨៨	៧៧១.៦២១	២.៣៣៧.៧៨៤
ប្រាក់រំលោះពន្ធលើប្រាក់ចំណេញ	៥.២៩៨.១៩៩	-	-	៦.៨៣៥.០៩៧	៨.០៣១.០៧៩	៥៧.១៣៤.៩៣៩
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៨.៦៤៥.១៧១	២៦.៦៧៣.៦០០	៣៤.៧៤៣.៦៩០	៣៤.៩៣៤.២១៧	១.៦៤៥.៣៣១	៣០៦.៧៦២.១៧៧
ពន្ធលើប្រាក់បៀវត្សរ៍	៦.៤៩៧.១៩៩	៧.២២៣.៣១៣	៩.៥០៧.១៨៩	១៣.៤៦៩.៤៧១	៩.៣០៨.៤៨០	៩២.៤៣៦.៦០២
ពន្ធកាត់ទុកលើប្រាក់បញ្ញើសន្សំ	១៦០.៤១៧	២០០.៣២៤	៤៤៧.០៣៥	១.០២៩.៣៣២	១.២៨៩.១០៨	៥.៣០១.២៩០
ពន្ធកាត់ទុកលើប្រាក់បញ្ញើមានកាលកំណត់	៥.១២៩.០៩៦	៦.៣១០.៧៣៧	៧.៨៧៣.០៦៨	១១.៦៥១.២៧៥	១២.៨៧៤.៨៥៥	៧៤.៦១២.៦០០
ពន្ធកាត់ទុកលើថ្លៃជួលអចលនទ្រព្យ	១.០៣៦.៥៣០	១.១៤០.៩៣២	១.២១៥.៧៥៤	១.២៣២.៧១៦	១.២៩០.៨១៨	១៥.១៨៣.៧៦៦
ពន្ធកាត់ទុកលើថ្លៃសេវាក្នុងប្រទេស	២៩៨.០៣៣	២៥៦.៣៧៦	៣២៨.០២៨	៣២៩.៧៣៩	៣៥៩.៥០៣	៥.៣៥១.៩៥៩
ពន្ធកាត់ទុកលើថ្លៃសេវាក្រៅប្រទេស	៦.៥១៩.០៧២	២.៩៣៧.៦៩៤	៤.២៥៩.៦៩៣	១០.៣៩៤.៧៨២	៦.៧៦៣.៩១២	៦៩.៧០០.៨៥៣
សរុប	៥៣.៧៣៧.៤២៣	៤៥.០៥៨.២៧៥	៥៩.០៧០.០៩៣	៨០.៨៣៩.៨៨១	៤២.៥៧៦.៦៧១	៦៣០.៩៦៧.៨៩៨
សរុបយោង* (មកដល់បច្ចុប្បន្ន)	៤០៣.៤២២.៩៧៧	៤៤៨.៤៨១.២៥១	៥០៧.៥៥១.៣៤៥	៥៨៨.៣៩១.២២៦	៦៣០.៩៦៧.៨៩៨	

* សរុប និងសរុបយោង គិតចាប់ពីឆ្នាំ២០០០ មក ។

លទ្ធផលសម្រេចបាន



អេស៊ីលីដាម៉ូបាល (សេវាធនាគារលើទូរសព្ទដៃ)

- ចំនួនអ្នកប្រើប្រាស់ (គិតជាលាន)
- សមតុល្យតុល្យណានី (គិតជាលានដុល្លារអាមេរិក)

មាតិកា

ទំព័រ

- ៦** សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅប្រទេសកម្ពុជា
- ៧** របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល
- ៩** របាយការណ៍ប្រធាននាយកប្រតិបត្តិ
- ១៣** អង្គការលេខ
- ១៤** បណ្តាញប្រតិបត្តិការ

- ១៥** អភិបាលកិច្ចសាជីវកម្ម
- ១៥** កិច្ចប្រជុំភាគហ៊ុនិក
- ១៥** ភាគហ៊ុនិក

- ១៧** ក្រុមប្រឹក្សាភិបាល
- ២៣** គណៈកម្មាធិការប្រតិបត្តិ
- ៣២** នាយកដ្ឋានអនុលោមបញ្ញត្តិ
- ៣៣** សវនករផ្ទៃក្នុង
- ៣៤** ក្រុមស៊ើបអង្កេត

- ៣៥** របាយការណ៍ក្រុមប្រឹក្សាភិបាល
- ៣៦** របាយការណ៍គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល
- ៣៦** គណៈកម្មាធិការសវនកម្ម
- ៣៧** គណៈកម្មាធិការតែងតាំង និងលាភការ
- ៣៨** គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា

- ៣៩** ការផ្តល់ចំណាត់ថ្នាក់
- ៤០** សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ
- ៤១** ធនាគារដៃគូ
- ៤២** ពានរង្វាន់ និងវិញ្ញាបនបត្រ

- ៤៥** ឧបសម្ព័ន្ធ៖ របាយការណ៍ចីរភាព ឆ្នាំ២០២៤
- ៤៦** ឧបសម្ព័ន្ធ៖ របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្ម ដោយសវនករឯករាជ្យ



សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅប្រទេសកម្ពុជា

	២០២២	២០២៣	២០២៤e	២០២៥f
១. ផលិតផលសរុបក្នុងស្រុក (GDP)				
បម្រែបម្រួលផលិតផលសរុបក្នុងស្រុក (គិតជាភាគរយ)	៥,១%	៥%	៦%	៦,៣%
ចំណូលក្នុងម្នាក់ (គិតជាដុល្លារអាមេរិក)	២.៣៤៥	២.៥២០	២.៧១៣	២.៩២៤
២. អតិផរណា				
អតិផរណា (មធ្យមប្រចាំឆ្នាំ)	៥,៤	២,១	០,៨	២,៦
(ចុងឆ្នាំ)	២,៩	២,៧	៣,១	-
៣. ថវិការបស់រដ្ឋាភិបាល (គិតជាភាគរយនៃផលិតផលសរុបក្នុងស្រុក)				
ចំណូល	២៨,៨៤	១៩,៨៧	១៦,៩៣	១៥,១១
ចំណាយ	២៦,៧៦	២១,១៣	១៩,៣៣	១៨,១៤
៤. រូបិយវត្ថុ និងឥណទាន (បម្រែបម្រួលជាភាគរយក្នុង ១២ខែ)				
រូបិយវត្ថុទូទៅ (M2)	៨,២	១២,៥	១៧,៥	-
ប្រាក់បញ្ញើសរុបនៅក្នុងប្រព័ន្ធធនាគារ	៧,៣	២២,៣	១៨,៨	-
ឥណទានសរុបនៅក្នុងប្រព័ន្ធធនាគារ	១៦,៨	១៤,៨	៤,៦	-
ឥណទានធៀបនឹងប្រាក់បញ្ញើ (គិតជាភាគរយ)	១១៩,៩	១១៧,៦	១០៣,៦%	-
ប្រាក់បញ្ញើធៀបនឹងផលិតផលសរុបក្នុងស្រុក	១៤៥,៦	១៥៥,៥	១១៦,៣%	-
ឥណទានធៀបនឹងផលិតផលសរុបក្នុងស្រុក	១៧៤,៦	១៧៦,៥	១២០,៤%	-
៥. ជញ្ជីងទូទាត់ (គិតជាលានដុល្លារអាមេរិក)				
ការនាំចេញ	២២.៤៨០	២២.៦៤០	២៦.២០០	-
ការនាំចូល	២៩.៩៤០	២៤.១៨០	២៨.៥៤០	-
ជញ្ជីងពាណិជ្ជកម្ម	-៧.៤៦០	-១.៥៤០	-២.៣៤០	-
គណនីចរន្ត (មិនរាប់បញ្ចូលការផ្ទេរជាផ្លូវការ)	-៧.៥៨២	៥៥២	-៦៥	-
ផលិតផលសរុបក្នុងស្រុកជាមធ្យម (គិតជាពាន់លានដុល្លារអាមេរិក)	៣៩,៥០	៤៣,០៧	៤៧,០៣	៥១,៤
អត្រាប្តូរប្រាក់ (រៀលក្នុងមួយដុល្លារ នៅចុងគ្រា)	៤.០៩០	៤.១១០	៤.០៨៣	៤.០៦៩

ប្រភព ៖ សមាគមធនាគារនៅកម្ពុជា, ធនាគារជាតិនៃកម្ពុជា, ធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, <https://eacnews.asia/home/details/18820>,
<https://www.khmertimeskh.com/501622624/cambodias-exports-up-15-7-to-26-billion-in-2024-gdce-says/>,
<https://www.thestar.com.my/aseanplus/aseanplus-news/2023/01/10/cambodia039s-total-export-up-164-per-cent-in-2022>,
និង <https://www.phnompenhpost.com/business/january-international-trade-up-25-year-on-year>

e: ប៉ាន់ប្រមាណ និង f: ព្យាករណ៍

លោក ឆាយ សៀន

ប្រធានក្រុមប្រឹក្សាភិបាល



សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារ។

សេដ្ឋកិច្ចពិភពលោកបង្ហាញពីកំណើនប្រកបដោយស្ថិរភាពនៅក្នុងឆ្នាំ២០២៤ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន រួមមានភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត វិបត្តិនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាសនៅឈ្និបូព៌ា និងការបែងចែកភូមិសាស្ត្រ សេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២៤ មានកំណើន ៣,២% ដែលរក្សាបាន កំណើនប្រហាក់ប្រហែលនឹងអត្រា ៣,៣% ក្នុងឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះដែរ អតិផរណាពិភពលោកបានធ្លាក់ចុះមកនៅត្រឹម ៥,៧% ក្នុងឆ្នាំ២០២៤ ពី ៦,៧% ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានកំណើនលឿនពីការរំពឹងទុក ដោយកើនឡើង ២,៨% នៅឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងកំណើន ២,៩% ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចតំបន់អឺរ៉ុបបានកើនឡើង ១% នៅឆ្នាំ២០២៤ ធៀបនឹង ០,៦% នៅឆ្នាំ២០២៣។ ចំណែកសេដ្ឋកិច្ចចិនបានកើនឡើង ៤,៨% ទាបជាងឆ្នាំ២០២៣ ដែលមានអត្រា ៥,២% និងនៅក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចជប៉ុនត្រូវបានប៉ាន់ប្រមាណថាមានកំណើនអវិជ្ជមាន -០,២% ដែលនៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចជប៉ុនមានកំណើន ១,៥% ខណៈពេលដែលសេដ្ឋកិច្ច អាស៊ានមានស្ថានភាពល្អប្រសើរជាមួយនឹងអត្រាកំណើន ៤,៦% ក្នុងឆ្នាំ២០២៤ ធៀបនឹង ៤,១% ក្នុងឆ្នាំ២០២៣។

សេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនរឹងមាំ ខណៈពេលសេដ្ឋកិច្ចសកលលោកជួបប្រទះនឹងបញ្ហាប្រឈម ដោយត្រូវបានប៉ាន់ប្រមាណថាមានកំណើនក្នុងអត្រា ៦% ក្នុងឆ្នាំ២០២៤ កើនឡើងពី ៥% នៅឆ្នាំ២០២៣ យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណើននេះត្រូវបានជំរុញដោយតម្រូវការប្រើប្រាស់ក្នុងស្រុក ទីផ្សារការងារ ស្ថិរភាពអតិផរណា និងអត្រាប្តូរប្រាក់។ ការងើបឡើងវិញយ៉ាងរឹងមាំក្នុងវិស័យសេវាកម្ម ដែលគាំទ្រដោយវិស័យទេសចរណ៍ លំហូរវិនិយោគថ្មី និងការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ព្រមទាំងការនាំចេញកសិផល។ ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យ និងសំណង់ នៅតែបន្តមានកំណើនទន់ខ្សោយ។

នៅក្នុងឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងស្ថិតនៅលើគន្លងនៃកំណើនល្អ ប្រកបដោយវឌ្ឍនភាព គាំទ្រដោយទុនបម្រុងដ៏រឹងមាំ សន្ទនីយភាពខ្ពស់ និងគោលនយោបាយប្រុងប្រយ័ត្នមួយចំនួន ដែលរៀបចំដោយធនាគារជាតិ នៃ កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះជួបប្រទះនឹងបញ្ហាប្រឈមបន្តិចបន្តួច រួមមាន ការកើនឡើងនៃឥណទានមិនដំណើរការ ការចំណាយខ្ពស់លើមូលនិធិថ្លៃដើមសម្រាប់ធនាគារ និងគ្រឹះស្ថានថវិកាហិរញ្ញវត្ថុ ព្រមទាំងកំណើនឥណទានយឺតយ៉ាវការរំពឹងទុក។

ក្នុងកំឡុងឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត នៅលើ ពិភពលោក ប្រចាំឆ្នាំ២០២៤ ពីទស្សនាវដ្តី Global Finance។ ទស្សនាវដ្តី Global Finance អះអាងថា ការផ្តល់ពានរង្វាន់នេះ គឺឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់លើ ចំណាត់ថ្នាក់រូបិយវត្ថុអន្តរជាតិរយៈពេលវែង (long-term foreign currency ratings) ឬចំណាត់ថ្នាក់បំណុល ដែលត្រូវបានចាត់ចំណាត់ថ្នាក់ ដោយស្ថាប័នវាយតម្លៃ ហិរញ្ញវត្ថុ Fitch, Moody's និង Standard & Poor's នៅក្នុងចំណោមធនាគារធំបំផុតទាំង ៥០០ នៅទូទាំងសកលលោក។ ស្របពេលជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏ជាធនាគារខ្មែរតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលជាប់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយទស្សនាវដ្តី The Banker។ បន្ថែម ពីនេះ ធនាគារ អេស៊ីលីដា បានទទួលបានការណែនាំវាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ "B+/Stable/B" ដដែល។ ការរក្សាបានចំណាត់ថ្នាក់នេះ សប្បាយដល់ការវិនិយោគ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹង ទ្រទ្រង់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។ លើសពីនេះ ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នរដ្ឋ និងឯកជនដើម្បីពង្រីកវិសាលភាព និងសម្រួលដល់ការទូទាត់ទំនិញ និងសេវាកម្មក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

បន្ថែមពីនេះទៀត ធនាគារ អេស៊ីលីដា បានបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើ អេស៊ីលីដាម៉ូបាល យូអេសអេស ម៉ាស៊ីនអេស៊ីអិម និងម៉ាស៊ីនឆ្លុះកាត ស្របតាមតម្រូវការរបស់អតិថិជនព្រមទាំងវិជ្ជាជីវៈវិស័យឧស្សាហកម្ម អេស៊ី ស៊ីភីអេប។ ទន្ទឹមនឹងនេះ ធនាគារបានពង្រីកសេវាកម្មធនាគារស្វ័យប្រតិបត្តិចំនួន នៅ២០០ទីតាំង (២៣ទីតាំងរាជធានីភ្នំពេញ និង១៧ទីតាំងនៅតាមបណ្តាខេត្ត) បន្ថែមលើសាខាធនាគារទាំង២០៥សាខា ព្រមទាំងបានបំពាក់ម៉ាស៊ីនអេស៊ីអិមចំនួន១.៤៨៦គ្រឿង ម៉ាស៊ីនឆ្លុះកាតចំនួន៥.៥៥៣គ្រឿង និងយូអេសអេសសំណើសុំរបស់អតិថិជន សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស និងការទូទាត់ឆ្លងប្រទេស (QR Cross Border Payment) ជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ដំណាច់ខែធ្នូ ឆ្នាំ២០២៤នេះ ធនាគារ មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលចំនួនច្រើនជាង ៤,២២លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្ម សរុបជាង ០,៤៩លាននាក់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់បញ្ញើសរុបបានកើនឡើងចំនួន១.១៣១,២៤លានដុល្លារអាមេរិក សមតុល្យឥណទានសរុបបានកើនឡើងចំនួន៤២១,៧១លានដុល្លារ អាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៣។ បើធៀបលទ្ធផលប្រចាំឆ្នាំ២០២៤ ទៅនឹងលទ្ធផលឆ្នាំ២០២៣ សម្ព័ន្ធធនាគារទទួលបានប្រាក់ចំណេញចំនួន១២១,១៩លានដុល្លារ អាមេរិក ថយចុះ១៤,១៤% ស្មើនឹង ២៦,៨៦លានដុល្លារអាមេរិក។

យើងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគហ៊ុនិក អតិថិជន និយោជិត និងជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលតែងតែផ្តល់ការ គាំទ្រចំពោះធនាគារដើម្បីទទួលបាននូវលទ្ធផលសម្រេចស្របតាមផែនការជាពិសេសក្នុងឆ្នាំ២០២៤។



លោក ឆាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល
ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ



សេចក្តីថ្លែងរបស់ប្រធាននាយកប្រតិបត្តិ

ឈានចូលឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បន្តប្រកាន់ជំហរឥតងាករបេសកកម្ម ដើម្បីឈានមុខក្នុងនវានុវត្តន៍ និងផ្តល់គុណតម្លៃពិសេសដល់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។ នៅឆ្នាំនេះ យើងកំពុងបង្កើនការប្តេជ្ញាចិត្តរបស់យើងទ្វេដង ដើម្បីកម្លាយខ្លួនទៅជាឌីជីថល ការពង្រីកទីផ្សារ និងនិរន្តរភាព ដោយធានាថា យើងបំពេញតាមតម្រូវការរបស់អតិថិជន និងបន្តឈានមុខ នៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

អេស៊ីលីដា ស៊ូភីអេប បន្តដើរតួនាទីស្នូលនៅក្នុងយុទ្ធសាស្ត្រឌីជីថលរបស់យើង ដោយផ្តល់ជូនលក្ខណៈពិសេសទំនើបៗ ដែលបង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់ និងពង្រីកវត្តមានរបស់យើងទាំងនៅក្នុងស្រុក និងសកលលោក។ តាមរយៈសមាហរណកម្មស៊ីជម្រៅរវាង អេបរបស់យើងជាមួយនឹង អេបរបស់រដ្ឋាភិបាល និងវិស័យសាធារណៈ សំដៅបង្កើនការធ្វើបរិយាបន្ន និងការតភ្ជាប់ប្រព័ន្ធអេកូហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីបន្តបុគ្គលអាជីវកម្ម និងសហគមន៍ មានការរីកចម្រើនប្រកបដោយចីរភាព។

យើងមានមោទនភាពចំពោះផែនការអនាគត ក្នុងការពង្រីកបណ្តាញប្រតិបត្តិការទៅក្នុងតំបន់ ដែលនឹងនាំមកនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពអាជីវកម្ម យើងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតគុណតម្លៃរយៈពេលវែង ជូនអតិថិជន កម្មករនិយោជិត និងភាគហ៊ុនិករបស់យើង។

សន្តិសុខព័ត៌មានវិទ្យានៅតែជាអាទិភាពចម្បងក្នុងឆ្នាំ២០២៥។ យើងនឹងពង្រឹងការការពារ ការថែរក្សាទ្រព្យសម្បត្តិ និងការផ្តល់អាទិភាពដល់ការអប់រំការយល់ដឹងដល់អតិថិជន ដើម្បីធានាបាននូវបទពិសោធន៍ឌីជីថលប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដល់គ្រប់គ្នា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្តពីអតិថិជន និងដៃគូអាជីវកម្ម ការលះបង់របស់កម្មករនិយោជិត និងការគាំទ្រពីភាគហ៊ុនិក ចំពោះការទទួលបានជោគជ័យលើមាតិកានេះ។ ទន្ទឹមនឹងនេះ យើងកំពុងកសាងអនាគតដ៏ត្រចះត្រចង់មួយ ដែលជំរុញឱ្យមានការរីកចម្រើនការច្នៃប្រឌិត និងឱកាស សម្រាប់យើងទាំងអស់គ្នា។

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤

ស្ថានភាពប្រកួតប្រជែង

ឆ្នាំ២០២៤ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានទំនោរកើនឡើង និងសក្តានុពលកាន់តែខ្លាំង ក្នុងការផ្តល់សេវាកម្មរហ័ស ប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើគ្រប់វិស័យ ជាពិសេសជំរុញដល់កំណើនវិភាគលទ្ធផលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងយុគសម័យឌីជីថលនេះ ខណៈដែលអតិថិជនកំពុងអភិវឌ្ឍ និងសម្របខ្លួនបន្តិចម្តងៗ ទៅនឹងបរិការណ៍នៃសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងកំពុងទទួលយកយ៉ាងឆាប់រហ័សនូវផលិតផល និងសេវាកម្មធនាគារឌីជីថល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ក្នុងប្រទេសកម្ពុជា បាននិងកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា តាមវិធីសាស្ត្រផ្សេងៗ ដូចជា បណ្តាញទីផ្សារ យុទ្ធសាស្ត្រជំរុញ និងផ្សព្វផ្សាយ ការផ្តល់រង្វាន់លើកទឹកចិត្ត ការពង្រីកបណ្តាញប្រតិបត្តិការរូបវន្ត និងឌីជីថល និងយុទ្ធសាស្ត្រកំណត់ថ្លៃជាដើម។ កត្តានេះបានជំរុញឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ បង្កើនអានុភាពហិរញ្ញវត្ថុយ៉ាងធំធេង ព្រមទាំងអភិវឌ្ឍចំណេះដឹង និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែប្រសើរឡើង។

ធនាគារ អេស៊ីលីដា បន្តធ្វើទំនើបកម្មសាខា និងការិយាល័យ ឱ្យទៅជាមជ្ឈមណ្ឌលសេវាកម្មធនាគារស្វ័យប្រវត្តិ ដែលផ្តល់ជម្រើសសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ។ ក្របខ័ណ្ឌឌីជីថលនេះ មិនត្រឹមតែបានលើកកម្ពស់ស័ក្តិសិទ្ធិភាព សុវត្ថិភាព ប្រសិទ្ធភាពចំណាយ និងពន្លឿនប្រព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានប្រកាសទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៀតផង។ ក្របខ័ណ្ឌនេះក៏បានសម្របសម្រួល និងជួយជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដោយតភ្ជាប់ទំនាក់ទំនងសហគមន៍ទូទាំងប្រទេស និងពង្រីកទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងសកលលោកទាំងមូល។ កម្មវិធីសេវាកម្មធនាគារតាមទូរស័ព្ទចល័ត (Mobile App.) បានក្លាយជាឧបករណ៍ទូទាត់ដ៏មានសារៈសំខាន់ និងប្រជាប្រិយភាព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម ដែលបានជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ **អេស៊ីលីដា ស៊ីតីអេប** "ធនាគារពិតស្ថិតនៅក្នុងដៃលោកអ្នក" គឺជាសេវាកម្មទូរស័ព្ទ ដែលមានពហុមុខងាររួមគ្នា ក្នុងការផ្តល់សេវាកម្មធនាគារ និងការគាំទ្រដល់សកម្មភាពរស់នៅ ដោយរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្រើនប្រភេទ ស្ថិតក្នុងថ្នាលតែមួយ ងាយស្រួលប្រើប្រាស់ ឆ្លើយតបគ្រប់តម្រូវការ ទំនើបស៊ីវិល័យ រហ័សទាន់ចិត្ត មានសុវត្ថិភាព និងទំនុកចិត្ត។ **អេស៊ីលីដា ស៊ីតីអេប** កំពុងប្រើសេវាកម្មជូនអ្នកប្រើប្រាស់/ដៃគូចុះឈ្មោះជាង ៤,២២លាននាក់។ អតិថិជនអាចប្រើប្រាស់ **អេស៊ីលីដា ស៊ីតីអេប** បាននៅគ្រប់កាលៈទេសៈទូទាំងពិភពលោក ឱ្យតែមានភ្ជាប់វ៉ាយហ្វាយ/អ៊ីនធឺណិត ជាពិសេសស្ថាន KHQR/QR នៅទូទាំងប្រទេសកម្ពុជា និងធ្វើការទូទាត់ឆ្លងដែនជាមួយនឹង QR Code នៅក្នុងប្រទេសថៃ វៀតណាម និងឡាវ ផងដែរ។ ទំហំប្រតិបត្តិការឌីជីថល បានកើនឡើងរហូតដល់៩៩% នៃប្រតិបត្តិការសរុបរបស់ធនាគារ។

ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០២៤

- សមតុល្យឥណទានសរុបនៅដំណាច់ឆ្នាំ២០២៤ មានចំនួន៧.១១៩,០២លានដុល្លារអាមេរិក ក្នុងនោះមានឥណទានចំនួន១.៤៦៨,១០លានដុល្លារអាមេរិក ស្មើនឹង២០,៦២% បានផ្តល់ទៅឱ្យវិស័យកសិកម្ម។ ក្នុងឆ្នាំ២០២៣ ការផ្តល់ឥណទានក្នុងវិស័យកសិកម្មមានចំនួន១.៤១៤,៦៨លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ ចំនួនអតិថិជនឥណទានអាជីវកម្មខ្នាតតូចរបស់សម្ព័ន្ធធនាគារបានកើនដល់៥១៣.៤៧៧នាក់។
- ឥណទានមិនដំណើរការស្ថិតក្នុងអត្រាខ្ពស់៥,៤៧% ប៉ុន្តែអាចគ្រប់គ្រង ដោយសារតែសកម្មភាពសេដ្ឋកិច្ចមិនស្មើគ្នា ភាពតានតឹងតាមវិស័យមួយចំនួន និងកម្រិតបំណុលឯកជនកើនឡើងខ្ពស់។
- ប្រាក់បញ្ញើ-សន្សំមានចំនួន៨.៣៥៩,០៦លានដុល្លារអាមេរិក ដែលមានគណនីចំនួន៥,៥៣លានគណនី។
- សម្ព័ន្ធធនាគារទទួលបានប្រាក់ចំណេញដែលផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន១២១,១៩លានដុល្លារអាមេរិក។
- ធនាគារនៅតែបន្តខិតខំកាត់បន្ថយចំណាយ និងហានិភ័យជាប្រចាំ ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់បំផុត។
- ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ត្រូវបានដាក់បញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករបស់ធនាគារ ដើម្បីផ្តល់ជម្រើសជាច្រើនជូនអតិថិជនក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។

សេវាកម្មហិរញ្ញវត្ថុ និងឥណទានសហគ្រាសខ្នាតតូច

ឥណទានខ្នាតតូចបានកើនឡើង៦,៤៩% ឬស្មើនឹង១៩៥,៤៣លានដុល្លារអាមេរិក។ ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្សេងៗ បានកើនឡើង២៧,៦០% ឬស្មើនឹង១៣៣,៤៤លានដុល្លារអាមេរិក។ ឥណទានគេហដ្ឋានមានចំនួន១៦៣,៦៤លានដុល្លារអាមេរិក។ សមតុល្យឥណទានសរុបមានចំនួន៧.១១៩,០២លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២៤។

សម្ព័ន្ធធនាគារមានសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន៨.៣៥៩,០៦លានដុល្លារអាមេរិក (កើនឡើង១៥,៦៥% ឬស្មើនឹង១.១៣១,២៤លានដុល្លារអាមេរិក) និងមានគណនីសរុបប្រមាណ៥.៥២៥.០៨៦គណនី។ វិស័យលក់រាយ គឺជាផ្នែកដែលធំជាងគេបំផុតនៃកំណើនប្រាក់បញ្ញើសរុប ដែលភាគច្រើនបានមកពីអតិថិជនដាក់ប្រាក់បញ្ញើដំបូង ដូចជាកម្មករនិយោជិត តាមរយៈសេវាបើកប្រាក់បៀវត្ស និងអតិថិជននៅតាមជនបទ ដែលពួកគេបានប្រើប្រាស់គណនីវិលទ្រៀត របស់អេស៊ីលីដា ស្ទីកើអេប។ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ បានចូលរួមចំណែកធ្វើឱ្យមានកំណើនយ៉ាងខ្លាំងក្លានេះ។

សម្ព័ន្ធធនាគារ បាននិងកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានតែចូលចិត្តរបស់អតិថិជន ដែលមានសាខា១៩ទីតាំង (ឬ ការិយាល័យ) សេវាកម្មធនាគារស្វ័យប្រវត្តិចំនួន២០៦ទីតាំង ម៉ាស៊ីនអេធីអឹមចំនួន១.៥៥៥គ្រឿង និងម៉ាស៊ីនឆ្លុកកាតចំនួន៥.៥៥៣គ្រឿង។ ចំណុចគួរជាទីមោទនភាព គឺសម្ព័ន្ធធនាគារបានបោះពុម្ពប័ណ្ណឥណទានចំនួន១,៧៦លានប័ណ្ណ ជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដា ស្ទីកើអេប (ACLEDA Super App) ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង៤,៤១លាននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។

ឥណទានខ្នាតធំ រួម និងសាជីវកម្ម

ក្នុងឆ្នាំ២០២៤ សេវាចាត់ចែងសាច់ប្រាក់បានកើនឡើងយ៉ាងខ្លាំង តាមរយៈដៃគូជាមួយនិងវិស័យសាធារណៈ រួមមាន បេឡាធាតិរបបសន្តិសុខសង្គម (ប.ស.ស.) សេវាបើកប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ ការបង់ថ្លៃសេវាកម្មចុះបញ្ជី និងថ្លៃអាជ្ញាបណ្ណ ព្រមទាំងសេវាប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ។ល។ តម្រូវការប្រើប្រាស់សេវាទាំងនេះ តាមរយៈ អេស៊ីលីដា ស្ទីកើអេប បានកើនឡើងក្នុងឆ្នាំ២០២៤ ដោយមានស្ថាប័នជាតិ ព្រមទាំងសាជីវកម្ម នៅក្នុង និងក្រៅប្រទេស រួមទាំងស្ថាប័ននានាបានចូលរួមប្រើប្រាស់ ដែលជាឱកាសដ៏ល្អ សម្រាប់ការលក់ផលិតផល និងសេវាកម្មផ្សេងៗ ទៀត។

បន្ថែមលើនេះ ការផ្តល់ជូនសេវាកម្មដ៏ល្អ តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេសរបស់ធនាគារ បានទាក់ទាញ និងជំរុញក្រុមហ៊ុនអាជីវកម្មខ្នាតធំ រួម និងសាជីវកម្មយ៉ាងខ្លាំង ឱ្យទទួលស្គាល់គុណភាពខ្ពស់ មានភក្តីភាព និងជ្រើសរើសធនាគារ ជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព ជាអាទិភាពទីមួយ សម្រាប់ការចាត់ចែង និងប្រភពហិរញ្ញវត្ថុ សម្រាប់គាំទ្រការទូទាត់ និងប្រតិបត្តិអាជីវកម្មរបស់ពួកគេ។ សេវាកម្មចម្រុះសម្រាប់ប្រទេសនេះ ផ្តល់អត្ថប្រយោជន៍ និងមានឥទ្ធិពលជាវិជ្ជមានដ៏យ៉ាងធំធេងលើលំហូរសាច់ប្រាក់ជាប្រចាំរបស់ធនាគារ និងបានធ្វើឱ្យធនាគារមានលទ្ធភាពប្រមូលប្រភពធនធានហិរញ្ញវត្ថុជាប្រចាំប្រចាំថ្ងៃ ដើម្បីពង្រឹង និងពង្រីកការផ្តល់ឥណទានជាប្រាក់រៀលបានកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឥណទានអាជីវកម្មខ្នាតធំ រួម និងសាជីវកម្ម បានកើនឡើង៥,៦០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនស្មើនឹង៣៥,០៥% នៃសមតុល្យឥណទានសរុប។

លើសពីនេះទៅទៀត ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនិងដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដែលមានបទពិសោធន៍ដ៏សម្បូរបែប ដែលមានសក្តានុពលភាពច្រើន ក្នុងការជួយអតិថិជនឱ្យអាចគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ ភាពជាដៃគូទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ប្រភពមូលនិធិរយៈពេលវែងដល់ធនាគារ និងជាប្រភពនៃប្រាក់ចំណូលក្រៅតារាងតុល្យការ ហើយទន្ទឹមគ្នានោះ ក៏បានលើកកម្ពស់ជំនាញ និងបទពិសោធន៍អន្តរជាតិ សម្រាប់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារ។

រតនាភិបាលក្នុងប្រទេស និងអន្តរជាតិ

ធនាគារបន្តរក្សាបានជាស្ថាប័នផ្តល់សេវាប្រាក់ដ៏លេចធ្លោមួយជូនសាធារណជន និងគ្រប់វិស័យ ដែលចំណូលពីសេវាប្រាក់នេះបានបន្តកើនឡើងជាបន្តបន្ទាប់ ដោយបានចូលរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនចំណូលមិនមែនការប្រាក់របស់ធនាគារ។ អនុលោមតាមគោលការណ៍គ្រប់គ្រងហានិភ័យ ធនាគារចៀសវាងដាច់ខាតនូវការជួញដូរសេវាប្រាក់ ដើម្បីរំពឹងទុកផលចំណេញនាពេលអនាគត គឺត្រូវផ្តោតលើការគាំទ្រដល់តម្រូវការក្នុងអាជីវកម្មរបស់អតិថិជនតែប៉ុណ្ណោះ។ ធនាគាររក្សាវិធីសាស្ត្រ ដែលមានហានិភ័យទាប ដោយគ្រប់គ្រងការចាត់ចែងស្ថានភាពរូបិយប័ណ្ណចំហសុទ្ធរបស់ខ្លួននៅកម្រិតអនុបាតប្រុងប្រយ័ត្ន អនុលោមតាមការកំណត់ផ្ទៃក្នុង និងបទប្បញ្ញត្តិពាក់ព័ន្ធ។ យុទ្ធសាស្ត្រប្រកបដោយក្រិត្យក្រមនេះ ធានាបានប្រភពចំណូល និងកំណើនមានស្ថិរភាពព្រមទាំងជំរុញ និងពង្រឹងបន្ថែមនូវទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន និងដៃគូរបស់ធនាគារ។

តារាងតុល្យការរបស់ធនាគារត្រូវបានពង្រឹងដោយលំហូរដ៏រឹងមាំនៃប្រាក់បញ្ញើរបស់អតិថិជន និងបំណុលរយៈពេលវែង ដែលធានាដល់កំណើនឥណទានប្រកបដោយនិរន្តរភាពពេញមួយឆ្នាំប្រតិបត្តិការ។ មូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំនេះ គាំទ្រដល់ការពង្រីក និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារ។

ធនាគារបានចូលរួមចំណែកផ្សព្វផ្សាយយ៉ាងសកម្មក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់ឥណទានជាប្រចាំប្រចាំថ្ងៃដល់អតិថិជន និងចូលរួមជាមួយយន្តការនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។ នៅដំណាច់ឆ្នាំ២០២៤ ផលបត្រសរុបច្រើនជាង១៩,៦៧% នៃទំហំឥណទានសរុបត្រូវបានផ្តល់ជូនអតិថិជនជាប្រចាំថ្ងៃ ដែលលើសពីបញ្ញត្តិក្រឹត្យលេខ១០០ប៉ុណ្ណោះ។ បន្ថែមពីនេះ ធនាគារចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកំណើនផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា និងបានចូលរួមនិយោគប្រភពមូលនិធិរូបិយប័ណ្ណផ្ទាល់ខ្លួននៅក្នុងមូលបត្ររដ្ឋសរុបចំនួន២៦៩ពាន់លានរៀល (ប្រហែល១៧លានដុល្លារអាមេរិក)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការប្រញ្ចាចិត្តរបស់ធនាគារ ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស និងទំនើបកម្មទីផ្សារហិរញ្ញវត្ថុ។

ដើម្បីពង្រឹងប្រភពមូលនិធិរយៈពេលវែងរបស់ខ្លួន ធនាគារបានធ្វើពិពិធកម្មមូលនិធិច្រើនជម្រើសតាមរយៈការបង្កើតទំនាក់ទំនងរឹងមាំជាមួយនិងដៃគូយុទ្ធសាស្ត្រទូទាំងសកលលោក ជាពិសេស នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី។

ធនាគារនៅតែបន្តពង្រឹងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុនានាដោយបានបង្កើនបណ្តាញធនាគារដៃគូអន្តរជាតិចំនួន២៥២ នៅក្នុងចំណោម៤៣ប្រទេស គិតត្រឹមដំណាច់ឆ្នាំ២០២៤។ បណ្តាញដ៏រឹងមាំនេះគូសបញ្ជាក់អំពីការតភ្ជាប់ជាសកល និងភាពជឿជាក់របស់ធនាគារ។

លើសពីនេះទៀត ធនាគារមានចំណែកទីផ្សារយ៉ាងច្រើនលើការគ្រប់គ្រងគណនីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដោយបានផ្តល់សេវាប្រាក់ទូលំទូលាយដល់ស្ថាប័នទាំងនោះនៅទូទាំងប្រទេស។ ធនាគារបន្តអនុវត្តអនុលោមបានទាំងស្រុងតាមគោលការណ៍គ្រប់គ្រងហានិភ័យផ្ទៃក្នុង តម្រូវការបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងជាមួយនិងម្ចាស់បំណុលនានា ដើម្បីធានាបានទំនុកចិត្ត និងនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៥

ប្រជាធិបតេយ្យ ដែលលោកអ្នកជឿទុកចិត្ត!

ដើម្បីកំណត់គោលដៅរយៈពេលវែងជាមូលដ្ឋាន និងរៀបចំផែនការសកម្មភាព ព្រមទាំងបែងចែកធនធានដែលចាំបាច់ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រច្រើនគោលដៅទាំងនេះ និងសម្រាំងជ្រើសរើសសំណុំសកម្មភាពពាក់ព័ន្ធនានា ដើម្បីសម្រេចបាននូវការបង្កើតម្លៃចម្រុះដ៏វិសេសសនា ធនាគារបានរៀបចំ និងដាក់ចេញយុទ្ធសាស្ត្រដ៏សមស្របបំផុត ដែលពណ៌នាអំពីរបៀប ដែលធនាគារត្រូវអនុវត្ត សំដៅសម្រេចបានចក្ខុវិស័យ បេសកកម្ម ចំណុចដៅ គោលដៅ និងផែនការជំនួញរបស់ខ្លួន។ យុទ្ធសាស្ត្រទាំងនេះ រួមមាន អាទិភាពសេវាធនាគារតាមទូរស័ព្ទ "អេស៊ីលីដា ស៊ូតើអេប" ឌីជីថលបន្ថែមកម្មធនធានមនុស្ស មូលនិធិ ការកសាងស្លាកសញ្ញាសហគមន៍អេស៊ីលីដា បច្ចេកវិទ្យា ព័ត៌មានទំនើបបំផុត ភាពជាដៃគូយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារមានគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាំងមូលប្រកបដោយនិរន្តរភាព។

បញ្ហាចម្បងក្នុងឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មដំបូងគេ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (ផមក) ដោយអនុវត្តលោមតាមបទប្បញ្ញត្តិនានា ជាពិសេសរបស់អាជ្ញាធរចម្បងចំនួន២៖ ធនាគារជាតិ នៃ កម្ពុជា និងនីយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក.)។ ទន្ទឹមនឹងនេះ ធនាគារក៏មានទំនួលខុសត្រូវចំពោះអតិថិជន និងវិនិយោគិនផងដែរ។ នៅក្នុងអំឡុងពេលជាងបីទសវត្សនៃប្រវត្តិរីកចម្រើនរបស់ខ្លួន ធនាគារទទួលបានជំនឿទុកចិត្តពីសាធារណជន តាមរយៈអភិបាលកិច្ចសាជីវកម្មល្អ គណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើន និងយុទ្ធនាំ ព្រមទាំងប្រកាន់ខ្ជាប់វប្បធម៌តម្លាភាព។

ក្នុងបរិបទដែលមានការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងយុគសម័យធនាគារឌីជីថល (ធនាគារ៤.០) អេស៊ីលីដា ស៊ូតើអេប បានបំពាក់បច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត និងនាំក្បាបនូវអភិវឌ្ឍន៍បន្ថែមជាប្រចាំ ដើម្បីរក្សាឱ្យបានភាពឈានមុខ ភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងភាពទាន់សម័យគួរឱ្យទាក់ទាញ។

ទោះបីជាសេដ្ឋកិច្ចកម្ពុជានៅបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ហានិភ័យភាពនៃភូមិសាស្ត្រនយោបាយកាន់តែតានតឹង ភាពចាំបាច់ក្នុងការពន្លឿនការកាត់បន្ថយខស្ទនក្នុងសេដ្ឋកិច្ច ការកើនឡើងហានិភ័យទាក់ទងនឹងអាកាសធាតុ បរិស្ថានកម្មឌីជីថលយ៉ាងឆាប់រហ័ស ក៏ដូចជាកំណើននៃមានកម្រិតទាប និងយឺតយ៉ាវ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក៏ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានប្រមើល និងរំពឹងទុកថា នឹងនៅតែមានសុទិដ្ឋិនិយម និងភាពរឹងមាំ បើធៀបនឹងឆ្នាំមុន។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងពី៦,០% ក្នុងឆ្នាំ២០២៤ រហូតដល់ជាង៦,៣% ក្នុងឆ្នាំ២០២៥ ដែលបណ្តាលមកពីការកើនឡើងវិញ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងមិនមែនសម្លៀកបំពាក់ ព្រមទាំងការកើនឡើងបន្ថែមទៀត ក្នុងវិស័យទេសចរណ៍ និងសេវាកម្ម រួមទាំងវិស័យកសិកម្មដែលមានភាពធន់ និងការគ្រប់គ្រងអតិផរណាបានល្អ។

ផ្អែកលើការព្យាករ និងសេណារីយ៉ូសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ ធនាគារមើលឃើញឱកាស ដើម្បីបន្ត និងពង្រឹងថែមទៀតនូវយុទ្ធសាស្ត្រជោគជ័យដែលមានស្រាប់របស់ខ្លួន ទន្ទឹមនឹងការបន្តដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មីៗ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ ដើម្បីធានាបានកំណើន ជោគជ័យ និងវិបុលភាពរបស់ធនាគារ រួមគ្នាជាមួយនឹងអតិថិជន និងគ្រប់ភាគីពាក់ព័ន្ធរបស់យើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃ កម្ពុជា និងនីយ័តកម្មមូលបត្រកម្ពុជា សម្រាប់ការជឿទុកចិត្តជាប់ជានិច្ច ការជឿជាក់ ការគាំទ្រ និងការចូលរួមចំណែកដ៏មានសារៈសំខាន់ ព្រមទាំងការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ សាមគ្គីភាព និងសហការពល ក្នុងឆ្នាំ២០២៤ រួមជាមួយនឹងការជឿជាក់យ៉ាងមុតមាំ និងការរំពឹងថា ឆ្នាំ២០២៥ នឹងនាំមកនូវសិរីសួស្តី និងវិបុលភាព។




បណ្ឌិត គីម ហង់

ប្រធាននាយកប្រតិបត្តិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥




បណ្តាញប្រតិបត្តិការ

អេស៊ីលីដា
ACLEDA BANK



ធនាគារអេស៊ីលីដា មានសាខាចំនួន ២៦៥ គ្របដណ្តប់
គ្រប់ខេត្ត និងរាជធានី នៅព្រះរាជាណាចក្រកម្ពុជានិង
ចំនួន ៣៧ សាខា នៅសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតឡាវ ព្រមទាំង ១៧ សាខា នៅសាធារណរដ្ឋ
សហភាពមីយ៉ាន់ម៉ា ។



អភិបាលកិច្ចសាជីវកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់នូវសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ បង្កើនប្រសិទ្ធភាពការងារ បង្កើនតម្លៃរបស់ភាគហ៊ុនិក និងជំនឿទុកចិត្តដល់ភាគហ៊ុនិកអតិថិជន បុគ្គលិក ព្រមទាំងសាធារណជន។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលការណ៍អភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌។

កិច្ចប្រជុំភាគហ៊ុនិក

ធនាគារ អេស៊ីលីដា បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគហ៊ុនិក ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលពាក់ព័ន្ធ និងលក្ខន្តិកៈរបស់ធនាគារ។ ក្នុងឆ្នាំ២០២៤ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ បានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ Video Con-Call នៅការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា និងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញចំនួន២លើក ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និង៣១ ខែតុលា ឆ្នាំ២០២៤ តាមរយៈអ៊ីម៉ែល។ ធនាគារបានប្រតិបត្តិដូចខាងក្រោម៖

មុនបើកកិច្ចប្រជុំ

សេចក្តីជូនដំណឹងអំពីកិច្ចប្រជុំ រួមមាន របៀបរារាំងលម្អិត តួលេខសំខាន់ៗ សេចក្តីសម្រេច និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារគាំទ្ររបៀបរារាំងមួយៗ។ សេចក្តីជូនដំណឹង និងឯកសារគាំទ្ររបៀបរារាំងនីមួយៗ ត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងជាភាសាអង់គ្លេស ព្រមទាំងបានផ្ញើជូនភាគហ៊ុនិកទាំងអស់មុនពេលបើកកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងវិសាមញ្ញ។

អំឡុងពេលប្រជុំ

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងវិសាមញ្ញប្រចាំឆ្នាំ២០២៤ បានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល។ ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យភាគហ៊ុនិកទាំងអស់មានឱកាសគ្រប់គ្រាន់ ដើម្បីសាកសួរ និងផ្តល់អនុសាសន៍ ព្រមទាំងអាចស្នើសុំពន្យល់ ឬបញ្ជាក់បញ្ហាផ្សេងៗ ពីថ្នាក់គ្រប់គ្រង។ ថ្នាក់គ្រប់គ្រង បានបញ្ជាក់និងឆ្លើយសំណួរទាក់ទងនឹងបញ្ហាដែលពាក់ព័ន្ធនានា។ កំណត់ហេតុប្រជុំ និងមតិអនុម័តដោយការបោះឆ្នោតតាមរបៀបរារាំងនីមួយៗ ត្រូវបានកត់ត្រាដោយលេខាធិការក្រុមហ៊ុនរបស់ធនាគារ។

ចំណុចចម្បងៗ ដែលបានអនុម័ត ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ មាន៖

១. ការអនុម័តលើការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន១០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៣ ដែលផ្តល់ជូនដល់ភាគហ៊ុនិក របស់ធនាគារ អេស៊ីលីដា ចំនួន១០៤.៥០៥.១៨៩.០០០រៀល ស្មើនឹង១០.៨៥០.៥២៤.៣២៧,១៣រៀល ក្នុងអត្រា១៤០,៤៧៩៥រៀល ក្នុង១ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា។
២. ការអនុម័តលើការធ្វើវិសោធនកម្ម មាត្រា៨ និងឧបសម្ព័ន្ធទី៣ នៃលក្ខន្តិកៈធនាគារ អេស៊ីលីដា។
៣. ការអនុម័តលើកម្រៃសេវា សម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ស្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២០២៣ ចំនួន ២,១ភាគរយ។
៤. ការអនុម័តលើការដំឡើងប្រាក់បៀវត្សជូនប្រធានក្រុមប្រឹក្សាភិបាល។
៥. ការអនុម័តលើការតែងតាំង លោក នាយ សៀន ជាអភិបាល នៅធនាគារ អេស៊ីលីដា ចាប់ពីថ្ងៃចូលនិវត្តន៍ អាយុ៧០ឆ្នាំ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
៦. ការអនុម័តលើការតែងតាំង លោក Pieter Kooi ជាអភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
៧. ការអនុម័តលើការតែងតាំង លោកស្រី Phurik Ratana ជាអភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។

៨. ការអនុម័តលើការតែងតាំង លោក Stéphane MANGIAVACCA មកពីស្ថាប័ន COFIBRED ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។

៩. ការអនុម័តលើការតែងតាំង បណ្ឌិត Albertus BRUGGINK មកពីស្ថាប័ន ORIX ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។

១០. ការអនុម័តលើកាលបរិច្ឆេទកំណត់ទុកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្រាប់កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ។

១១. ការអនុម័ត និងការតែងតាំង លោក កាយ ឡូត ជាអភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា។

១២. ការអនុម័តលើការធ្វើវិសោធនកម្ម ឧបសម្ព័ន្ធ១ (“សមាសភាពក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ភីអិលស៊ី”) នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា។

១៣. ការអនុម័តលើការជ្រើសរើស PricewaterhouseCoopers (“PwC”) ជាសវនករឯករាជ្យរបស់ ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥។

១៤. ការអនុម័តលើការតែងតាំង លោក នាយ សៀន ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល១០ខែ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពីប្រជុំ

លទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងវិសាមញ្ញ ត្រូវបានបង្ហាញជាសាធារណៈភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ ហើយកំណត់ហេតុនៃកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំ២០២៤ ត្រូវបានរៀបចំ និងផ្ញើជូននិយ័តករពាក់ព័ន្ធស្របតាមបទប្បញ្ញត្តិផ្សេងៗជាធរមាន។

ភាគហ៊ុនិក

ភាគហ៊ុនិក គឺជាម្ចាស់របស់ធនាគារ។ ភាគហ៊ុនិកមានសិទ្ធិអនុម័តលើកិច្ចការយុទ្ធសាស្ត្រនានា ប៉ុន្តែពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់លើកិច្ចការរបស់ធនាគារនោះទេ ដោយភាគហ៊ុនិកបានផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុមប្រឹក្សាភិបាលតាមរយៈលក្ខន្តិកៈរបស់ធនាគារ។

អេស៊ីលីដា ហ្វាយណាន់ស៊ីហ្វ ត្រាស់

អេស៊ីលីដា ហ្វាយណាន់ស៊ីហ្វ ត្រាស់ (“AFT”) ជាអ្នកបន្តវេនពី អង្គការអេស៊ីលីដា ដោយអនុលោមតាមអនុក្រឹត្យលេខៈ ៤៧៦ អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបរិច្ចេកទេសកិច្ចហិរញ្ញវត្ថុ និងប្រកាសលេខៈ ១០៤១ សហវ-ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រង និងការត្រួតពិនិត្យបរិច្ចេកទេសកិច្ចហិរញ្ញវត្ថុ។ AFT បានទទួលវិញ្ញាបនបត្រចុះបញ្ជីបរិច្ចេកទេសកិច្ចហិរញ្ញវត្ថុ លេខៈ ០០៧ ន.ប.ធ./វ.ច./ប.ហ. ចុះថ្ងៃសុក្រ ២កើត ខែស្រាពណ៍ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់និយ័តករបរិច្ចេកទេសកិច្ច។

AFT មានគោលបំណង និងតួនាទី ដូចខាងក្រោម៖

- បង្កើននូវកាលានុវត្តភាពការងារ និងផ្តល់ប្រភពចំណូល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
- ជួយលើកស្ទួយ និងគាំទ្រដល់ការរីកចម្រើននៃវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួមមាន វិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តោតសំខាន់ទៅលើបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
- លើកស្ទួយកាលានុវត្តភាពសេដ្ឋកិច្ច និងអប់រំដល់យុវជន និងប្រជាពលរដ្ឋដែលមានចំណូលទាប។
- ចូលរួមចំណែកការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មហិរញ្ញវត្ថុ តាមរយៈ ធនាគារ

អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

AFT ជាភាគហ៊ុនិកមួយរបស់ធនាគារ អេស៊ីលីដា ដែលបានបង្កើតឡើង អនុលោមតាមច្បាប់នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានគោលដៅលើកទឹកចិត្តដល់ធនាគារ អេស៊ីលីដា ឱ្យប្រកាន់ខ្ជាប់នូវគោលបំណងដើម ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម និងរក្សានូវសញ្ញាតិជាក្រុមហ៊ុនខ្មែរ របស់ធនាគារ អេស៊ីលីដា។ AFT ត្រូវបន្តអនុវត្តដោយផ្ទាល់ និងដាច់ដោយឡែកនូវគោលបំណងមិនរកប្រាក់ចំណេញ ដូចបានរៀបរាប់ខាងលើ។ AFT ធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ។ AFT មិនមែនជាស្ថាប័ននយោបាយ និងមិនចំណុះឱ្យបក្សនយោបាយណាមួយឡើយ។ AFT អាចប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដូចបានកំណត់នៅក្នុងលក្ខន្តិកៈនេះតែប៉ុណ្ណោះ។ គ្មានបុគ្គលណាមួយទទួលបានអត្ថប្រយោជន៍ពីការផ្តល់តម្លៃការខ្ពស់ដោយវិសមភាព ឬទទួលបានពីការចំណាយ ដែលផ្ទុយទៅនឹងគោលបំណងនៃ AFT ឡើយ។

ភាគហ៊ុនិកដែលធ្វើនិយ័តកម្មពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី

ជាភាគហ៊ុនិកដែលតម្រូវឱ្យធ្វើនិយ័តកម្មពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។

Sumitomo Mitsui Banking Corporation (SMBC)

SMBC គឺជាធនាគារជប៉ុនធំមួយ ដែលមានប្រតិបត្តិការទូទាំងពិភពលោក។ តាមរយៈសាខាក្នុងស្រុក (មិនរាប់បញ្ចូលអនុសាខា និងភ្នាក់ងារធនាគារ) ក្នុងប្រទេសជប៉ុន និងសាខាក្រៅប្រទេស (រាប់បញ្ចូលទាំងបុត្រសម្ព័ន្ធ អនុសាខា និងការិយាល័យតំណាង) នៅទូទាំងពិភពលោក SMBC ផ្តល់សេវាកម្មយ៉ាងសម្បូរបែបដូចជាប្រាក់បញ្ញើ សាជីវកម្មហិរញ្ញវត្ថុ គម្រោងហិរញ្ញវត្ថុ ការវិនិយោគមូលបត្រ ការផ្ទេរប្រាក់ ការប្តូរប្រាក់ សេវាថែរក្សា និងគ្រប់គ្រងប័ណ្ណបំណុលសាជីវកម្ម សេវាធានាទិញមូលបត្រហិរញ្ញវត្ថុនាពេលអនាគត និងសេវា Investment Trust Sales។

SMBC ប្តេជ្ញាធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្លួន គឺ "ពង្រឹងយុទ្ធសាស្ត្រផ្ដោតលើអាស៊ី"។ SMBC បានវិនិយោគធនធានរបស់ខ្លួនយ៉ាងសកម្មក្នុងប្រទេសជប៉ុននៅតំបន់អាស៊ី ដែលមានសក្តានុពលរីកចម្រើនខ្លាំង។ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ឱ្យទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសមាហរណកម្មបានល្អប្រសើរ SMBC បានផ្តល់អ្នកជំនាញជាន់ខ្ពស់មកបម្រើការងារនៅក្នុងផ្នែកសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០១៣ ។

ក្រុមហ៊ុនមេរបស់ SMBC គឺ Sumitomo Mitsui Financial Group, Inc. (SMFG) បានចុះបញ្ជីនៅផ្សារភាគហ៊ុនតូក្យូ Nagoya និង New York Exchange។ សម្រាប់ព័ត៌មានបន្ថែមអំពី SMBC សូមទស្សនាគេហទំព័រ៖ www.smfg.co.jp/english

COFIBRED – Compagnie Financière de la BRED (BRED's financial company)

COFIBRED គឺជាបុត្រសម្ព័ន្ធពេញលេញរបស់ BRED Banque Populaire។ ដោយសារសកម្មភាព BRED អភិវឌ្ឍខ្លួនខ្លាំងលើឆាកអន្តរជាតិ នៅឆ្នាំ២០០៤ បានសម្រេចឱ្យមានការរៀបចំបុត្រសម្ព័ន្ធ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ស្ថិតនៅក្នុងស្ថាប័នតែមួយ ដោយមានឈ្មោះថា Cofibred។ ភាគហ៊ុនរបស់ Cofibred បានមកពីបុត្រសម្ព័ន្ធចំនួនជាង៤៥ និងស្ថាប័នដែលពាក់ព័ន្ធក្នុងវិស័យធនាគារ ធានារ៉ាប់រង អ៊ី-ឌុមមេស និង/ឬក្រុមហ៊ុនហិរញ្ញវត្ថុ។ បុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធទាំងនេះស្ថិតនៅក្នុងទ្វីបចំនួន៥ ទូទាំងពិភពលោក។

ORIX Corporation

ក្រុមហ៊ុន ORIX (TSE: 8591; NYSE: IX) ជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុវិនិយោគ និងប្រតិបត្តិការអាជីវកម្មលើវិស័យចំនួន៦ ដែលរួមមានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគ និងប្រតិបត្តិការ សេវាកម្មលក់រាយ និងអាជីវកម្មក្រៅប្រទេស។ ORIX បានបង្កើតឡើងនៅឆ្នាំ១៩៦៤ ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ORIX បានរីកចម្រើនដោយឈានជើងទៅរកវិស័យពាក់ព័ន្ធ និងក្នុងតំបន់ ដើម្បីវិវឌ្ឍអាជីវកម្មរបស់ខ្លួន និងពង្រីកទៅទូទាំងប្រទេស។ តាមរយៈសកម្មភាពអាជីវកម្ម ORIX បានគិតគូរឥតឈប់ឈរពីតម្រូវការទីផ្សារ និងការងារ ដើម្បីចូលរួមចំណែកដល់សង្គម តាមរយៈការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុឈានមុខគេទាំងពិភពលោក និងបន្តខិតខំផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើតតម្លៃថ្មីសម្រាប់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័រ៖ www.orix.co.jp/grp/en

North Haven Thai Private Equity Rumdul Company (Hong Kong) Limited ("NHTPE Rumdul")

NHTPE Rumdul គឺជាមូលនិធិភាគហ៊ុនឯកជនជាក់លាក់មួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ Morgan Stanley ដោយផ្តោតលើការវិនិយោគជាចម្បងនៅក្នុងប្រទេសថៃ។ NHTPE, L.P. ត្រូវបានគ្រប់គ្រងដោយដៃគូសហការ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមិនគ្រប់គ្រងផ្ទាល់លើភាគហ៊ុនចំនួន៩០% នៃភាគហ៊ុនសរុបរបស់ Morgan Stanley ដែលចុះបញ្ជីនៅផ្សារមូលបត្រ ញូវយ៉ក។ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយ Morgan Stanley Private Equity Asia, Inc. ("គណៈគ្រប់គ្រងក្រុមហ៊ុន" ឬ "អ្នកគ្រប់គ្រង")។ អ្នកគ្រប់គ្រង គឺជាផ្នែកសំខាន់មួយនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Morgan Stanley's Asia private equity ដែល Morgan Stanley បានជ្រើសរើសធនធានមនុស្សល្អៗ សម្រាប់បម្រើការក្នុងស្ថាប័នរបស់ខ្លួន។

Triodos Microfinance Fund និង Triodos Fair Share Fund

Triodos Microfinance Fund និង Triodos Fair Share Fund គឺជាមូលនិធិវិនិយោគពីរ ដែលគ្រប់គ្រងដោយ Triodos Investment Management។ Triodos Investment Management គឺជាបុត្រសម្ព័ន្ធពេញលេញ និងកាន់កាប់ភាគហ៊ុនចំនួន១០០% ដោយធនាគារ Triodos ដែលជាធនាគារមួយ មាននិរន្តរភាពឈានមុខគេនៅលើពិភពលោក។ មូលនិធិនេះ ផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជន និងសហគ្រាសខ្នាតតូច និងមធ្យម ដែលមានចំណូលទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីរួមចំណែកក្នុង បរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

Triodos Microfinance Fund

Triodo Microfinance Fund បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងជាមូលនិធិបើក-បិទ ដោយមានថ្នាក់ភាគហ៊ុន សម្រាប់វិនិយោគិននីតិបុគ្គល អ្នកមានទ្រព្យសម្បត្តិច្រើន និងអតិថិជនធនាគារឯកជនទូទាំងទ្វីបអឺរ៉ុប។ សកម្មភាពចម្បងរបស់មូលនិធិនេះផ្តោតលើស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ សហគ្រាសធុនតូច និងមធ្យម ដែលបានបង្កើតឡើងដោយមានឯកសារបញ្ជាក់ត្រឹមត្រូវ។

Triodos Fair Share Fund (គ្រប់គ្រងដោយ Legal Owner Triodos Funds B.V.)

Triodos Fair Share Fund បានបង្កើតឡើងនៅឆ្នាំ២០០២ ក្នុងប្រទេសហូឡង់ គឺជាមូលនិធិដំបូងគេបង្អស់ និងដឹកនាំនៅក្នុងពិភពលោក ដែលផ្តល់ឱកាសវិនិយោគក្នុងស្ថាប័នធនាគារធុនតូច និងមធ្យមដល់សាធារណជនទូទៅ។

ភាគហ៊ុនិកសាធារណៈ

ភាគហ៊ុនិកសាធារណៈ គឺជាភាគហ៊ុនិក ដែលបានទិញភាគហ៊ុន ធនាគារ អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជា ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ។

សមាសភាពក្រុមប្រឹក្សាភិបាល

សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគហ៊ុនិកសម្រាប់អាណត្តិ ៣ឆ្នាំ ដើម្បីធ្វើសកម្មភាពតំណាងឲ្យពួកគេផ្ទាល់។ តាមលក្ខន្តិកៈបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលត្រូវមាន ៩រូប ដែល៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការកំណត់យុទ្ធសាស្ត្រ របស់ធនាគារ និងគ្រប់គ្រងរាល់ប្រតិបត្តិការអាជីវកម្ម។ សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវធ្វើកិច្ចការ ដើម្បីជាប្រយោជន៍ខ្ពស់បំផុតសម្រាប់ធនាគារ។
- អំណាចរបស់ក្រុមប្រឹក្សាភិបាលត្រូវអនុវត្តរួមគ្នា ហើយគ្មានសមាជិក-សមាជិកណាម្នាក់មានអំណាចក្នុងការផ្តល់ការណែនាំ ឬការបង្គាប់បញ្ជាតែឯកឯងលើថ្នាក់ដឹកនាំ ឬបុគ្គលិកណាម្នាក់របស់ធនាគារ ឬចុះហត្ថលេខាលើកិច្ចសន្យា ឬការដឹកនាំគ្រប់គ្រងប្រតិបត្តិការរបស់ធនាគារបានឡើយ លើកលែងតែមានការផ្ទេរអំណាចជាក់លាក់ឲ្យអនុវត្ត តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
- សមាជិក-សមាជិកម្នាក់ៗ អាចពិនិត្យដោយគ្មានកំណត់ ចំពោះឯកសារ និងកំណត់ត្រាផ្សេងៗរបស់ធនាគារ គ្រប់ពេលម៉ោងធ្វើការ។

ក្រុមប្រឹក្សាភិបាល ធ្វើការជ្រើសតាំងនូវសមាជិកម្នាក់ ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាល តាមរយៈការបោះឆ្នោត ដោយយកតាមសំឡេងភាគច្រើនហើយបុគ្គលនោះជាអ្នកដឹកនាំនូវរាល់ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក៏ដូចជាមហាសន្និបាតប្រចាំឆ្នាំ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើអភិបាលកិច្ចសាជីវកម្ម និងជំរុញអភិវឌ្ឍន៍ជោគជ័យរបស់ធនាគារ តាមរយៈការដឹកនាំរាល់ប្រតិបត្តិការការងារ និងអាជីវកម្ម។ ក្រុមប្រឹក្សាភិបាលជាអ្នកតែងតាំង និងអាចដកតំណែងរបស់ប្រធាននាយកប្រតិបត្តិ។ ក្រុមប្រឹក្សាភិបាលក៏ធានាផងដែរថាធនធានមនុស្ស ដែលចាំបាច់មានគ្រប់គ្រាន់ក្នុងការបង្កើតយុទ្ធសាស្ត្រ និងគោលដៅហិរញ្ញវត្ថុជាមួយថ្នាក់គ្រប់គ្រង ដើម្បីដាក់ឱ្យថ្នាក់គ្រប់គ្រងអនុវត្ត ព្រមទាំងត្រួតពិនិត្យលើការអនុវត្តរបស់ថ្នាក់គ្រប់គ្រងដោយផ្ទាល់ និងតាមរយៈគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការចំនួន៣ មានដូចជា គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតែងតាំង និងលាភការ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា ព្រមទាំងបង្កើតនូវ គណៈកម្មាធិការផ្សេងទៀត អាស្រ័យទៅតាមតម្រូវការចាំបាច់ ដើម្បីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។ គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាលទាំងនេះ ត្រូវបង្កើតឡើងអាស្រ័យទៅនឹងក្រុមប្រឹក្សាភិបាល ហើយសមាជិក-សមាជិកទាំងអស់នៅក្នុងគណៈកម្មាធិការនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការទាំងនេះ មិនអនុវត្តអំណាចរបស់ក្រុមប្រឹក្សាភិបាលឡើយ លើកលែងតែមានការផ្ទេរសិទ្ធិអំណាចជាផ្លូវការ តែត្រូវផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ចំពោះសកម្មភាពរួមរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា សមាជិកភាពនៃគណៈកម្មាធិការមិនកំណត់ថា ត្រូវតែជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាលនោះទេ ពោលគឺអាចជាអ្នកគ្រប់គ្រង ឬបុគ្គលណាផ្សេងទៀតដែលសមស្របក្នុងតួនាទីរបស់គណៈកម្មាធិការនីមួយៗ។ ប៉ុន្តែប្រធាននៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាល គឺចាំបាច់ត្រូវតែជាសមាជិក-សមាជិករបស់ក្រុមប្រឹក្សាភិបាល ដែលអាចអញ្ជើញគណៈគ្រប់គ្រង និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់ព័ត៌មានប្រតិបត្តិការ និងពន្យល់នៅពេលចាំបាច់។ គណៈកម្មាធិការទាំងអស់ត្រូវមានប្រធានជាអភិបាលឯករាជ្យ។



លោក សាយ សៀន ប្រធានក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការសវនកម្ម

ជនជាតិខ្មែរ កើតក្នុងខែមេសា ឆ្នាំ១៩៥៤ លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែសីហា ឆ្នាំ២០១៤។ លោកបានចូលបម្រើការជាមួយអេស៊ីលីដា ចាប់តាំងពីខែមករា ឆ្នាំ១៩៩៣ រហូតដល់ចូលនិវត្តន៍នៅខែមេសា ឆ្នាំ២០១៤។ តួនាទីចុងក្រោយមុនចូលនិវត្តន៍របស់លោកនៅក្នុងធនាគារ អេស៊ីលីដា គឺអិលស៊ី ជាអនុប្រធាន នាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ។ លោកធ្លាប់ធ្វើជាគណនេយ្យករ និងជា អនុប្រធានគណនេយ្យករនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២។

បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ អេស៊ីលីដា គឺអិលស៊ី សមាជិកក្រុមប្រឹក្សា ភិបាល ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងសមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា លីមីតធីត។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតប្រតិបត្តិគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យ Preston នៅសហរដ្ឋអាមេរិក។ លោកក៏បានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុន ពី វិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។

បណ្ឌិត អ៊ិន ចាន់នី អភិបាល

ជនជាតិខ្មែរ កើតក្នុងខែមិថុនា ឆ្នាំ១៩៦០ លោកបណ្ឌិតជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា គឺអិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០។ លោកបណ្ឌិតបានក្លាយជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា គឺអិលស៊ី នៅខែសីហា ឆ្នាំ២០១៤។ បណ្ឌិត អ៊ិន ចាន់នី ជា សហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពីខែមករា ឆ្នាំ១៩៩៣។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតដឹកនាំគណៈកម្មាធិការប្រតិបត្តិ ដែលទទួលខុសត្រូវរៀបចំ ផែនការយុទ្ធសាស្ត្ររួម និងដំណើរការអាជីវកម្មប្រចាំថ្ងៃ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្មរបស់ធនាគារ អេស៊ីលីដា គឺអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។ លោកបណ្ឌិតទទួលខុសត្រូវផ្ទាល់ចំពោះក្រុមប្រឹក្សាភិបាល។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកបណ្ឌិត រួមមាន ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា លីមីតធីត ព្រមទាំងជាតំណាងភាគហ៊ុនិក របស់ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា លីមីតធីត។ លោកបណ្ឌិតក៏ជាប្រធានក្រុម បរទេសបាល អេស៊ីលីដា ហ្វាយណាន់ស្កាល់ ត្រាស់។

ក្រៅពីធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក៏ជាប្រធានសមាគមធនាគារនៅកម្ពុជាពីរអាណត្តិជាប់គ្នា ពីឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២២។ បច្ចុប្បន្នលោកបណ្ឌិតជាសមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅ កម្ពុជា និងជាសមាជិកក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច។

នៅក្នុងឆ្នាំ១៩៩៨ លោកបណ្ឌិតបានបញ្ចប់វគ្គគ្រប់គ្រងស្តីពី ស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាស ឯកជន (FIPEP) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ លោកបណ្ឌិតបានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សាស្តីពី អភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលី សម្រាប់អភិបាលក្រុមហ៊ុន (GAICD)។





លោក Pieter Kooi អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការតែងតាំង និងលាភការ (ប្រធាន),
គណៈកម្មាធិការសវនកម្ម

ជនជាតិហូឡង់ កើតក្នុងឆ្នាំ១៩៥៨ លោក Kooi បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែតុលា ឆ្នាំ២០០០។ ចាប់ពីឆ្នាំ១៩៩៣ លោកបានធ្វើជាទីប្រឹក្សាមីក្រូហិរញ្ញវត្ថុឱ្យអេស៊ីលីដា រយៈពេលជាង៧ឆ្នាំ ដើម្បី កម្លាយខ្លួនពីកម្មវិធីអភិវឌ្ឍន៍ទៅជាធនាគារពាណិជ្ជ។ ចាប់ពីឆ្នាំ១៩៩៩ លោកបានបម្រើការងារជាទីប្រឹក្សា មីក្រូហិរញ្ញវត្ថុរយៈពេលខ្លីដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅក្នុង១៥ប្រទេស ដែលភាគច្រើនស្ថិតក្នុងទ្វីបអាហ្វ្រិក និងអាស៊ី។ ចាប់ពីខែកញ្ញា ឆ្នាំ២០០២ ដល់ខែធ្នូ ឆ្នាំ២០០៥ លោកមានតួនាទីជានាយកផ្នែកមីក្រូហិរញ្ញវត្ថុ របស់ UNCDF ក្នុងទីក្រុង ញូវយ៉ក។ ចាប់ពីខែមីនា ឆ្នាំ២០០៦ រហូតដល់ខែឧសភា ឆ្នាំ២០១១ លោកបាន ធ្វើជាទីប្រឹក្សាក្រៅម៉ោងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបង្កើតធនាគារ អេស៊ីលីដា ឡាវ លីមីតធីត អេស៊ីលីដា ត្រេននិង សេនធីរ (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) និងអេស៊ី លីដា ស៊ីឃ្យូរីធី ភីអិលស៊ី (បច្ចុប្បន្នជា ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក)។ បច្ចុប្បន្ន លោកមានតួនាទីជា ក្រុមប្រឹក្សាភិបាលជាច្រើននៅធនាគារ អេស៊ីលីដា គ្រប់។

លោកទទួលបានអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុសាធារណៈ និងសង្គមវិទ្យា នៅសាកលវិទ្យាល័យ Erasmus ក្នុងទីក្រុង Rotterdam ប្រទេសហូឡង់។ លោកក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់ អភិបាលក្រុមហ៊ុន (GAICD)។

បណ្ឌិត ហេង ឌីណា, អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា

ជាជនជាតិខ្មែរ បណ្ឌិត ហេង ឌីណា បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែធ្នូ ឆ្នាំ ២០២៣ ដោយ នាំមកនូវបទពិសោធន៍ជាង ១០ ឆ្នាំជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច នៅស្ថាប័នអន្តរជាតិ រួមមាន ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោកបណ្ឌិតមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុង ការវិភាគហានិភ័យ និងបានដឹកនាំកម្មវិធីជំនួយបច្ចេកទេសជាច្រើនដល់ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុ នៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ លោកក៏បម្រើការងារដោយស្ម័គ្រចិត្តក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសេដ្ឋកិច្ចកម្ពុជា។ បណ្ឌិត ហេង ឌីណា បានបញ្ចប់កម្មវិធីគ្រប់គ្រងទ្រព្យសកម្ម និងផលបត្រ (Asset and Portfolio management Program) នៅសាលា Wharton និងទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។ លោកបណ្ឌិតក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន អូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។





លោកស្រី តូរី រតនា អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖ គណៈកម្មាធិការសេវាធន (ប្រធាន)

ជនជាតិខ្មែរ (និងមានសញ្ជាតិបារាំង) កើតនៅឆ្នាំ១៩៧២ លោកស្រី តូរី រតនា បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅខែវិច្ឆិកា ឆ្នាំ២០២១ ហើយលោកស្រីក៏ជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រីជា CFA Charterholder។ លើសពីនេះ លោកស្រីទទួលបានសញ្ញាបត្រថ្នាក់ក្រោយបរិញ្ញាបត្រ (DEA) ជំនាញឧស្សាហកម្មសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ជំនាញពាណិជ្ជកម្មបរទេស និងបរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យប៉ារីស១ Panthéon-Sorbonne។ លោកស្រីក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលី សម្រាប់អភិបាលក្រុមហ៊ុន (GAICD)។

លោកស្រី រតនា មានបទពិសោធន៍២៥ឆ្នាំ ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ការអភិវឌ្ឍវិស័យឯកជន និងហិរញ្ញវត្ថុ។ លោកស្រីមានប្រវត្តិឆ្លើយជាទីប្រឹក្សា/អ្នកសេដ្ឋកិច្ច រួមទាំងមានបទពិសោធន៍ផ្ទាល់នៅក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់។ បច្ចុប្បន្ន លោកស្រីគឺជាទីប្រឹក្សាជាន់ខ្ពស់វិស័យឯកជន និងការវិនិយោគសម្រាប់អង្គការអន្តរជាតិផ្សេងៗ និងជាក្រុមប្រឹក្សាផ្តល់យោបល់ដល់សហគ្រាសខ្មែរ អ៊ីមផែកហាប់ និងស្នូលវើល។ លោកស្រីធ្លាប់ជាអភិបាលឯករាជ្យនៅស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។ បន្ថែមលើនេះ លោកស្រីគឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៅ Cambodia Community of Investment Professionals (សមាគមន៍ CFA នៅកម្ពុជា) ដើម្បីបណ្តុះបណ្តាលជំនាញផ្នែកហិរញ្ញវត្ថុក្នុងស្រុក ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគ។ តួនាទីកន្លងមកនៅកម្ពុជារបស់លោកស្រីមានជាអាទិ៍ អភិបាលប្រតិបត្តិ EuroCham Cambodia ទីប្រឹក្សាធុរកិច្ចនៅ DFDL ដៃគូនៅ private equity firm Cambodia Emerald និងអភិបាលនៅ French Cambodian Chamber of Commerce។ លោកស្រីធ្លាប់បម្រើការងារនៅប្រទេសស្វីស ក្នុងតួនាទីជាអ្នកគ្រប់គ្រងផលបត្រ នៅធនាគារឯកជនមួយ និងជាអ្នកសេដ្ឋកិច្ចនៅ UNCTAD។

លោក កាយ ឡូត អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (ប្រធាន)

ជនជាតិខ្មែរ កើតក្នុងឆ្នាំ១៩៧០ លោក កាយ ឡូត បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែឧសភា ឆ្នាំ២០២១។ លោកជាសហគ្រិនម្នាក់ដែលមានបទពិសោធន៍ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុធនាគារ ផ្សព្វផ្សាយ និងទូរគមនាគមន៍។ កាលពីមុន លោកធ្លាប់បានបម្រើការជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសេវាធន របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយនៅកម្ពុជា។

បច្ចុប្បន្ន លោកគឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសិប្បករអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល និងក្រុមហ៊ុនសំណង់។ លោកក៏ជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុន BSP Finance Cambodia និង Digital Divide Data ដែលជាក្រុមហ៊ុនដែលមានលក្ខណៈសង្គម មានមូលដ្ឋាននៅទីក្រុងញូយ៉ក។

លោកបានទទួលវិញ្ញាបនបត្រ IFRS ពី The Association of Chartered Certified Accountants (ACCA) និងសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាលា Essec Business School ។ លោកក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។





លោក Stéphane MANGIAVACCA អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖ គណៈកម្មាធិការតែងតាំង និងលាភការ

ជនជាតិបារាំង កើតក្នុងឆ្នាំ១៩៧៥ លោក Mangiavacca បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅ ខែមីនា ឆ្នាំ២០២០។ លោកបានចាប់ផ្តើមការងារក្នុងក្រសួងហិរញ្ញវត្ថុបារាំង នៅក្នុងប្រទេសចិន។ បន្ទាប់មក លោកបានចូលរួមជាមួយសម្របកម្មផ្ទៃក្នុង នៃក្រុម BPCE ដែលលោកបានក្លាយជានាយកដ្ឋានខ្ពស់ នៃ Quantitative Audit។ រហូតដល់ឆមាសទី២ ឆ្នាំ២០២៤ លោកបម្រើការឱ្យក្រុមហ៊ុន BRED Banque Populaire មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងជាប្រធានក្រុមអន្តរជាតិ និងជាសមាជិក ក្រុមប្រឹក្សាភិបាល នៃធនាគារជាច្រើននៅក្នុងប្រទេសបារាំង និងអន្តរជាតិ ដែលគ្រប់គ្រងដោយក្រុម BRED។ លោកក៏ជាអតីតប្រធានផ្នែកហានិភ័យ និងអនុលោមបញ្ញត្តិ រហូតដល់ខែមករា ឆ្នាំ២០២០។ លោកបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាលា ECOLE NATIONALE SUPERIEURE DES MINES DE SAINT-ETIENNE ជំនាញវិស្វកម្ម និងបានសិក្សានៅ University of New Brunswick ក្នុងប្រទេស កាណាដា។

លោក Kyosuke Hattori អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា

ជនជាតិជប៉ុន កើតក្នុងឆ្នាំ១៩៧៥ លោក Kyosuke Hattori បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកបានចាប់ផ្តើមការងារជាមួយធនាគារ Sumitomo (បច្ចុប្បន្នជា Sumitomo Mitsui Banking Corporation (SMBC)) ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sophia។ នៅ ខែមេសា ឆ្នាំ២០០១ លោក Hattori ត្រូវបានតែងតាំងជា Assistant Vice President ការិយាល័យ ធុរកិច្ចសាជីវកម្ម Shin-Yokohama នៅ SMBC។ នៅខែតុលា ឆ្នាំ២០០២ លោក Hattori ត្រូវបាន តែងតាំងជា Assistant Vice President ការិយាល័យសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នៅរាជធានីតូក្យូ។ នៅ ខែធ្នូ ឆ្នាំ២០០៣ លោកត្រូវបានផ្ទេរទៅបម្រើការងារនៅសាខាសិង្ហបុរី។ នៅខែកក្កដា ឆ្នាំ២០០៥ លោកត្រូវ បានដំឡើងតំណែងជា Vice President នៃសាខាសិង្ហបុរី។ នៅខែកក្កដា ឆ្នាំ២០០៩ លោកត្រូវបាន តែងតាំងជា Vice President នៃការិយាល័យទំនាក់ទំនងសាធារណៈនៅរាជធានីតូក្យូ។ នៅខែតុលា ឆ្នាំ២០១២ លោកត្រូវបានដំឡើងតំណែងជា Senior Vice President នៃការិយាល័យផែនការសាជីវកម្ម នៅរាជធានីតូក្យូ។ លោកត្រូវបានផ្លាស់ប្តូរកន្លែងបម្រើការងារនៅ នាយកដ្ឋានធុរកិច្ចទីផ្សារកំពុងរីកលូតលាស់ និងការិយាល័យផែនការ ផ្នែកធនាគារអន្តរជាតិ នៅខែមេសា ឆ្នាំ២០១៤ និង២០១៦ ជាបន្តបន្ទាប់។ នៅខែមេសា ឆ្នាំ២០១៧ លោកត្រូវបានដំឡើងតំណែងជា Senior Vice President and Group Head នៃការិយាល័យផែនការ ផ្នែកធនាគារអន្តរជាតិ។ នៅខែមេសា ឆ្នាំ២០២០ លោកត្រូវបានផ្លាស់ប្តូរកន្លែង ទៅបម្រើការងារនៅការិយាល័យអភិវឌ្ឍធុរកិច្ច នៅរាជធានីតូក្យូ។ បន្ទាប់មក លោកត្រូវបានផ្លាស់ប្តូរការងារ ទៅប្រទេសសិង្ហបុរី នៅខែមិថុនា ឆ្នាំ២០២១ ក្នុងតួនាទីជាសហប្រធានគ្រប់គ្រងទូទៅការិយាល័យផែនការ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ន លោកមានតួនាទីជាសហប្រធានគ្រប់គ្រងទូទៅនៅការិយាល័យធុរកិច្ច អាស៊ី នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសច្បាប់ នៅខែមីនា ឆ្នាំ១៩៩៨។





បណ្ឌិត Albertus Bruggink អភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖ គណៈកម្មាធិការតែងតាំង និងលាភការ,
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា

ជនជាតិហូឡង់ កើតក្នុងឆ្នាំ១៩៦៣ លោកបណ្ឌិត Albertus Bruggink បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែឧសភា ឆ្នាំ២០២១។

ក្រៅពីធនាគារ អេស៊ីលីដា បច្ចុប្បន្ន លោកបណ្ឌិតធ្វើជាទីប្រឹក្សាឯករាជ្យ នៅប្រទេសហូឡង់ និងធ្វើជាអ្នកប្រឹក្សាសាជីវកម្មរបស់ក្រុមហ៊ុន ORIX Corporation នៅតូក្យូ និងជាប្រធានគណៈកម្មាធិការសវនកម្មឯករាជ្យ នៃ ORIX Europe។ លើសពីនេះទៀត លោកបានចូលរួមជាមួយក្រុមប្រឹក្សាភិបាលមូលនិធិ Westerbork Fund (ប្រទេសហូឡង់) ក្នុងខែមករា ឆ្នាំ២០២២។ លោកក៏បានបម្រើការងារនៅធនាគារ Rabobank អស់រយៈពេល៣០ឆ្នាំ ហើយលោកបានកាន់មុខតំណែងជាច្រើន ដូចជា ហិរញ្ញវត្ថុគ្រប់គ្រងហានិភ័យ និងរតនាភិបាល ទីផ្សារមូលធន ទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្នុងនោះលោកកាន់តួនាទីជាអភិបាលប្រតិបត្តិរយៈពេល១២ឆ្នាំ។ ក្នុងកំឡុងពេលបម្រើការងារ លោកបណ្ឌិតជាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើន នៅក្នុងប្រទេសហូឡង់ និងកាន់តំណែងជាប្រធានគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាលជាច្រើនអាណត្តិផងដែរ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Twente នៅឆ្នាំ១៩៨៦ និងសញ្ញាបត្របណ្ឌិត ជំនាញវិស្វកម្មហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Twente នៅឆ្នាំ១៩៨៩។ បច្ចុប្បន្ន លោកបណ្ឌិតគឺជាសាស្ត្រាចារ្យ ជំនាញវិស្វកម្មហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ នៅសាកលវិទ្យាល័យ Twente។

បន្ថែមលើនេះ លោកបណ្ឌិតក៏មានតួនាទីជាសមាជិកនៃក្រុមប្រឹក្សាភិបាលផ្តល់យោបល់របស់ Medisch Spectrum Twente (ហូឡង់), TFG and XAC Bank (ម៉ុងហ្គោលី) និង Stichting Alliede, Heerenveen (ហូឡង់)។

គណៈកម្មាធិការប្រតិបត្តិ

ប្រធាននាយកប្រតិបត្តិត្រូវបានតែងតាំងឡើងដោយ ក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ និងមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងការងារប្រចាំថ្ងៃរបស់ធនាគារ នៅក្នុងរង្វង់គោលការណ៍ និងយុទ្ធសាស្ត្រ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ទោះជាយ៉ាងណា ភាពច្បាស់លាស់ នៃសិទ្ធិអំណាចអាចត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងការកត់ត្រាទុកជាផ្លូវការនៅក្នុង "Letters of Reserved Matters"។

ប្រធាននាយកប្រតិបត្តិ ជាអ្នកតែងតាំង និងដឹកនាំគណៈកម្មាធិការប្រតិបត្តិ ដែលរួមមាន សមាសភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ទៅតាមស្ថានភាពសមស្របជាក់ស្តែង (ករណីមានការផ្លាស់ប្តូរណាមួយ ត្រូវជូនដំណឹងទៅក្រុមប្រឹក្សាភិបាលឱ្យបានទាន់ពេលវេលា)។ ប្រធាននាយកប្រតិបត្តិជាអ្នកកំណត់ពេលវេលាប្រជុំ និងកិច្ចដំណើរការ នៃគណៈកម្មាធិការប្រតិបត្តិ ក្រោមការដឹកនាំផ្ទាល់ ប្រកបដោយភាពមឿតទៅលើ៖

- ទិសដៅយុទ្ធសាស្ត្រ ៖ អភិវឌ្ឍគោលការណ៍ កំណត់គោលដៅ យុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។
- ការអនុវត្ត៖ ប្រមូលផ្តុំនូវរាល់ធនធាន ដើម្បីអនុវត្តទៅតាមយុទ្ធសាស្ត្រដែលបានព្រមព្រៀង និងប្រតិបត្តិទៅតាមគោលដៅដែលបានកំណត់។
- ហានិភ័យ៖ កំណត់ និងវាយតម្លៃទៅលើហានិភ័យ នៅក្នុងយុទ្ធសាស្ត្ររបស់ធនាគារ និងចាត់ចែងបញ្ហាដែលកើតឡើង។
- ការប្រតិបត្តិ៖ ធានាថាធនាគារប្រតិបត្តិស្របតាមតម្រូវការ របស់សាជីវកម្ម ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

បណ្ឌិត អ៊ុន ចាន់នី

ប្រធាននាយកប្រតិបត្តិ



ជនជាតិខ្មែរ កើតក្នុងខែមិថុនា ឆ្នាំ១៩៦០ លោកបណ្ឌិតជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០។ លោក បណ្ឌិតបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅខែសីហា ឆ្នាំ២០១៤។ បណ្ឌិត អ៊ុន ចាន់នី ជាសហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពីខែមករា ឆ្នាំ១៩៩៣។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតដឹកនាំគណៈកម្មាធិការប្រតិបត្តិ ដែលទទួលខុសត្រូវរៀបចំផែនការយុទ្ធសាស្ត្ររួម និងដំណើរការអាជីវកម្មប្រចាំថ្ងៃ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។ លោកបណ្ឌិតទទួលខុសត្រូវផ្ទាល់ចំពោះក្រុមប្រឹក្សាភិបាល។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកបណ្ឌិត រួមមាន ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ឡាវ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងជាតំណាងភាគហ៊ុនិក របស់ធនាគារ អេស៊ីលីដា ឡាវ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ពីមុនជា អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក (ពីមុនជា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា) និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា។ លោកបណ្ឌិតក៏ជាប្រធានក្រុមបរិច្ឆេទ អេស៊ីលីដា ហ្វាយណាន់ស៊ីប្រូ ត្រាស់។

ក្រៅពីធនាគារ អេស៊ីលីដា បណ្ឌិត អ៊ុន ចាន់នី ក៏ជាប្រធានសមាគមធនាគារនៅកម្ពុជាពីរអាណត្តិជាប់គ្នា ពីឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២២។ បច្ចុប្បន្នលោកបណ្ឌិតជាសមាជិកក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច។

នៅក្នុងឆ្នាំ១៩៩៤ លោកបណ្ឌិតបានបញ្ចប់វគ្គគ្រប់គ្រងស្តីពី ស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសឯកជន (FIPED) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ លោកបណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សាស្តីពី អភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។



បណ្ឌិត ឡុង សុភាព គណៈប្រធាននាយកប្រតិបត្តិ ហានិភ័យ	លោក យ៉ិន វ៉ែ: គណៈប្រធាននាយកប្រតិបត្តិ រតនាភិបាល	លោក ម៉ាច់ ធាវី គណៈប្រធាននាយកប្រតិបត្តិ ជាន់ខ្ពស់ពីតំបន់វិទ្យុ	លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិ ជាន់ខ្ពស់អភិបាលកិច្ច	បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ	លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកា ប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ	លោកស្រី សុខ សោភា គណៈប្រធាននាយិកា ប្រតិបត្តិប្រតិបត្តិការ	លោកស្រី ប៊ុត ប៊ុនស៊ី ពា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ នីតិកម្ម និងលេខាធិការក្រុមហ៊ុន
--	---	---	--	--	--	--	---



លោកស្រី ម៉ាង អមរា

គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ

ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដាចាប់តាំងពី ខែមិថុនា ឆ្នាំ១៩៩៣។ ក្នុងមុខតំណែងជា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ លោកស្រីក៏ជាសមាជិកគណៈកម្មការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម។ លោកស្រីជាប្រធានគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម និងគណៈកម្មការគ្រប់គ្រង វិនិយោគ និងជាសមាជិកគណៈកម្មការរាយការណ៍ទូទៅរបស់ការិយាល័យ កណ្តាល និងគ្រប់សាខា។ លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ។ លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំ និងត្រួតពិនិត្យផែនការថវិកា នាយកដ្ឋានវិនិយោគសាធារណៈ និងការិយាល័យគណនេយ្យគ្រប់គ្រង។ លោកស្រីទទួល ខុសត្រូវដោយផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រីរួមមាន៖ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ជាអនុប្រធានក្រុមបរិច្ឆេទបាល នៃអេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់ និងសមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

លោកស្រីបានបញ្ចប់ដោយជោគជ័យវគ្គសិក្សាស្តីពី វគ្គសិក្សាភាពជាអ្នកដឹកនាំស្ថាប័ន ពីសាលាធុរកិច្ចហាវែដ សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ បានបញ្ចប់វគ្គសិក្សាកម្មវិធី ប្រតិបត្តិសញ្ញាបណ្ណបេតុង និងនិរន្តរភាពហិរញ្ញវត្ថុ ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអែដ ក្នុងខែតុលា ឆ្នាំ២០២២ ទទួលបានសញ្ញាបត្រអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់ អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ ហើយបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើន ដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និង សរនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងរាជធានីភ្នំពេញ។



លោក ទឹក ពៅច្បាលា
នាយកប្រតិបត្តិរៀបចំ និង
ត្រួតពិនិត្យផែនការថវិកា

លោក គួយ រាសនា
នាយកប្រតិបត្តិ
វិនិយោគសាធារណៈ

លោកស្រី ម៉ាង អមរា
គណៈប្រធាននាយិកាប្រតិបត្តិ
ជាន់ខ្ពស់ហិរញ្ញវត្ថុ

លោកស្រី ម៉េង ម៉ារីយ៉ាន
នាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ

លោកស្រី ចូច ច័ន្ទសុភា
នាយិកាការិយាល័យ
គណនេយ្យគ្រប់គ្រង

លោកស្រី សុខ សោភា

គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ



ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៧៦ លោកស្រី សុខ សោភា បានបម្រើការនៅធនាគារ អេស៊ីប៊ីដា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៥។ នៅក្នុងឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៨ លោកស្រីត្រូវបានតែងតាំងជានាយិកាការិយាល័យទំនាក់ទំនងអតិថិជន។ ក្នុងឆ្នាំ២០០៩ រហូតដល់ ខែមករា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិទីផ្សារ និងតែងតាំងជានាយិកាប្រតិបត្តិធានៗទីផ្សារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកស្រីត្រូវបានតែងតាំងក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្ររួម និងនិរន្តរភាពប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសាខា ការិយាល័យ ធនាគារអេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធខ្ចីដីថ្មី ក្នុងការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលជូនដល់សហគមន៍ទាំងមូល។

លោកស្រីគ្រប់គ្រងនាយកដ្ឋានចំនួន៧ រួមមាន នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានទីផ្សារ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល នាយកដ្ឋានគ្រប់គ្រងសេវាឥណទាន នាយកដ្ឋានសេវាហិរញ្ញវត្ថុ នាយកដ្ឋានផែនការយុទ្ធសាស្ត្រ និងនាយកដ្ឋានថាមពលឌីជីថល។

លោកស្រីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រធានៗទីផ្សារ ពីសាកលវិទ្យាល័យអាយស៊ីនប្រចេកវិទ្យា និងបានបញ្ចប់វគ្គសិក្សាភាពជាអ្នកដឹកនាំនៅ Harvard Business School សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២។

លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវា
ហិរញ្ញវត្ថុ

លោក សុខ សុវត្ថិ
នាយកប្រតិបត្តិប្រតិបត្តិការ

លោក ចរ សុភាព
នាយកប្រតិបត្តិ
អភិវឌ្ឍន៍ផលិតផល

លោក សុត សារីន
នាយកប្រតិបត្តិធានៗទីផ្សារ
គ្រប់គ្រងសេវាឥណទាន

លោកស្រី សុខ សោភា
គណៈប្រធាននាយិកាប្រតិបត្តិ
ប្រតិបត្តិការ

លោក ផល សុខចំរើន
នាយកប្រតិបត្តិទីផ្សារ

លោក សេង សុខនាង
នាយកប្រតិបត្តិថាមពលឌីជីថល

លោក ស្វាយ ហៃ
នាយកប្រតិបត្តិធានៗទីផ្សារ
ផែនការយុទ្ធសាស្ត្រ





លោក យីន វីរៈ

គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល

លោក យីន វីរៈ បានចូលបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែឧសភា ឆ្នាំ២០០៣ ជាបុគ្គលិកផ្នែកទូទាត់សាច់ប្រាក់។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែង និងធ្វើការក្នុង មុខតំណែងគ្រប់គ្រងផ្សេងៗ ទាក់ទងនឹងកិច្ចការ រតនាភិបាលអស់រយៈពេលជាង១៥ឆ្នាំ។ នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិលេខាធិការក្រុមហ៊ុន និងបង្ហាញ ពីតិរិះ រហូតដល់ឆ្នាំ២០២២។ លោកត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិ រតនាភិបាល ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។

ក្នុងតំណែងជា គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល លោកក៏ជាសមាជិកនៃ គណៈកម្មាធិការប្រតិបត្តិរបស់ធនាគារ និងទទួលបន្ទុកដឹកនាំលើកិច្ចការងាររតនាភិបាលទូទៅ និងដឹកនាំគ្រប់គ្រងនាយកដ្ឋានចំនួន១ និងការិយាល័យចំនួន៣ ក្នុងនោះរួមមាននាយកដ្ឋាន ប្រតិបត្តិការហិរញ្ញវត្ថុ ការិយាល័យរតនាភិបាល ការិយាល័យប្រាក់តម្កល់ និងអត្រាប្តូររូបិយប័ណ្ណ និងការិយាល័យរតនាភិបាលពាណិជ្ជកម្ម។

លោកទទួលបន្ទុកគ្រប់គ្រងក្នុងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ធនាគារ ដោយ អភិវឌ្ឍន៍ និងស្វែងរកមូលនិធិ ផលិតផល/សេវាកម្មរតនាភិបាលថ្មីៗ ព្រមទាំងការធ្វើផែនការ

និងការលក់ផលិតផល/សេវាកម្មរតនាភិបាលតាមផែនការ។ លោកទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតពិនិត្យ ការគ្រប់គ្រង និងការវាយតម្លៃប្រតិបត្តិការរតនាភិបាលប្រចាំថ្ងៃរបស់ ធនាគារ។ ទំនួលខុសត្រូវផ្សេងទៀតរបស់លោក គឺដើរតួនាទីជាអ្នកគាំទ្រដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទងនឹងកិច្ចការងាររតនាភិបាល។

លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅក្នុងឆ្នាំ២០០៩។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេស នីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២២។ លោកក៏បានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២៤។ លោកបានចូលរួមវគ្គសិក្សាស្តីពី មូលដ្ឋានគ្រឹះនៃកិច្ចការងារលេខាធិការក្រុមហ៊ុន ដែលបានរៀបចំឡើងដោយ Chartered Secretaries Institute of Singapore សហការជាមួយ Accounting and Corporate Regulatory Authority នៅប្រទេសសិង្ហបុរី នៅកំឡុងខែមេសា និងឧសភា ឆ្នាំ២០១៩។



លោក ថាន់ សារុន
នាយកដ្ឋានខ្ពស់
ការិយាល័យរតនាភិបាល

លោក រុធ ហេង
នាយកដ្ឋានខ្ពស់ការិយាល័យ
ប្រាក់តម្កល់ និងអត្រាប្តូររូបិយប័ណ្ណ

លោក យីន វីរៈ
គណៈប្រធាននាយកប្រតិបត្តិ
រតនាភិបាល

លោកស្រី សុវណ្ណ បុប្ផា
នាយិកាប្រតិបត្តិប្រតិបត្តិការ
ហិរញ្ញវត្ថុ

លោក ប្រាក់ ថ័ន្ទសនា
នាយកការិយាល័យ
រតនាភិបាលពាណិជ្ជកម្ម

លោក លី ថៃ

គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច



ជនជាតិខ្មែរ កើតក្នុងខែតុលា ឆ្នាំ១៩៧៥ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពី ខែធ្នូ ឆ្នាំ១៩៩៧។ លោកបានចូលបម្រើការជាមួយអេស៊ីលីដា ក្នុងតួនាទីជា គណនេយ្យករ (១៩៩៧-១៩៩៩) សវនករផ្ទៃក្នុង (១៩៩៩-២០០០) បេឡាធិការ នាយកសាខា និង នាយកការិយាល័យប្រតិបត្តិការ (២០០០-២០០៤) នាយកនាយកដ្ឋានប្រតិបត្តិការ (២០០៤-២០០៦) នាយកប្រតិបត្តិប្រតិបត្តិការ (២០០៦-២០១៦) និង ត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច។

ក្នុងមុខតំណែងជាគណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច លោកក៏ជាសមាជិក គណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃរបស់ធនាគារ។ លោកទទួលបន្ទុកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋាន រដ្ឋបាល។ លោកទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។

លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងឆ្នាំ២០០៨ និង បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ឆ្នាំ២០២៤។

លោក ហួរ រតនៈ
នាយកប្រតិបត្តិធនធានមនុស្ស

លោក លី ថៃ
គណៈប្រធាននាយក
ប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច

លោកស្រី ពៅ ទិត្យមីមុនា
នាយិកាប្រតិបត្តិរដ្ឋបាល





លោកស្រី ប៊ុត ប៊ុនសីហា

គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងលេខាធិការក្រុមហ៊ុន

ជនជាតិខ្មែរ កើតក្នុងខែសីហា ឆ្នាំ១៩៨០ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែតុលា ឆ្នាំ២០០៧។ ក្នុងមុខតំណែងជា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងលេខាធិការក្រុមហ៊ុន និងជាមន្ត្រីបង្ហាញព័ត៌មាន។ លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្ររួម និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ដោយអនុលោមទៅតាមបទបញ្ញត្តិ ព្រមទាំងទំនាក់ទំនងជាមួយភាគហ៊ុនិក និងក្រុមប្រឹក្សាភិបាល។ លោកស្រីទទួលបន្ទុកគ្រប់គ្រងលើនាយកដ្ឋាននីតិកម្ម នាយកដ្ឋានលេខាធិការក្រុមហ៊ុន និងបង្ហាញព័ត៌មាន ការិយាល័យគ្រប់គ្រងហិរញ្ញវត្ថុ និងការិយាល័យប្រឹក្សាបុត្រសម្ព័ន្ធ។

លោកស្រីស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីប្រធាននាយកប្រតិបត្តិ។

លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ហ្វាយណង់ហ្សូល ត្រាស់។

លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រផ្នែកច្បាប់ និងបានបញ្ចប់វគ្គសិក្សាស្តីពីច្បាប់អាជីវកម្មកម្ពុជា ពីវិទ្យាស្ថានខេមអេដ វគ្គសិក្សាលេខាធិការក្រុមហ៊ុន ពីប្រទេសស្វីស្ទ័រី និងវគ្គសិក្សាភាពជាអ្នកដឹកនាំ និងការអនុវត្តយុទ្ធសាស្ត្រពី Harvard Business School និងបានបញ្ចប់ការសិក្សា អំពីអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) នៅប្រទេសអូស្ត្រាលី។

លោក កែវ ឆព្វណ្ណតិសី
នាយកការិយាល័យប្រឹក្សាបុត្រសម្ព័ន្ធ

លោក សេន សុខឡា
នាយកប្រតិបត្តិលេខាធិការក្រុមហ៊ុន
និងបង្ហាញព័ត៌មាន

លោកស្រី ប៊ុត ប៊ុនសីហា
គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម
និងលេខាធិការក្រុមហ៊ុន

លោកស្រី កែវ សំអាត
នាយិកាប្រតិបត្តិនីតិកម្ម

លោក សាវណ្ណ ម៉ាលីកា
នាយកជាន់ខ្ពស់ការិយាល័យគ្រប់គ្រងហិរញ្ញវត្ថុ



លោក ម៉ាច់ ធារី

គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា



លោក ម៉ាច់ ធារី ជនជាតិខ្មែរ កើតក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៥ ជាអ្នកជំនាញ ដែលជោគជ័យ ក្នុងវិជ្ជាជីវៈ និងអាជីពជាងបីទសវត្សរ៍។ ចាប់ពីឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា នៅធនាគារ អេស៊ីប៊ីដា ជាកន្លែងដែលលោកបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំនូវវត្តមាន និងការកម្លាយខ្លួនទៅជាឌីជីថល របស់ធនាគារ។

ក្នុងតួនាទីជាសមាជិកគណៈកម្មាធិការប្រតិបត្តិ លោក ធារី បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការសម្រេចចិត្តកម្រិតខ្ពស់ ការធ្វើផែនការយុទ្ធសាស្ត្រ និងអភិបាលកិច្ច ដោយធានាថា គំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យា ត្រូវស្របតាមគោលដៅអាជីវកម្មទាំងមូលរបស់ ធនាគារ។ ទន្ទឹមនឹងនេះ លោកជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រព័ត៌មានវិទ្យា ដោយ បានដឹកនាំការអភិវឌ្ឍ និងការអនុវត្តផែនការបង្ហាញផ្នែកបច្ចេកវិទ្យា គោលការណ៍ និង យុទ្ធសាស្ត្រនានា។ បន្ថែមលើនេះ លោកគ្រប់គ្រងនាយកដ្ឋានជំនាញចំនួនប្រាំមួយ រួមទាំង សន្តិសុខតាមអ៊ីនធឺណិត និងដឹកនាំក្រុមអ្នកជំនាញជាង៦០០នាក់ នៅទូទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

លោក ធារី បានចាប់ផ្តើមការងារជាមួយធនាគារ អេស៊ីប៊ីដា ក្នុងឆ្នាំ១៩៩៥ ក្នុងនាមជាទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា។ ដោយសារជំនាញ និងភាពជាអ្នកដឹកនាំដ៏ពិសេសលោកត្រូវបាន តែងតាំងជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកព័ត៌មានវិទ្យា ក្នុងខែកក្កដា ឆ្នាំ២០០០។ ចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការរួមចំណែកសំខាន់ៗ របស់លោក បានផ្តល់ឱកាសឱ្យលោក ទទួលបានការដំឡើងមុខតំណែងជា គណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យាជាន់ខ្ពស់ ក្នុងឆ្នាំ២០១៧ ដើម្បីឱ្យលោកអាចបញ្ចេញសមត្ថភាពពេញលេញលើយុទ្ធសាស្ត្រឌីជីថលរបស់ ធនាគារ។

មុនពេលកាន់តំណែងនៅអេស៊ីប៊ីដា លោក ធារី បានបម្រើការងារក្នុងអាជីពនៅស្ថាប័នជាច្រើន។ លោកបានកាន់មុខតំណែងសំខាន់ៗ នៅស្ថាប័នល្បីៗ ដែលមានដូចជា ធនាគារ ANZ នៅប្រទេសអូស្ត្រាលី សាកលវិទ្យាល័យ Monash អង្គការ UNHCR អង្គការទស្សនៈពិភពលោក និងអង្គការពលកម្មអន្តរជាតិ (ILO)។

តាមការសិក្សា លោកទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថិតិ (១៩៨៩) និងសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកប្រព័ន្ធពាណិជ្ជកម្ម (១៩៩០) ពីសាកលវិទ្យាល័យ Monash។ បន្ថែមលើនេះ លោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Australian Institute of Company of Directors (GAICD)។ លោកក៏បម្រើការនៅ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីប៊ីដា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះការអប់រំ និងអភិបាលកិច្ចសាជីវកម្ម។



លោក ហុង ប៊ុនឃី នាយកប្រតិបត្តិគ្រប់គ្រង កម្មវិធីម៉ូឌុល	លោក ឆាយ យ៉ាង នាយកប្រតិបត្តិសន្តិសុខ ព័ត៌មានវិទ្យា	លោក ម៉េង តាយ នាយកប្រតិបត្តិគ្រប់គ្រង សេវាកម្មផ្នែកទំន	លោក ម៉ាច់ ធារី គណៈប្រធាននាយក ប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា	លោក គង់ ដានី នាយកប្រតិបត្តិប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ	លោកស្រី សោម ចិន្តាមុនី នាយិកាការិយាល័យសេវាកម្ម ព័ត៌មានវិទ្យា	លោកស្រី អ៊ា លក្ខណា នាយិកាការិយាល័យរៀបចំ យុទ្ធសាស្ត្រ និងអភិបាលព័ត៌មានវិទ្យា
---	---	---	---	--	--	---

បណ្ឌិត ឡឹង សុភាព

គណៈប្រធាននាយកប្រតិបត្តិហានិភ័យ



ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៦៧។ លោកបានបម្រើការងារជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧ ជាគណនេយ្យករ។ ចាប់ពីពេលនោះមក លោកបានកាន់តំណែង និងតួនាទីផ្សេងៗ ជាច្រើននៅក្នុងធនាគារ។ ជាប្រធានផ្នែកសេវា បញ្ជីសន្សំ (២០០៣-២០០៤) នាយកប្រតិបត្តិរងទីផ្សារ (២០០៤-២០០៨) នាយកប្រតិបត្តិ អភិវឌ្ឍន៍ផលិតផល (២០០៩-២០១៤) ជាប្រធាន និងសហប្រធានគម្រោងអភិវឌ្ឍន៍សេវា ធនាគារអេឡិចត្រូនិក (២០០៨-២០១៤)។ បច្ចុប្បន្ន ក្នុងតួនាទីជា គណៈប្រធាននាយក ប្រតិបត្តិហានិភ័យ លោកទទួលខុសត្រូវគ្រប់គ្រងហានិភ័យរបស់ធនាគារ និងបុគ្គលិក។ លោកគ្រប់គ្រង និងដឹកនាំ នាយកដ្ឋានឥណទាន នាយកដ្ឋានវិភាគទិន្នន័យឥណទាន នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានត្រួតពិនិត្យឥណទាន។ លោកជាសមាជិក គណៈកម្មាធិការឥណទានកម្រិតប្រតិបត្តិ។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។

បណ្ឌិត ឡឹង សុភាព បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ Preston រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១២។

លោក សឹង ភន
នាយកប្រតិបត្តិឥណទាន

លោក ទេព ប៊ុនធឿន
នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

បណ្ឌិត ឡឹង សុភាព
គណៈប្រធាននាយកប្រតិបត្តិហានិភ័យ

លោក ឆេង រដ្ឋនា
នាយកប្រតិបត្តិវិភាគទិន្នន័យ
ឥណទាន

លោក អ៊ូ ឌីណា
នាយកប្រតិបត្តិ
ត្រួតពិនិត្យឥណទាន





នាយកដ្ឋានអនុលោមបញ្ញត្តិ

លោក ហុក លាងគ្រី

នាយកប្រតិបត្តិអនុលោមបញ្ញត្តិ

ជនជាតិខ្មែរ កើតក្នុងខែធ្នូ ឆ្នាំ១៩៧៧ ។ លោកបានចូលបម្រើការងារជាមួយអេស៊ីលីដា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០២។ ក្នុងមុខតំណែងនាយកប្រតិបត្តិអនុលោមបញ្ញត្តិ លោកទទួលបានបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអនុលោមភាពប្រចាំថ្ងៃរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ។

ដើម្បីធានានូវឯករាជ្យភាពនៃតួនាទី អនុលោមភាពរបស់ ធនាគារ អេស៊ីលីដា តម្រូវឱ្យលោកជាអ្នករាយការណ៍ដោយផ្ទាល់ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងព័ត៌មាន វិទ្យានៃក្រុមប្រឹក្សាភិបាល។ លោកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា នៃក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ព័ត៌មាន និងបង្ហាញពីអនុលោមភាព និងបញ្ហាពាក់ព័ន្ធនឹងវិសាលភាព និងគោលបំណងរបស់គណៈកម្មាធិការ។

លោកទទួលខុសត្រូវដឹកនាំនាយកដ្ឋានអនុលោមបញ្ញត្តិ ដែលមាន ២ការិយាល័យ គឺ ការិយាល័យប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម ការិយាល័យត្រួតពិនិត្យ អនុលោមបញ្ញត្តិ បុគ្គលិកអនុលោមបញ្ញត្តិនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ផងដែរ។

លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់ចំនួនពីរ គឺ សញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ឯកទេសផ្នែកនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១១ និងសញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Preston សហរដ្ឋអាមេរិក (សាខាក្នុងប្រទេសកម្ពុជា) ឆ្នាំ២០១២។

លោកបានទទួលបរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រ សិល្បសាស្ត្រ ជំនាញបង្រៀនភាសាអង់គ្លេស (English Based, International Program) ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា នៅក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រពាណិជ្ជកម្មរដ្ឋបាល ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០១១។

សវនករផ្ទៃក្នុង



លោកស្រី គឹម សុធារី

គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង

ជនជាតិខ្មែរ កើតក្នុងខែតុលា ឆ្នាំ១៩៦៥។ លោកស្រីបានចូលបម្រើការជាមួយអេស៊ីលីដា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៤។ ក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង លោកស្រីទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង។ ដើម្បីធានាឱ្យបានឯករាជ្យភាព នៃមុខងារជាសវនកម្មផ្ទៃក្នុង លោកស្រីជាអ្នករាយការណ៍ផ្ទាល់ទៅគណៈកម្មាធិការសវនកម្ម នៃក្រុមប្រឹក្សាភិបាល។ លោកស្រីត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនិងជាលេខាធិការរបស់គណៈកម្មាធិការសវនកម្ម ដើម្បីផ្តល់ព័ត៌មាន និងពន្យល់ពីបញ្ហានានាទាក់ទងនឹងវិសាលភាព និងគោលបំណងរបស់គណៈកម្មាធិការ។

លោកស្រីគ្រប់គ្រង និងដឹកនាំក្រុមសវនកម្មផ្ទៃក្នុង ដែលមាន២នាយកដ្ឋាន និង៤ការិយាល័យ ដូចជា នាយកដ្ឋានអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង នាយកដ្ឋានសវនកម្មប្រព័ន្ធព័ត៌មានវិទ្យា, ការិយាល័យសវនកម្មហិរញ្ញវត្ថុ ការិយាល័យសវនកម្មប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម ការិយាល័យសវនកម្មឥណទាន និងការិយាល័យរបាយការណ៍សវនកម្ម។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រីរួមមាន ជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា ឡារ និងអេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់។

លោកស្រីទទួលបានអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។



លោក ចាន់ ប៊ុនធួន
នាយកការិយាល័យ
សវនកម្មឥណទាន

លោក សុក ហៃ
នាយកជាន់ខ្ពស់ការិយាល័យ
របាយការណ៍សវនកម្ម

លោក ចាត ឪណុត
នាយកប្រតិបត្តិអភិវឌ្ឍន៍
សវនកម្មផ្ទៃក្នុង

លោកស្រី គឹម សុធារី
គណៈប្រធាននាយិកាប្រតិបត្តិ
ជាន់ខ្ពស់សវនកម្មផ្ទៃក្នុង

លោក សុខ ពិសិដ្ឋ
នាយកប្រតិបត្តិសវនកម្មប្រព័ន្ធ
ព័ត៌មានវិទ្យា

លោក ទុំ សុខចំរើន
នាយកការិយាល័យ
សវនកម្មហិរញ្ញវត្ថុ

លោក ណារ សំណាង
នាយកការិយាល័យសវនកម្មប្រឆាំង
ការសម្អាតប្រាក់ និងហិរញ្ញប្បទាន
ភេរកម្ម

ក្រុមសីលធម៌

ក្នុងក្រុមសីលធម៌របស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងដោយ ១. អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ២. កិច្ចព្រមព្រៀងភាគហ៊ុនិក និង ៣. ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការវិវឌ្ឍត្រួតពិនិត្យរបស់ធនាគារ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាបទដ្ឋាននៃការអនុវត្តផ្ទៃក្នុងរបស់សាធារណៈ ត្រូវបានរក្សាក្នុងកម្រិតមួយខ្ពស់បំផុត ។ ក្នុងខែមីនា ឆ្នាំ២០០៥ ក្រុមប្រឹក្សាភិបាលបានផ្តល់អនុសាសន៍មួយលើការកំណត់ និងការវាយតម្លៃលើបញ្ហាទាំងមូលនៃអភិបាលកិច្ចសាធារណៈ ដើម្បីកំណត់ពីតម្រូវការនៃការរីកលូតលាស់ទៅមុខរបស់ធនាគារ ។ ក្នុងចំណោមបញ្ហាផ្សេងៗ រួមមាន កិច្ចព្រមព្រៀងលើការផ្តល់សេវារបស់ក្រុមប្រឹក្សាភិបាល កម្មវិធីបណ្តុះបណ្តាលគ្នានាទី មុខងាររបស់ក្រុមប្រឹក្សាភិបាលបញ្ជីវាយតម្លៃក្រុមប្រឹក្សាភិបាល និងក្រុមសីលធម៌របស់ក្រុមប្រឹក្សាភិបាល ត្រូវបានរៀបចំដាក់ឱ្យប្រើប្រាស់ ហើយត្រូវបានទំនាក់ទំនងទៅនឹងប្រាក់លាភការ និងការចំណាយរបស់ក្រុមប្រឹក្សាភិបាល បានរៀបចំជាទម្រង់យ៉ាងច្បាស់លាស់ ។ សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល បានចូលរួមរក្សាស្តីពីអភិបាលក្រុមហ៊ុនអន្តរជាតិ ដែលរៀបចំដោយវិទ្យាស្ថានអូស្ត្រាលី សម្រាប់អភិបាលក្រុមហ៊ុន ដែលជាផ្នែកមួយនៃការប្តូរចិត្តរបស់ក្រុមប្រឹក្សាភិបាល ដើម្បីបន្តអភិវឌ្ឍនូវជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន ។

កម្មករនិយោជិតគ្រប់រូបរបស់ធនាគារអេស៊ីលីដា ស្ថិតក្រោមការគ្រប់គ្រងមួយយ៉ាងតឹងរឹងនៃក្រុមសីលធម៌ ដែលបានកំណត់ក្នុងអនុសញ្ញារួមការងារដោយគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ចរិតលក្ខណៈបុគ្គល ទំនាក់ទំនងជាមួយអ្នករួមការងារ អតិថិជន និងអ្នកគ្រប់គ្រង អាទិកំបាំងវិជ្ជាជីវៈ វិវាទលើផលប្រយោជន៍ ការទទួលយកអំណោយ ការសម្អាតប្រាក់ និងការបកអាត្រាតក់ហុសឆ្កង ។ ឯកសារទាំងនេះ បានត្រួតពិនិត្យសារឡើងវិញយ៉ាងទៀងទាត់ដោយគណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ ដើម្បីធានាថា វានៅតែមានសុពលភាពប្រើប្រាស់ និងទាន់សម័យ ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលបានជួបប្រជុំ ផ្ទាល់នៅចំនួន៤លើក រួមមាន១លើក នៅខេត្តមណ្ឌលគីរី ក្នុងខែមីនា ឆ្នាំ២០២៤ ២លើក នៅរាជធានីភ្នំពេញ ក្នុងខែកញ្ញា និងធ្នូ ឆ្នាំ២០២៤ និង១លើក នៅទីក្រុងភ្នំពេញ ប្រទេសជប៉ុន ក្នុងខែមិថុនា ឆ្នាំ២០២៤។ ជាធម្មតា កិច្ចប្រជុំនីមួយៗ មានរយៈពេល២ថ្ងៃ ដោយរួមបញ្ចូលទាំងកិច្ចប្រជុំគណៈកម្មាធិការផងដែរ។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាភិបាល រៀបចំកិច្ចប្រជុំតាមរយៈអ៊ីម៉ែលចំនួន១២លើក និងបានអនុម័ត១៩ចំណុច។

សកម្មភាពចម្បងៗ ក្នុងឆ្នាំ២០២៤

- ការអនុម័តលើការធ្វើវិសោធនកម្ម ឧបសម្ព័ន្ធ១ នៃលក្ខន្តិកៈរបស់ធនាគារ។
- ការអនុម័តលើទីតាំង របៀបរារាំង និងកាលបរិច្ឆេទនៃកិច្ចប្រជុំភាគហ៊ុនិកវិសាមញ្ញ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៤:០០ រសៀល ដល់ម៉ោង ១៦:០០ រសៀល (ម៉ោងនៅភ្នំពេញ)។
- ការអនុម័តលើផែនការថវិកា។
- ការអនុម័តលើការទូទាត់ប្រាក់លើកទឹកចិត្ត និងការរាយការណ៍លទ្ធផលការងារ ឆ្នាំ២០២៣ ជូនលោក ហុក លាងក្រី នាយកប្រតិបត្តិអនុលោមបញ្ញត្តិ។
- ការអនុម័តលើការទូទាត់ប្រាក់លើកទឹកចិត្ត និងការរាយការណ៍លទ្ធផលការងារ ឆ្នាំ២០២៣ ជូនលោកស្រី គឹម សុផារី គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង។
- ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបចន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សម្រាប់ (១) ដំណាច់ការិយបរិច្ឆេទ៣ខែ និង១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច និង (២) របាយការណ៍ហិរញ្ញវត្ថុ ដំណាច់ឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
- ការអនុម័តលើការធ្វើវិសោធនកម្មសូចនាករហានិភ័យសំខាន់ៗ នៃសេចក្តីថ្លែងអំពីវិស័យអាហារូបត្ថម្ភ និងគោលការណ៍ផលទានទាក់ទងនឹងការបង្កើនកម្រិតកំណត់បុនហិរញ្ញប្បទាន និងការរៀបចំផលទានឡើងវិញ។
- ការអនុម័តលើការធ្វើវិសោធនកម្មគោលការណ៍ IFRS 9 Impairment។
- ការអនុម័ត និងការផ្តល់អនុសាសន៍ទៅភាគហ៊ុនិក ដើម្បីអនុម័តលើការបែងចែកភាគលាភ និងការផ្ទេរសមតុល្យដែលនៅសល់ នៃប្រាក់ចំណេញក្រោយដកពន្ធ ទៅជាទុនបម្រុងទុំរបស់ធនាគារ។
- ការអនុម័តលើការធ្វើវិសោធនកម្ម មាត្រា៦ មាត្រា៨ និងឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃលក្ខន្តិកៈរបស់ធនាគារ។
- ការអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារ ដើម្បីធ្វើជូនធនាគារជាតិ នៃ កម្ពុជា និងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារ ដើម្បីធ្វើជូននិយ័តកម្មលបត្រកម្ពុជា។
- ការអនុម័តលើអត្រាអតិបរមាប្រចាំឆ្នាំ២០២៣ សម្រាប់ទូទាត់ជូនកម្មករនិយោជិត របស់ធនាគារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តទៅ។
- ការអនុម័ត និងការផ្តល់អនុសាសន៍ទៅភាគហ៊ុនិក ដើម្បីអនុម័តលើការដំឡើងកម្រៃសេវាជូនអភិបាលរបស់ធនាគារ។
- ការអនុម័ត និងការផ្តល់អនុសាសន៍ទៅភាគហ៊ុនិក ដើម្បីអនុម័តលើការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំជូនប្រធានក្រុមប្រឹក្សាភិបាល ដែលមានប្រសិទ្ធភាពប្រតិបត្តិ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
- អនុម័តលើការទូទាត់ប្រាក់រង្វាន់លើកទឹកចិត្តជូន បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ សម្រាប់លទ្ធផលការងារឆ្នាំ២០២៣។

- ការអនុម័ត និងការផ្តល់អនុសាសន៍ទៅភាគហ៊ុនិក ដើម្បីអនុម័តលើការតែងតាំងអាណត្តិថ្មីរបស់អភិបាល នៅធនាគារ អេស៊ីលីដា។
- ការអនុម័តលើការតែងតាំង លោក Pieter Kooi ជាអភិបាលថ្មី នៅធនាគារ អេស៊ីលីដា ឡាវ លីមីតធីត។
- ការអនុម័តលើការបរិច្ឆេទ ទីតាំង និងរបៀបរារាំងនៃកិច្ចប្រជុំភាគហ៊ុនិកវិសាមញ្ញ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៤:០០ រសៀល (ម៉ោងនៅភ្នំពេញ)។
- ការអនុម័តលើកិច្ចបញ្ជីបំណុលបន្ទាប់បន្សំពី WaterEquity's Global Assess Fund IV LP, KB Daehan Specialized Bank Plc., BRED Bank (Cambodia), Shinhan Bank (Cambodia) Plc., Phnom Penh Commercial Bank, Prudential (Cambodia) Life Assurance PLC., KB PRASAC BANK PLC., and Canadia Bank។
- ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើសវនកម្មរួច។
- ការអនុម័តលើឧបសម្ព័ន្ធ “ង” នៃគោលការណ៍អភិបាលកិច្ចសាធារណៈ ទាក់ទងនឹងកម្រៃសេវា និងការចំណាយរបស់ក្រុមប្រឹក្សាភិបាល។
- ការអនុម័តលើការតែងតាំង លោកស្រី សុខ សោភា ជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៅធនាគារ អេស៊ីលីដា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
- ការអនុម័តការផ្លាស់ប្តូរអ្នកកាន់គណនីធនាគារ សម្រាប់ការិយាល័យតំណាងរបស់ធនាគារ អេស៊ីលីដា នៅធនាគារ AYA។
- ការអនុម័តលើការបន្ថែមលក្ខខណ្ឌបែបគុណវិស័យ សម្រាប់ការផ្តល់ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ២០២៤ ជូនប្រធាននាយកប្រតិបត្តិ។
- ការអនុម័តលើការធ្វើវិសោធនកម្មតួនាទីភារកិច្ចរបស់គណៈកម្មាធិការតែងតាំង និងលាភការ។
- ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ២ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលបានធ្វើសវនកម្មរួច។
- ការអនុម័តលើការបង្កើតសាខាថ្មី ដែលមានឈ្មោះជាភាសាខ្មែរ “សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ស្រុករាវលែង-ឃុំប្រមោយ)” និងឈ្មោះជាភាសាអង់គ្លេស “LOCAL BRANCH OF ACLEDA BANK PLC. (VEAL VEAENG DISTRICT-PRAMAUY COMMUNE)”។
- ការអនុម័តលើការតែងតាំងអាណត្តិថ្មីរបស់អភិបាល និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អេស៊ីលីដា ភីអិលស៊ី។
- ការអនុម័តលើការតែងតាំង និងការផ្តល់អនុសាសន៍ដល់ភាគហ៊ុនិក ដើម្បីអនុម័តលើការតែងតាំងសវនករខាងក្រៅរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៥។
- ការអនុម័តលើទីតាំង របៀបរារាំង និងកាលបរិច្ឆេទនៃកិច្ចប្រជុំភាគហ៊ុនិកវិសាមញ្ញ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៤:០០ រសៀល ដល់ម៉ោង ១៦:០០ រសៀល (ម៉ោងនៅភ្នំពេញ)។
- ការអនុម័តលើផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៩។
- ការអនុម័តលើផែនការថវិកាឆ្នាំ២០២៥-២០២៩។

- ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែកចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសវនកម្មរួច។
- ការអនុម័តលើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ និងការជ្រើសរើសទីប្រឹក្សាចម្បង ទីប្រឹក្សាផ្នែកច្បាប់ ភ្នាក់ងាររាយការណ៍តម្លៃឥណទាន និងក្រុមហ៊ុនគណនេយ្យ សម្រាប់ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ។
- ការត្រួតពិនិត្យប្រចាំឆ្នាំលើគោលការណ៍របស់ធនាគារ។
- ការត្រួតពិនិត្យប្រចាំឆ្នាំលើតួនាទីភារកិច្ចរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល។
- ការអនុម័តលើលក្ខខណ្ឌប្រាក់លើកទឹកចិត្តឆ្នាំ២០២៥របស់ប្រធាននាយកប្រតិបត្តិ គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង និងនាយកប្រតិបត្តិអនុលោមបញ្ញត្តិ។
- ការអនុម័តលើការតែងតាំង លោកស្រី គឹម សុផារី មកពីអេស៊ីលីដា ហ្វាយណង់ហ្សូល ត្រាស់ ជាអភិបាលថ្មីរបស់ ធនាគារ អេស៊ីលីដា។
- ការអនុម័តលើការតែងតាំង លោក ថាត ឌីណុត ជាគណៈប្រធាននាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង ជំនួសលោកស្រី គឹម សុផារី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
- ការអនុម័តលើការតែងតាំង លោកស្រី គឹម សុផារី គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង ជាអភិបាលនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ជំនួសលោក នាយ សៀន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
- ការអនុម័តលើការតែងតាំង លោក ណែ សុខសំណាង ជាអភិបាល នៅធនាគារ អេស៊ីលីដា ឡាវ លីមីតធីត។
- អនុម័តលើការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ សម្រាប់បន្តអាណត្តិថ្មី។
- ការអនុម័តលើការកាន់កាប់ភាគហ៊ុននៅការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) របស់ធនាគារ អេស៊ីលីដា ដែលត្រូវផ្ទេរពីសមាគមធនាគារនៅកម្ពុជា។
- ការអនុម័តលើភ្នាក់ងាររក្សាសុវត្ថិភាពរបស់ ធនាគារ អេស៊ីលីដា សម្រាប់អន្តរការីមូលបត្ររដ្ឋ។

របាយការណ៍របស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

- គណៈកម្មាធិការសវនកម្ម (BACO)
- គណៈកម្មាធិការតែងតាំង និងលាភការ (BRESCO)
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (BRIC)

គណៈកម្មាធិការសវនកម្ម

វិសាលភាព និងគោលបំណង

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃ ធនាគារ អេស៊ីលីដា ក្នុងគោលបំណងត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដោយរួមបញ្ចូលទាំងការគ្រប់គ្រងលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម សវនកម្មផ្ទៃក្នុង និងសេវាកម្មដែលផ្តល់ដោយសវនករខាងក្រៅ។

សមាជិក

- លោកស្រី ភូរី រតនា អភិបាលឯករាជ្យ ប្រធាន
- លោក Pieter Kooi អភិបាលឯករាជ្យ សមាជិក
- លោក ឆាយ សៀន អភិបាលមិនប្រតិបត្តិ សមាជិក

លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្ម ក្នុងឆ្នាំ២០២៤

គណៈកម្មាធិការសវនកម្មបានរៀបចំការប្រជុំចំនួន៤ដងនៅក្នុងឆ្នាំ២០២៤ ដែលមាន ១ដងនៅខែកុម្ភៈ ១ដងនៅខែឧសភា ១ដងនៅខែសីហា ១ដងនៅខែវិច្ឆិកា ដែលមានដំណើរការសំខាន់ៗ ដូចជា៖

របាយការណ៍សវនកម្មហិរញ្ញវត្ថុ

- បានត្រួតពិនិត្យ អនុម័ត និងស្នើក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តចុងក្រោយលើរបាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០២៣។
- បានត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៤ សម្រាប់ខែមីនា មិថុនា និងកញ្ញា និងលើកសំណើជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័តចុងក្រោយ។

ការត្រួតពិនិត្យផ្ទៃក្នុង

- បានត្រួតពិនិត្យ និងអនុម័តរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ ដើម្បីដាក់ជូនធនាគារជាតិ នៃកម្ពុជា។

សវនកម្មផ្ទៃក្នុង

- បានត្រួតពិនិត្យ និងអនុម័តរបាយការណ៍សវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ ដែលត្រូវបង្ហាញជាសាធារណៈ។
- បានត្រួតពិនិត្យរបាយការណ៍សវនកម្មផ្ទៃក្នុង និងការវិភាគនិន្នាការ ឬហេតុការណ៍នានា។
- បានស្នើសុំនូវប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ២០២៣ សម្រាប់គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនករផ្ទៃក្នុង ព្រមទាំងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលអនុម័ត។
- បានរាយការណ៍ និងផ្តល់ចំណាត់ថ្នាក់លទ្ធផលការងារប្រចាំឆ្នាំ២០២៣ សម្រាប់គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលសម្រាប់អនុម័ត។
- បានត្រួតពិនិត្យ និងអនុម័តរបាយការណ៍សវនកម្មផ្ទៃក្នុង ស្តីពីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម ប្រចាំឆ្នាំ២០២៣ ដើម្បីដាក់ជូនអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
- បានត្រួតពិនិត្យ និងអនុម័តលើផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំសារពើពន្ធគ២០២៥។
- បានត្រួតពិនិត្យ និងអនុម័តលើផែនការប្រាក់រង្វាន់លើកទឹកចិត្តឆ្នាំ២០២៥ ជូនគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង និងលើកសំណើជូនគណៈកម្មាធិការតែងតាំង និង លាភការអនុម័ត។

សវនកម្មខាងក្រៅ

- បានត្រួតពិនិត្យ និងរាយការណ៍អនុវត្តការងារសវនករខាងក្រៅ សម្រាប់ឆ្នាំ២០២៣។
- បានត្រួតពិនិត្យ និងអនុម័តវិសាលភាព និងថ្លៃសេវាកម្ម សម្រាប់ការងារសវនកម្មប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម ប្រចាំឆ្នាំ២០២៤។
- បានត្រួតពិនិត្យ និងអនុម័តវិសាលភាព និងថ្លៃសេវាកម្ម សម្រាប់ការងារសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥។

ផ្សេងៗ

- បានត្រួតពិនិត្យ និងអនុម័តលើតួនាទីភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តចុងក្រោយ។
- បានត្រួតពិនិត្យប្រចាំឆ្នាំនូវគោលការណ៍ផ្សេងៗ៖ គោលការណ៍សវនកម្ម គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង គោលការណ៍បង្ហាញព័ត៌មានសាធារណៈ គោលការណ៍ភាគលាភ និងគោលការណ៍ណែនាំទូទៅ។

គណៈកម្មាធិការតែងតាំង និងលាភការ

វិសាលភាព និងគោលបំណង

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ីលីដា ដើម្បីផ្តល់មតិយោបល់ដោយឯករាជ្យ ស្តីពីការផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលក្នុងបញ្ហា៖

- ការផ្តល់លាភការជូនអភិបាល ប្រធាននាយកប្រតិបត្តិ គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង នាយកប្រតិបត្តិអនុលោមបញ្ញត្តិរបស់ធនាគារ និងអភិបាលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ និង
- ការជ្រើសរើសបេក្ខភាពដែលសមស្រប សម្រាប់ជាសមាជិកក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង នាយកប្រតិបត្តិអនុលោមបញ្ញត្តិរបស់ធនាគារ។

សមាជិក

- | | | |
|----------------------------|---------------------|--------|
| • លោក Pieter Kooi | អភិបាលឯករាជ្យ | ប្រធាន |
| • បណ្ឌិត Albertus Bruggink | អភិបាលមិនប្រតិបត្តិ | សមាជិក |
| • លោក Stéphane Mangiavaca | អភិបាលមិនប្រតិបត្តិ | សមាជិក |

នៅពេលប្រជុំម្តងៗ គណៈកម្មាធិការនេះអាចអញ្ជើញសមាជិកថ្នាក់គ្រប់គ្រង និងទីប្រឹក្សាវិជ្ជាជីវៈខាងក្រៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំទាំងមូល ឬដោយផ្នែកណាមួយ ដើម្បីផ្តល់ព័ត៌មាន និងការពន្យល់បន្ថែម ដូចដែលពួកគាត់សម្រេចចិត្តតាមករណីចាំបាច់។

លទ្ធផលការងាររបស់គណៈកម្មាធិការតែងតាំង និងលាភការ ក្នុងឆ្នាំ២០២៤

គណៈកម្មាធិការតែងតាំង និងលាភការ បានប្រជុំចំនួន៥ដង ក្នុងឆ្នាំ២០២៤ ដែល ១ដងនៅខែកុម្ភៈ (អ៊ីម៉ែល) ១ដង នៅខែមីនា ១ដងនៅខែមិថុនា ១ដងនៅខែកញ្ញា ១ដងនៅខែធ្នូ។ ដំណើរការសំខាន់ៗ មានដូចជា៖

- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តចុងក្រោយលើរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់គណៈកម្មាធិការតែងតាំង និងលាភការ។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការតែងតាំងអាណត្តិថ្មីរបស់អភិបាលរបស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការតែងតាំង លោក Pieter Kooi ជាអភិបាលថ្មី របស់ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត។
- បានត្រួតពិនិត្យ និងស្នើសុំក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការតែងតាំង លោកស្រី គីម សុធាវី ជាអភិបាល របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា លីមីតធីត។
- បានត្រួតពិនិត្យ និងស្នើសុំក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការតែងតាំង លោក ណៃ សុខសំណាង ជាអភិបាល របស់ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត។
- បានត្រួតពិនិត្យ និងស្នើសុំក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការតែងតាំង លោកស្រី គីម សុធាវី ជាអភិបាល តំណាងមកពី អេស៊ីលីដា ហ្វាយណាន់ហ្សូល ត្រាស់ ជាអភិបាល របស់ធនាគារ អេស៊ីលីដា។
- បានត្រួតពិនិត្យទំនោរនៃប្រាក់ចំណេញ និងចំណាយរដ្ឋបាល។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តចុងក្រោយលើអត្រាអតិផរណាឆ្នាំ២០២៣ សម្រាប់ចំណាយជូនកម្មករនិយោជិតរបស់ធនាគារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តទៅ។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តចុងក្រោយ ក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត និងបង្កើនប្រាក់បៀវត្សប្រចាំជូន បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ សម្រាប់លទ្ធផលការងារឆ្នាំ២០២៣។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការបង្កើនប្រាក់បៀវត្សប្រចាំជូនប្រធានក្រុមប្រឹក្សាភិបាល ដែលមានប្រសិទ្ធភាពប្រតិបត្តិកម្មចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត ក្នុងការបង្កើនកម្រៃសេវាជូនក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
- បានធ្វើបច្ចុប្បន្នភាព និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលើឧបសម្ព័ន្ធ ៥ នៃគោលការណ៍អភិបាលកិច្ចសាធារណៈ ទាក់ទងនឹងប្រាក់កម្រៃសេវា និងការចំណាយសម្រាប់ក្រុមប្រឹក្សាភិបាល។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តចុងក្រោយលើការធ្វើសោធនកម្មតួនាទីរបស់គណៈកម្មាធិការតែងតាំង និងលាភការ។
- បានត្រួតពិនិត្យរបាយការណ៍សវនកម្មទាក់ទងនឹងផែនការសោធននិវត្តន៍ និងអត្ថប្រយោជន៍ចូលនិវត្តន៍។
- បានត្រួតពិនិត្យផែនការសោធននិវត្តន៍ និងអត្ថប្រយោជន៍ចូលនិវត្តន៍របស់កម្មករនិយោជិត។
- បានត្រួតពិនិត្យច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។
- បានត្រួតពិនិត្យផែនការស្នងតំណែង សម្រាប់តួនាទីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្នុងធនាគារ និងបុត្រសម្ព័ន្ធ។
- បានត្រួតពិនិត្យកម្រិតចំណាយជាក់ស្តែងលើកម្មករនិយោជិត មកដល់ថ្ងៃនៃរបាយការណ៍។
- បានត្រួតពិនិត្យគម្រោងរបស់ថ្នាក់គ្រប់គ្រង ស្តីពីការចំណាយកម្មករនិយោជិតនៅក្នុងផែនការថវិកាឆ្នាំបន្ទាប់។
- បានអនុម័ត និងតែងតាំង លោកស្រី គីម សុធាវី តំណាងមកពី អេស៊ីលីដា ហ្វាយណាន់ហ្សូល ត្រាស់ ជាអភិបាលថ្មីរបស់ធនាគារ អេស៊ីលីដា ជំនួសលោក ឆាយ សៀន។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីពិចារណា និងអនុម័តក្នុងការតែងតាំងលោក ថាត ឌីណុត ជាគណៈប្រធាននាយកសវនកម្មផ្ទៃក្នុងថ្មី ជំនួស លោកស្រី គីម សុធាវី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
- បានត្រួតពិនិត្យប្រចាំឆ្នាំលើគោលការណ៍របស់ធនាគារ។
- បានត្រួតពិនិត្យប្រចាំឆ្នាំលើតួនាទីរបស់គណៈកម្មាធិការតែងតាំង និងលាភការ។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលក្ខខណ្ឌប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ២០២៥ ជូនប្រធាននាយកប្រតិបត្តិ។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលក្ខខណ្ឌប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ២០២៥ ជូនគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង។
- បានត្រួតពិនិត្យ និងស្នើក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលក្ខខណ្ឌប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ២០២៥ ជូននាយកប្រតិបត្តិអនុលោមបញ្ញត្តិ។
- បានរៀបចំស្វ័យភាពតម្លៃប្រចាំឆ្នាំ សម្រាប់គណៈកម្មាធិការតែងតាំង និងលាភការ។
- បានត្រួតពិនិត្យទម្រង់ស្វ័យភាពតម្លៃប្រចាំឆ្នាំសម្រាប់ក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា

វិសាលភាព និងគោលបំណង

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ីស៊ី ដើម្បីជំនួយក្រុមប្រឹក្សាភិបាល និងធនាគារទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងហានិភ័យ អនុលោមបញ្ញត្តិ បច្ចេកវិទ្យាព័ត៌មាន និងត្រួតពិនិត្យជាប្រចាំលើសមត្ថភាពរបស់ថ្នាក់គ្រប់គ្រង ក្នុងការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

សមាជិក

- | | | |
|----------------------------|---------------------|--|
| • លោក កាយ ឡុត | អភិបាលឯករាជ្យ | ប្រធាន (ប្រសិទ្ធភាពថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤) |
| • លោក Kyosuke Hattori | អភិបាលមិនប្រតិបត្តិ | សមាជិក |
| • បណ្ឌិត Albertus Bruggink | អភិបាលមិនប្រតិបត្តិ | សមាជិក |
| • បណ្ឌិត ហេង ឌីណា | អភិបាលឯករាជ្យ | សមាជិក |

នៅពេលប្រជុំម្តងៗ គណៈកម្មាធិការនេះអាចអញ្ជើញសមាជិកថ្នាក់គ្រប់គ្រង និងទីប្រឹក្សាវិជ្ជាជីវៈខាងក្រៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំទាំងមូល ឬដោយផ្នែកណាមួយដើម្បីផ្តល់ព័ត៌មាន និងការពន្យល់បន្ថែម ដូចដែលពួកគាត់បានសម្រេចចិត្តតាមករណីចាំបាច់។


លទ្ធផលសម្រេចបានរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា ក្នុងឆ្នាំ២០២៤

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា នៃក្រុមប្រឹក្សាភិបាល បានជួបប្រជុំគ្នាចំនួន ១៤ដង ក្នុងឆ្នាំ២០២៤ ដែលបានប្រជុំ ១ដងនៅខែមករា ២ដងនៅខែកុម្ភៈ ២ដងនៅខែមីនា ២ដងនៅខែមិថុនា ២ដងនៅខែកក្កដា ១ដងនៅខែកញ្ញា ២ដងនៅខែតុលា ១ដងនៅខែវិច្ឆិកា និង១ដងទៀតនៅខែធ្នូ។ ដំណើរការសំខាន់ៗ មានដូចជា៖

- បានត្រួតពិនិត្យ និងពិភាក្សាអំពីកម្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលរាយការណ៍ជាប្រចាំត្រីមាស ដោយគណៈប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ ដើម្បីធានាថា សូចនាករហានិភ័យសំខាន់ៗ ត្រូវបានកំណត់ និងមានផែនការក្នុងការកាត់បន្ថយហានិភ័យទាំងនោះ។ លើសពីនេះ គឺដើម្បីធានាបាននូវការអនុលោមទៅតាមតម្រូវការបទប្បញ្ញត្តិ កម្រិតកំណត់ផ្ទៃក្នុង និង សូចនាករហានិភ័យសំខាន់ៗ នៃវិស័យអាកាសចរ (RAS-KRIs) ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល។
- បានវាយតម្លៃ និងបានពិភាក្សា អំពីហានិភ័យយុទ្ធសាស្ត្រដែលអាចកើតមានសម្រាប់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
- សម្រិតសម្រាំងដំណើរការវិភាគហានិភ័យ វិធីសាស្ត្រ និងការអនុវត្តស្រួលស្មើ និងវិធីសាស្ត្រស្រួលស្មើ កត្តាដែលបណ្តាលឱ្យមានការកើតឡើងនូវហានិភ័យ ដំណាលគ្នា រួមមានផលប៉ះពាល់នៃការឆ្លងវិវាទដល់នៃកូវីដ-១៩ ការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ ។
- បានត្រួតពិនិត្យរបាយការណ៍នៃដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុង (ICAAP) និងអនុបាតភាពគ្រប់គ្រាន់នៃដើមទុន (CAR) ក្នុងគោលបំណងវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុងទាំងមូលរបស់ធនាគារ និងការកំណត់យុទ្ធសាស្ត្រដើម្បីរក្សាកម្រិតសមស្របនៃដើមទុន។
- បានវាយតម្លៃការអភិវឌ្ឍនៃសំព័ន្ធតណ្តាទទៅតាមលក្ខណៈវិនិច្ឆ័យផ្សេងៗ និងជាពិសេសទៅលើគុណភាព និងអនុលោមភាពរបស់ធនាគារ ធៀបនឹងគោលការណ៍ផ្ទៃក្នុង។
- បានតាមដាន និងពិភាក្សាអំពីការរៀបចំហ្វូស៊ីលីវីធីឡើងវិញ បុរេហិរញ្ញប្បទាន ការធ្វើចំណាត់ថ្នាក់ហ្វូស៊ីលីវីធីឡើងវិញ និងការលុបចោលហ្វូស៊ីលីវីធី។
- វិភាគពីផលប៉ះពាល់ដែលអាចកើតមាន លើសេណារីយ៉ូហានិភ័យទាំងក្នុង និងក្រៅតារាងតុល្យការ របាយការណ៍ចំណេញ-ខាត និងអនុបាតប្រុងប្រយ័ត្ន រួមមានហានិភ័យដែលទាក់ទងនឹងអត្រាការប្រាក់ សន្ទនីយភាព និងឥណទាន។
- បានត្រួតពិនិត្យ ហានិភ័យជាសារវន្ត ជាមួយនឹងការគិតគូរអំពីបទដ្ឋានប្រកបដោយកម្រិតខ្ពស់ ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ទាក់ទងនឹងបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងកិច្ចការពារអតិថិជន ។
- បានត្រួតពិនិត្យ និងវិភាគលើបញ្ហាបច្ចេកវិទ្យាព័ត៌មាន និងយុទ្ធសាស្ត្រ ហានិភ័យសន្តិសុខសាយប៉ះ (cybersecurity) សម្រាប់ធនាគារឌីជីថល។
- បានត្រួតពិនិត្យ និងវិភាគលើការអភិវឌ្ឍនៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីវាយតម្លៃទៅលើហានិភ័យនៃការប្រកួតប្រជែង និងអាជីវកម្ម។
- បានពិភាក្សា អំពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងត្រីកូណូមីត្រីហានិភ័យដែលអាចកើតមាន ដើម្បីជាអត្ថប្រយោជន៍រយៈពេលវែងរបស់ធនាគារ អេស៊ីស៊ី និងអតិថិជនរបស់ខ្លួន។
- បានត្រួតពិនិត្យ និងអនុម័តលើផែនការមូលនិធិ និងផែនការទុនយថាភាពរបស់ថ្នាក់គ្រប់គ្រង សម្រាប់គាំទ្រដល់កំណើនអាជីវកម្ម។
- បានត្រួតពិនិត្យរបាយការណ៍របស់នាយកដ្ឋានអនុលោមបញ្ញត្តិ និងការវិភាគអំពីប្រតិបត្តិការសង្ស័យនានា។
- បានត្រួតពិនិត្យ និងអនុម័តលើការកំណត់លក្ខខណ្ឌលើកទឹកចិត្ត សម្រាប់នាយកដ្ឋានអនុលោមបញ្ញត្តិ ព្រមទាំងបានស្នើដល់គណៈកម្មាធិការតែងតាំង និងលាភការ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត។
- បានត្រួតពិនិត្យ និងអនុម័តលើផែនការថវិការបស់នាយកដ្ឋានអនុលោមបញ្ញត្តិ សម្រាប់ឆ្នាំសារពើពន្ធប២០២៥។
- បានត្រួតពិនិត្យ លក្ខខណ្ឌយោងរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។
- បានត្រួតពិនិត្យ និងស្នើនូវគោលការណ៍ជាច្រើនសម្រាប់ក្រុមប្រឹក្សាភិបាលអនុម័តដូចជា៖ គោលការណ៍គ្រប់គ្រងហានិភ័យ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព គោលការណ៍ឥណទាន គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច គោលការណ៍ IFRS9 Impairment គោលការណ៍ Credit Scoring គោលការណ៍អនុលោមភាព គោលការណ៍ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម គោលការណ៍ត្រួតពិនិត្យ-ស្គាល់អតិថិជន គោលការណ៍កំណត់ការពារនិវេទន៍ គោលការណ៍ប្រតិបត្តិការសម្ព័ន្ធព្យាទី គោលការណ៍ទំនាស់ផលប្រយោជន៍ គោលការណ៍ Trade of ACLEDA Bank Shares គោលការណ៍ការជួញដូរផ្ទៃក្នុង គោលការណ៍ក្រុមប្រតិបត្តិការងារក្នុងតួនាទី គោលការណ៍អភិបាលព័ត៌មានវិទ្យា គោលការណ៍សន្តិសុខព័ត៌មានវិទ្យា និងគោលការណ៍ បណ្តឹងត្អូញត្អែរអតិថិជន។
- បានត្រួតពិនិត្យ និងអនុម័តលើកម្រិតកំណត់នៃសូចនាករហានិភ័យសំខាន់ៗ នៃវិស័យអាកាសចរ សម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត។
- បានធ្វើស្វ័យវាយតម្លៃប្រចាំឆ្នាំ ទៅលើលទ្ធផលសម្រេចបានទាក់ទងទៅនឹងគោលបំណង ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា ដើម្បីធានាបាននូវការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព។

ការផ្តល់ចំណាត់ថ្នាក់

ធនាគារអេស៊ីលីដា គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's និង GIIRS ។



នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ទទួលបានរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ "B+/Stable/B" ដដែល។

ការរក្សាបាននូវចំណាត់ថ្នាក់នេះសបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបាននូវស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងរក្សាបាននូវស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។ បន្ថែមលើនេះ មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការទូលំទូលាយ របស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពនៃដើមទុន ដែលអាចរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

សាខាធនាគារ អេស៊ីលីដា

សូមស្កេន QR ខាងក្រោមដើម្បីបង្ហាញសាខាធនាគារ អេស៊ីលីដា

ព្រះរាជាណាចក្រកម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី



សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា



សាធារណរដ្ឋប្រជាធិបតេយ្យ

ប្រជាមានិតឡាវ

ធនាគារ អេស៊ីលីដា ឡាវ



ធនាគារដៃគូ

ធនាគារដៃគូសំខាន់ៗ

ប្រាក់	ឈ្មោះធនាគារ	ទីតាំង	SWIFT/BIC
AUD	THE BANK OF NEW YORK MELLON (BNY MELLON)	NEW YORK	IRVTUS3N
CNY	BANK OF CHINA (HONG KONG) LIMITED PHNOM PENH BRANCH	PHNOM PENH	BKCHKHPPCLR
	INDUSTRIAL AND COMMERCIAL BANK OF CHINA (HEAD OFFICE)	BEIJING	ICBKCNBJ
	INDUSTRIAL AND COMMERCIAL BANK OF CHINA (BRANCH)	SHENZHEN	ICBKCNBJSZN
EUR	SOCIETE GENERALE	PARIS	SOGEFRPP
	STANDARD CHARTERED BANK AG	FRANKFURT	SCBLDEFX
GBP	STANDARD CHARTERED BANK	LONDON	SCBLGB2L
JPY	SUMITOMO MITSUI BANKING CORPORATION	TOKYO, JAPAN	SMBCJPJT
SGD	UNITED OVERSEAS BANK LIMITED	SINGAPORE	UOVBSGSG
THB	BANGKOK BANK PUBLIC COMPANY LIMITED	BANGKOK	BKKBTHBK
	KRUNG THAI BANK PUBLIC COMPANY LIMITED	BANGKOK	KRTHTHBK
	THE SIAM COMMERCIAL BANK PCL	BANGKOK	SICOTHBK
	UNITED OVERSEAS BANK (THAI) PUBLIC COMPANY LIMITED	BANGKOK	UOVBTBHK
USD	BANGKOK BANK PUBLIC COMPANY LIMITED	BANGKOK	BKKBTHBK
	BANK OF AMERICA, N.A.	NEW YORK-NY	BOFAUS3N
	KEB HANA BANK	SEOUL	KOEXKRSE
	KOOKMIN BANK	SEOUL	CZNBKRSE
	STANDARD CHARTERED BANK	NEW YORK-NY	SCBLUS33
	THE BANK OF NEW YORK MELLON	NEW YORK-NY	IRVTUS3N
	UNITED OVERSEAS BANK LIMITED	SINGAPORE	UOVBSGSG
	WELLS FARGO BANK, N.A. (NEW YORK INTERNATIONAL BRANCH)	NEW YORK-NY	PNBPUS3NNYC
VND	WOORI BANK	SEOUL	HVBKKRSE
	VIETNAM BANK FOR AGRICULTURE AND RURAL DEVELOPMENT	HANOI	VBAAVNVX

ធនាគារដៃគូ



ពានរង្វាន់ និងវិញ្ញាបនបត្រ



ប័ណ្ណថ្លែងអំណរគុណ របស់កាកបាទក្រហមកម្ពុជា ជូនចំពោះ ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី ដែលបានឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០ រៀល សម្រាប់អបអរសាទរឧបទ្វី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអង្គច្បងក្រហម ៨ ឧសភា ២០២៤។



វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ "មាស" រយៈពេល២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ ដល់ ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ។



ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពព័ត៌មានវិទ្យា និងការរក្សាឯកជនភាពនៃទិន្នន័យខ្ពស់ណាស់មុខគេ កម្រិតស្តង់ដារអន្តរជាតិ ISO/IEC 27001:2022 ។



ធនាគារ អេស៊ីលីដា ត្រូវបានទទួលស្គាល់ជាធនាគារ ដែលមានសុវត្ថិភាពប្រព័ន្ធទិន្នន័យ និងរក្សាឯកជនភាពខ្ពស់ ពី ControlCase ដែលជាស្ថាប័នលំដាប់ពិភពលោក ផ្តល់វិញ្ញាបនបត្រ អំពីសុវត្ថិភាពតាមអ៊ីនធឺណិត និងសេវាកម្មអនុលោមភាព។



ពានរង្វាន់ជាធនាគារដែលបានប្រគល់ជូន ក្នុងឆ្នាំ២០២៤ ពីស្ថាប័ន Mastercard ។



អេស៊ីលីដា ជាធនាគារដែលមានប្រព័ន្ធសុវត្ថិភាពទិន្នន័យខ្ពស់ តាមស្តង់ដារឧស្សាហកម្មប័ណ្ណទូទាត់ ដោយបន្តទទួលបានវិញ្ញាបនបត្រ PCI-DSS ដែលទទួលស្គាល់ជាអន្តរជាតិ។



ពានរង្វាន់ "គ្នាកំងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រឆ្នើម" និង "អភិបាលកិច្ចសាធារណៈកម្មវិធីជាតិ" ប្រចាំឆ្នាំ២០២៤ ពីនិយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិធីរំណើរផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។



ធនាគារ អេស៊ីលីដា មានសោមនស្ស និងកិត្តិយស ដែលបានទទួលពានរង្វាន់ចំនួន ៥ ពីស្ថាប័នអន្តរជាតិ Visa! ការទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ គឺកើតឡើងពីការរួមចំណែកគាំទ្រយ៉ាងសំខាន់ ពីទីកចិត្ត និងបេះដូងរបស់អតិថិជនទាំងអស់។

របាយការណ៍ចីរភាព ឆ្នាំ២០២៤

សូមស្កេន QR ដើម្បីពិនិត្យមើលឧបសម្ព័ន្ធដែលបាន
ភ្ជាប់មកជាមួយរបាយការណ៍ចីរភាពឆ្នាំ២០២៤



របាយការណ៍ហិរញ្ញវត្ថុដែល ធ្វើសវនកម្ម ដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលបានភ្ជាប់មកជាមួយ
របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្ម ដោយសវនករឯករាជ្យ



ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក

នា និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង

របាយការណ៍របស់សវនករឯករាជ្យ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក

នា និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៦

របាយការណ៍របស់សវនករឯករាជ្យ

៧ - ១២

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

១៣

របាយការណ៍ចំណេញប្រចាំឆ្នាំ និងលទ្ធផលលម្អិតផ្សេងៗរួម

១៤ - ១៥

របាយការណ៍បម្រែបម្រួលមូលធនរួម

១៦ - ១៧

របាយការណ៍លំហូរសាច់ប្រាក់រួម

១៨ - ១៩

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

២០

របាយការណ៍ចំណេញប្រចាំឆ្នាំ និងលទ្ធផលលម្អិតផ្សេងៗដោយឡែក

២១

របាយការណ៍បម្រែបម្រួលមូលធនដោយឡែក

២២ - ២៣

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

២៤ - ២៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

២៦ - ២១៧

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ នា និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ដែលតទៅនេះហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

អំពីសម្ព័ន្ធធនាគារ និងធនាគារ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារ ឯកទេស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រ កម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីម្តងទៀតទៅជាអាជ្ញាបណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ធនាគារ អាចបង្កើតការិយាល័យបន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីហើយ ដោយចុះបញ្ជីផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម (“MOC”) និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា (“ធមក”)។ ភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន នៅក្នុងតម្លៃបោះផ្សាយ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារទទួលបានទឹកប្រាក់ពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (“IPO”) ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំទៅធនាគារជាតិ នៃ កម្ពុជា ក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈធនាគារក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡារ លីមីធីត (ហៅកាត់ថា “ABL”) និង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២០៥ ការិយាល័យទូទាំងខេត្តក្នុងនៃព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារមាន ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ហៅកាត់ថា “ACS”) គឺនៅក្នុងវិស័យមូលបត្រ និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក (ហៅកាត់ថា “AUB”) គឺនៅក្នុងវិស័យអប់រំ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ធ្លាក់ងារទូទាត់សាច់ប្រាក់ ធ្លាក់ងារចុះបញ្ជី និងធ្លាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ACS ជាធ្លាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយគិតត្រឹមកាលបរិច្ឆេទរាយការណ៍។

សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងទាំងនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាជាល្អិតជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក”) (បច្ចុប្បន្នជា ន.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AUB ចំនួន ៧៦,៦០៩% ហើយសកម្មភាពអាជីវកម្មចម្បង គឺបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AMM ទាំងស្រុង និង AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងសកម្មភាពផ្សេងៗទៀតដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក នៅលើទំព័រទី១៤-១៥ និងទំព័រទី ២១។

ភាគលាភត្រូវបានប្រកាស និងត្រូវបានទូទាត់ក្នុងឆ្នាំ ដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ មានចំនួន ១៤.៨០៥.៤៨០ ដុល្លារអាមេរិក (ឆ្នាំដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ មានចំនួន ៧២.៦៩៥.៣៤៣ ដុល្លារអាមេរិក)។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងឆ្នាំនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រុះបុរេប្រទាន និងឥណទានអាក្រក់លុបចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រុះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងឥណទានសង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រុះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុមកដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពីចុងឆ្នាំមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងបញ្ចប់ឆ្នាំដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ ឬធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឱ្យចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងឆ្នាំហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងឆ្នាំ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- | | |
|----------------------------|--|
| ▪ លោក ឆាយ សៀន | ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) |
| ▪ បណ្ឌិត អ៊ិន ចាន់នី | សមាជិក (អភិបាលប្រតិបត្តិ) |
| ▪ លោក Kyosuke Hattori | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ បណ្ឌិត Albertus Bruggink | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ លោក Stéphane Mangiavacca | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ លោក Kay Lot | សមាជិក (អភិបាលឯករាជ្យ) (ប្រសិទ្ធភាពនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អតីតជាអភិបាលមិនប្រតិបត្តិ) |
| ▪ លោក Pieter Kooi | សមាជិក (អភិបាលឯករាជ្យ) |
| ▪ បណ្ឌិត ហេង ឌីណា | សមាជិក (អភិបាលឯករាជ្យ) |
| ▪ លោកស្រី Phurik Ratana | សមាជិក (អភិបាលឯករាជ្យ) |

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងឆ្នាំ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- | | |
|-------------------------|--|
| ▪ បណ្ឌិត អ៊ិន ចាន់នី | ប្រធាននាយកប្រតិបត្តិ |
| ▪ លោកស្រី ម៉ារ អមរា | គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ |
| ▪ លោក លី ថៃ | គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច |
| ▪ លោកស្រី ប៊ុត ប៊ុនសីហា | គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និង លេខាធិការក្រុមហ៊ុន |
| ▪ លោក ម៉ាច់ ធាវី | គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា |
| ▪ បណ្ឌិត ឡឿង សុភាព | គណៈប្រធាននាយកប្រតិបត្តិហានិភ័យ |
| ▪ លោក យិន វីរៈ | គណៈប្រធាននាយកប្រតិបត្តិធនាគារ |
| ▪ លោកស្រី សុខ សោភា | គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ (ប្រសិទ្ធភាពនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤) |

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដែលបានបញ្ចប់ របស់សម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រង ចាំបាច់ត្រូវតែ៖

- (i) អនុលោមតាមគោលនយោបាយគណនេយ្យដ៏សមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុក្នុងមូលដ្ឋាននៃការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្រប ដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារនឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញនូវការកើនឡើង និងភាពមិនប្រក្រតីផ្សេងៗ។

អ្នកគ្រប់គ្រង ធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

(Signature)

លោកស្រី ម៉ារ អមរា

គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ



ហ៊ុន ចាន់នី
ប្រធាននាយិកាប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី ២៦ ដល់ ទី២១៧ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លទ្ធផល ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ និង លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ របស់សម្ព័ន្ធនាយករដ្ឋមន្ត្រី និងធនាគារ បានអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



ប្រធានក្រុមប្រឹក្សាភិបាល បានអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

លោក ឆាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ អេស៊ីលីដា ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា សម្ព័ន្ធធនាគារ) និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតរួម សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតដោយឡែក សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និង ព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារ សវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុង កថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុង របាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនកម្មជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗគឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ក្នុងឆ្នាំ។ យើងខ្ញុំកំណត់បញ្ហាសវនកម្មសំខាន់ៗមួយគឺសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន។ បញ្ហានេះត្រូវបាន ដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងមូល និងនៅក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃ ឥណទាន និងបុរេប្រទាន ឥណទាន និងបុរេប្រទាន មានចំនួនប្រមាណ ៦៤,៨៣% និង ៦៤,២៧% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារនិងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ផលបត្រឥណទានរបស់សម្ព័ន្ធធនាគារនិងធនាគារ រួមមាន ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន (ទាំង ក្រុមហ៊ុនសាជីវកម្ម និង ឯកត្តជន) ក្នុងវិស័យអាជីវកម្មសម្រាប់ការលក់បោះដុំ និងលក់រាយ សេវាកម្ម និងកសិកម្ម។ សូមយោងទៅកំណត់សម្គាល់ ៣៩.១(យ)(២) សម្រាប់ព័ត៌មានលម្អិត។ គំរូនៃការខាតបង់ឥណទានរំពឹងទុក (ECL) របស់សម្ព័ន្ធធនាគារ និងធនាគារ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើសវនកម្មរបស់យើង ដោយសារវាតម្រូវឱ្យប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូECL នេះតម្រូវឱ្យមាន	នីតិវិធីសវនកម្មរបស់យើង មានដូចខាងក្រោម៖ • ស្វែងយល់ វាយតម្លៃ លើការកំណត់ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ការត្រួតពិនិត្យទាំងនេះ ក្នុងចំណោមការត្រួតពិនិត្យផ្សេងៗទៀត រួមមាន៖ - ការត្រួតពិនិត្យលើការស្នើសុំឥណទាន និងត្រួតពិនិត្យលើឥណទាន - ការកំណត់កំណើនហានិភ័យឥណទានជាសារវន្ត - ការត្រួតពិនិត្យលើលទ្ធភាពសងរបស់អ្នកខ្ចី - ការត្រួតពិនិត្យឡើងវិញជាញឹកញាប់ នៃតម្លៃទ្រព្យធានា និង - ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ។ • វាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងគំរូ ECL មានសង្គតិភាព ជាមួយនឹងតម្រូវការរបស់ CIFRS ៩ ឬទេ។ • ពិនិត្យគំរូឥណទាន ដើម្បីពិនិត្យអំពីភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងដំណាក់កាលរបស់វា ព្រមទាំងវាយតម្លៃចំពោះការវាយតម្លៃ និងការសន្និដ្ឋានរបស់

បញ្ហាសវនកម្មសំខាន់ៗ	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
ការវិនិច្ឆ័យល្អិតល្អន់ និងបកស្រាយនៅក្នុងការអនុវត្តទៅតាមតម្រូវការរបស់ CIFRS ៩ ស្តីពីឧបករណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញអំពីការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់។ ការវិនិច្ឆ័យសំខាន់ៗ ក្នុងការអនុវត្តតាមតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL មានដូចខាងក្រោម៖ • ដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នាក្នុងគោលបំណងសម្រាប់ការវាស់វែង ECL។ • ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL។ • កំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់កំណត់រកឥណទានអតិថិជន ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត (SICR) និង • អនុវត្តការសន្មត និងការវិភាគចំពោះលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត និងព័ត៌មានដែលរំពឹងមើលទៅថ្ងៃអនាគត។ សេចក្តីលម្អិតនៃគោលការណ៍គណនេយ្យ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក៏ដូចជាការគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធនាយក និងធនាគារបានប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ២(ង)(vii) កំណត់សម្គាល់ ៤ និងកំណត់សម្គាល់ ៣៩.១ នៃរបាយការណ៍ហិរញ្ញវត្ថុ។	គណៈគ្រប់គ្រងទៅលើលទ្ធភាព នៃការសងប្រាក់ត្រឡប់មកវិញ និងចំណាត់ថ្នាក់ឥណទានដែលបានជ្រើសរើស។ • វាយតម្លៃទៅលើដំណើរការ ដែលគណៈគ្រប់គ្រងបានប្រើប្រាស់ដើម្បីបង្កើតព័ត៌មាននាពេលអនាគត ដែលបានប្រើក្នុងគំរូ ECL និងផ្ទៀងផ្ទាត់ភាពសមស្របរបស់វា ដោយធៀបជាមួយនឹងព័ត៌មានជាសាធារណៈ និងការយល់ដឹងរបស់យើង ចំពោះផលបត្រឥណទានរបស់សម្ព័ន្ធនាយក និងធនាគារ និងវិស័យអាជីវកម្ម ដែលសម្ព័ន្ធនាយក និងធនាគារធ្វើប្រតិបត្តិការ។ ជាងនេះទៅទៀត យើងបានវាយតម្លៃកម្រិតនៃការពាក់ព័ន្ធចម្បងរបស់កត្តាម៉ាក្រូសេដ្ឋកិច្ចដែលបានជ្រើសរើស ចំពោះអត្រានៃការមិនសងប្រាក់ ក៏ដូចជាផលប៉ះពាល់នៃបម្រែបម្រួល ECL ទាំងនេះ។ • ពិនិត្យទៅលើភាពត្រឹមត្រូវ នៃធាតុចូលសំខាន់ៗដែលបានបញ្ចូលទៅក្នុងគំរូ ECL ដោយធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ។ • គណនាឡើងវិញនូវមូលដ្ឋានគំរូ ECL ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការគណនាគំរូ ECL។ • វាយតម្លៃលើភាពគ្រប់គ្រាន់ នៃការលាតត្រដាងព័ត៌មាន ដើម្បីធានានូវការអនុលោមតាម CIFRS ៩។ ជាលទ្ធផលនៃនីតិវិធីទាំងនេះ យើងបានកំណត់ថាការសន្មតសំខាន់ៗនៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង គឺមានភាពសមស្រប ផ្អែកទៅតាមភស្តុតាងដែលមាន។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ ព្រមទាំង របាយការណ៍ប្រចាំឆ្នាំ ដែលយើងខ្ញុំរំពឹងថានឹងទទួលបានបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញទៅលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

នៅពេលដែលយើងខ្ញុំអាន របាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីបញ្ហាទាំងនោះ ជូនទៅអ្នកដែលទទួលបន្ទុកអភិបាលកិច្ច។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។



ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការ ក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមានការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះ ហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេល អនាគត អាចបណ្តាលឱ្យសម្ព័ន្ធធនាគារ និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- រៀបចំផែនការ និងធ្វើសវនកម្មសម្ព័ន្ធនាគារដើម្បីទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ចំពោះព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននានា ឬផ្នែកអាជីវកម្ម ដែលស្ថិតនៅក្នុងសម្ព័ន្ធនាគារ ជាមូលដ្ឋានដើម្បីបង្កើតមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការត្រួតពិនិត្យការងារសវនកម្មដែលបានប្រតិបត្តិសម្រាប់គោលបំណងនៃការធ្វើសវនកម្មរបស់សម្ព័ន្ធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានផ្តល់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំបានអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈពាក់ព័ន្ធនឹងឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគេអំពីទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ឃើញថាមានផលប៉ះពាល់ចំពោះឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានាដើម្បីលុបបំបាត់នូវការគំរាមកំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្ដើមចេញពីបញ្ហានានាដែលយើងខ្ញុំបានផ្តល់ដំណឹងជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ពីបញ្ហាទាំងឡាយណា ដែលមានផលប៉ះពាល់ខ្លាំងបំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកក្នុងឆ្នាំបច្ចុប្បន្ន និងដែលជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុង របាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែវាត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីជំរកប្រមូលផុត ដែលយើងខ្ញុំកំណត់ថា បញ្ហានោះមិនគួរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពីបញ្ហានេះនឹងបណ្តាលឱ្យមានផលវិបាកអវិជ្ជមានដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ជ. ក្រុមហ៊ុន ប្រាយភីតជីវហាវខូកើស (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៥១៣.៩៤២.១២៣	៤៩៥.៧៩៣.៥៦៨	២.០៦៨.៦១៧.០៤៥	២.០២៥.៣១៦.៧២៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	១.៩៨២.៣៩១.៦៦២	១.៥០៩.៥៤៣.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៤៤	១.៨៩៩.០១៤.៦៣៤	១.៤៦០.៥៦៨.៨០៩
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៧.០២៣.១៦៤.១០៤	៦.៦០១.៦៦៥.២៣១	២៨.២៦៨.២៣៥.៥១៩	២៦.៩៦៧.៨០២.៤៦៩
ទ្រព្យសកម្មផ្សេងៗ	១១	៣១.២២៧.៥៦០	៣២.៨៣៩.៥១៤	១២៥.៦៩០.៩២៩	១៣៤.១៤៩.៤៣១
ប្រាក់បញ្ញើតាមច្បាប់	១២	៦០៣.៨៥២.៦៤១	៥៤៨.៦២៧.១០៩	២.៤៣០.៥០៦.៨៨០	២.២៤១.១៤១.៧៤០
ទ្រព្យ និងបរិក្ខារ-សុទ្ធ	១៤	១៥១.៥២៧.១១៣	១៤៧.៧៤៦.៨៦៥	៦០៩.៨៩៤.៦៤២	៦០៣.៥៤៥.៩៤៤
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៦.៧៣៦.៨១៨	១០.៧៧១.០១៨	៦៧.៣៦៥.៦៩២	៤៣.៩៩៩.៦០៩
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៦.១៤២.០៨៦	៣២.៤១០.៣០៣	១៤៥.៤៨៧.៩៩៦	១៣២.៣៩៦.០៨៨
ទ្រព្យសកម្មពន្ធពន្យារ	១៧	៧៨៨.០៩៩	១.៣៥២.៦២៦	៣.១៧២.០៩៨	៥.៥២៥.៤៧៧
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	២.២៥០.២៤៦	៥.៧៤៦.៦៨៦	៩.០៥៧.២៤០	២៣.៤៧៥.២១២
ទ្រព្យសកម្មសរុប		១០.៨៣៣.៨៣១.៨៣០	៩.៧៤៤.០៤០.៤៨៦	៤៣.៦០៦.១៧៣.១១៥	៣៩.៨០៤.៤០៥.៣៨៦
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៣៩៦.៥១៤.៣៥១	៤១៩.៧៩២.៦២០	១.៥៩៥.៩៧០.២៦៣	១.៧១៤.៨៥២.៨៥៣
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៧.៩៦២.៥៤១.៤៣៤	៦.៨០៨.០២០.៤១៩	៣២.០៤៩.២២៥.២៧២	២៧.៨១០.៧៦៣.៤១២
បំណុលផ្សេងៗ	២០	១០៣.៦៦៤.៣០៩	៨៥.៨៤៥.៣៤៤	៤១៧.២៤៨.៨៤៤	៣៥០.៦៧៥.២៣០
ប្រាក់កម្ចី	២១	៦០៦.៨៥៧.៨៧៥	៨៥៩.៨១៣.៥៥០	២.៤៤២.៦០២.៩៤៧	៣.៥១២.៣៣៨.៣៥២
បំណុលបន្ទាប់បន្សំ	២២	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨
បំណុលភតិសន្យា	២៤	៣៥.០២១.៧៤៨	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.៦០១
អត្ថប្រយោជន៍និយោជិត	២៥	១០.០១១.០៦២	៨.៣៩២.៦២១	៤០.២៩៤.៥២៥	៣៤.២៨៣.៨៥៧
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	៣២(ក)	១៦.៣៩៥.៧៦០	៣.៧៩១.៥១៦	៦៥.៩៩២.៩៣៤	១៥.៤៨៨.៣៤៣
បំណុលពន្ធពន្យារ	១៧	៣៣.៨៩៦.២៦២	២៦.៧៨២.០៤៥	១៣៦.៤៣២.៤៥៥	១០៩.៤០៤.៦៥៤
បំណុលសរុប		៩.៣៤៣.៦៦៤.៩០៩	៨.៣៦២.០១៩.៦៨៤	៣៧.៦០៨.២៥១.២៦១	៣៤.១៥៨.៨៥០.៤១០
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៥	៤៨.២៣៥.៤៥៥
ទុនបម្រុង	៣៧	៨១៣.២៤៧.៨៦៤	៧២២.៦២៧.៦៣៨	៣.២៨៧.៥៤៤.៧៧០	៣.០០៥.៥៨១.៩៨៤
ប្រាក់ចំណេញរក្សាទុក		២២៥.៩១៧.១៥៨	២០៨.៥០២.៣៩៩	៩០៤.៨០៥.៥៧២	៨៣៤.៤៨៧.៥០៣
ផ្តល់ជូនភាគហ៊ុននិករបស់ធនាគារ		១.៤៨៤.០៣៤.២៥៦	១.៣៧៥.៩៩៩.២៧១	៥.៩៧៣.២៣៧.៨៧៧	៥.៦២០.៩៥៧.០២២
ភាគកម្មមិនមានអភិបាលភាព		៦.១៣២.៦៦៥	៦.០២១.៥៣១	២៤.៦៨៣.៩៧៧	២៤.៥៩៧.៩៥៤
មូលធនសរុប		១.៤៩០.១៦៦.៩២១	១.៣៨៦.០២០.៨០២	៥.៩៩៧.៩២១.៨៥៤	៥.៦៤៥.៥៥៤.៩៧៦
បំណុល និង មូលធនសរុប		១០.៨៣៣.៨៣១.៨៣០	៩.៧៤៤.០៤០.៤៨៦	៤៣.៦០៦.១៧៣.១១៥	៣៩.៨០៤.៤០៥.៣៨៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២១៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួម
សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៧	៤០៣.៤០៥.៤០៥	៧៥៥.៦៣១.០៨៥	៣.២៧២.២៩៣.៤៣២	៣.១០៥.៦៤៣.៧៥៩
ចំណាយការប្រាក់	២៨	(៣៤៤.៦៥២.២០៦)	(៣២៩.០០១.៤៣៤)	(១.៤០៣.០៧៩.១៣១)	(១.៣៥២.១៩៥.៨៩៤)
ចំណូលការប្រាក់សុទ្ធ		៥៥.៧៥៣.១៩៩	៤២៦.៦២៩.៦៥១	១.៨៦៩.២១៤.៣០១	១.៧៥៣.៤៤៧.៨៦៥
ចំណូលកម្រៃនិងជើងសារ	២៩	៤៣.២៩៧.២៤០	៤៦.៦៧៤.៦១៧	១៧៦.២២៣.០៦៤	១៩១.៤៤៩.១១៦
ចំណាយកម្រៃនិងជើងសារ		(៤.៥៤៥.៨៣៤)	(៣.៩៥៧.៣៥០)	(១៨.៦៦៨.៩៣០)	(១៦.២៦៤.៧០៩)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៣៨.៧៥១.៤០៦	៤២.៧១៧.២៦៧	១៥៧.៥៥៤.១៣៤	១៧៥.១៨៤.៤០៧
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និង មូលបត្រវិនិយោគផ្សេងៗ	១០	(៧៥.៥៥៤.៤៩៤)	(៤១.៦៨៣.៦៩០)	(៣០៧.៥៩៤.៦២៩)	(១៧១.៣១៩.៩៦៦)
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	១០	(៣៧.៧៥២)	(២.១៨០)	(១៥៣.៦៨៤)	(៨.៩៦០)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(១១៣.៣០៥.៩០០)	(៤៣.៨៦០.៩៧០)	(៣២៣.១៤៨.២១៣)	(១៨០.៣០៤.៣៧៣)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		៤២៥.២០៦.៦០៥	៤២៥.៤៦៥.០៤៨	១.៥៤៦.០២០.១២២	១.៥៤៨.២២៧.៨០០
ចំណូលផ្សេងៗសុទ្ធ	៣០	១៤.១៤៦.៤២៩	២៥.៦៩៨.៥៣៦	៧៣.៨៧៤.១១២	១០៥.៦២០.៩៨៣
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(២៨៦.៦៦៩.៨១៩)	(២៦៩.១២៦.០៥៤)	(១.១៦៧.០៣២.៨៣៣)	(១.១០៦.១០៤.០៨២)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១៥២.៦២៣.០៤៥	១៨១.០៣៧.៥៣០	៦០៦.៨៦១.៣០១	៥៤៤.៨៤៤.៦០១
ចំណាយពន្ធលើប្រាក់ចំណេញ	៣២(ខ)	(៣២.៤៤៣.៩១១)	(៣៦.២១៩.១០៥)	(១៣២.០៧៩.១៦២)	(១៤៤.៨៦០.៥២២)
ប្រាក់ចំណេញក្នុងឆ្នាំ (យោងទៅទំព័របន្ទាប់)		១២០.១៧៩.១៣៤	១៤៤.៨១៨.៤២៥	៤៧៤.៧៨២.១៣៩	៤០០.០០៤.០៧៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗ (ត)
សម្រាប់ដំណាច់ឆ្នាំ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញក្នុងឆ្នាំ (យោងមកពីទំព័រមុន)					
លទ្ធផលចំណេញលម្អិតផ្សេងៗ៖		១២១.៣០១.៤៥៤	១៤៨.០១៨.៤២៥	៤៩៣.៨១៨.២៣៥	៦០៨.៣៥៥.៧២៥
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅចំណេញ					
ឬខាត៖					
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៨៧.៣១៨.៥៥៤)	(៤៥.៤៣៩.០៤៦)
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ					
នៅគ្រាបន្ទាប់នៅចំណេញ ឬខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធ បរទេស		៥.៤៧៦.៨០១	(៥.៨៣៥.៥៧៩)	២២.២៩៦.០៥៧	(២៣.៩៨៤.២៣០)
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាព របស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ ការពារហានិភ័យលំហូរសាច់ប្រាក់		(៣.៤៩៦.៤៤១)	(៣.៨៨៣.៩០៧)	(១៤.២៣៤.០១១)	(១៥.៩៦២.៤៥៤)
លទ្ធផលចំណេញ/(ខាត)លម្អិតផ្សេងៗក្នុងឆ្នាំ		១៩៨.០៨១	(៥.២៤២.០៥១)	(៧៥.២៥៦.៤៦៤)	(៤៥.០៦៨.៩៥៩)
លទ្ធផលចំណេញលម្អិតសរុបក្នុងឆ្នាំ		១២១.៤៩៩.២៥៥	១៤២.៧៧១.៣៧៤	៤១៨.៥៦១.៧២១	៥៦៣.៣៨៦.៧៦៦
ប្រាក់ចំណេញក្នុងឆ្នាំដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		១២១.១៩៤.៥៩៦	១៤៨.០៥៤.៧៩១	៤៩៣.៣៨៣.២០០	៦០៨.៥០៥.១៨៩
ភាគម្ចាស់មិនមានអភិបាលភាព		១០៦.៨០៦	(៣៦.២៨៦)	៤៣៥.០៣៥	(១៤៩.១១៨)
		១២១.៣០១.៤៥៤	១៤៧.៧៦៨.៥០៥	៤៩៣.៨១៨.២៣៥	៦០៨.៣៥៥.៧២៥
លទ្ធផលចំណេញលម្អិតសរុបដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		១២១.១៩៤.៥៩៦	១៤៨.០៥៤.៧៩១	៤៩៣.៣៨៣.២០០	៦០៨.៥០៥.១៨៩
ភាគម្ចាស់មិនមានអភិបាលភាព		១០៦.៨០៦	(៣៦.២៨៦)	៤៣៥.០៣៥	(១៤៩.១១៨)
		១២១.៣០១.៤៥៤	១៤៧.៧៦៨.៥០៥	៤៩៣.៨១៨.២៣៥	៦០៨.៣៥៥.៧២៥
ចំណេញក្នុងមួយភាគហ៊ុនដែលផ្តល់ជូនដល់ភាគ					
ហ៊ុនិករបស់ធនាគារក្នុងឆ្នាំ៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣៣	០,២៤	០,៣៤	១,១៤	១,៤០
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៣	០,២៤	០,៣៤	១,១៤	១,៤០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីប្រែប្រួលមូលធនរួម
សម្រាប់ដំណាច់ឆ្នាំ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ									
ដើមទុន		បុព្វលភភាគហ៊ុន		ទុនបម្រុង		សរុប		ភាគច្រើនមានអតិបាលភាព	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)	(កំណត់សម្គាល់ ២)
៤៣៣.១២៣.០១៩	១.៧៣២.៦២០.៧២	១.១៧០.២២១.៥	៤.៨២៣.៤៥៥	៧២២.៦២១.៧៤	៣.០០៥.៥៤១.៩៤៤	២០៨.៥០២.៣៩៩	១.៣៧៥.៩៩២.៧១	១.៧២១.៥៣១	២៤.៥៥៤.៥៥៧.១
-	-	-	-	-	-	១២១.១៩៤.៥៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២
លទ្ធផលចំណេញក្នុងឆ្នាំ									
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទ									
ដែលកើតឡើងពីការការពារហានិភ័យ									
លំហូរសាច់ប្រាក់									
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុន									
បុត្រសម្ព័ន្ធរបស់									
-	-	-	-	១.៩៧៥.៥៣៤	៤.០០៥.៥៤១.៩៤៤	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២
-	-	-	-	-	-	-	-	-	-
-	-	-	-	-	-	-	-	-	-
លទ្ធផលចំណេញលម្អិតសរុបក្នុងឆ្នាំ									
-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការជាមួយ ភាគហ៊ុនិក៖									
ពន្ធបន្ថែមលើការបំប្លែងដើមទុន ABL									
-	-	-	-	-	-	-	-	-	-
ភាគលាភបានបង់									
ការផ្ទេរពីប្រាក់ចំណេញភូត្រូវទុកទុកជាទុន									
បម្រុងតាមបទប្បញ្ញត្តិ									
-	-	-	-	-	-	-	-	-	-
ការបន្ថែមលើការវាយតម្លៃពន្ធឡើងវិញ ABL									
-	-	-	-	-	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់									
-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប									
-	-	-	-	-	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
៤៣៣.១២៣.០១៩	១.៧៣២.៦២០.៧២	១.១៧០.២២១.៥	៤.៨២៣.៤៥៥	៨១២.៦២១.៩២	១.៤៤៤.០៣៤.២៥២	២០៩.៦៩៦.៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២	១.២៥១.៩៤៥.៩២

ធនាគារ អេស៊ីលីដា កម្ពុជា

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម (ត)

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

[illegible]

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទំព័រ៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		២០២៤	២០២៣	២០២៤	២០២៣
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងឆ្នាំមុនពេលបង់ពន្ធលើប្រាក់ចំណេញនិយ័តកម្មលើ៖		១៥៣.៧៤៥.៣៦៩	១៤៤.២៣៧.៥៣០	៦២៥.៤៩៧.៣៩៧	៧៥៧.២១៦.២៤៧
ការខាតបង់ឱនភាព នៃតម្លៃសុទ្ធ	១០	៧៥.៥៩៦.២៤៦	៤១.៦៨៥.៤៧០	៣០៧.៧៥២.៣១៧	១៧១.៣២៤.៩២៦
រំលស់របស់ទ្រព្យ និងបរិក្ខារ	៣១	២៥.៧២៩.៩៦០	២៣.៥៤១.២៥៤	១០៤.៧៤៦.៦៦៧	៩៦.៧៥៤.៥៥៤
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	១២.៩១០.៣១០	១២.២២៧.១៦៧	៥២.៥៥៧.៨៧២	៥០.២៥៣.៦៥៦
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(ក)	១០.១៩១.៦៩០	៩.៦១០.៦២៤	៤១.៤៩០.៣៧០	៣៩.៤៩៩.៦៦៥
លម្អៀងពីការប្តូររូបិយប័ណ្ណសុទ្ធ		៥.៤៤០.៩៧៥	(៥.២៤៥.៥៦៩)	២២.១៥០.២០៩	(២១.៥៥៩.២៨៩)
រំលស់លើទ្រព្យសកម្មអរូបី	១៥	៤.៥៦៥.៩៣៤	២.៨២១.០៥៥	១៨.៥៨៧.៩៣៤	១១.៥៩៤.៥៣៦
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.៧៦១.៤៣៣	១.៦៧២.៩៤៥	៧.១៧០.៧៩៤	៦.៨៧៥.៩៦៨
មូលនិធិសោធននិវត្តន៍		៨៦៨.៩១៧	៨៦០.៤៨១	៣.៥៣៧.៣៦១	៣.៥៣៦.៥៧៧
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		១០៩.៧០១	៣៦៤.៦៦៣	៤៤៦.៥៩៣	១.៤៩៨.៧៦៥
និយ័តកម្មទ្រព្យសកម្មអរូបី		៨៣.៨៣០	១០៦.៩០២	៣៤១.២៧២	៤៣៩.៣៦៧
ការកាត់ត្រាត្រឡប់ នៃចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥	-	(១២១.៣០០)	-	(៤៩៨.៥៤៣)
ចំណូលភាគលាភ	៣០	(២៩០.០៣៦)	(៤០៧.៨៦២)	(១.១៨០.៧៣៧)	(១.៦៧៦.៣១៣)
ចំណេញ ពីការលក់ទ្រព្យ និងបរិក្ខារ និងភតិសន្យា	៣០	(៦៤២.១៧៧)	(៤២៦.៧៤៦)	(២.៦១៤.៣០៣)	(១.៧៥៣.៩២៦)
ការខាតបង់រូបិយវត្ថុសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់		(១.៩៧៦.០៨០)	-	(៨.០៤៤.៦២២)	-
ចំណូលការប្រាក់សុទ្ធ		(៤៥៩.១៥៣.៥៩៩)	(៤២៦.៦២៩.៦៥១)	(១.៨៦៩.២១៤.៣០១)	(១.៧៥៣.៤៤៧.៨៦៥)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធនបម្រែបម្រួលក្នុង៖		(១.៧១០.៥៧៧.៥២៣)	(១.៥៥៥.៧០២.៥៩៧)	(៦.៩៦៩.៣៧៥.១៧៧)	(៦.៣៩៩.៩៣៧.៦៧៥)
ប្រាក់បញ្ញើរបស់អតិថិជន		១.១៥៤.៥២១.០១៥	៨៣៦.៨៥៦.១១៧	៤.៧០០.០៥៥.០៥២	៣.៤៣៩.៤៧៨.៦៤១
បំណុលផ្សេងៗ		១៣.២៦២.៣១៦	(៨៩.១៩៩.៧៤៧)	៥៣.៩៩០.៨៨៨	(៣៦២.៦១០.៩៦០)
ទ្រព្យសកម្មផ្សេងៗ		១.៧៥៨.២៩១	៤៥.៧៧៧.៩៣២	៧.១៥៤.០០៣	១៨៨.១៤៧.៣០១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៩.០៧៤.២៥៤)	១១.០៣៩.៩៤១	(៣៦.៩៤១.៣០៤)	៤៥.៣៧៤.១៥៤
ប្រាក់បញ្ញើពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(២៣.២៧៨.២៦៩)	១.៩៦៦.២២១	(៩៤.៧៦៥.៤៣៣)	៨.០៨១.១៦៨
ទុនបម្រុងកាតព្វកិច្ច		(៥៥.២២៥.៥៣២)	(៦៦.២៩៦.១១៦)	(២២៤.៨២៣.១៤១)	(២៧២.៤៧៧.០៣៧)
ឥណទាន និងបុរេប្រទាន		(៤៩៧.០០៥.៤១២)	(២៦៣.៧៦៣.០៦១)	(២.០២៣.៣០៩.០៣២)	(១.០៨៤.០៦៦.១៨១)
លំហូរសាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		៤១៣.៩០០.៦២៤	៣២០.៦៧៤.៦៩០	១.៦៨៤.៩៨៩.៤៥៦	១.៣១៧.៩៨៩.៤១៥
ការប្រាក់បានទទួល		៧៩៩.៦២៣.៣៣៤	៧៥១.៥៦០.៣៥៥	៣.២៥៥.២៦៦.៥៩៣	៣.០៨៨.៩១៣.០៥៩
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់		-	(២២.៤៦៤.៣១៥)	-	(៩២.៣២៨.៣៣៥)
ការបង់បន្ថែមលើការវាយតម្លៃពន្ធឡើងវិញ ABL		(១២៦.៣១៤)	-	(៥១៤.២២៤)	-
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៥(ខ)	(៧៦៤.៦៤៧)	(៣.៨៨២.០៧៦)	(៣.១១២.៨៧៤)	(១៥.៩៥៩.៣៣២)
ចំណាយមូលនិធិសោធននិវត្តន៍បានបង់		(៨៦៨.២៣០)	(៨៦០.០៩៣)	(៣.៥៣៤.៥៦៤)	(៣.៥៣៤.៩៨២)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៥(ក)	(៩.៥៥៧.០៧១)	(៩.៧៦៦.៧៧៣)	(៣៨.៨៦៦.១២៦)	(៤០.១៤១.៤៣៧)
ពន្ធលើប្រាក់ចំណេញបានបង់	៣២(ក)	(១១.៩៩៤.៩១៣)	(៤២.៦៦៩.៤៣៧)	(៤៨.៨៣១.២៩១)	(១៧៥.៣៧១.៣៨៦)
ការប្រាក់បានបង់		(២៦៥.៥១៣.៤៣៤)	(២១៤.០៦៩.៩៤១)	(១.០៨០.៩០៥.១៩០)	(៨៩៦.២៦៧.៦២២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៩២៤.៧០៩.៣៣៣	៧៧៤.៥២៦.៣៧០	៣.៧៦៤.៤៩១.៧៧៦	៣.១៨៣.៣០៣.៣៨០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួម (ត)

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		២០២៤	២០២៣	២០២៤	២០២៣
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងមកពីទំព័រមុន)					
		៩២៤.៧០៩.៣៥៣	៧៧៤.៥២៦.៣៧០	៣.៧៦៤.៤៩១.៧៧៦	៣.១៨៣.៣០៣.៣៤០
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		៣៣.៣១៧.០៨៧	៥៧.១៨៥.១៨៤	១៣៥.៦៣៣.៨៦១	២៣៥.០៣១.១០៦
ការប្រាក់បានមកពីការវិនិយោគ		៤.១៨២.៤៧១	៤.០៧០.៧២៩	១៧.០២៦.៨៣៩	១៦.៧៣០.៦៩៦
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		៧២៤.៧២០	៤៧៥.១៣៣	២.៩៦៦.១១៩	១.៩៥២.៧៩៧
ភាគលាភបានទទួល		២៩០.០៣៦	៤០៧.៤៦២	១.១៨០.៧៣៧	១.៦៧៦.៣១៣
ការទិញទ្រព្យសកម្មអរូបី	១៥	(១០.៣០៤.៥៩៧)	(២.៨៥៤.១១៤)	(៤១.៩៥០.០១៥)	(១១.៧៤៦.៨៦៥)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(២៤.៨៨៤.១៦៤)	(៣១.៦៥៤.៦៧៤)	(១១៧.៦០៣.៧៣២)	(១៣០.១១៧.១៥០)
ការទិញការវិនិយោគហិរញ្ញវត្ថុ		(១៥០.៨៣២.០២១)	-	(៦១៤.០៣៧.១៥៧)	-
សាច់ប្រាក់សុទ្ធ (ប្រើក្នុង)/បានមកពីសកម្មភាពវិនិយោគ		(១៥១.៥០៦.៤៧២)	២៧.៦២២.១១៦	(៦១៦.៧៤២.៨៤៤)	១១៣.៥២៦.៨៩៧
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៨៣.៩៩៦.៥៩៣	១៤.៩៦២.៥០០	៣៤១.៩៥០.១៣០	៦១.៤៩៥.៨៧៥
សាច់ប្រាក់បានពីប្រាក់កម្ចី		១២.៧៥៣.៨៩៤	១៤.៩៣៩.១៦៧	៥១.៩២១.១១៩	៥៨៧.៤៧៩.៩៧៦
ការបង់ពន្ធលើការបង្កើនដើមទុនរបស់ ABL		(២០៣.៩០៥)	(២៣០.៦១៤)	(៨៣០.០៩៧)	(៩៤៧.៨២៤)
ការទូទាត់បំណុលភតិសន្យា (ប្រាក់ដើម)	៣៥	(១៣.០៧៤.០៣៧)	(១៤.២០៥.៧០៧)	(៥៣.២២៤.៤០៥)	(៥៨.៣៨៥.៤៥៦)
ការទូទាត់ភាគលាភ		(១៤.៨០៥.៤៨០)	(៧២.៦៩៥.៣៤៣)	(៦០.៨៥០.៥២៤)	(២៩៧.១០៥.៨៦៥)
ការសងបំណុលបន្ទាប់បន្សំ		(២៦.៩១៥.៤០១)	(២៦.០០០.០០០)	(១០៩.៥៧២.៥៩៧)	(១០៦.៨៦០.០០០)
ការប្រាក់បានបង់		(៦៨.៩៩១.៥២០)	(៧០.៩៤២.៦០៥)	(២៨០.៨៦៤.៤៧៤)	(២៩១.៥៧៤.១០៧)
ការសងប្រាក់កម្ចី		(២៦៧.៣៥៣.០៦៦)	(២៤៤.៧០០.៩៨០)	(១.០៨៨.៣៩៤.៣៣២)	(១.០០៩.៧២១.០២៥)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២៩៨.៥៩២.៩១៤)	(២៧០.៨៧៣.៥៨២)	(១.១៩៩.៨៦៥.១៤៤)	(១.១១១.៦១៨.៤២៩)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		៤៧៨.៦០៩.៩៦៣	៥៣១.២៧៤.៩០៤	១.៩៤៧.៨៤៣.៧៤៤	២.១៨៥.២១១.៤៤៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមឆ្នាំ					
		២.២៧៩.៧១៨.៥៧៣	១.៧៤៤.៤៤៣.៦៦៩	៩.៣១២.៦៥០.៣៧១	៧.១៩៤.៣៤២.៥៨៥
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(១៥៨.២២១.៧៥៤)	(៧០.៩០៤.០៦២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ	៣៤	២.៧៥៨.៣២៨.៥៣៦	២.២៧៥.៧១៨.៥៧៣	១១.១០២.២៧៨.៣៥៧	៩.៣១២.៦៥០.៣៧១

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ឆ្នាំបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ១៧.១៧៣.៣២៨ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១៧.៨៨៦.៤៤៥ ដុល្លារអាមេរិក) និង សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ១.៦៣១.៧៨៥ ដុល្លារអាមេរិក និង បំណុលភតិសន្យាមានទឹកប្រាក់ចំនួន ១.៧៧១.០២០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១.២៤៥.៤៦៨ ដុល្លារអាមេរិក និង ១.៣០៦.៤៨៣ ដុល្លារអាមេរិក) និងបានទទួលស្គាល់ចំណេញពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១៣៩.២៦៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១០១.៦៨២ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២១៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៥០៣.៤៥៩.០៧៣	៤៨៦.៥៤៤.៣១៧	២.០២៦.៤២២.៧៦៩	១.៩៨៧.៦៩៦.៩៣៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	១.៩៥៤.០៥៨.១២៩	១.៤៧៨.៨៨២.០២១	៧.៨៤១.១៨៣.៩៦៩	៦.០៤១.២៣៣.០៥៦
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៤៤	១.៨៩៩.០១៤.៦៣៤	១.៤៦០.៥៦៨.៨០៩
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៦.៨៦១.៨២៦.០១១	៦.៤៥៧.០៤៣.២៨៨	២៧.៦១៨.៨៤៩.៦៩៤	២៦.៣៧៧.០២១.៨៣១
ទ្រព្យសកម្មផ្សេងៗ	១១	២៨.១២១.៦៧២	៣១.០៣៥.២៧១	១១៣.១៨៩.៧៣១	១២៦.៧៧៩.០៨៣
ប្រាក់បញ្ញើតាមច្បាប់	១២	៥៩៦.៤០២.៦៣៧	៥៤៣.៣០២.១០៤	២.៤០០.៥២០.៦១៤	២.២១៩.៣៨៩.០៩៥
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣	៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៦.៧៤៨.៨០៧	៣៧២.២១៩.៨៧០
ទ្រព្យ និងបរិក្ខារ-សុទ្ធ	១៤	១១៥.៣៥០.៦០៩	១១៣.៧០៩.១៦០	៤៦៤.២៨៦.២០១	៤៦៤.៥០១.៩១៩
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៥.១៤៥.៣៥២	៩.៨២៩.៤៥៥	៦០.៩៦០.២០៣	៤០.១៥៣.៣២៤
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៣.១៨៩.០៧៥	៣០.៨៥២.៤១៣	១៣៣.៥៨៦.០២៧	១២៦.០៣២.១០៧
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	២.២៥០.២៤៦	៥.៧៤៦.៦៨៦	៩.០៥៧.២៤០	២៣.៤៧៥.២១២
ទ្រព្យសកម្មសរុប		១០.៦៧៦.៧២៥.៤៣៨	៩.៦០៥.០៤៦.៨១៥	៤២.៩៧៣.៤១៩.៨៨៩	៣៩.២៣៩.០៦៧.២៤១
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័ន					
ហិរញ្ញវត្ថុផ្សេងៗ	១៨	៣៧២.៧២៧.៦០៤	៣៨៦.៤០៥.៩២៧	១.៥០០.២២៨.៦០៦	១.៥៧៨.៤៦៨.២១២
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៧.៨៤៥.២៩៨.៣៨៩	៦.៧១៥.២៨៩.០២៥	៣១.៥៧៧.៣២៦.០១៦	២៧.៤៣១.៩៥៥.៦៦៧
បំណុលផ្សេងៗ	២០	៩៩.៧០៩.៧០៤	៨២.៩៨៣.៩៧៤	៤០១.៣៣១.៥៥៩	៣៣៨.៩៨៩.៥៣៤
ប្រាក់កម្ចី	២១	៥៩៨.៥២២.០១៥	៨៤៣.៤១៨.៥៩១	២.៤០៩.០៥១.១១០	៣.៤៤៥.៣៦៤.៩៤៤
បំណុលបន្ទាប់បន្សំ	២២	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.៦៥៥.១០៨
បំណុលភតិសន្យា	២៤	៣២.៧៨៣.៥៥២	៣០.៥៤៧.៣៤៨	១៣១.៩៥៣.៧៩៧	១២៤.៧៨៥.៩១៧
អត្ថប្រយោជន៍និយោជិត	២៥	៩.៨៥៤.៣៥០	៨.២០០.៦៣៦	៣៩.៦៦៣.៧៥៩	៣៣.៤៩៩.៥៩៨
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	៣២(ក)	១៤.៨៩៣.៧០៦	២.៣១៩.០៨០	៥៩.៩៤៧.១៦៧	៩.៤៧៣.៤៤២
បំណុលពន្ធពន្យារ	១៧	៣៣.៨៩៦.២៦២	២៦.៧៨២.០៤៥	១៣៦.៤៣២.៤៥៥	១០៩.៤០៤.៦៥៤
បំណុលសរុប		៩.១៨៦.៤៤៧.៦៩០	៨.២១៣.០០០.៥០៨	៣៦.៩៧៥.៤៥១.៩៥៤	៣៣.៥៥០.១០៧.០៧៦
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៧	៨៤១.២០៣.៥១៧	៧៦៥.១១៥.២៤៨	៣.៤០១.២៣៥.៤៩៤	៣.១៧៨.៩៥២.៥៦៣
ប្រាក់ចំណេញរក្សាទុក		២០៤.២០៤.៩៩៧	១៨៦.៦៦១.៨២៥	៨១៦.២៤៤.៩០៦	៧២៩.១២០.០៦៧
មូលធនសរុប		១.៤៩០.២៧៧.៧៤៨	១.៣៩៦.៦០៥.៣០៧	៥.៩៥៨.៣៦៧.៩៣៥	៥.៦៨៨.៩៦០.១៦៥
បំណុល និងមូលធនសរុប		១០.៦៧៦.៧២៥.៤៣៨	៩.៦០៥.០៤៦.៨១៥	៤២.៩៧៣.៤១៩.៨៨៩	៣៩.២៣៩.០៦៧.២៤១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២១៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយឡែក
សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៧	៧៦៩.៦១៤.២២១	៧២៦.៧១០.០២០	៣.១៣៣.០៩៩.៤៩៤	២.៩៨៦.៧៧៨.១៨២
ចំណាយការប្រាក់	២៨	(៣៣៥.១៨១.១៣៧)	(៣២១.៥៣៣.១២៤)	(១.៣៦៤.៥២២.៤០៩)	(១.៣២១.៥០១.១៥៦)
ចំណូលការប្រាក់សុទ្ធ		៤៣៤.៤៣៣.០៨៤	៤០៥.១៧៦.៨៩៦	១.៧៦៨.៥៧៧.០៨៥	១.៦៦៥.២៧៧.០២៦
ចំណូលកម្រៃ និង ជើងសា	២៩	៣៧.៦៦៥.៨៨៤	៤២.២០៥.៧២៩	១៥៣.៣៣៧.៨១៤	១៧៣.៤៦៥.៥៤៦
ចំណាយកម្រៃ និង ជើងសា		(៤.៥៥៧.៨០៤)	(៣.៨៥៨.៦៩៩)	(១៨.៥៥៤.៨៣៦)	(១៥.៨៥៩.២៥៣)
ចំណូលកម្រៃ និង ជើងសាសុទ្ធ		៣៣.១០៨.០៨០	៣៨.៣៤៧.០៣០	១៣៤.៧៨២.៩៧៨	១៥៧.៦០៦.២៩៣
សំវិធានធន នៃការខាតបង់ឱនភាពនៃតម្លៃរបស់ ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារ ផ្សេងៗ គណនីត្រូវទទួល និង មូលបត្រវិនិយោគ ផ្សេងៗ	១០	(៧៤.៦១៥.៥៨៩)	(៣៨.៤៦៦.៦០៧)	(៣០៣.៧៦០.០៦៣)	(១៥៨.០៩៧.៧៥៥)
(សំវិធានធន)/ការកាត់ត្រាត្រឡប់នៃការខាតបង់ឱ នភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅ តារាងតុល្យការ	១០	(២៣.០៧៨)	១៥.៥១៨	(៩៣.៩៥១)	៦៣.៧៧៩
ការខាតបង់ឱនភាព នៃតម្លៃសុទ្ធ		(៧៤.៦៣៨.៦៦៧)	(៣៨.៤៥១.០៨៩)	(៣០៣.៨៥៤.០១៤)	(១៥៧.០៣៣.៩៧៦)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាព នៃតម្លៃ		៣៥៩.៨៩៤.៤៩៧	៤០៥.០៧២.៨៣៧	១.៥៩៤.៥០៣.០៧១	១.៦៦៥.៨៤៩.៣៤៣
ចំណូលផ្សេងៗសុទ្ធ	៣០	២២.០១១.៤៧២	២៣.២០៩.៣៨១	៨៩.៦០៨.៧០៣	៩៥.៣៩០.៥៥៦
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(២៦៩.៣៤១.៩៩៨)	(២៥៦.០៨០.៣៦៦)	(១.០៩៦.៤៩១.២៧៤)	(១.០៥២.៤៩០.៣០៤)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១៤៥.៥៦៣.៩៥១	១៧២.២០១.៨៥២	៥៩២.៦២០.៤៧៨	៧០៨.៧៤៩.៥៩៥
ចំណាយពន្ធលើប្រាក់ចំណេញ	៣២(ខ)	(២៩.៦៣៨.៦០៥)	(៣៤.០៦២.៥៧១)	(១២០.៦៥៨.៧១១)	(១៣៩.៩៩៧.១៦៧)
ប្រាក់ចំណេញក្នុងឆ្នាំ		១១៥.៩២៥.៣៤៦	១៣៨.១៣៩.២៨១	៤៧១.៩៦១.៧៦៧	៥៦៨.៧៥២.៤២៨
លទ្ធផលចំណេញលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅ ចំណេញឬខាត៖					
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៨៧.៤៧២.៤១២)	(៤៥.៨០៥.៧៥៩)
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ នៅក្រោបបន្ទាប់ទៅចំណេញ ឬខាត៖					
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាព របស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ ការពារហានិភ័យលំហូរសាច់ប្រាក់		(៣.៤៩៦.៤៤១)	(៣.៨៨៣.៩០៧)	(១៤.២៣៤.០១១)	(១៥.៩៦២.៨៥៤)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងឆ្នាំ		(៣.៤៩៦.៤៤១)	(៣.៨៨៣.៩០៧)	(១០១.៧០៦.៤២៣)	(១១.៧៦៨.៦១៧)
លទ្ធផលចំណេញលម្អិត សរុបក្នុងឆ្នាំ		១១២.៤២៨.៩០៥	១៣៤.២៥៥.៣៧៤	៣៧០.២៥៥.៣៤៤	៥៥៦.៩៨៣.៨១១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍បម្រែបម្រួលមូលធនដោយឡែក
សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ							
ដើមទុន ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១៧០៦.២១៥	៤៨២៣៥.៤៥៩	៧៦៥.១១៥.២៤៨	៣.១៧៤.៩៥២.៥៦៣	១.៤២៦.៦១១.៤២៥	១.៣៩២.៦៤៦.៣០៧
-	-	-	-	-	-	១១៥.៩៣៣.៣៦២	១១៥.៩៣៣.៣៦២
នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤							
<i>ប្រាក់ចំណេញក្នុងឆ្នាំ</i>							
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ៖</i>							
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធ							
ភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ							
ការពារហានិភ័យលំហូរសាច់ប្រាក់							
-	-	-	-	(៣.៤៩៦.៤៤១)	(១.៤២៣.៤១១)	-	(១.៤២៣.៤១១)
-	-	-	-	(៣.៤៩៦.៤៤១)	(១.៤២៣.៤១១)	១១៥.៩៣៣.៣៦២	៤៥៧.៧៣០.៧៦៦
លទ្ធផលចំណេញលម្អិតសរុបក្នុងឆ្នាំ							
-	-	-	-	-	-	(១.៤៤០៥.៤៤០)	(១.៤៤០៥.៤៤០)
ប្រតិបត្តិការធារាមួយ ភាគហ៊ុនិក៖							
ភាគលាភបានបង់							
-	-	-	-	-	-	(១.៤៤០៥.៤៤០)	(១.៤៤០៥.៤៤០)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុង							
តាមបទប្បញ្ញត្តិ							
-	-	-	-	៧៩.៥៤៤.៧១០	៣២៣.៩៤៩.៣៥៤	(៧៩.៥៤៤.៧១០)	-
លម្អៀងពីអត្រាប្តូរប្រាក់							
-	-	-	-	-	(៨៧.៤៧២.៤១២)	-	(៨៧.៤៧២.៤១២)
-	-	-	-	៧៩.៥៤៤.៧១០	២៣៦.៥១៦.៩៤២	(៩៤.៣៩០.១៩០)	(១.៤៤០៥.៤៤០)
ប្រតិបត្តិការធារាមួយភាគហ៊ុនិកសរុប							
-	-	-	-	-	-	(៣៤៤.៨៣៩.៨៧៨)	(១.៤៤០៥.៤៤០)
៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១៧០៦.២១៥	៤៨២៣៥.៤៥៩	៨៤១.២០០.៣៥៧	៣.៤០១.២៣៥.៤៩៤	២០៤.២០៤.៩៩៧	១.៤៩០.២៧៧.៧៤៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍បម្រែបម្រួលមូលធនដោយឡែក (ត)
សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ

ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥៤.៤៥៩	៦៧៦.០៧៤.៩៨៤	២១០.១៣៤.០៦២	៨៤០.៣៧៥.៤០៧	១.៣៣១.០៤៦.២១៩	៥.៤៨០.០៨២.២១៩	៥.៤៨០.០៨២.២១៩
-	-	-	-	-	-	១៣៤.១៣៩.២៧៧	១.៣៤៥.២៧៦.៤៨៦	១.៣៤៥.២៧៦.៤៨៦	១.៣៤៥.២៧៦.៤៨៦
នាំថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣									
<i>ប្រាក់ចំណេញក្នុងឆ្នាំ</i>									
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ៖</i>									
<i>ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាព</i>									
<i>របស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ</i>									
<i>ការពារហានិភ័យលំហូរសាច់ប្រាក់</i>									
-	-	-	-	(៣.៨៨៣.៩០៧)	-	-	(៣.៨៨៣.៩០៧)	(១៥.៩៦២.៨៥៤)	(១៥.៩៦២.៨៥៤)
-	-	-	-	(៣.៨៨៣.៩០៧)	(១៥.៩៦២.៨៥៤)	១៣៤.១៣៩.២៧៧	១៣៤.២៥៥.៣៧០	៥៥១.៧៨៩.៥៧០	៥៥១.៧៨៩.៥៧០
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុងឆ្នាំ									
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖									
<i>ការទូទាត់ភាគលាភ</i>									
-	-	-	-	-	-	(២៧.៦៩៥.៣៤៣)	(២៧.៦៩៥.៣៤៣)	(២៨៧.១០៥.៤៦៥)	(២៨៧.១០៥.៤៦៥)
<i>ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាម</i>									
<i>បទប្បញ្ញត្តិ</i>									
-	-	-	-	៩២.៩២០.១៧១	(៩២.៩២០.១៧១)	(៣៤១.៩០១.៩០៣)	-	-	-
<i>លម្អៀងពីអត្រាប្តូរប្រាក់</i>									
-	-	-	-	-	-	-	-	-	(៤៥.៨០៥.៧៥៩)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប									
-	-	-	-	៩២.៩២០.១៧១	(១៦៦.០៩៦.០៤៤)	(៦៧៩.០០៧.៧៦៤)	(៧២៦.៩៥៥.៣៤៣)	(៣៤២.៩១១.៦២៤)	(៣៤២.៩១១.៦២៤)
៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥៤.៤៥៩	៧៦៥.១១៥.២៤៨	១៨២.៦៦១.៨២៥	៧២៩.១២០.០៦៧	១.៣៩២.៦៤៦.៣០៧	៥.៦៨៨.៩៦០.១៦៥	៥.៦៨៨.៩៦០.១៦៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២១៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក
សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើប្រាក់ចំណេញ		១៤៥.៥៧១.៩៦៧	១៧២.២០១.៤៤៨	៥៩២.៦២៣.៤៧៨	៧០៧.៧៤៩.៥៩៥
និយ័តកម្មលើ៖					
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	៧៤.៦៣៨.៦៦៧	៣៤.៤៥១.០៨៩	៣០៣.៤៥៤.០១៤	១៥៨.០៣៣.៩៧៦
រំលស់របស់ទ្រព្យ និងបរិក្ខារ	៣១	២៣.៤២៧.៦៤៣	២២.០៤៤.១៣២	៩៧.០០២.៣៣៥	៩០.៦០១.៣៨៣
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	១២.៤៣៧.១៤៣	១១.៧៥៥.១៤៨	៥០.៦៣១.៦០៩	៤៨.៣១៣.៦៥៨
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(ក)	១០.០១០.៣០៦	៩.៤៤៨.៧២២	៤០.៧៥១.៩៥៦	៣៨.៨៣៤.២៤៧
រំលស់លើទ្រព្យសកម្មអរូបី	១៥	៤.៣១៣.៧៧៦	២.៦២២.៦៩៥	១៧.៥៦១.៣៤២	១០.៧៧៩.២៧៦
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.៧១២.០៥៥	១.៥៩៣.០៤៧	៦.៩៦៩.៧៧៦	៦.៥៤៧.៤២៣
ខាតពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់បានទទួល					
ស្គាល់		៩៥៦.៨៣៧	៤០៩.០៩៦	៣.៨៩៥.២៨៣	១.៦៨១.៣៨៥
មូលនិធិសោធននិវត្តន៍		៨៥៣.២០១	៨៤៥.៩៥៩	៣.៤៧៦.៣៤១	៣.៤៧៦.៨៩១
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		១១០.៤៩២	៣៦៤.៦៦៣	៤៤៩.៤១៣	១.៤៩៨.៧៦៥
និយ័តកម្មលើទ្រព្យសកម្មអរូបី		៨៣.៨៣០	១០៦.៩០២	៣៤១.២៧២	៤៣៩.៣៦៧
ការកត់ត្រាត្រឡប់ នៃចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥	-	(៤៩.៥២៦)	-	(២០៣.៥៥១)
ចំណូលភាគលាភ	៣០	(២៩០.០៣៦)	(៤០៧.៨៦២)	(១.១៨០.៧៣៧)	(១.១៧៦.៣១៣)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ និងភតិសន្យា	៣០	(៦៣២.៧១៧)	(៤២៤.៩០១)	(២.៥៧៥.៧៩១)	(១.៧៤៦.៣៤៣)
ចំណូលការប្រាក់សុទ្ធ		(៤៣៤.៤៣៣.០៨៤)	(៤០៥.១៧៦.៤៩២)	(១.៧៦៥.៥៧៧.០៨៥)	(១.៦៦៥.២៧៧.០២៦)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធនបម្រែបម្រួលក្នុង៖		(១៦០.៨៣៩.៩២០)	(១៤៦.២១៥.៤៤០)	(៦៥៤.៧៧៩.៣១៤)	(៦០០.៩៤៧.២៦៧)
បម្រែបម្រួលក្នុង៖					
ប្រាក់បញ្ញើរបស់អតិថិជន		១.១៣០.០០៩.៣៦៤	៨២៥.៨៥៥.៦១៥	៤.៦០០.២៦៨.១២១	៣.៣៩៤.២៦៦.៥៧៨
បំណុលផ្សេងៗ		១៤.២០០.៩៧០	(៨៩.៣១៤.៩៦៩)	៥៧.៤១២.១៤៩	(៣៦៧.០៨៤.៥២៣)
ទ្រព្យសកម្មផ្សេងៗ		២.៩១១.៧៣៣	៤៦.៤៨០.០៥៣	១១.៤៥៣.៦៦៥	១៩១.០៣៣.០១៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(១០.០៦៥.២២៤)	១២.៤៦៨.៦៧០	(៤០.៩៧៥.៥៤៣)	៥១.២៤៦.២៣៤
ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(១៣.៦៧៨.៣២៣)	(៤.២០៥.៧១៧)	(៥៥.៦៨៤.៤៥៣)	(១៧.២៨៥.៤៩៧)
ទុនបម្រុងកាតព្វកិច្ច		(៥៣.១០០.៥៣៣)	(៦៣.៧៤៦.០២៤)	(២១៦.១៧២.២៧០)	(២៦១.៩៩៦.១៧៥)
ឥណទាន និងប្តូរប្រទាន		(៤៧៩.៥៥៩.៧២៥)	(២៤៩.៣៤១.៧៧៤)	(១.៩៥២.២៨៧.៦៤០)	(១.០២៤.៩៥៩.១០៤)
លំហូរសាច់ប្រាក់បានពីប្រតិបត្តិការ		៤២៩.៨៧៨.៣៣៨	៣៣១.៩៣៩.៩៦៦	១.៧៥០.០៣៤.៧១៥	១.៣៦៤.២៧៣.២៦០
ការប្រាក់បានទទួល		៧៦៥.៤៣១.៧៥០	៧២២.៦៣៩.២៩១	៣.១១៦.០៧២.៦៥៤	២.៩៧០.០៤៧.៤៨៦
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់		-	(២១.៩២០.០៣៦)	-	(៩០.០៩១.៣៤៨)
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៥(ខ)	(៦៧៨.៩២៥)	(៣.៨៧២.០៧៦)	(២.៧៦៣.៩០៤)	(១៥.៩៥៥.៣៣២)
ប្រាក់សោធននិវត្តន៍បានបង់		(៨៥២.៥៨៩)	(៨៤៥.៦៧៩)	(៣.៤៧០.៨៩០)	(៣.៤៧៥.៧៤១)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៥(ក)	(៩.៣៧៩.១៣៣)	(៩.៦០៩.៥១៥)	(៣៨.១៨២.៤៥០)	(៣៩.៤៩៩.១០៧)
ពន្ធលើប្រាក់ចំណេញបានបង់	៣២(ក)	(៩.៩៤៩.៧២២)	(៤១.១៣១.៧៣២)	(៤០.៥០៥.៤៨១)	(១៦៩.០៥១.៤១៩)
ការប្រាក់បានបង់		(២៥៩.០៥១.៧៦២)	(២១២.៩៨៧.៤៦៤)	(១.០៥៤.៥៩៩.៧២៣)	(៨៧៥.៣៧៨.៤៧៧)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៩១៥.៣៩៧.៩១៧	៧៦៤.២០២.៧៥៥	៣.៧២៦.៥៤៤.៩២១	៣.១៤០.៨៧៣.៣២២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក (ត)

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងពីទំព័រមុន)					
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		៩១៥.៣៩៧.៩១៧	៧៦៤.២០២.៧៥៥	៣.៧២៦.៥៤៤.៩២១	៣.១៤០.៨៧៣.៣២២
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		៣៣.៣១៧.០៨៧	៥៧.១៨៥.១៤៤	១៣៥.៦៣៣.៨៦១	២៣៥.០៣១.១០៦
ការប្រាក់បានមកពីការវិនិយោគ		៤.១៨២.៤៧១	៤.០៧០.៧២៩	១៧.០២៦.៨៣៩	១៦.៧៣០.៦៩៦
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		៧១២.៣៧៧	៤៦៥.៣១៦	២.៩០០.០៨៧	១.៩១២.៤៤៩
ភាគលាភបានទទួល		២៩០.០៣៦	៤០៧.៨៦២	១.១៨០.៧៣៧	១.៦៧៦.៣១៣
ការទិញទ្រព្យសកម្មអរូបី	១៥	(៩.៧៦៩.៤៩៥)	(២.២៣៤.៤៩៧)	(៣៩.៧៧៣.២៤៣)	(៩.២០០.២២៣)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(២៥.៥៧៤.៦៥២)	(២៩.៨៥៦.១១៤)	(១០៤.១១៤.៤០៤)	(១២២.៧០៤.៤៤៥)
ការទិញ ការវិនិយោគហិរញ្ញវត្ថុ		(១៥០.៨៣២.០២១)	-	(៦១៤.០៣៧.១៥៧)	-
សាច់ប្រាក់ (ប្រើក្នុង)/មកពីសកម្មភាពវិនិយោគ		(១៤៧.៦៧៤.៥៩៧)	៣០.០៣៤.៤៧៦	(៦០១.១៨៣.២៤៤)	១២៣.៤៤១.៦៩៦
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៨៣.៩៩៦.៥៩៣	១៤.៩៦២.៥០០	៣៤១.៩៥០.១៣០	៦១.៤៩៥.៨៧៥
សាច់ប្រាក់បានពីប្រាក់កម្ចី		១០.០០០.០០០	១៣២.៩៥៥.២៧៣	៤០.៧១០.០០០	៥៤៦.៤៤៦.១៧២
ការទូទាត់បំណុលកតិសន្យា (ប្រាក់ដើម)	៣៥	(១២.៣៧៥.១១១)	(១៣.៥២១.៧០៤)	(៥០.៣៧៩.០៧៧)	(៥៥.៥៧៤.២២០)
ការទូទាត់ភាគលាភ		(១៤.៨០៩.៤៨០)	(៧២.៦៩៥.៣៤៣)	(៦០.៨៥០.៥២៤)	(២៩៧.១០៥.៨៦៥)
ការសងបំណុលបន្ទាប់បន្សំ		(២៦.៩១៥.៤០១)	(២៦.០០០.០០០)	(១០៩.៥៧២.៥៩៧)	(១០៦.៨៦០.០០០)
ចំណាយការប្រាក់បានបង់		(៦៧.៧៩៩.៧៥៩)	(៦៩.៨៩៨.៣៨៣)	(២៧៦.០១២.៨១៩)	(២៨៧.២៨២.៣៥៤)
ការសងប្រាក់កម្ចី		(២៥៧.១២៣.៤៤០)	(២៣៨.៦៦០.៨០២)	(១.០៤៦.៧៤៩.៥២៤)	(៩៨០.៨៩៥.៨៩៦)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២៨៥.០២២.៥៩៤)	(២៧២.៨៥៤.៤៦៣)	(១.១៦០.៩០៤.៤១១)	(១.១១៩.៧៧៦.២៨៤)
កើនឡើង សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៤៨២.៧០០.៧២២	៥២១.៣៧៨.៧៦៨	១.៩៦៤.៤៩៧.២២៦	២.១៤៤.៥៣៨.៧៣០
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមឆ្នាំ		២២៤០.៧៤៩.២១៤	១.៧១៩.៣៧០.៤៤៦	៩.១៥៣.៤៦០.៥៣៩	៧.០៧៨.៦៤៨.១២៦
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(១៥៦.០៧១.៧៧៣)	(៦៩.៧២៦.៣១៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងឆ្នាំ	៣៤	២.៧៧៣.៤៤៩.៩៣៦	២.២៤០.៧៤៩.២១៤	១០.៩៦១.៤៨៨.៩៩២	៩.១៥៣.៤៦០.៥៣៩

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ឆ្នាំបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ១៦.៣៧៣.៣២២ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១៧.៣៣១.១៦៧ ដុល្លារអាមេរិក) និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១.៦៣៣.២១៧ ដុល្លារអាមេរិក និងបំណុលកតិសន្យា មានទឹកប្រាក់ចំនួន ១.៧៥៥.៩២៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១.២៤៤.៩៣៨ ដុល្លារអាមេរិក និង ១.៣២៤.២៣៨ ដុល្លារអាមេរិក) និងបានទទួលស្គាល់ចំណេញពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១២២.៧០៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៧៦.៧៨៣ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២១៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ABC” ឬ “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេសដែល មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេល ៣ឆ្នាំ គិត ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារត្រូវបានធ្វើជាថ្មីម្តងទៀតទៅជាអាជ្ញា បណ្ណអចិន្ត្រៃយ៍។ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិជ័យនៅក្នុងការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ផមក”)។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ភ្នាក់ងារ ទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (“ACS”) ដែលជា បុត្រសម្ព័ន្ធកានកាប់ដោយធនាគារ ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើ ទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្ម ដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារ និងបុត្រសម្ព័ន្ធចំនួន៤របស់ខ្លួន (ដែលហៅថា “សម្ព័ន្ធធនាគារ”) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (“PDR”) និងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សកម្មភាព ចម្បងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣ លើរបាយការណ៍ហិរញ្ញវត្ថុ ។ បច្ចុប្បន្នសម្ព័ន្ធធនាគារមានចំនួន ២០៥ ការិយាល័យទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

នាថ្ងៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣.៤៥៤ នាក់ និង ១១.៩៧១ នាក់ រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ១៣.៥០៣ នាក់ និង ១២.០៤៥ នាក់ រៀងគ្នា)។

របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក នាថ្ងៃ និង សម្រាប់ឆ្នាំ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបាន អនុម័ត និងអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យជាសារវន្តខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែក ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែធាតុមួយចំនួនដែលមិនត្រូវបានរៀបចំឡើងទៅតាមមូល ដ្ឋានថ្លៃដើមមានដូចជា៖

- ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងនិស្សន្ទ ដែលបានកំណត់តម្លៃតាមតម្លៃសមស្រប

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ (ត)

- ការអនុវត្ត ស.គ.អ.ក ២៩ “ការរាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ច ដែលមានអតិផរណាខ្ពស់” សម្រាប់ ការរាយការណ៍របស់សម្ព័ន្ធធនាគារ ជាតិបង្ការ (LAK)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមទៅតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យ សំខាន់ៗ។ ភាគីតម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកណាមួយដែលមានការសន្មត និងមាន ការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៤។ បន្ថែមពីលើរបាយការណ៍ ហិរញ្ញវត្ថុរួម ធនាគាររៀបចំរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ដោយ ពិចារណាលើសមតុល្យរបស់ធនាគារ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងសមតុល្យរបស់សម្ព័ន្ធធនាគារ ដូច្នេះធ្វើអោយ របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារមានសារសំខាន់សម្រាប់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។

សម្ព័ន្ធធនាគារ និងធនាគារ លាតត្រដាងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយផ្អែកលើសន្ទនីយភាព។ ជាទូទៅទ្រព្យសកម្ម និងបំណុល ដែលត្រូវបានរំពឹងថានឹងប្រមូលបានមកវិញ ឬបានទូទាត់លើសពីដប់ពីរខែ បន្ទាប់ពី ការិយបរិច្ឆេទរាយការណ៍គឺត្រូវចាត់ទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំចេញពីរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមាន ទំនាស់ឬការបកស្រាយខុសគ្នារវាងភាសាទាំងពីរត្រូវយករបាយការណ៍ហិរញ្ញវត្ថុភាសាខ្មែរជាគោល។

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម

(i) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទ

សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស្តង់ដាគណនេយ្យ និងការបកស្រាយទាំងអស់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មត្រូវបានរាយការណ៍ថាអាចអនុវត្តបាន ហើយមិនមានផលប៉ះពាល់ជា សារវន្តដល់របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដូចខាងក្រោម៖

- ចំណាត់ថ្នាក់បំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១)

វិសោធនកម្មក្នុងការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១) ប៉ះពាល់ តែការបង្ហាញនៃបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុប៉ុណ្ណោះ មិនមែនជាចំនួន ឬពេលវេលានៃការទទួលស្គាល់ ទ្រព្យសកម្ម បំណុល ចំណូល ឬការចំណាយណាមួយ ឬព័ត៌មាន ដែលអង្គភាពបង្ហាញអំពីធាតុទាំងនោះទេ។

ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង គួរតែផ្អែកលើសិទ្ធិដែលមាននៅក្នុងការិយបរិច្ឆេទរាយ ការណ៍ ហើយស្របនឹងពាក្យពេចន៍នៅក្នុងកថាខណ្ឌដែលរងផលប៉ះពាល់ទាំងអស់ សំដៅលើ “សិទ្ធិ” ដើម្បីពន្យារការទូទាត់ យ៉ាងហោចណាស់ដប់ពីរខែនិងបញ្ជាក់ឱ្យច្បាស់ថាមានតែសិទ្ធិនៅក្នុងកន្លែង “នៅក្នុងការិយបរិច្ឆេទរាយការណ៍” ប៉ុណ្ណោះ ដែលគួរតែប៉ះពាល់ដល់ការចាត់ថ្នាក់នៃបំណុលបញ្ជាក់ឱ្យច្បាស់ថាការចាត់ថ្នាក់ គឺមិនប៉ះពាល់ដោយការរំពឹងទុកអំពី ថា តើ អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការ ពន្យារពេលការទូទាត់បំណុល និង ធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅ ឱ្យភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗទៀត។

- បំណុលរយៈពេលវែងដែលមានកិច្ចព្រមព្រៀង (វិសោធនកម្មលើ ស.គ.អ.ក ១)

កែប្រែលក្ខខណ្ឌតម្រូវ ដែលណែនាំដោយការចាត់ថ្នាក់នៃរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលអង្គភាព ចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗទៀតថារយៈពេលខ្លី ឬបំណុលរយៈពេលវែង ក្នុងកាលៈទេសៈជាក់លាក់៖ មាន តែកិច្ចព្រមព្រៀង ដែលអង្គភាពតម្រូវឱ្យអនុវត្តនៅ ឬមុនកាលបរិច្ឆេទរាយការណ៍ ដែលប៉ះពាល់ដល់ការចាត់ថ្នាក់នៃបំណុល រយៈពេលខ្លី ឬបំណុលរយៈពេលវែង។ លើសពីនេះ អង្គភាពមួយត្រូវបង្ហាញព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែង ជាមួយកិច្ចព្រមព្រៀងអាចនឹងត្រូវសងវិញ ក្នុងរយៈពេលដប់ពីរខែ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម (ត)

(ii) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុវត្ត

ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដាគណនេយ្យត្រូវបានបោះពុម្ពផ្សាយ ដែលមិនមែនជាកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយមិនត្រូវបានអនុវត្តមុនដោយសម្ព័ន្ធធនាគារ និងធនាគារផងដែរ។

- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះខាតនៃការផ្លាស់ប្តូរ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ-វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក ៩ និងស.រ.ទ.ហ.អ.ក៧ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦)
- ស.រ.ទ.ហ.អ.ក ១៨ ការដាក់បង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)

សម្ព័ន្ធធនាគារ និងធនាគារ មិនរំពឹងថាការអនុវត្តវិសោធនកម្មស្តង់ដាគណនេយ្យដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលអនាគតនោះទេ។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលទៅលើក្រុមហ៊ុនមួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុរួម គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឱ្យ ធនាគារ និងបញ្ចប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារ ត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួម ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

(ii) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្កនៅក្នុងរបាយការណ៍ដោយឡែករបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយភាគកម្មមិនមានអភិបាលភាព (“NCI”) ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញត្រូវបានកត់ត្រាដកចេញពីមូលធន។ ករណីមានការលក់ភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានទទួលនិងចំណែកភាគហ៊ុនពាក់ព័ន្ធនៃភាគកម្មមិនមានអភិបាលភាពដែលបានលក់ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iv) ភាគកម្មមិនមានអភិបាលភាព

ភាគកម្មមិនមានអភិបាលភាពត្រូវបានវាស់វែងដំបូង តាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៅកាលបរិច្ឆេទនៃការទិញ។

ការផ្លាស់ប្តូរភាគកម្មនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន។

អង្គភាពមានជម្រើសតាមមូលដ្ឋានរួមបញ្ចូលគ្នា ដើម្បីវាស់វែងភាគកម្មមិនមានអភិបាលភាពណាមួយ ក្នុងការទិញតាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៃការទិញ ឬតាមតម្លៃសមស្រប។ សម្ព័ន្ធធនាគារ បានជ្រើសរើសដើម្បីរក្សាវិធីសាស្ត្រពីមុន។

ភាគកម្មមិនមានអភិបាលភាព នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ដាច់ដោយឡែកពីមូលធនរបស់សម្ព័ន្ធធនាគារ។ បន្ទាប់ពីការទិញ តម្លៃចុះបញ្ជីរបស់ភាគកម្មមិនមានអភិបាលភាព គឺជាចំនួននៃភាគកម្មទាំងនោះ ដែលបានទទួលស្គាល់ដំបូងបូកនឹងចំណែករបស់ភាគកម្មមិនមានអភិបាលភាពនៃបម្រែបម្រួលមូលធនបន្តបន្ទាប់។

(v) គណនេយ្យសម្រាប់អតិផរណាខ្ពស់

សម្ព័ន្ធធនាគារបានអនុម័តគណនេយ្យអតិផរណាខ្ពស់សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ដោយសារកំណើនអតិផរណាបន្តបន្ទាប់គ្នារយៈពេលបីឆ្នាំចុងក្រោយ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើសពី១០០% ក្នុងឆ្នាំ២០២៤ ដូច្នេះ សម្ព័ន្ធធនាគារ បានអនុម័តគណនេយ្យអតិផរណាខ្ពស់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំពោះប្រតិបត្តិការរបស់សម្ព័ន្ធធនាគារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធធនាគារ រួមមាន របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ នៃប្រតិបត្តិការរបស់ខ្លួននៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានកំណត់ឡើងវិញទៅតាមឯកតារវាស់វែងបច្ចុប្បន្ន នៅចុងការិយបរិច្ឆេទ។ ចំណេញ ឬខាតលើរូបិយវត្ថុសុទ្ធ ត្រូវបានបង្ហាញនៅក្នុង “ចំណូលផ្សេងៗ” ដែលជាធាតុចំណេញ ឬខាត។

របាយការណ៍ហិរញ្ញវត្ថុរួម របស់សម្ព័ន្ធធនាគារនេះ ដែលចំនួនទឹកប្រាក់ទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយ) ត្រូវប្រែសម្រួលទៅតាមអត្រាចុងក្រោយ នាការលបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចុងក្រោយបំផុត។ តួលេខប្រៀបធៀប ដែលបង្ហាញជាប្រភេទប័ណ្ណមានស្ថេរភាពមិនត្រូវបានធ្វើនិយ័តកម្មសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងកម្រិតតម្លៃ ឬអត្រាប្តូរប្រាក់ទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

v) គណនេយ្យអតិផរណាខ្ពស់ (ត)

ក្នុងការិយបរិច្ឆេទរាយការណ៍ ដែលកំណត់បានថា កើតមានអតិផរណាខ្ពស់ សម្ព័ន្ធធនាគារត្រូវអនុវត្ត ស.គ.អ.ក ២៩ ការរាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ច ដែលមានអតិផរណាខ្ពស់ ប្រៀបដូចជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតែជាប្រទេសដែលមានសេដ្ឋកិច្ចក្នុងអតិផរណាខ្ពស់។ នៅពេលដែល ស.គ.អ.ក ២៩ ត្រូវបានអនុវត្តជាលើកដំបូង វានឹងមានភាពខុសគ្នាមួយកើតឡើងរវាង៖

- ការរាយការណ៍បិទបញ្ជីមូលធន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដែលត្រូវបានប្រើប្រាស់អត្រាប្តូរប្រាក់បិទបញ្ជីនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) និង

- ការរាយការណ៍មូលធនដើមគ្រានាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (ដែលត្រូវបានកំណត់ឡើងវិញទៅតាមឯកតារាស់វែងបច្ចុប្បន្ននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់បិទបញ្ជីនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) ។

សម្ព័ន្ធធនាគារទទួលស្គាល់ភាពខុសគ្នានេះ ជានិយ័តកម្មបម្រែបម្រួលរូបិយប័ណ្ណសុទ្ធ ក្នុងលទ្ធផលលម្អិតផ្សេងៗ ។

នៅពេលអនុវត្ត ស.គ.អ.ក ២៩ សម្រាប់គ្រាបន្តបន្ទាប់ សម្ព័ន្ធធនាគារធ្វើការទទួលស្គាល់រួមបញ្ចូលគ្នានូវផលប៉ះពាល់ នៃការកំណត់ឡើងវិញ ដោយអនុលោមតាម ស.គ.អ.ក ២៩ និងការប្រែសម្រួលយោងទៅតាម ស.គ.អ.ក ២១ ជាបម្រែបម្រួលសុទ្ធនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

សន្ទស្សន៍តម្លៃដែលប្រើប្រាស់សម្រាប់ការអនុវត្តគណនេយ្យអតិផរណាខ្ពស់គឺជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលត្រូវបានបោះផ្សាយដោយធនាគារកណ្តាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ បម្រែបម្រួល នៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺ ២៤៣,៥២% (២០២៣៖ ២០៨,៣៧%) ។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃ បរិស្ថានសេដ្ឋកិច្ចសំខាន់ ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជារូបិយប័ណ្ណមុខងារនិងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពី US\$ លើកលែងតែប្រតិបត្តិការ គឺបង្ការ របស់សម្ព័ន្ធធនាគារ ដែលស្ថិតក្រោមការអនុវត្តគណនេយ្យអតិផរណាខ្ពស់ ដែលបានពន្យល់ខាងលើ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារ តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពី US\$ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ នៃកិច្ចប្រតិបត្តិការក្រៅប្រទេស (លើកលែងតែកិច្ចប្រតិបត្តិការដែលមានរូបិយប័ណ្ណមុខងារ ជារូបិយប័ណ្ណស្ថិតក្រោមសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណសម្រាប់ការបង្ហាញដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ (ត)

- ក) ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍
- ខ) ប្រាក់ចំណូល និងចំណាយ សម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗនីមួយៗ ដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាប្តូររូបិយប័ណ្ណមធ្យមនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្ករបស់អត្រា នៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយ ត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

ជាមធ្យមលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួល នៃការវិនិយោគសុទ្ធនៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែកលម្អៀងពីការប្តូរ រូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ ដែលជាចំណេញ ឬខាតពីការលក់។

លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ របស់កិច្ចប្រតិបត្តិការ ដែលមានរូបិយប័ណ្ណមុខងារ ជាប្រភេទរូបិយប័ណ្ណ នៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ត្រូវបានប្តូរទៅជាប្រភេទរូបិយប័ណ្ណសម្រាប់បង្ហាញដូចខាងក្រោម ៖

- ចំនួនទឹកប្រាក់ទាំងអស់ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនាការិយបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងក្រោយបំផុត ។

- នៅពេល ដែលចំនួនទឹកប្រាក់ត្រូវបានប្តូរទៅជាប្រភេទរូបិយប័ណ្ណ នៃសេដ្ឋកិច្ច ដែលមិនមានអតិផរណាខ្ពស់ នោះចំនួនទឹកប្រាក់ប្រៀបធៀបគឺជាចំនួន ដែលត្រូវបានដាក់បង្ហាញជាចំនួនទឹកប្រាក់ឆ្នាំបច្ចុប្បន្ននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំមុន ដែលពាក់ព័ន្ធ (ពោលគឺ មិនត្រូវបានកែសម្រួលសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃកម្រិតតម្លៃ ឬការផ្លាស់ប្តូរជាបន្តបន្ទាប់នៃអត្រាប្តូរប្រាក់ឡើយ) ។

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និង បំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏នឹងឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាថ្លៃដើមបានរំលស់តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់តែប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុក ដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ សម្ព័ន្ធធនាគារ និង ធនាគារ ត្រូវបានជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានតាមការវិនិយោគនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធធនាគារ និង ធនាគារ មិនបានជ្រើសរើសដូច្នេះឡើយ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។ នាកាលបរិច្ឆេទនៃរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

បន្ថែមពីនេះទៀត ការទទួលស្គាល់ដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការ ហើយត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ FVOCI ឬ FVTPL ប្រសិនបើអនុវត្តដូច្នេះការលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ក្នុងកម្រិតសម្ពាធប្រសិទ្ធិមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធប្រសិទ្ធិ និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធប្រសិទ្ធិនិងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារនិងធនាគារ
- ហានិភ័យដែលធនធានដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពីសកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធធនាគារ និងធនាគារ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម (ត)

ធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនិងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការផ្គត់ផ្គង់ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលបានស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្តិសុខភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ដែរឬទេ។ រួមបញ្ចូលការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែល មិនអាចបំពេញតាមលក្ខខណ្ឌនេះបាន។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសជាអនុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារមកវិញនូវលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់)។

សម្ព័ន្ធធនាគារ និងធនាគារមានសំពៀតឥណទានមានអត្រាថេររយៈពេលវែង ដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញ តាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃតបស្នង សម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀតត្រូវទាំងចំណាយទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំពីអតិថិជន បានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់ (ត)

បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ ជាទូទៅ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជាបុគ្គលឬក្រុម ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារនិងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន តាមថ្លៃដើមបានរំលស់ ឬ FVTPL។ នាកាលបរិច្ឆេទរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ [សូមមើលកំណត់សម្គាល់២(ង)(iv)] ឬការផ្ទេរសិទ្ធិទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ ហើយមិនរក្សាអតិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មដែលទទួលបាន ដកបំណុលដែលទទួលបាន) និង (ii). ចំណេញ ឬខាតសរុបបង្ក ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ការចំណេញ ឬខាតសរុបបង្ក ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងមូលបត្រវិនិយោគមូលធន ដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ស្គាល់នូវមូលបត្របែបនេះឡើយ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើភាពខុសគ្នាផ្សេងទៀត ក្នុងចំណោមភាពខុសគ្នាទាំងនោះដូចខាងក្រោម៖

- ថាតើប្រសិនបើអ្នកខ្ចីមានការលំបាកផ្នែកហិរញ្ញវត្ថុ ការកែប្រែនេះគ្រាន់តែជាការកាត់បន្ថយលំហូរសាច់ប្រាក់តាមកិច្ចសន្យាទៅនឹងចំនួនទឹកប្រាក់ ដែលអ្នកខ្ចីត្រូវបានគេរំពឹងថានឹងអាចទូទាត់បានដែរឬទេ
- ថាតើលក្ខខណ្ឌថ្មីសំខាន់ៗទាំងឡាយដែលត្រូវបានណែនាំ ថានឹងមានផលប៉ះពាល់ដល់ទម្រង់ ហានិភ័យនៃប្រាក់កម្ចីដែរឬទេ
- ការពន្យារពេលលក្ខខណ្ឌកម្ចីជាសារវន្តនៅពេលដែលអ្នកខ្ចីមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរជាសារវន្តនៃអត្រាការប្រាក់
- ការផ្លាស់ប្តូររូបិយប័ណ្ណ ដែលត្រូវបានកំណត់នៅក្នុងឥណទាន និង/ឬ
- ការរួមបញ្ចូលទ្រព្យបញ្ចាំ ទ្រព្យតម្កល់នានា ឬការពង្រឹងឥណទាន ដែលនឹងមានឥទ្ធិពលលើហានិភ័យឥណទានជាសារវន្តដែលពាក់ព័ន្ធនឹងឥណទាន ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ [សូមមើលកំណត់សម្គាល់លេខ២(ង)(iii)] ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកាត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និង ថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាច

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

នាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្ម គួរតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរឬទេ [សូមមើលកំណត់សម្គាល់២(ង)(vii)គោលនយោបាយការលុបចេញពីបញ្ជី។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបានបំពេញករណីទាំងនេះទេ។

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរាស់វែងតាមផ្ទៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអចរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការធ្វើការកែប្រែពីការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ [សូមមើលកំណត់សម្គាល់២(ង)(vii)] នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព [សូមមើលកំណត់សម្គាល់លេខ២(ច)]។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានទូទាត់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអចរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែសម្ព័ន្ធធនាគារ ឬធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(v) ការកាត់កង (ត)

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ទ.ហ.អ.ក ឬ សម្រាប់ ចំណេញ និងខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និង ធនាគារ។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុង ប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារ គោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវ តិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឱ្យសង។

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃ របាយការណ៍ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- ឥណទាន និងបុរេប្រទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែង សំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាល លើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទនៃការវាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីឥណទាន និងបុរេប្រទាន) ដែលហានិភ័យឥណទានមិនបានកើន ឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់ឥណទាន និងបុរេប្រទាន គឺជា ECL រយៈពេល១២ខែ ដែលត្រូវបានគណនា សម្រាប់ដំណាក់កាលទី១ ខណៈពេលដែល ECL ពេញមួយអាយុកាលត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និង ដំណាក់កាលទី៣។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយថាមានហានិភ័យឥណទានទាប នៅពេលដែល ចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យ ដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធ ធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែរបស់ឧបករណ៍ ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការវាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបាន ទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានធ្វើតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ចំនួនដែលមិនលម្អៀង និងចំនួនដែលបានធ្វើប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរបាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ ខែ និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាលត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងពេញមួយអាយុកាល និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។

ការសន្មតដែលផ្អែកលើការគណនា ECL ត្រូវបានត្រួតពិនិត្យប្រចាំខែ និងត្រួតពិនិត្យឡើងវិញប្រចាំត្រីមាស។ មិនមានការផ្លាស់ប្តូរជាសារវន្តទៅលើបច្ចេកទេសប៉ាន់ស្មាន ឬមានការសន្មតជាសារវន្តណាមួយបានកើតឡើងក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍នេះឡើយ។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬភាពខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅ ដែលតម្រូវមានដំណាក់កាល និងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពីភាគីឯករាជ្យ។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលសម្ព័ន្ធធនាគារ និងធនាគារអាចនឹង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

បាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជា ភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទ និងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែលរំពឹងទុកពីអតិថិជន។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេលសម្ព័ន្ធធនាគារ និងធនាគារយកតម្លៃទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលប់ កម្រិតទាបបំផុតរបស់ការខាតបង់ដែលបណ្តាលមកពីការខកខានសងមួយ នឹងត្រូវយកទៅអនុវត្តសម្រាប់ការគណនា ECL។

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃការខកខានសងខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីធីរស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរស់
- ហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើមាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយសម្ព័ន្ធធនាគារ និងធនាគារពិចារណាលើរយៈពេលមួយវែងជាង។ រយៈពេលដែលវែងបំផុត គឺនាថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិទាមទារការសងត្រឡប់ ឬបញ្ចប់កិច្ចសន្យា ឬការធានា។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីធីបំណុលឥណទានដែលរួមមានទាំងឥណទាន និងការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យាអតិបរមា ប្រសិនបើសមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសំណង និងលុបចោលការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទានចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីធីទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងគ្រឡប់ទេ ហើយត្រូវបានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីធីក្រុម។ សម្ព័ន្ធធនាគារ និង ធនាគារអាចលុបចោល ពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែសិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬធនាគារដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីធី និង/ឬ បង្វែរសមតុល្យដែលនៅជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងគ្រឡប់វិញថេរ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យឈប់ទទួលស្គាល់ឬទេ [សូមមើលកំណត់សម្គាល់២(ង) (iv)] ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះ លំហូរសាច់ប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ (ត)

ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគាររាយការណ៍តម្លៃថាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមបានរំលស់ (និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI ប្រសិនបើមាន) មានឱនភាពនៃតម្លៃឥណទានដែរឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”)។ ទ្រព្យសកម្ម ហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាននៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគត ដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬប្រែប្រួល ដោយសម្ព័ន្ធធនាគារ និងធនាគារលើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងក្លាយជានរក ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ ឬ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចាត់ទុកឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារនិងធនាគារបង្ហាញសំវិធានធនខាតបង់សម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលរស់រវើកតាមថ្លៃដើមបានរំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅជាការធ្វើសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុបានប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់ ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់៖ សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញសំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញ ជាការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធនខាតបង់លើតម្លៃយោងដុលនៃសមាសធាតុ ដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

- ឧបករណ៍បំណុលដែលបានវាស់វែងតាម FVOCI មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុល ត្រូវបានជម្រះចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុក សមហេតុផល ថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួន ដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានជម្រះចេញពីបញ្ជី នៅតែអាចជាទ្រព្យសកម្មចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅជំពាក់។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះ រួមមាន៖

- ការធានា គឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នា និងឧបករណ៍បំណុល ឬ
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះបុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សងសម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមានឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសាធុននូវហានិភ័យឥណទាន (“SICR”) នៅពេលការធានាត្រូវបានទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញពីចំណេញ ឬខាត លើការទទួលបាននូវសំណងទាំងស្រុងនៅក្នុងចំណេញ ឬខាត ជា “ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

សម្ព័ន្ធធនាគារ និងធនាគារមានឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទច្រើនប្រភេទ ដើម្បីគ្រប់គ្រងការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់តាមរយៈការផ្លាស់ប្តូរអត្រាការប្រាក់។ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តល់នូវគោលការណ៍ជាលាយលក្ខណ៍អក្សរលើការប្រើប្រាស់និស្សន្ទហិរញ្ញវត្ថុ។

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្របនាកាលបរិច្ឆេទនៃកិច្ចសន្យារបស់ឧបករណ៍និស្សន្ទដែលបានធ្វើឡើង និងត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របរបស់វានាកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ លទ្ធផលចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតភ្លាមៗ លើកលែងតែឧបករណ៍និស្សន្ទត្រូវបានកំណត់ និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យ ក្នុងរយៈពេលនៃព្រឹត្តិការណ៍ពីការទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត គឺអាស្រ័យលើលក្ខណៈនៃទំនាក់ទំនងនៃការការពារហានិភ័យ។

ឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របវិជ្ជមានត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មហិរញ្ញវត្ថុ ខណៈពេលដែលឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របអវិជ្ជមានត្រូវបានទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុ។ ឧបករណ៍និស្សន្ទ មិនត្រូវបានកាត់កងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុលើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានទាំងសិទ្ធិស្របច្បាប់ និងគោលបំណងក្នុងការកាត់កង។

(ix) គណនេយ្យការពារលើហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ កំណត់នូវឧបករណ៍និស្សន្ទជាក់លាក់ជាឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ក្នុងការការពារហានិភ័យតម្លៃសមស្របការពារហានិភ័យលើលំហូរសាច់ប្រាក់ ឬការការពារហានិភ័យ ដែលសមស្របក្នុងការវិនិយោគក្នុងក្រុមហ៊ុនបរទេស។ ការការពារហានិភ័យនៃអត្រាការប្រាក់តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ត្រូវបានកំណត់ជាការការពារហានិភ័យលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានអនុវត្តទៅលើគណនេយ្យការពារហានិភ័យតម្លៃសមស្របនៃផលបត្រនៃការការពារហានិភ័យអត្រាការប្រាក់ឡើយ។

នាកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តលើទំនាក់ទំនងនៃការការពារហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារធ្វើការរកតម្លៃពីទំនាក់ទំនងរវាងឧបករណ៍ការពារហានិភ័យ និងសមាសធាតុការពារហានិភ័យ រួមជាមួយគោលបំណងចម្បងក្នុងការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការក្នុងការការពារហានិភ័យ។ បន្ថែមពីនេះទៀត នាកាលបរិច្ឆេទនៃការចាប់ផ្តើមការការពារហានិភ័យ និងបន្តនិរន្តរភាព សម្ព័ន្ធធនាគារ និងធនាគាររកតម្លៃថាតើឧបករណ៍ការពារហានិភ័យមានប្រសិទ្ធភាពក្នុងការកាត់កងក្នុងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យដែលចូលរួមក្នុងការការពារហានិភ័យ នៅពេលដែលការការពារហានិភ័យទាក់ទងនឹងការបំពេញតាមតម្រូវការក្នុងការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

- មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសមាសធាតុគណនីការពារហានិភ័យ និងឧបករណ៍ការពារហានិភ័យ
- ផលប៉ះពាល់ពីហានិភ័យឥណទាន មិនទទួលបានទិញពីការផ្លាស់ប្តូរតម្លៃដែលជាលទ្ធផលបានពីផ្នែកសេដ្ឋកិច្ច និង
- អនុបាត នៃការការពារហានិភ័យដែលទាក់ទង គឺដូចគ្នាទៅនឹង លទ្ធផលពីបរិមាណការពារហានិភ័យ ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការការពារហានិភ័យជាក់ស្តែង និងបរិមាណនៃឧបករណ៍ការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ជាក់ស្តែងក្នុងការពារហានិភ័យ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើតុល្យភាពឡើងវិញទាក់ទងនឹងការពារហានិភ័យ ដើម្បីបំពេញនូវតម្រូវការនៃ អនុបាតការពារហានិភ័យនៅពេលដែលចាំបាច់។

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឆ) ការវិនិយោគហិរញ្ញវត្ថុ (ត)

- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានរស់រវើកតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតតាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរស់រវើកតាមថ្លៃដើមបានរំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលរស់រវើកតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូង និងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅលើរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។ ចំណេញ និងខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

(ជ) ដើមទុន និងបុព្វលាភដើមទុន

ដើមទុន និងបុព្វលាភដើមទុន ត្រូវបានចាត់ថ្នាក់ជាមូលធន។

ដើមទុនតំណាងឱ្យតម្លៃដើម (ចារឹក) នៃភាគហ៊ុនដែលត្រូវបានបោះផ្សាយ។ ភាគហ៊ុនដទៃទៀតប្រសិនបើមាន ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

បុព្វលាភភាគហ៊ុន រួមបញ្ចូលបុព្វលាភដែលបានទទួលក្នុងការបោះផ្សាយដើមទុន។ ថ្លៃដើមបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងផ្នែកមូលធនដោយកាត់ចេញប្រាក់ពន្ធពីសាច់ប្រាក់ដែលបានទទួល។

(ឈ) ចំណេញក្នុងមួយភាគហ៊ុន

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (“EPS”) គឺកំណត់ដោយយកប្រាក់ចំណេញសុទ្ធដែលបានធ្វើនិយ័តកម្មរួចបែងចែកទៅម្ចាស់ភាគហ៊ុន ដោយចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ដែលមាននៅក្នុងអំឡុងការិយបរិច្ឆេទបន្ទាប់ពីការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ក៏គណនាដូចគ្នាដោយយកប្រាក់ចំណេញសុទ្ធចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុនដែលមាន និងចេញផ្សាយនៅក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញសុទ្ធសម្រាប់បែងចែកភាគហ៊ុន និងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ត្រូវបានកែតម្រូវដើម្បីបង្ហាញពីផលប៉ះពាល់នៃភាគហ៊ុនសក្តានុពលថយចុះទៅក្នុងភាគហ៊ុនធម្មតា។ បច្ចុប្បន្នមិនមានភាគហ៊ុនសក្តានុពលថយចុះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(៣) ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មនៃទ្រព្យសម្បត្តិ និងបរិក្ខារ។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមកវិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯងណាមួយ រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌ ការងារសម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យសម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បីលុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសកម្មទាំងនេះ ត្រឹមតម្លៃសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មនីមួយៗ ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ឆ្នាំ
ការកែលម្អដី	៣ ដល់ ២០
អគារ និង ការកែលម្អ	៣ ដល់ ២០
ការកែលម្អលើទ្រព្យជួល*	៣ ដល់ ៥
បរិក្ខារការិយាល័យ	៣ ដល់ ១៥
បរិក្ខារកុំព្យូទ័រ	៣ ដល់ ៧
យានយន្ត	៣ ដល់ ៨

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើរយៈពេលខ្លីជាងនេះ នៃអាយុកាលប្រើប្រាស់ ចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ឬ ភតិសន្យាដែលពាក់ព័ន្ធ។

តម្លៃសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសកម្មដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសកម្ម ត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់នៅក្នុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថាតម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកត់ត្រាបន្ថយឱ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ក) ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាតក្នុងឆ្នាំ “ចំណូលផ្សេងៗសុទ្ធ”។

(ដ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្ម អរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រមានរយៈពេលពី បីឆ្នាំ ដល់ប្រាំពីរឆ្នាំ លើកលែងតែអាជ្ញាបណ្ណកម្មវិធីរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់រយៈពេលដប់ឆ្នាំ។

ទ្រព្យសកម្មអរូបីមិនត្រូវបានទទួលស្គាល់នៅពេលលុបចោល ឬនៅពេលគ្មានការរំពឹងទុកពីផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់របស់វា។ ចំណេញ ឬខាតដែលកើតចេញពីការមិនទទួលស្គាល់ទ្រព្យសកម្ម អរូបីដែលវាស់វែងដោយភាពខុសគ្នារវាងផលចំណេញនៃការលុបចោលសុទ្ធ និងតម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មនោះត្រូវបានលុបចោល។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(ច) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្ម ជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ តម្លៃដែលអាចប្រមូលបានមកវិញ គឺជាតម្លៃដែលខ្ពស់ជាងរវាងតម្លៃសមស្របដកការចំណាយដើម្បីលក់ និងតម្លៃកំពុងប្រើប្រាស់។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្អែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកត់ត្រាបញ្ជីសមកវិញរបស់ឱនភាពនៃតម្លៃដែលអាចកើតមាននៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតបង់ឱនភាពតម្លៃត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗ។

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានរាយការណ៍ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានចេញចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកត់ត្រាបញ្ជីស ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកត់ត្រាបញ្ជីស ចំពោះតែទំហំនៃតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ ដែលត្រូវបានកំណត់រួចរាល់ចំនួនរំលស់លើទ្រព្យរូបី និងរំលស់លើទ្រព្យអរូបីសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកត់ត្រាបញ្ជីសនៃឱនភាពនៃការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណូល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ ទុនបម្រុងការពារហានិភ័យ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួនសម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃដោយអនុលោមតាមស.វ.ហ.អ.ក (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ ការវិនិយោគលើមូលបត្របំណុល និងកិច្ចសន្យាក្រៅតារាងតុល្យការ) និងសំវិធានធនតាមបទប្បញ្ញត្តិ (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ និងកិច្ចសន្យាក្រៅតារាងតុល្យការ ដោយអនុលោមតាមអត្រាចំណាត់ថ្នាក់ឥណទានពី ធនាគារជាតិនៃកម្ពុជា)។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមបទប្បញ្ញត្តិមានចំនួនច្រើនជាងសំវិធានធនឱនភាពនៃតម្លៃដែលអនុលោមតាម ស.វ.ហ.អ.ក ៩។

សំវិធានតាមបទប្បញ្ញត្តិត្រូវបានគណនាដោយធ្វើការគុណអត្រាសំវិធានធនតាមចំណាត់ថ្នាក់ឥណទាន ដោយផ្អែកលើបទប្បញ្ញត្តិ ដែលចេញដោយ ធនាគារជាតិ នៃ កម្ពុជា ទៅនឹងសមតុល្យយោងដុលដែលអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។ អត្រាទាំងនេះមានដូចជា៖ ឥណទានធម្មតាអត្រា ១% ឥណទានឃ្លាំមើលអត្រា ៣% ឥណទានក្រោមស្តង់ដារអត្រា ២០% ឥណទានសង្ស័យអត្រា ៥០% និងឥណទានបាត់បង់អត្រា ១០០%។

ទុនបម្រុងការពារហានិភ័យរួមមានចំណែកប្រសិទ្ធភាពនៃបម្រែបម្រួលបង្ករសុទ្ធ ក្នុងតម្លៃសមស្របនៃឧបករណ៍ការពារហានិភ័យ ដែលប្រើក្នុងការការពារហានិភ័យលំហូរសាច់ប្រាក់ដែលនៅមិនទាន់មានការទទួលស្គាល់ជាបន្តបន្ទាប់នៅក្នុងប្រាក់ចំណេញ ឬខាត។

ទុនបម្រុងផ្សេងៗគឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធ ក្នុងកិច្ចប្រតិបត្តិការបរទេស។

(ឃ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត លើកលែងតែវិសាលភាពដែលទាក់ទងទៅនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលក្រុមហ៊ុននីមួយៗរបស់សម្ព័ន្ធធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្នដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ពួកគេនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់គណនេយ្យ ឬចំណេញឬខាតដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើតមានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធមិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដែល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់បំណុល និងចំណាយសម្រាប់អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់សំវិធានធនមួយ នៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើត កាតព្វកិច្ចស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុង ការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ii). គម្រោងមូលនិធិសោធននិវត្តន៍

ធនាគារបង់វិភាគទានប្រចាំខែ សម្រាប់គម្រោងប្រាក់សោធននិវត្តន៍កាតព្វកិច្ច ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាគម្រោងរបបសន្តិសុខសង្គមដែលគ្រប់គ្រងដោយសាធារណៈសម្រាប់សោធននិវត្តន៍នៅកម្ពុជា។ ធនាគារ មិនមានកាតព្វកិច្ចទូទាត់បន្ថែមទៀតទេ នៅពេលដែលវិភាគទានត្រូវបានបង់ចរាចរ។ វិភាគទាននេះត្រូវបានទទួលស្គាល់ថាជា ការចំណាយអត្ថប្រយោជន៍របស់និយោជិតនៅពេលដែលពួកគេដល់កាលកំណត់។

មូលនិធិសោធននិវត្តន៍ គឺជាកាតព្វកិច្ចរបស់ធនាគារ និងនិយោជិត។ ការចូលរួមទាំងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយការចូលរួមទាំងនេះត្រូវបានបង្រៀនរាល់ខែទៅបេឡាជាតិរបបសន្តិសុខសង្គម។ សម្រាប់រយៈពេល ប្រាំឆ្នាំដំបូង ការចូលរួមនៃមូលនិធិត្រូវបានកំណត់ចំនួន ៤% (ចាប់ពី ៤០០.០០០ រៀល ទៅ ១.២០០.០០០ រៀល សមមូល នឹង ៩៩ ដុល្លារអាមេរិក ទៅ ២៩៨ ដុល្លារអាមេរិករៀងគ្នា) ដែលត្រូវបានបង់ចំនួន ២% ដោយធនាគារ និងចំនួន ២% ដោយ និយោជិត។ (សូមមើលកំណត់សម្គាល់លេខ ២៥)។

(iii). អត្ថប្រយោជន៍ការងាររយៈពេលវែង

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ការងាររយៈពេលវែងផ្សេងៗ ត្រូវបានសង្ខេបដូចខាងក្រោម៖

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ និងសេចក្តីណែនាំលេខ ០៤២/១៩ កប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (“ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា មីយ៉ាន់ម៉ា (“AMM”) នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ ប្រសិទ្ធភាពនៅខែមករា ឆ្នាំ២០១៩ ១៥ ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែជាមធ្យម របស់ពួកគេ និងអត្ថប្រយោជន៍ ជាដើមរាល់ឆ្នាំត្រូវទូទាត់ជាដើមរាល់ប្រាំមួយខែម្តង ក្នុងខែមិថុនា និងធ្នូ (៧,៥ថ្ងៃ នៃការទូទាត់នីមួយៗ)។
- ប្រាក់បំណាច់លើកអតីតភាពការងារ៖ និយោជិតមានសិទ្ធិទទួលបាន ១៥ថ្ងៃ នៃប្រាក់ខែ ក្នុងមួយឆ្នាំ នៃការបម្រើការងារ របស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ហើយនៅតែបន្តបម្រើការងារជាមួយ សម្ព័ន្ធធនាគារ និងធនាគារ។ ប្រាក់បំណាច់លើកអតីតភាពការងារ អាស្រ័យលើការបម្រើការងារកន្លងមករបស់បុគ្គលិក ម្នាក់ៗ ហើយមិនត្រូវលើសពីប្រាំមួយខែ នៃប្រាក់ខែគោលជាមធ្យមនោះឡើយ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការ ទូទាត់ប្រាក់អតីតភាពការងារឆ្នាំកន្លងមក ដែលនឹងត្រូវទូទាត់ចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងក្នុងខែធ្នូ ដោយចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ២០២១ មក។

ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ ប្រាក់បំណាច់អតីតភាព ការងារបច្ចុប្បន្នទាំងនេះត្រូវបានបង្កនៅក្នុងឆ្នាំ ដែលការបម្រើការងារពាក់ព័ន្ធ ត្រូវបានផ្តល់ដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(iii). អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

អត្ថប្រយោជន៍អតីតភាពការងារ (ត)

ប្រាក់បំណាច់រំលឹកអតីតភាពការងារត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត លើកលែងតែ ចំនួនដែលត្រូវទូទាត់ក្នុងរយៈពេល ១២ខែ។ បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នាការិយបរិច្ឆេទរាយការណ៍ ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ដែល សម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទនៃការរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ នាពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលវែងបំផុត។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតចន្លោះពី ១.២៥០ ដុល្លារអាមេរិក រហូតដល់ ៦.២៥០ ដុល្លារអាមេរិក អាស្រ័យលើលំដាប់តួនាទីរបស់អ្នកគ្រប់គ្រង លើកលែងតែ ABL ដែលផ្តល់អត្ថប្រយោជន៍ អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតចន្លោះពី ៧.៩៤៧.០០០ គីបឡាវ (សមមូលនឹង ៣៧៨ ដុល្លារអាមេរិកគត់) រហូតដល់ ២៣.៣៧២.៥០០ គីបឡាវ (សមមូលនឹង ១.១១២ ដុល្លារអាមេរិកគត់) អាស្រ័យលើលំដាប់តួនាទីរបស់អ្នកគ្រប់គ្រង។

និយោជិតស្ថិតក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទទួលបានសិទ្ធិទទួលបានប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង បន្ទាប់ពីស្ថិត ក្នុងតួនាទីជាអ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារល្អបំផុត ល្អណាស់។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទ ទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផល ការងារល្អណាស់សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នក គ្រប់គ្រងដំបូងនឹងត្រូវធ្វើឡើងនៅក្នុង ខែមីនាឆ្នាំ បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យរយៈពេលបីឆ្នាំគ្រប់គ្រាន់ ហើយជាបន្ត បន្ទាប់រៀងរាល់បីឆ្នាំក្រោយមកទៀត។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ និយោជិតនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបាន កំណត់ដោយធ្វើការអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មាន ដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើមាន កាលកំណត់សម្រាប់រយៈពេលបីឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

(ត) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនានា ពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ច នោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបាន កំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាលទ្ធភាពនៃលំហូរ ចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់ អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យ ជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជា ចំណាយការប្រាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(២) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក ECL នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មាន រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ថ្លៃដើមបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមបានរំលស់’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម បូក ឬដករំលស់បង្ក ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណ្ឌាប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់របស់លំហូរសាច់ប្រាក់នៃឧបករណ៍ ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាព ក៏ត្រូវបានធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ថ) ការប្រាក់ (ត)

ចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នៅពេលទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន លើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុល្លារទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ អាចរួមមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមបានរំលស់
- ការប្រាក់លើឧបករណ៍បំណុលរវាស់វែងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗអាចរួមមាន៖

- បំណុលហិរញ្ញវត្ថុដែលរវាស់វែងតាមថ្លៃដើមបានរំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួល របស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នាខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាមួយតាម FVTPL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

(ទ) កម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ញើ និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។

ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទងត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតឱ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥ ចំណូលដែលបានពីកិច្ចសន្យាជាមួយអតិថិជន។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ឆ) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ចំណូលពីភាគលាភណាមួយ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតា នេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដង់) សម្រាប់មូលបត្រមូលធនសម្រង់។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញរបស់ផ្នែកនៃថ្លៃដើម របស់ការវិនិយោគត្រូវបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូល សម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និង សេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

(ន) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលធ្វើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុង រយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ក្នុងនាមជាភតិកៈ

នាពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យាសម្ព័ន្ធធនាគារនិងធនាគារបែងចែកតម្លៃតបស្នង នៅក្នុងកិច្ចសន្យាទៅតាមសមាសធាតុភតិសន្យានីមួយៗដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទ ចាប់ផ្តើម ភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើមដំបូង ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលត្រូវបាន កែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូកនឹងចំណាយដោយផ្ទាល់ដំបូងដែលបាន កើតឡើង និងការប៉ាន់ស្មាននៃចំណាយដើមរ៉េរី និងផ្លាស់ចេញទ្រព្យសកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជា មូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវក្នុងលក្ខខណ្ឌនៃភតិសន្យា លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិតសន្និធិដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃ អាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឱ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុង ការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្ត ជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាន ដូចគ្នាទៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់ បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅកាល បរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែលអត្រានោះមិនអាចកំណត់ សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាការអនុវត្ត សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រា ការប្រាក់កម្ចីបន្ថែម ជាអត្រាអប្បបរមា ដើម្បីវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាភតិកៈ(ត)

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេរ រួមទាំងសមាសធាតុនៃការទូទាត់ថេរ ដកចេញនូវរាល់អត្ថប្រយោជន៍នៃភតិសន្យា
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្តការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មី ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យាមុនពេលកំណត់ លើកលែងតែសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាមិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ នៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬអត្រាណាមួយ ប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ក្រោមតម្លៃសំណល់មានការធានា ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរឬទេ ឬប្រសិនបើមានការទូទាត់ថេរជាស្ថានភាពពិតដែលកែប្រែ ឬភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែលើភតិសន្យា មិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយឡែកឡើយ។ នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យាណាដែលបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលរួមមានជម្រើសក្នុងការទិញគឺមិនមែនជាភតិសន្យារយៈពេលខ្លីនោះទេ។

មូលដ្ឋាននៃការវាយតម្លៃទ្រព្យសកម្ម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសម្បត្តិដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប។ ឧទាហរណ៍ ការវាយតម្លៃមូលដ្ឋាននៃមិនសមស្របជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានតម្លៃទាបឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាត្រឹមត្រូវសម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ប) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ

ទ្រព្យសកម្មយថាហេតុ គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬការរំពឹងទុកផ្សេងៗដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ទ្រព្យសកម្មយថាហេតុ គួរតែត្រូវបានបង្ហាញនៅពេលដែលទំនងជាមានលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ប) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ (ត)

បំណុលយថាហេតុ ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតធានានៃដែលត្រូវបានដាក់តម្កល់ជាទ្រព្យបញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាច វាស់វែងទៅលើចំនួននៃកាតព្វកិច្ចឱ្យបានច្បាស់លាស់។

បំណុលយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញលើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើនឹងសូន្យ។

(ឆ) របាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក គឺជាធាតុផ្សំរបស់សម្ព័ន្ធធនាគារដែលទាក់ទងនឹងសកម្មភាពអាជីវកម្ម ដែលវាអាចនឹងកើតមានចំណូល និងចំណាយ ដែលរួមបញ្ចូលចំណូល និងចំណាយ ដែលទាក់ទងនឹងប្រតិបត្តិការដែលមាននៅក្នុងធាតុផ្សំរបស់សម្ព័ន្ធធនាគារ។

ព័ត៌មានអំពីប្រតិបត្តិការតាមផ្នែក ដែលត្រូវនឹងកម្រិតកំណត់ខាងក្រោម សម្ព័ន្ធធនាគារនឹងរាយការណ៍ដាច់ដោយឡែករួមមាន៖

- ចំនួនទឹកប្រាក់នៃរបាយការណ៍ចំណេញ ឬខាតដែលស្មើនឹង ១០% ឬច្រើនជាងនៃចំនួនទឹកប្រាក់ចំណេញរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ ដែលមិនរាយការណ៍ខាត និងទឹកប្រាក់ខាតរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ដែលរាយការណ៍ខាត ឬ
- ទ្រព្យសកម្មដែលមានចំនួន ១០% ឬច្រើនជាងនៃទ្រព្យសកម្មរួមនៃប្រតិបត្តិការតាមផ្នែក។

ប្រតិបត្តិការតាមផ្នែក ដែលមិនត្រូវនឹងកម្រិតកំណត់ទាំងនេះ អាចត្រូវបានរាយការណ៍ និងលាតត្រដាងដាច់ដោយឡែកប្រសិនបើអ្នកគ្រប់គ្រងជឿថាព័ត៌មានអំពីផ្នែកនោះ គឺផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

សម្រាប់គោលបំណងរបស់អ្នកគ្រប់គ្រង សម្ព័ន្ធធនាគារ គឺកំពុងតែរៀបចំឱ្យទៅជាអាជីវកម្មធំៗចំនួន២ គឺឱ្យកម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ផ្នែកទាំងនេះជាមូលដ្ឋាន ដែលសម្ព័ន្ធធនាគាររាយការណ៍ ក្នុងរបាយការណ៍តាមផ្នែកដំបូង។

ព័ត៌មានហិរញ្ញវត្ថុតាមផ្នែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៦។

(៣) ការបង្កត់នៃចំនួន

ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង កំណត់សម្គាល់ គឺស្ថិតនៅក្នុងឯកតារូបិយប័ណ្ណដុល្លារអាមេរិក។ ចំនួនប្រាក់រៀលខ្មែរទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ត្រូវបានបង្កត់ទៅជិតខ្ទង់ពាន់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. សមាសភាពនៃសម្ព័ន្ធធនាគារ

លម្អិតនៃបុត្រសម្ព័ន្ធរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣។

ព័ត៌មានហិរញ្ញវត្ថុសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៃបុត្រសម្ព័ន្ធមិនមែនកាន់កាប់ដោយធនាគារ ដែលមានភាគកម្មមិនមានអភិបាលភាពជាសារវន្ត ត្រូវបានបង្ហាញនៅខាងក្រោម និងនៅក្នុងទំព័រនេះ។ ព័ត៌មានហិរញ្ញវត្ថុដែលបានសង្ខេប គឺតំណាងឱ្យចំនួនទឹកប្រាក់មុនពេលលុបបំបាត់ចោល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣. សមាសភាពនៃសម្ព័ន្ធ (ត)

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ
អេស៊ីលីដា ឯក

	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ៖				
ទ្រព្យសកម្មរយៈពេលខ្លី	៦១៥.៣៥៨	២៩៦.៦៩១	២.៤៧៦.៨១៦	១.២១១.៩៨៣
ទ្រព្យសកម្មរយៈពេលវែង	៣០.៦៨២.៤២៦	៣១.៤៣៣.០១៩	១២៣.៤៩៦.៧៦៥	១២៨.៤០៣.៨៨៣
ទ្រព្យសកម្មសរុប	៣១.២៩៧.៧៨៤	៣១.៧២៩.៧១០	១២៥.៩៧៣.៥៨១	១២៩.៦១៥.៨៦៦
បំណុលរយៈពេលខ្លី	៣.៦៩៩.០៩១	២.៧៩៣.២៦២	១៤.៨៨៨.៨៤២	១១.៤១០.៤៧៥
បំណុលរយៈពេលវែង	១.៣៨៦.៥៦២	៣.១៧៩.០៩៣	៥.៥៨០.៩១២	១២.៩៨៦.៥៩៦
បំណុលសរុប	៥.០៨៥.៦៥៣	៥.៩៧២.៣៥៥	២០.៤៦៩.៧៥៤	២៤.៣៩៧.០៧១
មូលធន	២៦.២១២.១៣១	២៥.៧៥៧.៣៥៥	១០៥.៥០៣.៨២៧	១០៥.២១៨.៧៩៥
បំណុល និងមូលធនសរុប	៣១.២៩៧.៧៨៤	៣១.៧២៩.៧១០	១២៥.៩៧៣.៥៨១	១២៩.៦១៥.៨៦៦
ម្ចាស់កម្មសិទ្ធិ និងសិទ្ធិបោះឆ្នោតកាន់កាប់ ដោយភាគកម្មមិនមានអភិបាលភាព	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%
មូលធនបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	២០.០៨០.៤៥១	១៩.៧៣២.៤៥២	៨០.៨២៥.៤២៥	៨០.៦០៧.០៦៧
ភាគកម្មមិនមានអភិបាលភាព	៦.១៣១.៦៨០	៦.០២៤.៩០៣	២៤.៦៧៨.៤០២	២៤.៦១១.៧២៨
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលនៃប្រតិបត្តិការ៖				
ចំណូល	៦.៣២៥.៦០២	៤.៦៥១.១៤៥	២៥.៧៥១.៥២៦	១៩.១១៦.២០៦
ថ្លៃដើម និងចំណាយ	(៥.៨៧០.៨២៦)	(៤.៨១៥.៣៤៣)	(២៣.៩០០.១៣៣)	(១៩.៧៩១.០៦០)
ចំណេញក្នុងការិយបរិច្ឆេទ	៤៥៤.៧៧៦	(១៦៤.១៩៨)	១.៨៥១.៣៩៣	(៦៧៤.៨៥៤)
សរុបលទ្ធផលចំណេញលម្អិតក្នុង ការិយបរិច្ឆេទ	៤៥៤.៧៧៦	(១៦៤.១៩៨)	១.៨៥១.៣៩៣	(៦៧៤.៨៥៤)
ប្រាក់ចំណេញបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	៣៤៨.៣៩៩	(១២៥.៧៩០)	១.៤១៨.៣៣២	(៥១៦.៩៩៧)
ភាគកម្មមិនមានអភិបាលភាព	១០៦.៣៧៧	(៣៨.៤០៨)	៤៣៣.០៦១	(១៥៧.៨៥៧)
សរុប	៤៥៤.៧៧៦	(១៦៤.១៩៨)	១.៨៥១.៣៩៣	(៦៧៤.៨៥៤)
សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទ បែងចែកទៅ៖				
មូលធនកាន់កាប់ដោយ ធនាគារមេ	៣៤៨.៣៩៩	(១២៥.៧៩០)	១.៤១៨.៣៣២	(៥១៦.៩៩៧)
ភាគកម្មមិនមានអភិបាលភាព	១០៦.៣៧៧	(៣៨.៤០៨)	៤៣៣.០៦១	(១៥៧.៨៥៧)
សរុប	៤៥៤.៧៧៦	(១៦៤.១៩៨)	១.៨៥១.៣៩៣	(៦៧៤.៨៥៤)
លំហូរសាច់ប្រាក់៖				
សាច់ប្រាក់ចូលសុទ្ធប្រើក្នុងសកម្មភាព ប្រតិបត្តិការ	១.១៩២.០៦៦	១.៥១៤.៧៤៧	៤.៨៥២.៩០១	៦.២២៥.៦១០
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាព វិនិយោគ	(១៣១.២៣១)	(៧២.៣១៩)	(៥៣៤.២៤១)	(២៩៧.២៣១)
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន	(១.០៦៥.៨៣០)	(១.៨៦៧.៤៨០)	(៤.៣៣៨.៩៩៤)	(៧.៦៧៥.៣៤៣)
លំហូរសាច់ប្រាក់ចេញ សុទ្ធ	(៤.៩៣៩)	(៤២៥.០៥២)	(២០.៣៣៤)	(១.៧៤៦.៩៦៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មាន គណនេយ្យ កម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយ ចំនួនដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ ធនាគារ និងធនាគារត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និង ការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុង ការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ មានដូចខាងក្រោម។

ខាងក្រោមនេះ គឺជាការសន្មតសំខាន់ៗទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ ប្រមាណនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ៖

ការវាស់វែងនៃសំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក

សំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើម ដករំលស់ តម្លៃប្រើប្រាស់ ម៉ូដែលស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីលក្ខខណ្ឌសេដ្ឋកិច្ច និងឥរិយាបថឥណទាន នាពេលអនាគត (ឧ. លទ្ធភាពនៃការខកខានសងរបស់អតិថិជន និងលទ្ធផលខាតបង់)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនក៏ត្រូវបានតម្រូវឱ្យអនុវត្តគណនេយ្យសម្រាប់ការវាស់វែង ECL ដូចជា៖

- ការដាក់ជាក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចែករំលែកលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាសម្រាប់គោល បំណងនៃការវាស់វែង ECL
- ការជ្រើសរើសម៉ូដែល និងការសន្មតសមស្របដើម្បីវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់កំណត់អត្តសញ្ញាណប្រាក់កម្ចីដល់អតិថិជនដែលបានជួបប្រទះការកើនឡើង យ៉ាងខ្លាំងនៃហានិភ័យឥណទាន (SICR)
- ការអនុវត្តការសន្មត និងការវិភាគលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងព័ត៌មានដែលមើលទៅ ខាងមុខ
- ធនាគារបាន ដំឡើងកំរិត LGD រហូតដល់ ១០% សម្រាប់ការគណនា ECL ក្នុងករណីមានទ្រព្យធានាលើស សម្រាប់ឥណទាន ដែលអាចធានាបានដោយប្រភេទទ្រព្យធានាផ្សេងៗ ជាពិសេសនៅពេល ដែលទ្រព្យធានា បានដាក់ត្រូវបានផ្តោតទៅលើដី និងអគារ បន្ទាប់ពីការវិភាគលើទិន្នន័យការបាត់បង់ជាប្រវត្តិសាស្ត្រ និងជាការ ឆ្លើយតបទៅនឹងការវិវឌ្ឍក្នុងផលបត្រឥណទានរបស់ធនាគារ ព្រមទាំងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែល មានស្រាប់។

សូមយោងលើកំណត់សម្គាល់លេខ ៣៩.១(ច)៖ សម្រាប់ការណែនាំលើការវាយតម្លៃឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រោមម៉ូដែល ECL។ នេះរាប់បញ្ចូលទាំងការកំណត់នៃធាតុចូល ដែលប្រើក្នុងការវាស់វែង ECL និងការបញ្ចូលព័ត៌មានដែលមើល ទៅមុខ។

អត្ថប្រយោជន៍និយោជិត

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចមូលនិធិលើកទឹកចិត្ត រំលឹកប្រាក់បំណាច់អតីតភាពការងារ និង មូលនិធិលើកទឹកចិត្តអភិវឌ្ឍន៍ វិជ្ជាជីវៈ អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួន។ ការសន្មតដែលត្រូវ បានប្រើក្នុងការកំណត់ចំណាយសុទ្ធ សម្រាប់អត្ថប្រយោជន៍និយោជិតមានអត្រាអប្បបរមា និងអត្រាឈប់ពីការងារ។ ការផ្លាស់ប្តូរ ណាមួយនៅក្នុងការសន្មតទាំងនេះនឹងប៉ះពាល់ដល់តម្លៃនៃអត្ថប្រយោជន៍និយោជិត។

អត្ថមាននៃទីផ្សារមូលបត្រជាប្រាក់ដុល្លារអាមេរិក និងមូលបត្ររដ្ឋជាប្រាក់ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា អ្នកគ្រប់គ្រង បានប្រើប្រាស់ អត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងបំផុត និងអត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលបីឆ្នាំ ជាអត្រាអប្បបរមា និងអត្រាឈប់ពីការងារ ដើម្បីកំណត់តម្លៃ បច្ចុប្បន្ន នៃលំហូរសាច់ប្រាក់នាពេលអនាគតប៉ាន់ស្មានដែលរំពឹងថានឹង តម្រូវឱ្យទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍រំលឹកប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈរៀងគ្នា ដែលគិតជា ប្រាក់ដុល្លារអាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា

បំណុលភតិសន្យា គឺវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភតិសន្យាដែលត្រូវទូទាត់ទៅតាមរយៈពេលនៃភតិសន្យា។ នៅក្នុងការគណនា បំណុលភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមដោយផ្អែកលើអត្រាការប្រាក់កម្ចីជាធម្មតា នៅពេលចាប់ផ្តើមអនុវត្តទៅតាមរយៈពេលនៃភតិសន្យា។

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

ដើម្បីអនុលោមតាមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀលខ្មែរ (“KHR”)។ ទ្រព្យសកម្ម និងបំណុល នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងទុនបម្រុង ត្រូវបានប្តូរតាមអត្រាចុងគ្រានាកាលបរិច្ឆេទនៃការរាយការណ៍។ ដើមទុន និងបុព្វលាភភាគហ៊ុន របស់ភាគទុនិកត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទនៃប្រតិបត្តិការ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្រាក់ប្រចាំឆ្នាំ ដែលអាចអនុវត្តបានសម្រាប់ដំណាច់ការិយបរិច្ឆេទរបាយការណ៍។ ភាពខុសគ្នា ដែលកើតឡើងពីការប្តូររូបិយប័ណ្ណទាំងអស់ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយ ធនាគារជាតិ នៃកម្ពុជាដូចខាងក្រោម៖

		អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០២៥រៀល	៤.០៧១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១ ដុល្លារអាមេរិក =	៤.០៨៥រៀល	៤.១១០រៀល

៦. ព័ត៌មានតាមផ្នែក

ប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារ គឺក្នុងវិស័យហិរញ្ញវត្ថុ ដែលបានកំណត់ដោយរបាយការណ៍តាមផ្នែករបស់សម្ព័ន្ធធនាគារ។

(ក) អាជីវកម្មតាមផ្នែក

ប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ គឺគ្រប់គ្រងដាច់ដោយឡែក តាមលក្ខណៈនៃសេវាដែលបានផ្តល់ (ផ្នែកដំបូង) និងតាមទីផ្សារតំបន់ផ្សេងគ្នា (ផ្នែកទី២) ដែលផ្នែកនីមួយៗ គឺតំណាងឱ្យយុទ្ធសាស្ត្រអាជីវកម្ម។ ផ្នែកអាជីវកម្មរបស់សម្ព័ន្ធធនាគារមានដូចខាងក្រោម៖

- **កម្ចី៖** ផ្តល់ប្រាក់កម្ចីទៅឯកត្តជន ក្រុម និងនីតិបុគ្គល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ។ ផលិតផលត្រូវផ្តល់ជូនទៅតាមគោលបំណង លក្ខណៈ និងទំហំ ដូចជា កម្ចីជាក្រុម កម្ចីធុនតូច កម្ចីមធ្យម កម្ចីទិញផ្ទះ កម្ចីទិញឡាន កម្ចីទិញម៉ូតូ ឥណទានវិបារូបន៍ កម្ចីសម្រាប់ទុនបង្វិល ភតិសន្យាហិរញ្ញវត្ថុ កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ ល។
- **សេវាហិរញ្ញវត្ថុផ្សេងៗ៖** ផ្តល់សេវាផ្សេងៗដូចជាប្រតិបត្តិការប្តូរប្រាក់ ការផ្តល់កាតឥណទាន និងឥណពន្ធ និងការទទួលសេវាកម្មការផ្ទេរប្រាក់ (នៅក្នុងប្រទេស និងក្រៅប្រទេស) និង សេវាចាត់ចែងសាច់ប្រាក់ ដូចជា ប្រាក់បៀវត្ស និងប្រមូលសាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបញ្ជាអចិន្ត្រៃយ៍។ សេវាទាំងនេះ គឺកំពុងធ្វើទំនើបកម្មប្រើប្រាស់តាមប្រព័ន្ធធនាគារឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទក្នុងទូរស័ព្ទដៃ ការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អ៊ិនធើណែត និង អ៊ីឌុមមើស ក៏ដូចជាកម្មវិធីឌីជីថលផ្សេងៗទៀត។

ផ្នែកទាំងនេះ គឺជាមូលដ្ឋានដែលសម្ព័ន្ធធនាគាររាយការណ៍ជាព័ត៌មាននៃផ្នែកដំបូងរបស់ខ្លួន។ ប្រតិបត្តិការរវាងផ្នែកនីមួយៗកើតឡើងតាមការប៉ាន់ស្មានអត្រាទីផ្សារលើមូលដ្ឋានជំហោងដៃ។

ចំណូល និងចំណាយតាមផ្នែក គឺបែងចែកដោយផ្ទាល់ទៅផ្នែកដំបូងនៃអាជីវកម្ម និងទាក់ទងនឹងផ្នែកខ្លះនៃ ចំណូល និងចំណាយរបស់សម្ព័ន្ធធនាគារ ដែលអាចចែកទៅតាមផ្នែកនៃអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីចំណូល និងចំណាយនៃផ្នែកអាជីវកម្មនោះ។

សម្រាប់ផ្នែកទី២ ចំណូល និងចំណាយ នឹងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ដោយផ្អែកលើទីតាំងនៃធនធានដែលបង្កើតប្រាក់ចំណូល និងតំបន់ភូមិសាស្ត្រដែលចំណាយកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(ខ) ការវិភាគព័ត៌មានផ្នែកដំបូង

ព័ត៌មានផ្នែកដំបូង តាមផ្នែកអាជីវកម្មលើមូលដ្ឋានរួម មានដូចខាងក្រោម៖

ចំណូល	២០២៤						២០២៣						
	សេវាហិរញ្ញវត្ថុផ្សេងៗ			សរុប			សេវាហិរញ្ញវត្ថុផ្សេងៗ			សរុប			
	កម្ចី	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	កម្ចី	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	កម្ចី	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់		៨០.៣៤០.៥៤០.៥	៣.២៧២.២៨៣.៤៣២	-	-	៨០.៣៤០.៥៤០.៥	៣.២៧២.២៨៣.៤៣២	៣.១០៥.៦៣១.០៤៥	-	-	៧.៥៥៦.៣១០.០៤៥	៣.១០៥.៦៣១.០៤៥	៣.១០៥.៦៣១.០៤៥
ចំណាយការប្រាក់		(៣.៤៤៦.៥២២.២០២)	(១.៤០៣.០៧៩.១៣១)	-	-	(៣.៤៤៦.៥២២.២០២)	(១.៤០៣.០៧៩.១៣១)	(៣.២៥០.០១១.៤៣៤)	-	-	(៣.២៥០.០១១.៤៣៤)	(១.៣៥២.១៩៥.៤៩៤)	(១.៣៥២.១៩៥.៤៩៤)
ចំណូលការប្រាក់សុទ្ធ		៨៥.៨៩៤.០១៨.៣	១.៨៦៩.២០៤.៣០១	-	-	៨៥.៨៩៤.០១៨.៣	១.៨៦៩.២០៤.៣០១	៨.៣៥៥.៦២៩.៥៧៩	-	-	៨.៣០៦.២៩៨.៦១១	៧.៧៥៣.៤៧៥.៦០៩	៧.៧៥៣.៤៧៥.៦០៩
ចំណូលមិនមែនការប្រាក់		-	-	២៥០.១៣៧.១៧៦	២៥០.១៣៧.១៧៦	២៥០.១៣៧.១៧៦	២៥០.១៣៧.១៧៦	២៥០.១៣៧.១៧៦	៧២៣.៧៧១.១៥៣	២៥០.១៣៧.១៥៣	២៥០.១៣៧.១៥៣	៧២៣.៧៧១.១៥៣	២៥០.១៣៧.១៥៣
សរុបចំណូលសុទ្ធ		៨៥.៨៩៤.០១៨.៣	១.៨៦៩.២០៤.៣០១	២៥០.១៣៧.១៧៦	២៥០.១៣៧.១៧៦	៨៥.៨៩៤.០១៨.៣	១.៨៦៩.២០៤.៣០១	៨.៦០៦.២៤៨.១៥៥	៧២៣.៧៧១.១៥៣	២៥០.១៣៧.១៥៣	៨.៦០៦.២៤៨.១៥៥	៧២៣.៧៧១.១៥៣	២៥០.១៣៧.១៥៣

(គ) ការវិភាគព័ត៌មានផ្នែកទី២

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) មានដូចខាងក្រោម៖

២០២៤									
ចំណេញប្រភេទ		សាធារណរដ្ឋប្រជាធិបតេយ្យ		សាធារណរដ្ឋសហភាព		សាធារណរដ្ឋសហភាព		២០២៣	
		ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា	ប្រជាមានិតកម្ពុជា
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណូលសរុប	ផលប្រាក់ប្រាក់	៣.៤០៣.២៥២.២០២	២៤.១២២.២៨៣.៤៣២	៧៦.៩៣៨.៨៨៣	១.៨១៩.២០៤.៣០១	៧៦.៩៣៨.៨៨៣	១.៨១៩.២០៤.៣០១	៧៦.៩៣៨.៨៨៣	១.៨១៩.២០៤.៣០១
	ចំណាយសរុប	(៣.៤០៣.២៥២.២០២)	(១.៤០៣.០៧៩.១៣១)	(៧៦.៩៣៨.៨៨៣)	(១.៤០៣.០៧៩.១៣១)	(៧៦.៩៣៨.៨៨៣)	(១.៤០៣.០៧៩.១៣១)	(៧៦.៩៣៨.៨៨៣)	(១.៤០៣.០៧៩.១៣១)
ចំណេញសុទ្ធ		០	១.៨១៩.២០៤.៣០១	០	១.៨១៩.២០៤.៣០១	០	១.៨១៩.២០៤.៣០១	០	១.៨១៩.២០៤.៣០១
ព័ត៌មានតាមផ្នែកផ្សេងៗ		៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១
សរុបចំណូលសុទ្ធ	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	៤១.៤៤០.៣១១	១.៨១៩.២០៤.៣០១	

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៧. សាច់ប្រាក់ក្នុងដៃ

ឧបរណ្ទ្រី	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)				(កំណត់សម្គាល់ ៥)			
តាមរូបិយប័ណ្ណ៖								
ជាប្រាក់ដុល្លារអាមេរិក	៣១៥.៦៩៥.៥០៣	៣០៣.០៣៦.៥២០	១.២៧០.៦៧៤.៤០០	១.២៣៧.៩០៤.១៤៤	៣១៣.៩៤៣.៤៣៧	៣០១.៥៤៧.៥២៥	១.២៦៣.៧៤៣.៣៣៤	១.២៣១.៩៤៥.០៤០
ជាប្រាក់រៀលខ្មែរ	១៦១.២៤២.៥៤៤	១៥១.៩១០.៤៩៤	៦៤៩.០០១.២៤០	៦២០.៥៥៦.០០២	១៦១.២២៦.៥៧៦	១៥១.៩០៤.៦៧២	៦៤៤.៩៣៦.៩៦៤	៦២០.៥៣០.៥៤៥
ជាប្រាក់បាត់វិថ	២៤.១៤៤.៦៥២	៣២.២០៤.១៥០	១១៣.៤៤៣.២២៤	១៣១.៥៥៣.៩៥៣	២៦.៦៦៧.៦៦៧	៣០.៥៤៣.២០៦	១០៧.៣៣៧.៣៦០	១២៤.៩៣២.៣៩៧
ជាប្រាក់អ៊ីរ៉ូ	១.០៤៤.០៤៤	៥៧៦.៦៤១	៤.២១៤.៣៩៣	២.៣៥៥.៧៤២	១.០៤១.៣៤៤	៥៧២.៥២១	៤.១៩១.៤១០	២.៣៣៤.៧៤៤
ជាប្រាក់ប័ណ្ណផ្សេងៗ	៧.៧៧១.៣៧៦	៤.០៦៥.៣២៣	៣១.២៧៩.៧៤៤	៣២.៩៤៦.៤៤៤	៥៤០.០៤៩	១.៩៣៦.៣៩៣	២.១៧៣.៦៩៧	៧.៩១០.១៦៥
	៥១៣.៩៤២.១២៣	៤៩៥.៧៩៣.៥៦៤	២.០៦៤.៦១៧.០៤៥	២.០២៥.៣១៦.៧២៥	៥០៣.៤៥៩.០៧៣	៤៤៦.៥៤៤.៣១៧	២.០២៦.៤២២.៧៦៩	១.៩៤៧.៦៩៦.៩៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

សម្ព័ន្ធធនាគារ					ធនាគារ		
២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៤	២០២៣
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
១.២៤៧.៧៧៣.០៤៧	១.៣៨៩.៩៣១.៦៦៤	៥.០២២.២៤៦.៥១៤	៥.៦៧៧.៤៧០.៤៤៧	១.២៤៧.៧៧៣.០៤៧	១.៣៨៩.៩៣១.៦៦៤	៥.០២២.២៤៦.៥១៤	៥.៦៧៧.៤៧០.៤៤៧
៥០.៤០៩.១៥៣	២៤៤.៧២៦	២០២.៤៩៦.៤៤១	១.០១៦.០៤៦	៥០.៤០៩.១៥៣	២៤៤.៧២៦	២០២.៤៩៦.៤៤១	១.០១៦.០៤៦
១.២៩៨.១៨២.២០០	១.៣៩០.១៨០.៣៩០	៥.២២៥.១៨៣.៣៥៥	៥.៦៧៤.៤៨៦.៤៩៣	១.២៩៨.១៨២.២០០	១.៣៩០.១៨០.៣៩០	៥.២២៥.១៨៣.៣៥៥	៥.៦៧៤.៤៨៦.៤៩៣
២២.៥៩៣.១៨៤	២៧.២៩៩.៣៥៥	៩០.៩៣៧.៥៤២	១១១.៥១៧.៤៦៥	-	-	-	-
៦៦២.២៣៩.១៨២	៩២.១៧៩.៦២៧	២.៦៦៥.៥១២.៧០៤	៣៧៦.៥៥៣.៧៧៧	៦៦០.៤៣៦.៤១៩	៨៤.៧១៤.០៥៦	២.៦៥៤.២៥៤.១៩៦	៣៦២.៣៩៦.៩១៩
៦៤៤.៤៣២.៣៧០	១១៩.៤៧៤.៩៨២	២.៧៥៦.៤៥០.២៩០	៤៨៤.០៧១.៦៤២	៦៦០.៤៣៦.៤១៩	៨៤.៧១៤.០៥៦	២.៦៥៤.២៥៤.១៩៦	៣៦២.៣៩៦.៩១៩
១.៩៤៣.០១៤.៥៧០	១.៥០៩.៦៥៩.៣៧២	៧.៩៤១.៦៣៣.៦៤៥	៦.១៦៦.៩៥៤.៥៣៥	១.៩៥៤.៦១៩.០១៩	១.៤៧៤.៤៩៤.៤៤៦	៧.៨៤៣.៤៤១.៥៥១	៦.០៤១.២៤៣.៤១២
(៦២២.៩០៤)	(១១៦.១៩៤)	(២.៥០៧.២០៥)	(៤៧៤.៦៥៣)	(៥៦០.៤៩០)	(១២.៤២៥)	(២.២៥៧.៥៤២)	(៥០.៧៥៦)
១.៩៤២.៣៩១.៦៦៦	១.៥០៩.៥៤៣.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	១.៩៥៤.០៥៤.៦២៩	១.៤៧៤.៤៨២.០២១	៧.៨៤១.១៨៣.៩៦៩	៦.០៤១.២៣៣.០៥៦
១.៩៤២.៣៩១.៦៦៦	១.៥០៩.៥៤៣.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	១.៩៥៤.០៥៤.៦២៩	១.៤៧៤.៤៨២.០២១	៧.៨៤១.១៨៣.៩៦៩	៦.០៤១.២៣៣.០៥៦
-	-	-	-	-	-	-	-
១.៩៤២.៣៩១.៦៦៦	១.៥០៩.៥៤៣.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	១.៩៥៤.០៥៤.៦២៩	១.៤៧៤.៤៨២.០២១	៧.៨៤១.១៨៣.៩៦៩	៦.០៤១.២៣៣.០៥៦

សមតុល្យជាមួយធនាគារភូមិសុភ័ក្ត្រ

ធនាគារជាតិនៃកម្ពុជា

ធនាគារផ្សេងៗ

សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖

ធនាគារឡាវ

ធនាគារផ្សេងៗ

សរុបសមតុល្យជាមួយធនាគារភូមិសុភ័ក្ត្រនិងក្រៅស្រុក

សំវិធានធនស៊ីឱនភាពនៃកម្ពុជាតាំង

ប្រាក់បញ្ញើឃុំរលេខ្លី

ប្រាក់បញ្ញើឃុំរលេខវែង

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. **ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)**

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សកុលរាជ្យធនាគារភ្នំពេញ	១.២៤៤.០៥៤.៨៥០	១.៣៩០.១៤០.៣៩០	៥.០២៣.៤៣៦.៨៧១	៥.៦៧៤.៨៨៦.៨៩៣	១.២៤៤.០៥៤.៨៥០	១.៣៩០.១៤០.៣៩០	៥.០២៣.៤៣៦.៨៧១	៥.៦៧៤.៨៨៦.៨៩៣
	៥០.១២៣.៣៥០	-	២០១.៧៤៦.៤៨៤	-	៥០.១២៣.៣៥០	-	២០១.៧៤៦.៤៨៤	-
	១.២៩៤.១៨២.២០០	១.៣៩០.១៤០.៣៩០	៥.២២៥.១៨៣.៣៥៥	៥.៦៧៤.៨៨៦.៨៩៣	១.២៩៤.១៨២.២០០	១.៣៩០.១៤០.៣៩០	៥.២២៥.១៨៣.៣៥៥	៥.៦៧៤.៨៨៦.៨៩៣
សកុលរាជ្យធនាគារក្រៅប្រទេស	៦៨៤.៨៣២.៣៧០	១១៨.៤៧៤.១៦៣	២.៧៥៦.៤៥០.២៩០	៤៨៣.៩៦៦.៩៥៦	៦៦០.៤៣៦.៨១៩	៨៨.៧១៤.០៥៦	២.៦៥៨.២៥៨.១៩៦	៣៦២.៣៩៦.៩១៩
	-	១.០០៤.៨១៩	-	៤.១០៤.៦៨៦	-	-	-	-
	៦៨៤.៨៣២.៣៧០	១១៩.៤៧៨.៩៨២	២.៧៥៦.៤៥០.២៩០	៤៨៨.០៧១.៦៤២	៦៦០.៤៣៦.៨១៩	៨៨.៧១៤.០៥៦	២.៦៥៨.២៥៨.១៩៦	៣៦២.៣៩៦.៩១៩
សកុលរាជ្យធនាគារនៅក្នុងនិងក្រៅប្រទេស	១.៩២៨.០១៦.៥២០	១.៥០៨.៦១៥.៣៧២	៧.៩៨១.៦៣៣.៦៤៥	៦.១៦៦.៨៥៨.៥៣៥	១.៩៥៤.៦១៥.០១៩	១.៤៧៨.៨៥៤.៤៤៦	៧.៦៨៦.៥១៦.៥៥១	៦.០៤១.២៨៣.៨១២
	(៦២២.៩០៤)	(១១៦.១៩៤)	(២.៥០៧.២០៥)	(៤៧៤.៦៥៣)	(៥៦០.៤៩០)	(១២.៤២៥)	(២.២៥៧.៥៨២)	(៥០.៧៥៦)
	១.៩៨២.៣៩១.៦១៦	១.៥០៩.៥០៩.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	១.៩៥៤.០៥៤.៥២៩	១.៤៦៦.៤២២.០២១	៧.៤២៨.៩២៨.៩៦៩	៦.០៤១.២៣៣.០៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. **ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)**

ខ) **តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)**

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣
គណនីធន	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	០,៧៤% - ៦,០០%	០,៧៤% - ៧,៥០%	៣,៤៦% - ៦,០០%	៤,៣៤% - ៦,៥៥%

គ) **តាមឥណ្ឌូប្រតិទាន**

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
តាមកម្មភារ	១.៥៣២.៤៩១.២២០	១.៥០៨.៦០២.១៤៧	៧.៧៧៥.៤៨៧.១៦១	៦.១៦២.៦៣៥.៧៧២	១.៥០៤.៤៥៥.៦៦៥	១.៤៧៤.៤៥៤.៤៤៦	៧.៦៨១.៦៥៥.០៦៨	៦.០៤១.២៨៣.៤១២
មិនលើសពីមួយខែ	-	៥២.៤០៥	-	២១៤.០៧៤	-	-	-	-
រវាងពីពីរខែទៅបីខែ	៤០.០៥៦.៤០៦	៥០២.៥១០	១៦១.២២៧.០៣៤	២.០៥៤.៣៤៧	៤០.០៥៦.៤០៦	-	១៦១.២២៧.០៣៣	-
រវាងពីបួនខែទៅប្រាំមួយខែ	១០.០៦៦.៥៤៤	៥០១.៥១០	៤០.៥១៥.៤៥០	២.០៥០.៣០២	១០.០៦៦.៥៤៤	-	៤០.៥១៥.៤៥០	-
តម្លៃយោងដុល	១.៥៨៣.០១៤.៥៧០	១.៥០៥.៦៥៥.៣៧២	៧.៥៨១.៦៣៣.៦៤៥	៦.១៦៦.៥៥៨.៥៣៥	១.៥៥៨.៦១៥.០១៥	១.៤៧៤.៤៥៤.៤៤៦	៧.៨៨៣.៤៤១.៥៥១	៦.០៤១.២៨៣.៤១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ

	សម្ព័ន្ធធនាគារ					ធនាគារ		
	កំណត់សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
មូលហេតុភាគហ៊ុនដែលមិនបានចុះបញ្ជី នៅតម្លៃសមស្របតាមរយៈវន្តដែលល្អិតផ្សេងៗ៖ ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. SWIFT		១៥៣.៥២៩ ៣៦.១៤១	១៥៣.៥២៩ ៣៦.១៤១	៦១៧.៩៥៤ ១៤៥.៤៦៨	៦២៧.១៦៦ ១៤៧.៦៣៦	១៥៣.៥២៩ ៣៦.១៤១	១៥៣.៥២៩ ៣៦.១៤១	៦១៧.៩៥៤ ១៤៧.៦៣៦
សរុបវិនិយោគហិរញ្ញវត្ថុនៅតម្លៃ សមស្របតាមរយៈវន្តដែលល្អិតផ្សេងៗ	(ក)	១៨៩.៦៧០	១៨៩.៦៧០	៧៦៣.៤២២	៧៧៤.៨០២	១៨៩.៦៧០	១៨៩.៦៧០	៧៦៣.៤២២
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងផ្នែកដើមទុនរំលស់មូលហេតុអចល្ម័តដែលបានជាមួយធនាគារជាតិ នៃ កម្ពុជា មូលបត្របំណុល	(ខ) (គ)	៣៧៣.៣៩២.៤៧១ ៩៨.២៧៤.៧៧២	២៨៤.៨៩០.០៨៩ ៧៣.០៩៣.៨៨៥	១.៥០២.៩០៤.៦៩៦ ៣៩៥.៥៥៥.៩៥៧	១.១៦៣.៧៧៦.០១៤ ២៩៨.៥៨៨.៥២០	៣៧៣.៣៩២.៤៧១ ៩៨.២៧៤.៧៧២	២៨៤.៨៩០.០៨៩ ៧៣.០៩៣.៨៨៥	១.១៦៣.៧៧៦.០១៤ ២៩៨.៥៨៨.៥២០
សំវិធាន ECL		៤៧១.៦៦៧.២៤៣ (៥២.០៣៥)	៣៥៧.៩៨៣.៩៧៤ (៦២៩.២៦០)	១.៨៩៨.៤៦០.៦៥៣ (២០៩.៤៤១)	១.៤៦៦.៣៦៤.៥៣៤ (២.៥៧០.៥២៧)	៤៧១.៦៦៧.២៤៣ (៥២.០៣៥)	៣៥៧.៩៨៣.៩៧៤ (៦២៩.២៦០)	១.៤៦៦.៣៦៤.៥៣៤ (២.៥៧០.៥២៧)
សរុបការវិនិយោគហិរញ្ញវត្ថុនៅក្នុងផ្នែកដើមទុនរំលស់		៤៧១.៦៦៥.២០៨	៣៥៧.៣៥៤.៧១៤	១.៨៩៨.២៥១.២១២	១.៤៤៥.៧៩៤.០០៧	៤៧១.៦៦៥.២០៨	៣៥៧.៣៥៤.៧១៤	១.៤៤៥.៧៩៤.០០៧
សរុបការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ		៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៨៤	១.៨៩៩.០១៤.៦៣៤	១.៤៦០.៥៦៨.៨០៩	៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៨៤	១.៤៦០.៥៦៨.៨០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៥. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤
ការវិនិយោគហិរញ្ញវត្ថុឃុនពលរដ្ឋ	៤៣៥.៦១៦.៤៧១	៣០១.៦៩០.១៣៤	១.៧៥៥.៣២៦.២៩៥	១.២៣២.៤០៤.២១៤	៤៣៥.៦១៦.៤៧១	៣០១.៦៩០.១៣៤	១.៧៥៥.៣២៦.២៩៧	១.២៣២.៤០៤.២១៤
ការវិនិយោគហិរញ្ញវត្ថុឃុនពលរដ្ឋ	៣៦.០៥០.៧៧២	៥៦.២៩៣.៤៣៦	១៤៥.១០៤.៣៤៤	២២៩.៩៦០.៣២០	៣៦.០៥០.៧៧២	៥៦.២៩៣.៤៣៦	១៤៥.១០៤.៣៤៦	២២៩.៩៦០.៣២០
តម្លៃយោងដុល	៤៧១.៦៦៧.២៤៣	៣៥៧.៩៨៣.៥៧០	១.៨៩៩.៤៣០.៦៣៩	១.៤៦២.៣៦៤.៥៣៤	៤៧១.៦៦៧.២៤៣	៣៥៧.៩៨៣.៥៧០	១.៨៩៩.៤៣០.៦៤៣	១.៤៦២.៣៦៤.៥៣៤

ការវិភាគនៃឥណ្ឌូបត្ថិទាននៃការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៣
មិនលើសពី១ខែ	៤០៩.៧០២.៣៧០	២៨៤.៤៤៣.០៩២	១.៦៤៩.០៥២.០៣៩	១.១៧៤.២៩០.០៣០	៤០៩.៧០២.៣៧០	២៨៤.៤៤៣.០៩២	១.៦៤៩.០៥២.០៤១	១.១៧៤.២៩០.០៣០
រវាងពី១ខែទៅ៣ខែ	១៥.៩៣៥.៦៩៧	៣.៤១៤.២៦៥	៦៤.១៤១.១៤០	១៣.៤៤៧.២៧៣	១៥.៩៣៥.៦៩៧	៣.៤១៤.២៦៥	៦៤.១៤១.១៤០	១៣.៤៤៧.២៧៣
រវាងពី៤ខែទៅ៦ខែ	១២០.៤៧៤	៧១.៣១៦	៤៤៤.៩២៤	២៩១.៣២៦	១២០.៤៧៤	៧១.៣១៦	៤៤៤.៩២៤	២៩១.៣២៦
រវាងពី៧ខែទៅ១២ខែ	៩.៤៥៧.៩២៦	៩.៧៦១.៤២៥	៣៩.៦៧៤.១៥២	២៩.៤៧៥.៥៤៥	៩.៤៥៧.៩២៦	៩.៧៦១.៤២៥	៣៩.៦៧៤.១៥២	២៩.៤៧៥.៥៤៥
លើសពី ១២ខែ	៣៦.០៥០.៧៧២	៥៦.២៩៣.៤៣៦	១៤៥.១០៤.៣៤៤	២២៩.៩៦០.៣២០	៣៦.០៥០.៧៧២	៥៦.២៩៣.៤៣៦	១៤៥.១០៤.៣៤៦	២២៩.៩៦០.៣២០
តម្លៃយោងដុល	៤៧១.៦៦៧.២៤៣	៣៥៧.៩៨៣.៥៧០	១.៨៩៩.៤៣០.៦៣៩	១.៤៦២.៣៦៤.៥៣៤	៤៧១.៦៦៧.២៤៣	៣៥៧.៩៨៣.៥៧០	១.៨៩៩.៤៣០.៦៤៣	១.៤៦២.៣៦៤.៥៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

- (ក) តំណាងឱ្យការវិនិយោគតាមមូលធនរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. (“CBC”). ការកាប់ដោយផ្ទាល់ចំនួន ៥% និងការកាប់ដោយប្រយោល ១% តាមរយៈសមាគមធនាគារនៅកម្ពុជា។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទឹកប្រាក់វិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. មានចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ១៥៣.៥២៩ ដុល្លារអាមេរិក) និងនៅក្នុងក្រុមហ៊ុន Society for Worldwide Interbank Financial Telecommunications (“SWIFT”) មានចំនួន ៣៦.១៤១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ៣៦.១៤១ ដុល្លារអាមេរិក) ដោយអ្នកគ្រប់គ្រងជឿជាក់ថាថ្លៃដើមនៃការវិនិយោគទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសម្របសម្រួល។ ចំណូលភាគលាភទទួលបានពី CBC ក្នុងអំឡុងដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ១.១៨៧.៥២៤ រៀល (សមមូលនឹង ២៩០.០៣៦ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ១.៦២២.៥៣៤ រៀល (សមមូលនឹង ៤០៧.៨៦២ ដុល្លារអាមេរិក)) ។
- (ខ) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនមានដាក់មូលបត្រអាចជួញដូរបាន (“NCD”) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ៣.០៣៨.៦៩៩ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់ទេ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មូលបត្រអាចជួញដូរបានផ្សេងទៀតមានទឹកប្រាក់ ចំនួន ៣៧៣.៣៩២.៤៧១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ២៨១.៨៥១.៣៩០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសដប់ពីរខែ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនទាន់បានប្រើឥណទានវិបារ រូបន៍លើការទូទាត់ឧបករណ៍ផាត់ទាត់នេះនៅឡើយទេ។
- (គ) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ធនាគារបានវិនិយោគលើមូលបត្របំណុលសាជីវកម្មដែលមានតម្លៃចារិកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដែលបានធានាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន កម្ពុជាជាតិភីអិលស៊ី។ មូលបត្របំណុលទទួលបានការប្រាក់ ក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំ និងត្រូវបានទូទាត់សងមកវិញនៅពេលដល់កាលកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តម្លៃយោងនៃការវិនិយោគមានចំនួន ៣១.៦០៩.៣១៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ៣១.៦០៤.៧៩៤ ដុល្លារអាមេរិក)។
- នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថ្លៃដើមបានរំលស់ទៅលើការវិនិយោគនៃមូលបត្រដ៏មានទឹកប្រាក់ចំនួន ២៦៨.៣២៨.៤៦៩.៤៣៥ រៀល (សមមូលនឹង ៦៦.៦៦៥.៤៥៨ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ២៦៨.៣២៨.៤៦៩.៤៣៥ រៀល (សមមូលនឹង ៦៦.៦៦៥.៤៥៨ ដុល្លារអាមេរិក) និងតម្លៃចារិករបស់វាគឺមានទឹកប្រាក់ចំនួន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៦.៥៨៣.៨៥១ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៦.៥៨៣.៨៥១ ដុល្លារអាមេរិក)។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានដាក់មូលបត្រដែលមានទឹកប្រាក់ចំនួន ៩៨.៣០០.០០០.០០០ រៀល (សមមូលនឹង ២៤.៤២២.៣៦០ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ៩៨.៣០០.០០០.០០០ រៀល (សមមូលនឹង ២៤.៤២២.៣៦០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

ធនាគារបានចិញ្ចឹមមូលបត្ររដ្ឋពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចមានខាងក្រោម៖

ល°	កាលបរិច្ឆេទ	បរិមាណ (សន្លឹក)	ការប្រាក់ក្នុងមួយឆ្នាំ	ការប្រាក់ក្នុងឥណទាន	ចំនួនឆ្នាំកាន់កាប់ (ឆ្នាំ)	កាលបរិច្ឆេទឥណទាន	តម្លៃចារឹក (សៀល) ក្នុងរូបសន្លឹក	ទំហំទីក្របាក់បោសប្រក់	
								ពាន់រៀល	ដុល្លារអាមេរិក
១	២៤/០២/២០២៣	៦០.០០០	៤.០០%	៤.១០%	២	២៤/០២/២០២៥	១.០០០.០០០	៦០.០០០.០០០	១៤.៨០៦.៨៣២
២	១៨/០៨/២០២៣	២០.០០០	៤.០០%	៤.៣០%	២	១៨/០៨/២០២៥	១.០០០.០០០	២០.០០០.០០០	៤.៨៦៨.៩៤៤
៣	២២/០៩/២០២៣	៤.០០០	៤.៥០%	៥.២០%	៣	២២/០៩/២០២៦	១.០០០.០០០	៤.០០០.០០០	១.៨៨៧.៥៧៨
៤	២៤/១១/២០២៣	១០.០០០	៤.០០%	៤.៥០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
៥	២៤/១១/២០២៣	១០.០០០	៤.០០%	៤.៦០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
៦	២៦/០១/២០២៤	១០.០០០	៣.៥០%	៣.៥៥%	១	២៦/០១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
៧	២៦/០១/២០២៤	១០.០០០	៣.៥០%	៣.៥៥%	១	២៦/០១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
៨	២៣/០២/២០២៤	១០.០០០	៤.០០%	៤.៧៥%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
៩	២៣/០២/២០២៤	១០.០០០	៤.០០%	៤.៧០%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៨៤.៤៧២
១០	២២/០៣/២០២៤	១២០.០០០	៤.៥០%	៥.២៥%	៣	២២/០៣/២០២៧	១.០០០.០០០	១២០.០០០.០០០	២៨.៨១៣.៦៦៥
សរុប		២៦៨.០០០					១០.០០០.០០០	២៦៨.០០០.០០០	៦៦.៥៨៣.៨៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាំចូល និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ

សម្ព័ន្ធធនាគារ									
	២០២៤		២០២៣		២០២៤		២០២៣		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិភាគឥណទាន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិភាគឥណទាន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិភាគឥណទាន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិភាគឥណទាន ដុល្លារអាមេរិក	
ឥណទានខ្នាតតូច	៣.២០៧.១៨៤.១០៦	៤៥.៣១៥.៣៤៧	៣.០១០.៩៥៦.៩៥៧	២.៩៨៣.១៨៦.៧៤២	១២.៩០៤.៩៣២.១២៧	១២.៧២៦.៥៣៧.៤៥៥	១២.៧២៦.៥៣៧.៤៥៥	១២.៧២៦.៥៣៧.៤៥៥	១២.១៨៦.៣១៧.៤៤១
ឥណទានខ្នាតធំ	២.៤៩៥.៣២១.៣៥៧	២.៤៩៥.២៣៣.៧០១	២.៤៩៥.២៣៣.៧០១	២.៤៩៥.២៣៣.៧០១	១០.០៤៣.៦២៤.៤២២	៩.៩០០.០២៥.៦៤៧	៩.៩០០.០២៥.៦៤៧	៩.៩០០.០២៥.៦៤៧	៩.៩០០.០២៥.៦៤៧
ឥណទានខ្នាតខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	៦១៦.១៦១.៦៣០	៦១៦.១៦១.៦៣០	៤៨៣.៥២៤.៧២១	៤៨៣.៥២៤.៧២១	២.៤៨០.០៥០.៥៦១	២.៤៨០.០៥០.៥៦១	២.៤៨០.០៥០.៥៦១	២.៤៨០.០៥០.៥៦១	២.៤៨០.០៥០.៥៦១
ឥណទានបុគ្គលិក	២៩៨.៨៧៤.២០៧	២៩៨.៨៧៤.២០៧	២៩៨.៨៧៤.២០៧	២៩៨.៨៧៤.២០៧	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទានវិហារប័ន	១៦៣.៤៨៧.៤៩៣	១៦៣.៤៨៧.៤៩៣	១៦៣.៤៨៧.៤៩៣	១៦៣.៤៨៧.៤៩៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទានសម្ព័ន្ធនិងសហគមន៍	១៣២.០១៣.២៩៦	១៣២.០១៣.២៩៦	១៣២.០១៣.២៩៦	១៣២.០១៣.២៩៦	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ប័ណ្ណឥណទាន	១៣៣.៣៣១.៤៣១	៤៥៦.៣៤៤.៤០៤	៤៥៦.៣៤៤.៤០៤	៤៥៦.៣៤៤.៤០៤	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទានសម្ព័ន្ធនិងបុគ្គលិក	៣១.៦៣០.៤៧២	១០៥.៤១២	១០៥.៤១២	១០៥.៤១២	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទាននុស្សិល	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទានពាណិជ្ជកម្ម	២០.០៦០.៣១៩	៥៩.១១៦	៥៩.១១៦	៥៩.១១៦	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
ឥណទានភ័ក្ត្របុគ្គលិក	១៤.២១៤.៥៧៣	៣៣៥.៧៧៥	៣៣៥.៧៧៥	៣៣៥.៧៧៥	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣
៧.១១៩.០២៣.១៩០	៩៥.៤៥៩.០៨៦	៩៥.៤៥៩.០៨៦	៩៥.៤៥៩.០៨៦	៩៥.៤៥៩.០៨៦	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣	១.២០២.៩៨៤.៧៤៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុន្ទ (ត)

	ធនាគារ									
	២០២៤		២០២៣		២០២៤		២០២៣		២០២២	
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ដុល្លារអាមេរិក
ឥណទានខ្នាតតូច	៣.០៧២.៤១៥.៦៥៦	២៩.៤២៥.៨៧៧	៣.០៤២.៩៤៩.៧៧៩	២.៨៨៤.១៥៧.០៤៨	២.៨៧១.៤៨៣.៦៦៦	២.៨៧១.៤៨៣.៦៦៦	២.៨៧១.៤៨៣.៦៦៦	២.៨៧១.៤៨៣.៦៦៦	២.៨៧១.៤៨៣.៦៦៦	២.៨៧១.៤៨៣.៦៦៦
	២.៤៧៣.២៥២.៥០៣	៣៥.៥៧៣.៦៥១	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣	២.៤៧៣.២៥២.៥០៣
ឥណទានផ្ទាល់ខ្លួន និងរួមប្រើប្រាស់ផ្សេងៗ	៦១៣.២៦៥.៩១៨	៦.៣៥២.៨៧៧	៦០៦.៩១៣.០៤១	៤៨០.៤៩៨.១៦៣	៤៨០.៤៨៣.៦៦៦	៤៨០.៤៨៣.៦៦៦	៤៨០.៤៨៣.៦៦៦	៤៨០.៤៨៣.៦៦៦	៤៨០.៤៨៣.៦៦៦	៤៨០.៤៨៣.៦៦៦
ឥណទានបុគ្គលិក	២៩៤.២១៧.៧៧២	៤៤៣.០៦៦	២៩៣.៧៧៤.៧១០	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨	២៩៣.១៦៣.៧០៨
ឥណទាននីតិបុរេ	១៦០.១៩៨.៩៤០	១.៣៤៤.០២៣	១៥៨.៨៥៤.៩១៧	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០	១៥៨.៩២០.៥៥០
ឥណទានគម្ពីរធនាគារធានាប័ណ្ណឥណទាន	១២៩.៨៨៦.១៨៨	១.៤៦៤.៤៩៥	១២៨.៤២១.៦៩៣	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០
	១២៩.៨៨៦.១៨៨	១.៤៦៤.៤៩៥	១២៨.៤២១.៦៩៣	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០	១២៩.៩៤៥.៦០០
ឥណទានគម្ពីរធនាគារបុគ្គលិក	៣១.៥៦០.៧៥០	១០៥.៣០០	៣១.៤៤៥.៤៥០	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១	៣០.៩៣៣.៥៩១
ឥណទាននុវត្តិក	១៦.៧៣១.១០៦	១២៤.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦	១៦.៧៣១.១០៦
ឥណទានស្របច្បាប់	២០.០១០.៣១៩	៥៩.១១៦	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣	២០.០០១.២០៣
ឥណទានស្របច្បាប់	៦.៤៦៤.៧៩៦	១០៣.៤១៤	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦
ឥណទានស្របច្បាប់	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦	៦.៤៦៤.៧៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ					ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ឆ្នាំ	១.៥៤៩.៩៧៥.៤១២	១.៦០០.៧០៧.០៥៧	៦.៥៣៩.៦៥២.៦៤៣	៦.៥៣៤.៤៤៤.៣២៩	១.៥២១.៦៤៦.៧២៤	១.៥៤៤.២៤៦.០៤៤	៦.១២៤.៧៤៩.០៦៤	៦.៣០៤.១៦០.២៧០
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២.២៧១.៤៥១.៣៤៤	២.២២២.៤៩៤.០៦៤	៩.១៤៤.២០១.៤២១	៩.០៨៧.០៧៤.៥៩១	២.២១២.២៩៤.១៧១	២.១៧០.៧៩៣.៧៤៦	៨.៩០៤.៤៤៤.០៣៤	៨.៨៦៧.៦៩២.៦១៦
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី៥ឆ្នាំ	១.៥២៤.៦៩៧.៩២៨	១.៥០៥.៤៧៨.៥៤០	៦.១៣៦.៩០៩.១៦០	៦.១៤៩.៤៧៩.៩៩៩	១.៤៩៤.៧៦០.៣៩៧	១.៤៧៦.៩១២.៥៩៤	៦.០១៦.៤១០.៥៩៤	៦.០៣៣.១៨៧.៩៤៦
លើសពី៥ឆ្នាំ	១.៧៣២.៤៩៨.០៦៦	១.៣២៦.៦២៨.៣០៨	៦.៩៧៣.៣០៤.៧១៦	៥.៤១៩.២៧៦.៦៣៤	១.៧១២.៦៤៤.៤៤៧	១.៣០៥.៦៩០.៣៥៨	៦.៤៩៣.៣៩៤.០៦០	៥.៣៣៣.៧៤៥.១១២
សរុបយោងដល់	៧.១១៩.០២៣.១៩០	៦.៦៥៧.៣១២.០០៩	២៨.៦៥៤.០៦៨.៣៤០	២៧.១៩៥.១១៩.៥៥៧	៦.៩៤១.៣៤៥.៧៧៩	៦.៤៩៦.៦៤២.៤៦៦	២៧.៩៣៩.០៧៧.៧៦០	២៦.៥៣៨.៧៤៥.៩៤៤

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារ បានទទួលស្គាល់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ					ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ខាតពីឱនភាពនៃតម្លៃ (កាត់ត្រាត្រូវបានបោះឱនភាពនៃតម្លៃ)លើ៖								
ឥណទាននិងបុរេប្រទាន	៨៤.៩៧៤.៤៩៦	៤១.៨២៤.៥២៥	៣៤៥.៩៣១.១៧៣	១.៧១.៤៩៤.៧៩៨	៨២.៧៨២.៤៤០	៣៤.៦៧៦.២២៧	៣៣៧.០០៨.៩៤២	១៥៨.៩៥៩.២៩៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥១៤.៨៤៦	(១៧៧.៦៥៧)	២.១១២.២២១	(៧៣០.១៧០)	៥៤៦.៧៤៩	(១៩៩.៤២២)	២.២២៥.៤១៥	(៤១៩.៦២៤)
គណនីត្រូវទទួលផ្សេងៗ	៣៦.២២៣	២៣.៧៦៨	១៤៧.៤៦៤	៩៧.៦៤៦	(៥.៦៣៤)	(២៣.២៥២)	(២២.៩៣៦)	(៩៥.៥៦៦)
ការវិនិយោគរួមគ្រប់លក្ខណៈ	(៥៧៧.២២៥)	១៣.០៥៤	(២.៣៤៩.៤៨៣)	៥៣.៦៥២	(៥៧៧.២២៥)	១៣.០៥៤	(២.៣៤៩.៤៨៣)	៥៣.៦៥២
ការប្រែប្រួលបានកម្ចីញឥណទានលុបចេញពីបញ្ជី	(៩.៣៩៣.៤៤៦)	-	(៣៤.២៤២.៣៤៦)	-	(៤.១៣១.១៤១)	-	(៣៣.១០១.៤៧៥)	-
	៧៥.៥៥៨.៤៩៤	៤១.៦៨៣.៦៩០	៣០៧.៥៩៨.៦២៩	១.៧១.៣១៩.៩៦៦	៧៤.៦១៥.៥៥៩	៣៤.៤៦៦.៦០៧	៣០៣.៧២០.០៦៣	១៥៨.០៩៧.៧៥៥
កិច្ចសន្យាក្រៅតារាងតុល្យការ	៣៧.៧៥២	២.១៤០	១៥៣.៦៤៨	៤.៩៦០	២៣.០៧៨	(១៥.៥១៤)	៩៣.៩៥១	(៦៣.៧៧៩)
	៧៥.៥៩៦.២៤៦	៤១.៦៨៥.៨៣០	៣០៧.៧៥២.៣១៧	១.៧១.៣២៤.៩២៦	៧៤.៦៣៨.៦៣៧	៣៤.៤៥១.០៨៩	៣០៣.៨៥៤.០១៤	១៥៨.០៣៣.៩៧៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១១. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
កាតូទាត់ជាមុននិងប្រេទាន ឆ្លូកាត់ទុក្ខវេទនា កាត់ផ្ដាច់សង្ហារិយាល័យ ប្រាក់ទទួលបានពី Western Union និង Visa ផ្សេងៗ	១០.០៣៩.៧៧២	១៣.៣៥១.០៥២	៤០.៤១០.០៨២	៥៤.៥៣៩.០៤៨	៩.១៥២.០៦៥	៣៦.៨៣៧.០៦២	៤៩.៩៣៣.២៦៧
	៥.៥៦៣.៣១៥	៤.៦៣៤.៦៩៤	២២.៣៩២.៣៤៣	១៤.៩៤៩.០៦៥	៥.៤៩៧.៧៦១	៤.៥៨២.៣៦៦	១៤.៧១៤.៤៨៨
	៥.១២២.៧០០	៥.៣៣៥.៧០២	២០.៦១៤.៨៦៨	២១.៧៩៦.៣៤៣	៤.៩០៣.០០១	៥.០៩៧.៩៦៨	២០.៨២៥.១៩៩
	៥.៤៥១.២៣៥	៤.២២៦.៩៣៩	២១.៩៤១.២២១	១៧.២៦៧.០៤៦	៥.៤៣០.៤៩៧	៤.១៩៦.៥១១	១៧.១៤២.៧៤៧
	៥.០៨២.៦៩៣	៥.៣០៣.៨២៧	២០.៤៥៧.៨៣៨	២១.៦៦៦.១៣៣	៣.១៤៦.២២៣	៤.៩៤៤.៦៤៦	២០.២១៥.២២១
	៣១.២២៩.៧១៥	៣២.៨៥៦.២១៤	១២៥.៨២០.៣៥២	១៣៤.២១៧.៦៣៥	២៤.១២៩.៥៤៧	១១៣.២២១.៤២៨	១២៦.៨៣៥.៣៩៩
សំវិធានធនលីតណានខាតបង់ដែលរឹតតែទុក សរុប	(៣២.១៥៥)	(១៦.៦៩៦)	(១២៩.៤២៣)	(៦៨.២០៤)	(៧.៨៧៥)	(១៣.៧៨៦)	(៥៦.៣១៦)
	៣១.២២៧.៥៦០	៣២.៨៣៩.៥១៨	១២៥.៦៩០.៩២៩	១៣៤.១៤៩.៤៣១	២៤.១២១.៦៧២	១១៣.១៨៩.៧៣១	១២៦.៧៧៩.០៨៣
ទ្រព្យសកម្មរយៈពេលខ្លី ទ្រព្យសកម្មរយៈពេលវែង	១៤.៦១០.១៧៦	១៧.៣៥១.៥០១	៧៤.៩០៥.៩៥៨	៧០.៨៤០.៨៨២	១៥.៧២៣.៥៥៤	៦៣.២៨៧.៣០៦	៦៥.២២៤.៥២៦
	១២.៦១៧.៣៤៤	១៥.៤៨៤.០១៧	៥០.៧៨៤.៩៧១	៦៣.២៦៨.៥៤៩	១២.៣៩៨.១១៨	៤៩.៩០២.៤២៥	៦១.៥៥៤.៥៥៧
	៣១.២២៧.៥២០	៣២.៨៣៥.៥១៨	១២៥.៦៩០.៩២៩	១៣៤.១០៩.៤៣១	២៨.១២១.៦៧២	១១៣.១៨៩.៧៣១	១២៦.៧៧៩.០៨៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាំថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១២. ប្រាក់បញ្ញើតាមច្បាប់

	សង្គ្រោះធនាគារ				ធនាគារ			
	កំណត់សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ជាមួយធនាគារកណ្តាល	(ក)	៥៥៦.៤០២.៦៣៧	៥៤៣.៣០២.១០៤	២.២១៩.៣៤៩.០៩៥	៥៥៦.៤០២.៦៣៧	៥៤៣.៣០២.១០៤	២.៤០០.៥២០.៦១៤	២.២១៩.៣៤៩.០៩៥
ជាមួយធនាគារកណ្តាលផ្សេងៗ	(ខ)	៧.១៦៤.២៩០	៥.០៤៣.៤៨៧	២៨.៤០២.៦៤៥	-	-	-	-
ផ្សេងៗ	(គ)	២៨៥.៧១៤	២៨១.៥១៤	១.១៥០.០០០	-	-	-	-
		៦០៣.៨៥២.៦៤១	៥៤៨.៦២៧.១០៥	២.២៤៧.១៤១.៧៤០	៥៥៦.៤០២.៦៣៧	៥៤៣.៣០២.១០៤	២.៤០០.៥២០.៦១៤	២.២១៩.៣៤៩.០៩៥
ទ្រព្យសកម្មរយៈពេលខ្លី		-	-	-	-	-	-	-
ទ្រព្យសកម្មរយៈពេលវែង		៦០៣.៨៥២.៦៤១	៥៤៨.៦២៧.១០៥	២.២៤៧.១៤១.៧៤០	៥៥៦.៤០២.៦៣៧	៥៤៣.៣០២.១០៤	២.៤០០.៥២០.៦១៤	២.២១៩.៣៤៩.០៩៥

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

- អនុលោមតាមប្រកាសលេខ ៨៧-០២៣-០០៥ ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីដោយអនុលោមតាមកាលបរិច្ឆេទ និងអត្រាការដូចខាងក្រោម៖
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទុនបម្រុងកាតព្វកិច្ចជាប្រាក់បញ្ញើបណ្តោះអាសន្ន ត្រូវមានអត្រាចំនួន ៥%។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ទុនបម្រុងកាតព្វកិច្ចជាប្រាក់បញ្ញើបណ្តោះអាសន្នត្រូវមានអត្រាចំនួន ១២,៥%
 - គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចជាប្រាក់បញ្ញើបណ្តោះអាសន្ន (ប្រាក់រៀល) ក្នុងអត្រាចំនួន ៧%
- ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០២៣-០២១ ឆ.ត ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវការប្រាក់បម្រុងតាមកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីជាប្រាក់បញ្ញើបណ្តោះអាសន្នត្រូវគិតក្នុងអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១២. ប្រាក់បញ្ញើតាមច្បាប់ (ត)

(ក) ជាមួយធនាគារកណ្តាល (ត)

(i) ទុនបម្រុងកាតព្វកិច្ច (ត)

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤។

ទុនបម្រុងកាតព្វកិច្ចជាមួយ NBC មានចំនួន ៥៥៣.០៨៦.៣៣៥ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៤៩៩.៩៨៥.៨០២ ដុល្លារអាមេរិក)។

(ii) ការធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់តម្កល់ធានាលើដើមទុនជាមួយ NBC មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក)។ ប្រាក់តម្កល់ធានាលើដើមទុន គឺទទួលបានការប្រាក់ ក្នុងមូលដ្ឋាន៦ខែ។

(ខ) ជាមួយធនាគារកណ្តាលផ្សេងៗ

ABL បានរក្សាទុកប្រាក់បញ្ញើតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមតម្រូវការរបស់ធនាគារជាតិឡាវ (“BOL”)។ ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិឡាវផ្សេងៗរួមបញ្ចូលទាំងទុនបម្រុងកាតព្វកិច្ច និងទុនបម្រុងដើមទុនដែលបានចុះបញ្ជី។ សមតុល្យទាំងនេះ មិនទទួលបានការប្រាក់ឡើយ។ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិឡាវ ធនាគារតម្រូវឱ្យរក្សាទុកសាច់ប្រាក់បម្រុងជាប់លាក់ជាមួយធនាគារជាតិឡាវ ក្នុងទម្រង់ជាប្រាក់បញ្ញើតាមកាតព្វកិច្ច ដែលត្រូវបានគណនាក្នុងអត្រា ៨% នៃរូបិយប័ណ្ណគឺប្រាក់ “LAK” និង ១០% ទៅ១១% សម្រាប់រូបិយប័ណ្ណបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើមូលដ្ឋានជារៀងរាល់ពីរដងក្នុងមួយខែ នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណ្ឌូប្រតិទានតិចជាង ១២ខែ។

(គ) ផ្សេងៗ

អនុលោមតាមមាត្រា ២៣ នៃប្រកាសលេខ ០០១/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងអាជីវកម្មមូលបត្រ ACS ត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ទុនបម្រុងចំនួន ១.០០០.០០០.០០០ រៀល (សមមូលនឹង ២៤៤.៤៤៧ ដុល្លារអាមេរិក និង ២៤៤.៧៩៨ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រ កម្ពុជា ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាល្អិតមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ACS បានបន្ថែមប្រាក់តម្កល់ទុនបម្រុងចំនួន ១៥០.០០០.០០០ រៀល (សមមូលនឹង ៣៧.២៦៧ ដុល្លារអាមេរិក និង ៣៦.៧២០ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីបំពេញតាមការតម្រូវ ដូចដែលមានចែងក្នុងប្រកាស លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ ប្រាក់បញ្ញើតាមច្បាប់នេះមិនមានការប្រាក់នោះទេ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ACS បានទទួលការអនុម័តជាផ្លូវការពី ន.ម.ក ជាក្រុមហ៊ុនចែកចាយបន្ត ដែលអាចផ្តល់ជូនសេវាជូនអតិថិជនដូចជា បើកគណនីវិនិយោគលើមូលនិធិ និងសម្របសម្រួលការស្នើសុំធ្វើបរិស្ថានកម្ម ឬ ការទិញត្រឡប់មកវិញនូវឯកតាមូលនិធិតាមការស្នើរបស់វិនិយោគិន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

	កំណត់សម្គាល់	ធនាគារ			
		២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគហ៊ុនធុរកិច្ចដែលមិនត្រូវបានចុះបញ្ជីលើធុរកិច្ច					
ភាគហ៊ុនតាមផ្ទៃដើម					
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	១៩៨.៧៩៣.០០៣	២០១.៧៥៦.៣៧៧
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	២.០១០.០០០	២.០១០.០០០	៨.០៩០.២៥០	៨.២១០.៨៥០
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៧៩.៧១៥.១២៥	៨០.៩០៣.៤២៥
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១៣.១៥០	១៩.៩១៣.១៥០	៨០.១៥០.៤២៩	៨១.៣៤៥.២១៨
		៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៦.៧៤៨.៨០៧	៣៧២.២១៥.៨៧០

លម្អិតពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានដូចខាងក្រោម៖

	កំណត់សម្គាល់	ជាម្ចាស់ភាគហ៊ុន និងមានសិទ្ធិបោះឆ្នោត	
		២០២៤	២០២៣
ឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ			
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៩៩,៩០%	៩៩,៩០%
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	១០០%	១០០%
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	៧៦,៦០៩%	៧៦,៦០៩%
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១០០%	១០០%

(ក) ធនាគារ អេស៊ីលីដា ឡារលីមីធីត

ABL ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាបណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ សកម្មភាពអាជីវកម្មចម្បងរបស់ ABL គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ធនាគារ កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០%។ ធនាគារ ធ្វើការវិនិយោគដំបូងនៅឆ្នាំ២០០៨ នៅ ABL នូវទឹកប្រាក់ចំនួន ៥.៤៧៧.៣៩៩ ដុល្លារអាមេរិក។ នៅឆ្នាំ២០០៩ ធនាគារធ្វើការលក់ភាគហ៊ុនទៅក្រុមហ៊ុន International Finance Corporation (“IFC”) នូវទឹកប្រាក់ចំនួន ៨៧៦.៣៨៤ ដុល្លារអាមេរិក ដែលធ្វើឱ្យចេញចុះ ការវិនិយោគនៅ ABL នៅត្រឹមចំនួន ៤.៦០១.០១៥ ដុល្លារអាមេរិក។ នៅឆ្នាំ២០១០ ធនាគារធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៥.៩៦៦.៩៦៩ ដុល្លារអាមេរិក ដោយនាំឱ្យកើនឡើងការវិនិយោគដល់ ១០.៥៦៧.៩៨៤ ដុល្លារអាមេរិក។

នៅឆ្នាំ២០១៤ ធនាគារធ្វើការទិញភាគហ៊ុនពី FMO, Stichting Triodos Doen, Triodos Fair Share Fund និង IFC ចំនួន ២៨.៨៧៥.០៩៨ ដុល្លារអាមេរិក និងធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៩.៩៤៦.៤៨៤ ដុល្លារអាមេរិក ដោយធ្វើឱ្យកើនឡើងការវិនិយោគនៅ ABL ដល់ ៤៩.៣៨៩.៥៦៦ ដុល្លារអាមេរិក។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ការវិនិយោគនៅក្នុង ABL គឺនៅដដែល។

(ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ ACS ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ន.ម.ក (ពីមុនទទួលស្គាល់ជា គ.ម.ក) បានផ្តល់អាជ្ញាបណ្ណដល់ ACS ជាឈ្មួញជើងសាមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ ACS មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក (សមមូលនឹង ៨.២៤០.០០០.០០០ រៀល) ដោយបែងចែកជា ២.០៦០.០០០ ភាគហ៊ុន និងមានតម្លៃចារឹក ៤.០០០ រៀលក្នុងមួយភាគហ៊ុន។ សកម្មភាពអាជីវកម្មចម្បង ACS គឺការផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយ ន.ម.ក។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក

AUB (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននិង សេនធីរ និងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រោមអាជ្ញាបណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់ AUB មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្នុងឆ្នាំ២០១៨ AUB បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

AUB ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ពីរាជរដ្ឋាភិបាលកម្ពុជា។ AUB ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុនិងធនាគារ។ AUB អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេសកម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សំបូរ ឈ្មោះថ្មី និង ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា (“MoEYS”)។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ AUB ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ស៊ីល ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១% នៃភាគហ៊ុនសរុបដែលបានចុះបញ្ជីស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុនក្នុងតម្លៃ១,៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រវាងធនាគារ AUB និង AFT ។ ដូច្នេះ ភាគហ៊ុនរបស់ AUB កើនឡើងដល់ ២៩.៨០៥.០០០ ដុល្លារអាមេរិក ដែលធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ធនាគារនៅសល់ត្រឹម ៧៦,៦០៩% ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ AUB បានដាក់លិខិតស្នើសុំអនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មទាក់ទងនឹងការបង្កើនដើមទុន និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ AUB ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ AUB ត្រូវបានទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ក្រោម អនុក្រឹត្យលេខលេខ ២៧ អនក្រ.បក ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា (“MoEYS”) បានអនុម័តទទួលស្គាល់ការប្រែក្លាយនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

AMM បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗ តាមលិខិតចុះបញ្ជីលេខ ១៤៣៧១៥០៩៤ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ AMM គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនាចាប់ពីឆ្នាំ២០២២ តទៅ ដោយអនុលោមតាមលិខិតលេខ NgaKaSa/AhMaKha (១០៥/២០២១) បានចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។

AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្នុងតំបន់ Magway។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ធនាគារ បានធ្វើការវិនិយោគដំបូងនៅ AMM ចំនួន ៩.៤១១.៧៦៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១៤ ធនាគារ បានលក់ភាគហ៊ុនកាន់កាប់ទៅ (“IFC”) COFIBRED S.A and Kreditanstalt Fur Wiederaufbau (“KfW”) នូវចំនួន ៣.៦៥៩.៣៧១ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះការវិនិយោគនៅ AMM សល់ត្រឹម ៥.៧៥២.៣៩៤ ដុល្លារអាមេរិក។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ AMM នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ធនាគារ បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥% នៃភាគហ៊ុនទាំងអស់) ពី KfW COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុនិក និងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ បានបញ្ចូលដើមទុន ចំនួន ៣.៩៦៩.៩២៣ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) និង បានបញ្ចូលដើមទុនបន្ថែម ចំនួន ៣.៩៩៥.៣៦៧ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៩,៩៩% ជាកម្មសិទ្ធិរបស់ធនាគារ និងនៅសល់ប៉ុន្មានទៀតជាកម្មសិទ្ធិរបស់ AUB ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ធនាគារ បានបង់នូវទឹកប្រាក់ចំនួន ២.១៤៥ ដុល្លារអាមេរិក ឱ្យទៅ AUB ដើម្បីកាន់កាប់ភាគហ៊ុន ១០០% របស់ AMM ដែលមានទឹកប្រាក់ចំនួន ២០.១៤០.០០០.០០០ ក្យាត (ឆ្នាំ២០១៩៖ ៩៩,៩៩% នៃ ៨.០០០.០០០.០០០ ក្យាត)។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ AMM បានដាក់លិខិតស្នើសុំអាជ្ញាធរ ដើម្បីអនុម័ត MAA លើការធ្វើវិសោធនកម្មលើអនុស្សរណៈរបស់ខ្លួន។ Microfinance Business Supervisory Committee បានអនុម័តលើសំណើសុំរបស់ AMM ជាមួយនឹងលិខិតលេខ KaKa-១/៦ (៤៦៧/២០២១) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (គ)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ

ថ្លៃដើម
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ការវិញ្ញត្តិរដ្ឋ
ការហក់ចេញ/ការឆ្លើយតបព្រឹបញ្ជី
ការផ្ទេរ
ការកែតម្រូវអភិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់
លម្អៀងពីការរុញប្រយោជន៍
និយ័តកម្ម
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ដក្ខៈរំលស់បង្ករ
នាថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤
រំលស់ក្នុងការិយវិធីធ្វេន
ការហក់ចេញ/ការឆ្លើយតបព្រឹបញ្ជី
ការកែតម្រូវអភិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់
លម្អៀងពីការរុញប្រយោជន៍
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តម្លៃប្រេង

សមូលនិធានរៀបរៀង (កំណត់សម្គាល់ ដ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសម្បត្តិ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រតិសាស្ត្រសម្រេចបានចំនួន ១០៩.៦៦៩.៨៦៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១៣០.៣៣២.៣៦៨ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ ដោយសម្ព័ន្ធធនាគារ ។

សម្ព័ន្ធធនាគារ									
ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យផ្ទាល់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
១៤.៥៤២.២៨០	១.៧៥៩.៣៤១	៩៩.១៣២.៨៧៥	១១.៤០០.៤៩១	៩៦.៩៩២.៧២១	៩៨.៧៨៣.៤៤៤	២៤.៦៤៧.២០៥	២.២១៩.៣៦៣	៣៤៩.៥១៧.៧៧០	
-	១៧.៩៥៧	-	១.១៣៧.៧៧៣	៨.៧៩៩.៣៧៣	១០.០៤៤.៤១៩	៤.០០២.៩០៧	៤.៩៣១.៤០២	២៤.៩៣៤.២៣១	
-	-	(៤៥៥)	(១៤៣.១៤១)	(២.៦៣២.៧០៥)	(៤.៦៤៦.៤៤៥)	(១.១០៧.៣៦៤)	-	(៤.៥៣០.១៥៤)	
-	-	-	៤៤៥.៤៤៤	៦៦.៧៤៤	២.៥២៥.៦៤៤	៧០.៣៣៤	(៣.១០៤.២៤៦)	-	
-	-	-	៤៣.១០៧	២១៤.០០៩	១.២៥៧.០៧០	១៤៥.០១៤	(៧០)	១.៦៥៩.១៣០	
-	-	-	(២២.៤៩១)	(៥៩.៣៦០)	(៣២៤.៩៥១)	(៤៤.៣០២)	(៦០.២៩៣)	(៥១៥.៣៩៧)	
-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៥៤)	(១០៩.៧១៦)	(១១០.៤៩២)	
១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៤២០	១២.៨៦១.១៤៣	១០៣.៣៤៥.១៩១	១០៧.៦៤០.៦៤៤	២៧.៧៤៣.១៩២	៣.៨៧២.៤៤០	៣៧០.៩៥៥.០៤៨	
-	៩៦២.៣១៣	៣៥.៩៤៣.៥៧៩	៦.៥១៤.៧៦៨	៦៨.១២៦.៥៧៩	៧៤.៤៥៥.៥៣៦	១៥.៧៦៤.១៣០	-	២០១.៧៧០.៩០៥	
-	៧០.០៩៥	៤.៦៤០.៩៥២	១.៤៤៤.៣៤៤	៩.៨៤៦.៩៧៤	៧.១៤៤.៨២៤	២.០៩៤.៧២៧	-	២៥.៧២៩.៩៦០	
-	-	(៤៥៥)	(១៤០.៥៣១)	(២៦១៥.៤៤០)	(៤.៦៣៩.៩៦៥)	(១.១០៧.៣៦៧)	-	(៤.៥០៣.៧៥៤)	
-	-	-	២៧.៣០៧	១២៩.៩៩១	៥៧៧.៦១៣	៥៩.៧២៥	-	៧៩៤.៦៣៦	
-	(១០)	(៤.៣៦៦)	(២០.៥៥៩)	(៥៧.២០៦)	(២៤៤.៣៤៤)	(៣៣.៧៥៣)	-	(៣៦៤.២៦៤)	
-	១.០៣២.៣៩៨	៤០.៥៧៩.៧១០	៨.២២៩.៣៣៩	៧៥.៤៧០.៩០២	៧៧.៣២៩.៦៦៤	១៦.៧៤៥.៤៦២	-	២១៩.៤២៧.៤៧៥	
១៤.៥៤២.២៨០	៧៤៤.៩៤០	៥៨.៥៥២.៧១០	៤.៦៣១.៤៤៤	២៧.៩១៤.២៨៩	៣០.៣១០.៩៤០	១០.៩៥៧.៧៣០	៣.៨៧២.៤៤០	១៥១.៥២៧.៦១៣	
៥៤.៥៣២.៦៧៧	២.៩៩៨.៣៤៤	២៣៥.៦៧៤.៦៥៤	១៨.៦៤៣.១៧២	១១២.៣៥៥.០១៣	១២២.០០១.៦៥៥	៤៤.១០៤.៤៦៣	១៥.៥៤៤.១៤០	៦០៩.៤៩៤.៦៤២	

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

ថ្លៃដើម

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការិយាល័យ

ការសាងសង់/ការប្រែប្រួលប្រតិបត្តិ

ការផ្គត់ផ្គង់

លក្ខន្តិកៈការប្រែប្រួលប្រតិបត្តិ

និយ័តកម្ម

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដក្ខន្ធនៃសំបុត្រ

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

រំលស់ក្នុងការិយាល័យ

ការសាងសង់/ការប្រែប្រួលប្រតិបត្តិ

លក្ខន្តិកៈការប្រែប្រួលប្រតិបត្តិ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

តម្លៃយោង

សម្រាប់ការប្រែប្រួល (កំណត់សម្គាល់ ៥)

សម្ព័ន្ធធនាគារ						
ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យរួច ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខាររ៉ាំរ៉ៃ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក
សរុប ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក					
១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.០៤២.៥៧០	៩.៦៥៣.០៥៧	៨៣.៤១៣.៣១៣	៩០.៣៧២.៦៨៧	២១.៤៨០.៤១៥
-	-	៤០.៦៦៤	១.៤៥០.០២៥	១៤.១៩៤.៣៥៤	៩៥.៣២.៤៨៩	៤.០៣១.២០៣
-	-	(៣៥៩)	(២៤៤.១៧២)	(១.៦៣០.៤៩២)	(១.៥៧៥.៦២៩)	(១.១៥៥.៦៤៥)
-	-	៥០.០០០	៥៩៣.៣១០	៧១៥.២៤៨	១.០៧២.៩៦២	៩.៩៦១
-	-	-	(៤៧.៧២៩)	(១១២.៣៣៦)	(៦១៩.០៦០)	(៧៩.១២៩)
-	-	-	-	១២.៥៩៤	៥	-
១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.១៣២.៤៧៥	១១.៤០០.៤៩១	៩៦.៩៩២.៧២១	៩៨.៧៤៣.៤៥៤	២៤.៦៨៧.២០៥
-	៨៩៦.៦០៣	៣១.៣១៥.៤៤៤	៥.២០៦.៤០៤	៦១.០៤៧.៤០២	៦៩.៤៤៥.៣១៨	១៥.១៣៤.៦៨២
-	៦៥.៧១៧	៤.៦៣១.៣៥២	១.៥៧៤.១៨២	៤.៧៩៦.៧៩៥	៦.៦៦៦.៥៣៩	១.៤៥៦.៦៦៩
-	-	(៣៥៩)	(២២៤.៧១០)	(១.៦១១.៣៧៥)	(១.៥៧៣.៧៥១)	(១.១៥១.៧១៦)
-	(៧)	(៣.២៥៤)	(៤១.១០៤)	(១០៦.៦៤៣)	(៤៧២.៥៧០)	(៧៥.៥០៥)
-	៩៦២.៣១៣	៣៥.៩៤៣.៥៧៩	៦.៥១៤.៧៦៨	៦៤.១២៦.៥៧៩	៧៤.៤៥៥.៥៣៦	១៥.៧៦៤.១៣០
១៤.៥៤២.២៨០	៧៩៧.០៦៨	៦៣.១៤៩.២៩៦	៤.៤៨៥.៧២៣	២៤.៤៦៦.១៤២	២៤.៣២៧.៩១៨	៤.៩១៩.០៧៥
៥៩.៤០៥.២១៤	៣.២៥៦.០២៣	២៥៤.១២៨.២៧៤	១៩.៩៥៤.១៧៤	១១៧.៩១៤.១៩០	៩៩.៣៧៩.៥៤៥	៣៦.៤៣៤.៤២១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ទ្រព្យ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ					
	ដើម្បី ដុល្លារអាមេរិក	កាត់កលអ្នក ដើម្បី ដុល្លារអាមេរិក	អគារ និង កាត់កលអ្នក ដុល្លារអាមេរិក	កាត់កលអ្នក លើទ្រព្យផ្ទាល់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារភ័ព្វទ័រ ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៣២៤.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១០.៩៣២.១៧៩	៩៤.៩១៥.៨៦៤	៩៣.០២៥.៤៤៤
ការិយាល័យ	-	-	-	១.០៩៦.៥៥៥	៨.៧២៤.៣៤៤	៨.២៣៤.៤៩៦
ការបាក់ចេញ/ការប្រែប្រួលតម្លៃ	-	-	(៤៥៥)	(១២១.៥៨៦)	(២.៥៩៤.៤៤១)	(៤.៥៩៤.១៣៩)
ការផ្ទេរ	-	-	-	៤៤៥.៤៤៤	៦៦.៧៤៤	៦៦៦.៦៦៥
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤	២.៣២៤.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១២.៣៥២.៦៣២	១០១.១១៦.៩៦០	៩៧.២៨៦.២៧៩
ដក្ខេបនៃសំបុត្រ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	១៧៥.០៧២	៣២.១៤៤.៨៣៤	៦.១០៤.០២៦	៦៦.៣៦១.៦៥១	៧០.១៥៣.៣២៤
រំលស់ក្នុងការិយាល័យ	-	៩.២៤២	៣.៩០៥.១០០	១.៨២៨.៣១៦	៩.៧៨៩.២៥១	១០.០២២.៣១១
ការបាក់ចេញ/ការប្រែប្រួលតម្លៃ	-	-	(៤៥៥)	(១១៩.៣៣៧)	(២.៥៨០.០៩៣)	(៤.៥៩៥.២២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០)	(៤.៣៦៦)	(១.៧០៧)	(៩.៥៣៤)	(៦.៨៧២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	១៨៤.៣០៤	៣៦.០៤៥.១១៧	៧.៨១១.២៩៨	៧៣.៥៦១.២៧៥	៧១.៨៤៤.៧៤៨
តម្លៃបោរ	២.៣២៤.៣៤៤	៩៨.៤២២	៤១.១៤៦.៩៧៩	៤.៥៤១.៣៣៤	២៧.៥៥៥.៦៨៥	២៥.៤៤១.៥៣១
សមមូលនឹងការរៀប (កំណត់សម្គាល់ ៥)	៩.៣៧១.៥៨៥	៣៩៦.១៤៩	១៦៥.៦១៦.០២៧	១៨.២៧៨.៨៦៩	១១០.៩១៦.៦៣២	១០២.៤០២.១២២

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសាស្ត្រសម្រាប់ប្រមាណចំនួន ១០៣.២២៨.៩៥៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១២៤.១១៧.២៧១ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ដោយធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ					
	ដីធ្លី ដុល្លារអាមេរិក	កាត់សល់ ដីធ្លី ដុល្លារអាមេរិក	អគារនិង កាត់សល់ ដុល្លារអាមេរិក	កាត់សល់ លើទ្រព្យសម្បត្តិ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក
ថ្លៃដើម	២.៣២៤.៣៤៤	២៨២.៧២៦	៧៧.១១៦.២០៤	៩.១៣៤.៩៧១	៤១.៧៤៧.២១៧	៤៤.៦០១.៩០៣
	-	-	៣០.៩៦២	១.៤៣៤.៤៩០	១៤.០៩៧.៧០៧	៩.២០៤.៧៩៦
	-	-	(៣៥៩)	(២៣២.៩៥៣)	(១.៦០៣.១០៤)	(១.០៧៣.២១១)
	-	-	៥០.០០០	៥៩១.២៧១	៧០១.៤៥៤	៧៧២.៩០២
	-	-	-	-	១២.៥៩៤	៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.៣២៤.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១០.៩៣២.១៧៩	៥៤.៩១៥.៤៦៤	៥៣.០២៥.៤៤៤
ដក្ខេបនៃសម្បត្តិ	-	១៦៥.៤៦៥	២៤.២៥៦.២៥៤	៤.៧៦១.៩៤៦	៥៩.២៧០.៧៥០	៦៥.៦០៤.៥១៣
	-	៩២១៤	៣.៤៩៦.១៩៧	១.៥៥៣.០៤៤	៤.៦៥៥.៦៣៥	៦.១០៩.៧៤៩
	-	-	(៣៥៩)	(២០៩.៩៩៣)	(១.៥៤៤.១៩៧)	(១.០៧១.២១៣)
	-	(៧)	(៣.២៥៤)	(១.០១៥)	(៦.៥៣៧)	(៤.១៦២)
	-	១៧៥.០៧២	៣២.១៤៤.៤៣៤	៦.១០៤.០២៦	៦៦.៣៦១.៦៥១	៧០.១៥៣.៣២៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៣២៤.៣៤៤	១០៧.៦៥៤	៤៥.០៤៧.៥៧៣	៤.៤២៤.១៥៣	២៤.៥៥៤.២១៣	២២.៤៧២.៥២០
តម្លៃយោង	២.៣២៤.៣៤៤	១០៧.៦៥៤	៤៥.០៤៧.៥៧៣	៤.៤២៤.១៥៣	២៤.៥៥៤.២១៣	២២.៤៧២.៥២០
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៣២៤.៣៤៤	១០៧.៦៥៤	៤៥.០៤៧.៥៧៣	៤.៤២៤.១៥៣	២៤.៥៥៤.២១៣	២២.៤៧២.៥២០
សម្បត្តិដែលបានរៀបចំ (កំណត់សម្គាល់ ៥)	៩.៥១១.២៤៥	៤៣៩.៧២៧	១៤៤.០១៩.៣៣៦	១៩.៧២៣.០០៥	១១៦.៦៤៣.៩៦០	៩៣.៤៣៤.២៤៤
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.៥១១.២៤៥	៤៣៩.៧២៧	១៤៤.០១៩.៣៣៦	១៩.៧២៣.០០៥	១១៦.៦៤៣.៩៦០	៩៣.៤៣៤.២៤៤
តម្លៃយោង	៩.៥១១.២៤៥	៤៣៩.៧២៧	១៤៤.០១៩.៣៣៦	១៩.៧២៣.០០៥	១១៦.៦៤៣.៩៦០	៩៣.៤៣៤.២៤៤
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.៥១១.២៤៥	៤៣៩.៧២៧	១៤៤.០១៩.៣៣៦	១៩.៧២៣.០០៥	១១៦.៦៤៣.៩៦០	៩៣.៤៣៤.២៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ការនិញបន្ថែម កាឆបចុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	២៤.៩៣៤.២៣១ (៤៦.០៦៣)	៣១.៦៥៤.៦៧៤ (៤២១.០៧៥)	១១៧.៧៩១.២៥៤ (១៨៧.៥២២)	១៣០.១១៧.១៥០ (១.៧៣០.៦១៤)	២៥.៥៧៤.៦៥២ -	២៩.៨៥៦.១១៤ ១០៩.៤៩៩	១០៤.១១៤.៤០៨ -	១២២.៧០៨.៦៤៥ ៤៥១.៦៨៥
	២៤.៨៨៨.១៦៨	៣១.២៣៣.៥៩៩	១១៧.៦០៣.៧៣២	១២៨.៣៨៦.៥៣៦	២៥.៥៧៤.៦៥២	២៩.៩៦៦.០១៧	១០៤.១១៤.៤០៨	១២៣.១៦០.៣៣០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអប៊ី-សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	កាតាត់ពុម្ពដំណើការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	កាតាត់ពុម្ពដំណើការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤០.៤៩៤.៥៨៥	២.៧៣០.៧១៨	៤៣.២២៥.៣០៣	៣៨.១៥៣.៧៥០	២.២៤៨.០១៧	៤០.៤៤១.៧៦៧
ការវិញ្ញត្តិរួម	៨.៨០០.៨៨៩	១.៧៥០.២៥៩	១០.៥៥១.១៤៨	៨.៥៣៩.០២០	១.២៣០.៨៧៥	៩.៧៦៩.៨៩៥
ការលក់ចេញ/ការប្រទះចេញពីបញ្ជី	(៥៨២.០២៣)	-	(៥៨២.០២៣)	(៥៦៦.៧៩០)	-	(៥៦៦.៧៩០)
ការផ្ទេរ	១.៧៤៤.៣៧៦	(១.៧៤៤.៣៧៦)	-	៨១១.៤៤០	(៨១១.៤៤០)	-
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	៥២១.៣១៥	-	៥២១.៣១៥	-	-	-
លម្អៀងពីការរុញប្រែយុប្បទិស	(១៥២.៨៩០)	(២៩.៥៤៩)	(១៨២.៤៣៩)	-	-	-
និយ័តកម្ម	-	(៦២២.៥៦៣)	(៦២២.៥៦៣)	-	(៦២២.៥៦៣)	(៦២២.៥៦៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥០.៨៣០.២៥២	២.០៨៤.៤៨៩	៥២.៩១៤.៧៤១	៤៦.៩៣៧.៨២០	២.០៨៤.៤៨៩	៤៩.០២២.៣០៩
ដក្ខនៈរំលស់បង្ក						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣២.៤៥៤.២៨៥	-	៣២.៤៥៤.២៨៥	៣០.៦១២.៣១២	-	៣០.៦១២.៣១២
រំលស់ក្នុងការិយវិធីទ	៤.៥៦៥.៩៣៨	-	៤.៥៦៥.៩៣៨	៤.៣១៣.៧៧៦	-	៤.៣១៣.៧៧៦
ការលក់ចេញ/ការប្រទះចេញពីបញ្ជី	(៥២១.៨៧៧)	-	(៥២១.៨៧៧)	(៥០៦.៦៤៤)	-	(៥០៦.៦៤៤)
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	៣៣៨.៣២៧	-	៣៣៨.៣២៧	-	-	-
លម្អៀងពីការរុញប្រែយុប្បទិស	(១២៤.០១៧)	-	(១២៤.០១៧)	(៣.៧៩៤)	-	(៣.៧៩៤)
និយ័តកម្ម	(៥៣៨.៧៣៣)	-	(៥៣៨.៧៣៣)	(៥៣៨.៧៣៣)	-	(៥៣៨.៧៣៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣៦.១៧៧.៩២៣	-	៣៦.១៧៧.៩២៣	៣៣.៨៧៦.៩១៧	-	៣៣.៨៧៦.៩១៧
តម្លៃហោង	១៤.៦៥២.៣២៩	២.០៨៤.៤៨៩	១៦.៧៣៦.៨១៨	១៣.០៦០.៩០៣	២.០៨៤.៤៨៩	១៥.១៤៥.៣៩២
សមមូលនឹងការស្រុតកំណត់សម្គាល់ ៥)	៥៨.៩៧៥.៦២៤	៤.៣៩០.០៦៨	៦៣.៣៦៥.៦៩២	៥២.៥៧០.១៣៥	៤.៣៩០.០៦៨	៦០.៩៦០.២០៣

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មអប៊ីរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានថ្លៃដើមប្រតិសាស្ត្រចំនួន ២៥.២៧២.៤៣១ ដុល្លារអាមេរិក និង ២៣.៨០៦.០៣៨ ដុល្លារអាមេរិករៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ២៥.១០១.៥៤៦ ដុល្លារអាមេរិក និង ២៣.៦៣៩.៨៧២ ដុល្លារអាមេរិក) ដែលបានរំលស់ទាំងស្រុងនៅតែកំពុងបន្តប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអប្សិ-សុទ្ធ (ត)

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	៣៩.៣៤២.៩៥៣	២.៤៤៤.៣៥៤	៤១.៨៨៧.៣០៧	៣៧.១៤០.៤៧៤	២.២៦១.៣២៩	៣៩.៤០១.៨០៣
	១.៣៩១.០៣៩	១.៤២៧.០៧៩	២.៨៥៨.១១៨	១.១៥៤.៤០៩	១.០៧៩.៦៤៨	២.២៣៤.៤៥៧
	(១.០០៩.៣០៥)	-	(១.០០៩.៣០៥)	(១.០០៩.៣០៥)	-	(១.០០៩.៣០៥)
	១.០០៣.៩៦៣	(១.០០៣.៩៦៣)	-	៨៦៣.៧៧២	(៨៦៣.៧៧២)	-
	(២៧០.០៦៥)	(២៧.៥២៤)	(២៩៧.៥៨៩)	-	-	-
	-	(១៤៩.២២៤)	(១៤៩.២២៤)	-	(១៤៩.២២៤)	(១៤៩.២២៤)
	៤០.៤៩៨.៥៨៥	២.៧៣០.៧១៨	៤៣.២២៩.៣០៣	៣៨.១៥៣.៧៥០	២.២៨៤.០១៧	៤០.៤៤១.៧៦៧
	៣០.៩៧០.៧៦៦	-	៣០.៩៧០.៧៦៦	២៩.០៤៣.៣៧៩	-	២៩.០៤៣.៣៧៩
	២.៨២១.០៥៥	-	២.៨២១.០៥៥	២.៦២២.៦៩៥	-	២.៦២២.៦៩៥
	(១.០០៩.៣០៥)	-	(១.០០៩.៣០៥)	(១.០០៩.៣០៥)	-	(១.០០៩.៣០៥)
	(២៤១.៩០៥)	-	(២៤១.៩០៥)	(២.១៣១)	-	(២.១៣១)
	(៨២.៣២៦)	-	(៨២.៣២៦)	(៨២.៣២៦)	-	(៨២.៣២៦)
	៣២.៤៥៨.២៨៥	-	៣២.៤៥៨.២៨៥	៣០.៦១២.៣១២	-	៣០.៦១២.៣១២
	៨.០៤០.៣០០	២.៧៣០.៧១៨	១០.៧៧១.០១៨	៧.៥៤១.៤៣៤	២.២៨៤.០១៧	៩.៨២៥.៤៥៥
	៣២.៨៤៤.៦២៦	១១.១៥៤.៩៤៣	៤៣.៩៩៩.៥៦៩	៣០.៨០៦.៧៧៤	៩.៣៤៦.៥៥០	៤០.១៥៣.៣២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអប្សិ-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ ទិញទ្រព្យសកម្មអប្សិ៖

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ការិយាល័យ	90.៥៥១.១៤៨	2.៨៥៨.១១៨	៤២.៩៥៣.៧២៤	៩.៧៦៩.៤៩៥	2.២៣៨.៤៩៧	៩.២០០.២២៣
ការកើនឡើងគណនីត្រូវធនសម្រាប់ទ្រព្យសកម្មអប្សិ	(២៤៦.៥៥១)	(២៣២.២៣០)	(១.០០៣.៧០៩)	-	-	-
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសកម្មអប្សិ	១០.៣០៤.៥៩៧	២.៦២៥.៤៨៨	៤១.៩៥០.១១៥	៩.៧៦៩.៤៩៥	២.២៣៨.៤៩៧	៩.២០០.២២៣

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣៦.១៤៦.០៨៦	៣២.៤១០.៣០៣	១៤៥.៤៨៧.៩៩៦	៣៣.១៤៩.០៧៥	១៣៣.៥៥២.៤១៣	១២៦.០៣២.១០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងធរយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាតិក៏: ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមឆ្នាំ								
ការិយាល័យសម្រាប់ក្រុមហ៊ុន	៣២.៤១០.៣០៣	២៤.៧៤៥.៤០៥	១.៣២.៣៩៦.០៤៤	១១៤.៥១១.១៥៩	៣០.៤៥២.៤១៣	២៦.៥២៥.៦៨៧	១២៦.០៣២.១០៧	១០៩.២០៦.២៥៣
ការិយាល័យសម្រាប់ក្រុមហ៊ុន	១៧.១៧៣.៣២៤	១៧.៤៤៦.៤៤៥	៦៩.៩១២.៦១៤	៧៣.៥១៣.២៤៩	១៦.៣៧៣.៣២២	១៧.៣៣១.១៦៧	៦៦.៦៥៥.៩៥៧	៧១.២៣១.០៩៦
ការិយាល័យសម្រាប់ក្រុមហ៊ុន	៤៨៧.៤៣៩	-	៣.៦៥៥.១០៣	-	-	-	-	-
រំលស់ក្នុងឆ្នាំ	(១២.៩១០.៣១០)	(១២.២២៧.១៦៧)	(៥២.៥៥៧.៤៧២)	(៥០.២៥៣.៦៥៦)	(១២.៤៣៧.១៤៣)	(១១.៧៥៥.១៤៤)	(៥០.៦៣១.៦០៩)	(៤៨.៣១៣.៦៥៤)
ការបញ្ចប់កិច្ចសន្យាក្នុងឆ្នាំ	(១៦.៣១៧.៤៥៥)	(១៦.២៤៥.៤៦៤)	(៦៦.៤២២.៩៩៧)	(៥១.១១៤.៤៧៣)	(១៦.២៣៣.២១៧)	(១៦.៤៤៤.៩៣៤)	(៦៦.៦៤៤.៤២៦)	(៥១.១១៦.៦៥៥)
លម្អៀងការបញ្ចប់កិច្ចសន្យាក្នុងឆ្នាំ	២០៦.៧១១	(៧.៤៨៩.៣១២)	៤៤១.៥២០	(៣.២៤៤.០៧២)	៣៣.៦៦០	(៤.៣៥៥)	១៣៧.០៣០	(១៧.៤៨៩)
លម្អៀងការបញ្ចប់កិច្ចសន្យាក្នុងឆ្នាំ	-	-	(២.១១៦.៤៦៤)	(១.០១១.៧៥៩)	-	-	(១.៩៥៤.៦៣២)	(៩៥៦.៩៩០)
នាចុងឆ្នាំ	៣៦.១៤៦.០៤៦	៣២.៤១០.៣០៣	១៤៥.៤៤៧.៩៩៦	១៣២.៣៩៦.០៤៤	៣៣.១៤៩.០៧៥	៣០.៤៥២.៤១៣	១៣៣.៥៤៦.០២៧	១២៦.០៣២.១០៧

សម្រាប់បំណាច់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់កិច្ចសន្យារយៈពេលខ្លីចំនួន ៣.១១៥ ដុល្លារអាមេរិក និង គ្មាន រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) ខ្លះ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់កិច្ចសន្យាអចិន្ត្រៃយ៍ចំនួន ១៦.៧៩២ ដុល្លារអាមេរិក និង សម្ព័ន្ធធនាគារ បានទទួលស្គាល់ ការទូទាត់កិច្ចសន្យារយៈពេលខ្លី ចំនួន ៤៣៤ ដុល្លារអាមេរិក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ(ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់ ការប្រាក់លើបំណុលគតិសន្យា ចំណេញពីការបុគ្គលិកសន្យាមុនពេលកំណត់	១២.៩១០.៣១០	១២.២២៧.១៦៧	៥២.៥៥៧.៨៧២	៥០.២៥៣.៦៥៦	១២.៤៣៧.១៤៣	១១.៧៥៥.១៤៨	៥០.៦៣១.៦០៩	៤៨.៣១៣.៦៥៨
	២.០៩៤.២០២	១.៨៩៥.២៧៧	៨.៥៤១.៧៨០	៧.៧៨៩.៥៩០	១.៩៤៤.៣៤០	១.៧៥៤.៥៥៧	៧.៩១៥.៤០៨	៧.២១១.២៣០
	(១៣៩.២៦៥)	(១០១៦៨២)	(៥៦៦.៩៤៤)	(៤១៧.៩១៣)	(១២២.៧០៩)	(៧៦.៧៨៣)	(៤៩៩.៥៤៤)	(៣១៥.៥៧៤)
	១៤.៨៦៥.២៤៧	១៤.០២០.៧៦២	៦០.៥៣២.៧០៨	៥៧.៦២៥.៣៣៣	១៤.២៥៨.៧៧៤	១៣.៤២៦.៩២២	៥៨.០៤៧.៤៦៩	៥៥.២០៩.៣១០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ

	សង្ខេបធនាគារ				ធនាគារ			
	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៣
	ដុល្លារអាមេរិក			កំណត់សម្គាល់ ៥)	កំណត់សម្គាល់ ៥)		កំណត់សម្គាល់ ៥)	កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ បំណុលពន្ធពន្យារ	៤.១៤៩.៩០៥	៤.០៦៩.៣៤១		១៦៦២៣.៤២១		-	-	-
	(៣.៣៦១.៤០៦)	(២.៧១៦.៧៥៥)		(១១.០៩៧.៩៤៤)		-	-	-
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	៧៨៨.០៩៩	១.៣៥២.៦២៦		៥.៥២៥.៤៧៧		-	-	-
ទ្រព្យសកម្មពន្ធពន្យារ បំណុលពន្ធពន្យារ	១៧.៧៥៥.២៤៧	១៤.១១១.៣២៤		៧៣.៩៤៤.៧៧៥		១៧.៧៥៥.២៤៧	៧១.៤៦៥.០៣០	៧៣.៩៤៤.៧៧៥
	(៥១.៦៥១.៥៤៩)	(៤៤.៤៩៣.៣៧៣)		(១៨៧.៤៩៧.៤៤៥)		(៥១.៦៥១.៥៤៩)	(២០៧.៤៩៧.៤៤៥)	(១៨៣.៣៤៩.៤២៩)
បំណុលពន្ធពន្យារសុទ្ធ	(៣៣.៨៩៦.៣០២)	(២៦.៣៨២.០៤៩)		(១០៩.៤០៤.៦៥៤)		(៣៣.៨៩៦.៣០២)	(១៣៦.០៣២.៤១៥)	(១០៩.៤០៤.៦៥៤)
សរុបទ្រព្យសកម្មពន្ធពន្យារ សរុបបំណុលពន្ធពន្យារ	២១.៩០៥.១៩២	២២.១៨០.៧០៩		៩០.៦០៤.១៩៦		១៧.៧៥៥.២៤៧	៧១.៤៦៥.០៣០	៧៣.៩៤៤.៧៧៥
	(៥៥.០១៣.៣៥៥)	(៤៧.៦១០.១២៤)		(១២១.៤២៤.៧៥៥)		(៥១.៦៥១.៥៤៩)	(២០៧.៤៩៧.៤៤៥)	(១៨៣.៣៤៩.៤២៩)
សរុបបំណុលពន្ធពន្យារសុទ្ធ	(៣៣.១០៨.១៦៣)	(២៥.៤២៩.៤១៥)		(១៣០.៨២០.៥៥៩)		(៣៣.៨៩៦.២៦២)	(១៣៦.០៣២.៤១៥)	(១០៩.៤០៤.៦៥៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (គ)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារ/(បំណុលពន្ធពន្យារ) សុទ្ធសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ					ធនាគារ		
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមឆ្នាំ								
កត់ត្រាជាបន្តបន្ទាប់របាយការណ៍ចំណេញប្រចាំ	(២៥.៤២៩.៤១៩)	(១១៣៧.៤៥៧)	(១០៣៤.៧៩.១៧៧)	(៤.៦៤៤.៥៥៧)	(២៦.៧៨២.០៤៥)	(២.២៥៤.៣៥៣)	(១០៩.៤០៤.៦៥៤)	(៩.២៩៧.៦៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧៤៤៤.៧៥៤)	(២៤.១៤៦.៦១៤)	(៣១.៩៣៥.៩៩៤)	(៩៩.៤០៦.៩៤៤)	(៧.១១៤.២១៧)	(២៤.៥២៣.៦៩២)	(២៤.៩៦១.៩៧៧)	(១០០.៧៩២.៣៧៤)
លម្អៀងពីអត្រាប្តូរប្រាក់	១៦៦.០១០	(១០៤.៩៤៤)	៦៧៥.៤២៧	(៤៣១.៣២៦)	-	-	-	-
នាចុងឆ្នាំ	-	-	១.៤៧៤.៩៤៧	៦៤៣.៧០០	-	-	១.៩៣៤.១៧៦	៦៤៥.៣៥៩
	(៣៣.១០៤.១៦៣)	(២៥.៤២៩.៤១៩)	(១៣៣.២៦០.៣៥៧)	(១០៣.៤៧៩.១៧៧)	(៣៣.៤៩៦.២៦២)	(២៦.៧៨២.០៤៥)	(១៣៦.៤៣២.៤៥៥)	(១០៩.៤០៤.៦៥៤)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ៖

	សំវិធានសម្រាប់				ការប្តូររូបិយប័ណ្ណ			
	កម្រិតដំណើរការ	ប្រាក់ចំណូលមិន	សំវិធាន	អត្ថប្រយោជន៍	មិនទាន់បាន	បំណុលគតិសន្យា	ផ្សេងៗ	សរុប
	ឥណទាននៅសល់	ទាន់ទទួលបាន	ដែលពឹងទុក	និយោជិត	ទទួលស្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៧១០.៧០១	៥៤.៥៩៣	៣.២០៩.២២០	៥.៥៦៤.៥៦៦	១.៦៣៥.៧៧១	២.៧៣១.៥៤៦	៤.៧៦៤	៣៥២.១២២	១៦.៩៦២.៦៤៣
(១១០.៩២០)	(៥.២៦១)	១០៤.០៥៦	៤៤៣.៤១៤	(៣១៩.៧៧៤)	៩៦៩.៩៤០	(៤.៧៦៤)	៦២០.៤៤៣	៤.៩៤២.៥០៩
៥៩៩.៧៨១	៤៩.៣៣២	៣.៣១៣.២៧៦	៦.០៤៨.៣៨០	១.៣១៥.៩៩៣	៣.៧០១.៥២៦	-	៦.៥៦៦.៩៥៥	២១.៩០៥.១៥២
២.៤១៤.១១៩	១៩៨.៥៦១	១៣.៣៣៥.៩៣៦	២៤.៣៤៤.៧៣០	៥.២៩៦.៤៧២	១៤.៤៩៤.៦៤២	-	២៦.៣៩១.៧៤៤	៤៤.៦៦៤.៣៩៤

៤.២៤៤.៥៣០	៤៤.២៤១	២.១១៧.០០៤	៩.៥៥៤.០៥០	២.១១៧.១៦៣	១.៦៤៣.៦៤៣	៤៧៣	១.៤២២.៤២១	២២.៦៤៥.៧២៦
(១.៤១៤.៧៤១)	១០.៣១២	៣៩២.២១២	(៣.៩៤៩.៤៤៤)	(៤៤១.៣៩២)	១.០៤៤.៣០៣	៤.២៩៥	(១.៤២៤.៩៥៣)	(៥០៥.០១៧)
២.៨២៩.៧៨៩	៥៤.៥៥៣	៣.៥០៩.២២០	៥.៥៦៤.៥៦៦	១.៦៣៥.៧៧១	២.៧៣១.៥៤៦	៤.៧៦៤	៦.១១៦.២២៤	២២.១៤០.៧០៩
១០.០៧២.៥៤៥	២២៣.០១២	១៣.១០៩.៦៦៣	២២.៧៣១.២៥២	៦.៦៤២.១២៤	១១.១៥៤.៣២៥	២៤.៤៧៧	១.៦២៥.២៩៣	៩០.៦០៤.១៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ៖

កំម្រិតដំណើការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនផ្សេងៗ ដុល្លារអាមេរិក	អត្ថប្រយោជន៍ និយោជិត ដុល្លារអាមេរិក	ការប្តូរបិយវត្ថុ មិនទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	៥.៥០៥.៣០៣	១.៦២៥.៩៤៩	២.៧៣០.៤៨៣	២.៦៩៤.២៤៥	១២.៩០៧.៣៧២
ឥណទាន/(កាត់ត្រាជាបន្តបន្ទាប់)ក្នុងរបាយការណ៍ចំណេញម្ចាស់	-	៤៨០.៣៤៦	(៣១៩.២៧៧)	៨៥៥.៣៤៤	(២.៣៧៤.៣៣៦)	៤៤៨.៧៩១៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	៥.៩៨៥.៦៤៩	១.៣០៦.៧១២	៣.៥៨៦.២២៧	៣១៩.៩០៩	១៧.៧៩៧.២៨៧
<i>សម្រួលនឹងការរៀបចំ(កំណត់សម្គាល់ ៥)</i>	-	<i>២៤.០៩២.៣៩៨</i>	<i>៥.២៥៩.៥១៦</i>	<i>១៤.៤៣៤.៥៦៤</i>	<i>១.២៨៧.៧៩៤</i>	<i>៧១.៤៦៥.០៣០</i>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣.៦៤៨.១៤៩	៩.៣៩២.៣៨៧	២.១១៧.១២៣	១.៦៨២.៥៦២	១.៧៩៨.៧១១	១៨.៩៩៨.៣៦៩
(កាត់ត្រាជាបន្តបន្ទាប់)ឥណទានក្នុងរបាយការណ៍ចំណេញម្ចាស់	(១.៤៩៩.៣១១)	(៣.៤៨៧.០៤៤)	(៤៩១.១៧៤)	១.០៤៨.៣២១	(១.៤១៤.០៧៦)	(៨៨៧.០៤១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៧៥៥.០៤៨	៥.៩០៥.៣៤៣	១.៦២៥.៩៨៩	២.៧៣០.៨៨៣	២១៩.៤៧០	១៨.១១១.៣២៨
<i>សម្រួលនឹងការរៀបចំ(កំណត់សម្គាល់ ៥)</i>	<i>៧.១៦៩.៣៧១</i>	<i>២២.៤៨៩.១៦៣</i>	<i>៦.៦៤២.១៦៥</i>	<i>១១.១៥៥.៦៥៧</i>	<i>១.៥៧១.២៣៤</i>	<i>៧៣.៩៤៤.៧៧៥</i>

បំណុលពន្ធពន្យាររបស់សម្ព័ន្ធធនាគារ ៖

កំម្រិតដំណើការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនសម្រាប់ការខាត បង់ឥណទានដែលរំពឹងទុក ដុល្លារអាមេរិក	ការប្តូរបិយវត្ថុ មិន ទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឺពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣.៣៧៩.១៣៩	៣៦.៦១០.៩៥៤	១.៤៩៩	២.៣៨៣.២៤៤	១៣.១១២	៤២.៣៩២.១០២
កាត់ត្រាជាបន្តបន្ទាប់(ឥណទាន)ក្នុងរបាយការណ៍ចំណេញម្ចាស់	១.២៤៦.១៤៩	៤.៤៨០.២៧២	(១.៤៩៩)	៣២៣.៩០០	(២.៣២៧)	១២.៦២១.២៥៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៦២៥.២៨៨	៤១.០៩១.២២៦	-	២.៧០៧.១៤៤	១.៤២៧	៥៥.០១៣.៣៥៥
<i>សម្រួលនឹងការរៀបចំ(កំណត់សម្គាល់ ៥)</i>	<i>១៨.៦១៦.៧៤៥</i>	<i>១៦.៧០២.១៤៥</i>	<i>-</i>	<i>១០.៤៩៦.២៥៥</i>	<i>៥.៧៤៣</i>	<i>២២១.៤២៥.៧៥៥</i>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.០៨៨.០០៤	១៩.៩៩៣.២៦១	៣.២៤៣	១.៧២៨.៣៦០	-	២៣.៨២៣.៥៨៧
កាត់ត្រាជាបន្តបន្ទាប់(ឥណទាន)ក្នុងរបាយការណ៍ចំណេញ ឬខាត	៦០១.២០២	១៦.៧៥៤.៣១៧	(១.៣៤៤)	៦៥៤.៤៨៤	១.១៦១	២៣.៧៤៦.៥៤៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៦៨៩.២០៦	៣៦.៧៤៧.៥៧៨	១.៨៩៩	២.៣៨៣.២៤៤	១១.៨៧៦	៤៧.៦១០.១២៨
<i>សម្រួលនឹងការរៀបចំ(កំណត់សម្គាល់ ៥)</i>	<i>១០.៩៨៥.៤០៧</i>	<i>១៥០.១១៣.៤៥៦</i>	<i>៧.៧៥៧</i>	<i>២៣.៥៩៦.២៨៤</i>	<i>៤៨៥១៣</i>	<i>១៩៤.៤៨៧.៣៧៣</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

បំណុលពន្ធពន្យាររបស់ធនាគារ៖

	កម្រៃដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានសម្រាប់ការ ខាតបង់ឥណទាន ដែលរំពឹងទុក ដុល្លារអាមេរិក	រំលស់តាមវិធី ឆ្លើយតប ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៨៩.៩៣៣	៣៦៦១០.៩៥៤	២.៣៧៥.៤១៤	១៣.១១២	៣៩.៦៨៩.៤១៧
កត់ត្រាជាបន្តក ក្នុងរបាយការណ៍ចំណេញ ឬខាត	៦៨៦.០១១	៤.៧៨៧.៣៤៤	៣១៣.៥៧៩	៦.១៧៥.១៥៤	១១.៩៦២.១៣២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.៣៧៥.៩៤៤	៤១.៣៩៤.៣៣៤	២.៦៨៤.៩៩៧	៦.១៨៤.២៧០	៥១.៦៥១.៥៤៥
សមមូលនឹងការរៀបចំកំណត់សម្គាល់ ៥)	៥.៥៣៤.១៧៥	១៦៦.៦២៤.៣១០	១០.៨២៣.២១៣	២៤.៩០៧.៧៤៧	២០៧.៤៩៧.៤៨៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	១៩.៩៩៣.២៦១	១.២៦៣.៤៦១	-	២១.២៥៦.៧២២
កត់ត្រាជាបន្តកក្នុងរបាយការណ៍ចំណេញ ឬខាត	-	១៦.៧៥៤.៣១៧	១.១១១.៩៥៧	៥.៧៧០.៣៧៧	២៣.៦៣៦.៦៥១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	៣៦.៧៤៧.៥៧៤	២.៣៧៥.៤១៤	៥.៧៧០.៣៧៧	៤៤.៨៩៣.៣៣៣
សមមូលនឹងការរៀបចំកំណត់សម្គាល់ ៥)	-	១៥០.១១៣.៨៥៦	៩.៧០៣.៥៨៣	២៣.៥៧១.៩៩០	១៨៣.៣៨៩.៤២៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សង្ខេបធនាគារ				ធនាគារ			
	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក
			២០២៤	តាន់ហ្សៀល (កំណត់សម្គាល់ ៥)	២០២៤	តាន់ហ្សៀល (កំណត់សម្គាល់ ៥)	២០២៣	តាន់ហ្សៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៩១.៥១៥.៦០០	៤៣.៩៦៦.១៤៨	៣៦៤.៣៥០.២៩០	៣៤៣.០០១.៤៧៨	៩៤.៤៣៣.៤២៦	៨៧.៧១៦.១៩៤	៣៤៧.៣១៦.៦០៨	៣៥៤.៣២០.៦៦៩
គណនីប្រាក់បញ្ញើសន្សំ	៣៣.០៧៤.៦២២	៣៤.៨៦០.០០៣	១៣៣.១២៥.៣៥៤	១៤២.៤០៣.១១២	៣២.០៣៦.៤៤៧	៣៤.១០៣.២៩២	១២៤.៩៤៤.៣០៩	១៣៩.៣១១.៩៤៤
គណនីប្រាក់បញ្ញើមានកាលកំណត់	២៧១.៩២៤.១២៩	៣០០.៩៦៦.៤២៩	១.០៩៤.៤៩៤.៦១៩	១.២២៩.៤៤៧.៤៦៣	២៤៥.៤៥៧.៣៣១	២៦៤.៥៤៦.៤៣៧	៩៤៩.៥៧៥.៧៥៧	១.០៨០.៤៣៥.៥៩៥
	៣៩៦.៥១៤.៣៥១	៤១៩.៧៩២.៦២០	១.៥៥៥.៩៧០.២៦៣	១.៧១៤.៨៥២.៤៥៣	៣៧២.៧២៧.៦០៤	៣៤៦.៤០៥.៩២៧	១.៥០០.២២៤.៦០៦	១.៥៧៤.៤៦៨.២១២
ឃុនរលើខ្ចី	២៤០.០៧៣.៩០៩	២៩៥.៤៣៧.០៩៨	១.១២៧.២៩៧.៤៤៤	១.២០៦.៤៦០.៥៤៦	២៥៦.៥៧២.៦០៤	២៦៣.៣២១.១៤០	១.០៣២.៧០៤.៧៣១	១.០៧៥.៦៦៦.៤៥៧
ឃុនរលំដៃ	១១៦.៤៤០.៤៤២	១២៤.៣៥៥.៥២២	៤៦៤.៦៧២.៧៧៩	៥០៧.៩៩២.៣០៧	១១៦.១៥៥.០០០	១២៣.០៤៤.៧៤៧	៤៦៧.៥២៣.៤៧៥	៥០២.៤០១.៣៥៥
	៣៥៦.៥១៤.៣៥១	៤១៩.៧៩២.៦២០	១.៥៥៥.៩៧០.២៦៣	១.៧១៤.៨៥២.៤៥៣	៣៧២.៧២៧.៦០៤	៣៤៦.៤០៥.៩២៧	១.៥០០.២២៤.៦០៦	១.៥៧៤.៤៦៨.២១២

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមតណូប្រតិទាន

	សង្ខេបធនាគារ				ធនាគារ			
	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក
			២០២៤	តាន់ហ្សៀល (កំណត់សម្គាល់ ៥)	២០២៤	តាន់ហ្សៀល (កំណត់សម្គាល់ ៥)	២០២៣	តាន់ហ្សៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពល ៦ខែ	២៣៦.៤៦៥.៤៥៩	២៦២.៣៣១.០៥២	៩៥១.៧៧៣.៤៧៣	១.០៧១.៦២២.៣៤៨	២១៦.៣៤៤.៤០០	២៤៥.៩៦៣.២៧២	៨៧០.៧៤៧.៤២០	១.០០៤.៧៥៩.៩៦៦
លើសពី៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ	៤៣.៦០៤.៤៥០	៣៣.១០៦.០៤៦	១៧៥.៥២៤.០១១	១៣៥.២៣៤.១៩៨	៤០.២២៧.៤០៤	១៧.៣៥៧.៤៦៤	១៦១.៩១៦.៩១១	៧០.៩០៦.៤៩១
លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២៩.៤៦០.៤៤២	៣៤.៣២៥.៥២២	១២០.១៤៤.២៧៩	១៥៦.៥៥៩.៧៥៧	២៩.៥៧៥.០០០	៣៧.០៥៤.៧៤៧	១១៩.០៣៩.៣៧៥	១៥១.៣៦៤.៤០៥
លើសពី៣ឆ្នាំ	៤៦.៤៨០.០០០	៤៦.០៣០.០០០	៣៤៤.៤៤៤.៥០០	៣៥១.៤៣២.៥៥០	៤៦.៥៨០.០០០	៤៦.០៣០.០០០	៣៤៤.៤៤៤.៥០០	៣៥១.៤៣២.៥៥០
	៣៩៦.៥១៤.៣៥១	៤១៩.៧៩២.៦២០	១.៥៥៥.៩៧០.២៦៣	១.៧១៤.៨៥២.៤៥៣	៣៧២.៧២៧.៦០៤	៣៤៦.៤០៥.៩២៧	១.៥០០.២២៤.៦០៦	១.៥៧៤.៤៦៨.២១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ធនាគារ		ធនាគារ		ធនាគារ		ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៧៤.៩៤០	៥១១១	៣០១.៦៣៤	២១០.៨៣១	៣.៤៨៥.១៦៩	៣.៤៨៥.១៦៩	១៤.០២៧.៤០៥	១៥.៦៨៧.៤៨៣
ភាគីមិនពាក់ព័ន្ធ	៣៩៦.៤៣៩.៤១១	៤១៩.៧៤១.០០៩	១.៥៩៥.៦៦៤.៦២៩	១.៧១៤.៦៤២.០២២	៣៦៩.២៤២.៤៣៥	៣៦៩.២៤២.៤៣៥	១.៤៨៦.២០០.៤០១	១.៥៦២.៧៤០.៧២៩
	៣៩៦.៥១៤.៣៥១	៤១៩.៧៥២.៦២០	១.៥៩៥.៩៧០.២៦៣	១.៧១៤.៨៥២.៨៥៣	៣៧២.៧២៧.៦០៤	៣៧២.៧២៧.៦០៤	១.៥០០.២២៨.៦០៦	១.៥៧៨.៤២៨.២១២

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣
គណនីចរន្ត	០,០០% - ២,០០%	០,០០% - ១,៥០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
គណនីប្រាក់បញ្ញើសន្សំ	០,០០% - ៣,០០%	០,០០% - ២,០០%	០,០០% - ១,០០%	០,០៥% - ១,០០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,៤៥% - ១៣,០០%	០,២៥% - ៤,៤៥%	១,៤៥% - ៩,៥០%	០,២៥% - ៤,៤៥%

ធនាគារ អេស៊ីលីដា កម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
គណនីធន្ន	១.៤១៦.៣៤៨.៦៨៣	៨៥០.០០៩.២០១	៥.៧០០.៩៦៤.៤៥០	៣.៤៨០.៧៨៧.៥៨៧	១.៤០០.១៩៨.៧៥២	៨.៣៧.៧២៩.៦៤៨	៥.៦៣៥.៧៩៩.៩៧៧	៣.៤៣០.៦២៥.៦១២
ប្រាក់បញ្ញើសរុប	២.៨៤៣.៨៦២.៣៩៩	២.២៩៧.២៩១.៧៣២	១១.៤៤៦.៥៦២.២៥៦	៩.៣៤៤.៤៣៦.៧២៥	២.៤១៤.៧៩៥.១៧០	២.២៧២.៧២៤.០៣២	១១.៣២៩.៥៥០.៥៥៩	៩.២៤៤.០៧៧.៦៧១
ប្រាក់បញ្ញើក្រុម	២១.៤៣០.៤៥៤	១៧.២៦៣.៦៣៧	៨៦២.៥៩៩.១៨៧	៧០.៥២១.៩៥៧	២១.៤០៥.៧៤២	១៧.១៦៣.៤០០	៨៦.១៥៨.២៧៣	៧០.១១២.៤៨៩
ប្រាក់បញ្ញើមានកាលកំណត់	៣.៦៤០.៤៥៥.៥៥៨	៣.៥៤៣.៥៥៩.៤៤៩	១៤.៤១៥.៤៤៣.៣៧៩	១៤.៤៧៥.០១៧.១៤៣	៣.៦០៨.៤៩៥.៦៨៥	៣.៤៧២.៦៧១.៩៤៥	១៤.៥២៥.៤១៣.២០៧	១៤.២៤៧.១៣៩.៤៩៥
	៧.៩៦២.៥៤១.៣៤៤	៦.៤០៨.០២០.៤១៩	៣២.០៤៩.២២៩.២៧២	២៧.៤១០.៧៦៣.៤១២	៧.៤៤៥.២៩៨.៣៤៩	៦.៧១៥.២៤៩.០២៥	៣១.៥៧៧.៣២៦.១១៦	២៧.៤៣១.៩៥៥.៦២៧

[illegible]

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ก) วิทยาศาสตร์บูรณาการ

	សម្ព័ន្ធនាយករ				ធនាគារ			
	២០២៥	២០២៣	២០២៤	២០២៣	២០២៥	២០២៣	២០២៤	២០២៣
ក្នុងរយៈពេលខែ លើសពី ៥ខែប៉ុន្តែមិនលើសពី ១ឆ្នាំ	៥.៨៣៥.៣៥៥.៤២៦	៤.៦៥៦.៤៣១.៦៧៥	២.៣៨០.៦០២.៥០០	១.៥៤៤.៨២៣.៣៥៥	៥.៨៧០.៥៤០.១៥៦	៤.៦៤១.៦៥៥.៧៧១	២.៣៦៥.០៥៥.២៥០	១.៥៤៤.៨២៣.៣៥៥
	១.១៧៧.៤០០.៤៤២	១.០៥៦.៤៨៤.៤៧៥	៤.៧៤០.៤៨៥.៤៨៥	៤.៤៤០.៧៤៥.៤២០	១.១៥០.២៦២.៣៦៨	១.០៤១.៦៤២.៣០២	៤.៤១៥.៤០៦.០៣១	៤.៤១៥.៤០៦.០៣១
	៥៧៤.០២៣.៥៤០	៦៤៤.៤៥៧.៤៥២	២.៣២៦.៥៤៦.៥២០	២.៤១៣.៥៤៦.៦៥១	៥៦៧.៣០៤.៤៥៦	៦៧៥.០៤៥.១០២	២.២៤៣.៤១៦.៦៥៦	២.២៤៣.៤១៦.៦៥៦
	២៦៧.២៧១.១៤៦	៣២៥.៤៤២.៤១៧	១.០៧៥.៧៦៦.៣២៣	១.៣៣១.០៦៧.៥០៧	២៥៧.១៤៧.៣២៥	៣១៦.៥១១.៤៥០	១.០៣៥.០១៧.៥៥៥	១.២៥៤.៥៤៤.៥០៧
លើសពី ១ឆ្នាំ	៧.៥៦២.៥៤១.៤៣៤	៦.៨០៤.០២០.៤១៥	៣២.០៤៥.២២៥.២៧២	២៧.៤១០.៧៦៣.៤១២	៧.៤៥៥.២៥៥.៣៤៥	៦.៧២៥.២៥៥.០២៥	៣១.៥៧៧.៣២៦.០១៦	២៧.៤១០.៥៥៥.០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ					ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៦.១៤៤.៦៥៨	១៣.២៩១.៤៧៧	៦៤.៩៨២.២៤៨	៥៤.២៩៥.៦៨៤	១៧.០៩៣.៨៤១	១៤.៥៩៧.៩៤២	៦៨.៨០២.៧១១	៥៩.៦៣២.៥៥៥
ភាគីមិនពាក់ព័ន្ធ	៧.៩៤៦.៣៩៦.៧៧៦	៦.៧៩៤.៧២៤.៩៤២	៣១.៩៨៤.២៤៧.០២៤	២៧.៧៥៦.៤៦៧.៧២៨	៧.៨២៨.២០៤.៥៤៨	៦.៧០០.៦៩១.០៨៣	៣១.៥០៤.៥២៣.៣០៥	២៧.៣៧២.៣២៣.០៧២
	៧.៩៦២.៥៤១.៤៣៤	៦.៨០៨.០២០.៤១៩	៣២.០៤៩.២២៩.២៧២	២៧.៤១០.៧៦៣.៤១២	៧.៨៤៥.២៩៨.៣៨៩	៦.៧១៥.២៨៩.០២៥	៣១.៥៧៧.៣២៦.០១៦	២៧.៤៣១.៩៥៥.៦៦៧

គ) វិភាគតាមអត្រាការប្រាក់

សម្ព័ន្ធធនាគារ		ធនាគារ	
២០២៤	២០២៣	២០២៤	២០២៣

គណនីចរន្ត	០,០០% - ២,០០%	០,០០% - ១,៥០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០% - ១៥,០០%	០,០០% - ១៥,០០%	០,០០% - ១,០០%	០,០៥% - ១,០០%
ប្រាក់បញ្ញើមានភាពណែនាំ	០,០៣% - ១២,០០%	០,២៥% - ៩,៥០%	០,០៣% - ១០,៦០%	០,២៥% - ៨,៤៥%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២០. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្លង់ការងារបំណុលសម្រាកប្រចាំឆ្នាំ មូលនិធិអតិថិជនផ្ទេរប្រាក់ គណនីត្រូវទាត់ ប្លង់ប្រាក់ផ្ទេរទាត់ប្រាក់ ពន្ធត្រូវបង់ គណនីត្រូវបង់ប្រាក់ធនាគារប្រាក់ ផ្សេងៗ	៣០.៤២៩.៨៦៩ ២៦.៤៦៧.៩៦៨ ២១.៤៨៤.២៧២ ៦.៤៨៦.៤១០ ២.៨៣៤.១៥៣ ១.៩៣៩.១៣២ ១៤.០១៨.៩០៥	២៧.៩៧៧.០២៤ ២២.៨២៩.០១១ ១៤.១៩៣.១៥៨ ៥.២៧១.២៥០ ២.៦២៤.១០៧ ២.១១០.៣២១ ១០.៨៣៦.៤៧៣	១២២.៤៨០.២២៣ ១០៦.៥៣៣.៥៧១ ៨៦.៤៧៤.១៩៥ ២៦.១០៧.៨០០ ១១.៤២៣.៥៦៦ ៧.៨០៥.០០៦ ៥៦.៤២៤.៤៨៣	១១៤.២៨៦.១៤៣ ៩៣.២៥៦.៥១០ ៥៧.៩៧៩.០៥០ ២១.៥៣៣.០៥៦ ១០.៧៣៥.៨១៧ ៨.៦២៦.៦៦១ ៤៤.២៦៦.៩៩៣	២៩.៩២៤.៤៤៥ ២៦.៤២០.៣២៤ ១៩.៦៧៩.៩០១ ៦.០០០.០០០ ២.៨០៥.២៤១ ១.៩៣៩.១៣២ ១២.៩៣៦.៦២១	២៧.៥២៦.៥១៣ ២២.៥៧៨.២១៦ ១៣.០១៣.០១៦ ៤.៧០០.០០០ ២.៦០០.៥១០ ១.៤៥០.៥០៩ ១១.១១៥.២១០	១២០.៤៦១.៩៩១ ១០៦.៣៤១.៨០៤ ៧៩.២១១.៦០២ ២៤.១៥០.០០០ ១១.២៩១.២៥៦ ៧.៨០៥.០០៦ ៥២.០៦៩.៩០០	១១២.៤៤៥.៨០៦ ៩២.២៣២.០១២ ៥៣.១៥៨.១៧០ ១៩.១៩៩.៥០០ ១០.៦២៣.០៨៣ ៥.៩២៥.៣២៩ ៤៤.៥៤០.៥២៣
	១០៣.៦៦៤.៣០៩	៨៥.៨៤៥.៣៤៤	៤១៧.២៤៨.៨៤៤	៣៥០.៦៧៤.២៣០	៩៩.៧០៩.៧០៤	៨២.៩៨៣.៩៧៤	៤០១.៣៣១.៥៥៩	៣៣៨.៩៨៩.៥៣៤
	៥៨.៨៨៦.៥៨៣	៤៧.២០៦.៩១៥	២៣៧.០១៨.៤៩៧	១៩២.៨៤០.២៤៨	៥៥.៤៤១.៥៧៨	៤៤.៧៨៨.៧០៩	២២៣.១៥២.៣៥២	១៨២.៩៦១.៨៧៦
	៤៤.៧៧៧.៧២៦	៣៨.៦៣៨.៤២៩	១៨០.២៣០.៣៤៧	១៥៧.៨៣៧.៩៨២	៤៤.២៦៤.១២៦	៣៨.១៩៥.២៦៥	១៧៤.១៧៩.២០៧	១៥៦.០២៧.៦៥៨
	១០៣.៦៦៤.៣០៩	៨៥.៨៤៥.៣៤៤	៤១៧.២៤៨.៨៤៤	៣៥០.៦៧៤.២៣០	៩៩.៧០៩.៧០៤	៨២.៩៨៣.៩៧៤	៤០១.៣៣១.៥៥៩	៣៣៨.៩៨៩.៥៣៤

របរវលក្ខី
របរវលក្ខី

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២១. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំខែ ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ ឬនៅចុងកាលកំណត់ ដោយផ្អែកលើកាលកំណត់សម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលខ្លី	៥២២.៤៩៧.១០៦	១៦០.៤៩៩.៣៤០	២.១០៤.៦៦០.៤៥២	៦៥៧.២៧៣.៩៦៤	៥១៧.៥៤២.១៧៥	១៥០.៤០១.៦៥៩	២.០៨៣.២៦៤.២៥៤	៦១៤.៣៩០.៧៧៧
ឈរពេលវែង	៨៣.៩៦០.៧៦៩	៦៩៤.៩១៤.១៧០	៣៣៧.៩៤២.០៩៥	២.៤៥៥.០៦៤.៣៤៤	៨០.៩៣៩.៤៤០	៦៩៣.០១៦.៩៣២	៣២៥.៧៤២.៤៥៦	២.៤៣០.៩៧៤.១៦៧
	៦០៦.៤៥៧.៨៧៥	៨៥៥.៤១៣.៥៥០	២.៤៤៦.៦០២.៥៤៧	៣.៥១២.៣៣៨.៣៥២	៥៩៨.៥២២.០១៥	៨៤៣.៤១៨.៥៩១	២.៤០៩.០៥១.១១០	៣.៤៥៥.៣៦៤.៩៤៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីប្រាក់កម្ចីជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៣៩២.៤០៩.៥៣៤ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួន ដែលមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ជាលទ្ធផល ចំណែកនៃបំណុលរយៈពេលវែងចំនួនទឹកប្រាក់ ២៥៦.៤៧០.២១៤ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លីគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២១. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន ប្រាក់កម្ចី

	សម្ព័ន្ធធនាគារ					ធនាគារ		
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយវិធីទ្រទ	៤៥៥.៤១៣.៥៥០	៥៥៧.៣៣៥.៤៦៤	៣.៥១២.៣៣៤.៣៥២	៣.៥៤១.៣៥១.៧៦៥	៤៤៣.៤១៤.៥៥១	៥៤៤.២៧៥.៤៥៧	៣.៤៤៥.៣៦៤.៥៤៤	៣.៤៤៧.៥៤៣.៧០៤
ការិយវិធីទ្រទ	១២.៧៥៣.៤៥៨	១៤៦.០៣៧.៣៤៥	៥១.៥២១.១១៥	៦០០.២១៣.៥០៤	១០.០០០.០០០	១៣៥.៥៤៦.៥៥៨	៤០.៧១០.០០០	៥៥៤.៧៤០.៥១៤
កត់ត្រាជាបន្តក្នុងការិយវិធីទ្រទ	៦១.០៣២.២១១	៧២.៦៤៨.៧០៧	២៤៤.៤៦២.១៣១	២៥៤.៧៤៤.០១០	៥៥.៥០១.២៧៥	៧១.៦៦៥.៤២៣	២៤៣.៤៥៤.១០៧	២៥៤.៥៦១.៣២៥
ការងារប្រាក់ត្រឡប់	(៣២៦.៥៧៤.៦៣៥)	(៣១១.៦២១.០៤៧)	(១.៣២៥.៤៥៥.៣៥៦)	(១.២៤០.៧២២.៥០៣)	(៣១៥.៣០៧.១១៣)	(៣០៤.៥៣៦.៦៤៧)	(១.២៤៣.៦១៥.២៥៧)	(១.២៥១.៦៤៥.៦១៥)
បង្កឱ្យកាត់ទុក	(២៤៤.៦៧២)	(៤.៣៦៥.០០៣)	(៥៥៦.០៦០)	(១៧.៥៥៦.៦០២)	(២៤៤.៦៧២)	(៤.៣៦៥.០០៣)	(៥៥៦.០៦០)	(១៧.៥៥៦.៦០២)
ការកាត់បន្ថយពីសេដ្ឋកិច្ចដែលមានភាពធូលី	(២៤.០៧៥)	-	(១១៤.២៥៣)	-	-	-	-	-
លម្អៀងការប្តូររូបិយប័ណ្ណ	១០៥.៦០២	(២៥៦.៧២៤)	៤២៥.៥០៦	(១.០៥៥.១៣៥)	៧៥៣.៥៣០	៤៣២.៣៦៣	៣.០៦៥.២៤៥	១.៧៧៧.០១២
លម្អៀងអត្រាប្តូរប្រាក់	-	-	(៣៥.៥២២.៤៥២)	(២៤.១៥៦.៦៥១)	-	-	(៣៥.៣៣៥.៤៧៣)	(២៧.៦៥៥.៣៥៤)
នាចុងការិយវិធីទ្រទ	៦០៦.៤៥៧.៤៧៥	៤៥៥.៤១៣.៥៥០	២.៤៥២.៦០២.៥៤៧	៣.៥១២.៣៣៤.៣៥២	៥៥៤.៥២២.០១៥	៤៤៣.៤១៤.៥៥១	២.៤០៥.០៥១.១១០	៣.៤៤៥.៣៦៤.៥៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២១. ប្រាក់កម្ចី (ត)

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖
ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក	២០២៤	ដុល្លារអាមេរិក	២០២៣	ដុល្លារអាមេរិក
				២០២៤	២០២៤	២០២៤	២០២៤	២០២៤
				ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	១៣៧.៩៨៥.៤៩៧	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	១៣៧.៩៨៥.៤៩៧
ភាគីមិនពាក់ព័ន្ធ	៥៧២.៥៧៥.៧៦៤	៨១០.៣២១.៤៩១	២.៣០៤.៦១៧.៤៥០	២.៣០៤.៦១៧.៤៥០	៥៦៤.២៣៩.៩០៤	៧៩៣.៩២៦.៩៣២	២.២៧១.០៦៥.៦១៣	២.២៧១.០៦៥.៦១៣
	៦០៦.៨៥៧.៨៧៥	៨៥៩.៨១៣.៥៥០	២.៤៤២.៦០២.៩៤៧	២.៤៤២.៦០២.៩៤៧	៥៩៨.៥២២.០១៥	៨៤៣.៤១៤.៥៩១	២.៤០៩.០៥១.១១០	២.៤៤៥.៣៦៤.៩៤៤

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣
	២,០០% - ១៥,០០%	២,០០% - ១៣,០០%	២,០០% - ៩,៤០%	២,០០% - ៩,៤០%

អត្រាការប្រាក់ប្រចាំឆ្នាំ

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ ចំនួន១៧.៣.៧៥១.៤៨៣ ដុល្លារអាមេរិក ត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា អោយដាក់បញ្ចូលជាផ្នែកមួយនៃដើមទុនបំពេញបន្ថែមក្នុងគោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។ បំណុលបន្ទាប់បន្សំបន្ថែមចំនួន៥.០១០.៦២៥ ដុល្លារអាមេរិក កំពុងស្ថិតក្នុងការរង់ចាំការអនុម័ត នាចុងឆ្នាំ។ ចំនួនសមតុល្យទាំងពីរដែលបានបង្ហាញជា ចំនួនប្រាក់ដើមដែលនៅសល់និងការប្រាក់បង្ករដែលត្រូវបង់។ រយៈពេលនៃបំណុលបន្ទាប់បន្សំមានចាប់ពី ៥ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ១១,៥% (ឆ្នាំ២០២៣ ចាប់ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ៧,៧៥% ក្នុងមួយឆ្នាំ)។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំទាំងនេះទេ។

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៨០.៣៥២.១២៧	២៦.១៦០.៤២១	៣២៣.៤១៧.៣១១	៨០.៣៥២.១២៧	២៦.១៦០.៤២១	១០៦.៤៦៥.៣២០
រយៈពេលវែង	៩៤.៤០៩.៩៨១	៩០.៨៩៣.៤៦១	៣៩៦.១០០.១៧៤	៩៤.៤០៩.៩៨១	៩០.៨៩៣.៤៦១	៣៧១.២៩៩.៧៤៨
	១៧៤.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	១៧៤.៧៦២.១០៨	១១៧.០៥៣.៨៨២	៤៧៨.១៦៥.១០៨

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីបំណុលបន្ទាប់បន្សំជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៧២.០៥២.៥៥៣ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួន ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ជាលទ្ធផល ចំណែកនៃបំណុលបន្ទាប់បន្សំរយៈពេលវែងចំនួនទឹកប្រាក់ ៥០.០៣៩.៦២៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន បំណុលបន្ទាប់បន្សំ

	សង្ខេបធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធាន								
ការិយធាន	១១៧.០៥៣.៨៨២	១២៧.៧២២.៣២៨	៤៧៨.១៦៥.១០៨	៥២៥.៩៩៧.៥០៤	១១៧.០៥៣.៨៨២	១២៧.៧២២.៣២៨	៤៧៨.១៦៥.១០៨	៥២៥.៩៩៧.៥០៤
កាត់ត្រាបន្ទុកក្នុងការិយធាន	៨៣.៩៩៦.៥៩៣	១៥.២៦៩.៤៨៦	៣៤១.៩៥០.១៣០	៦២.៧៥៧.៥៨៧	៨៣.៩៩៦.៥៩៣	១៥.២៦៩.៤៨៦	៣៤១.៩៥០.១៣០	៦២.៧៥៧.៥៨៧
ការងារប្រាក់ត្រឡប់	១២.០១០.១២១	៩.០៧៦.៥៦២	៤៨.៨៩៣.២០៣	៣៧.៣០៤.៦៧០	១២.០១០.១២១	៩.០៧៦.៥៦២	៤៨.៨៩៣.២០៣	៣៧.៣០៤.៦៧០
ពន្ធកាត់ទុកបង្គរ	(៣៤.៥៨៧.១៤៧)	(៣៤.៦០៧.៥៧៤)	(១៤០.៨០៤.២៧៥)	(១៤២.២៣៧.១២៩)	(៣៤.៥៨៧.១៤៧)	(៣៤.៦០៧.៥៧៤)	(១៤០.៨០៤.២៧៥)	(១៤២.២៣៧.១២៩)
លម្អៀងការប្តូររូបិយប័ណ្ណ	១៦.៦២៥	(៤៤៣.៩៩៧)	៦៧.៦៨០	(១.៨២៤.៨២៤)	១៦.៦២៥	(៤៤៣.៩៩៧)	៦៧.៦៨០	(១.៨២៤.៨២៤)
លម្អៀងពីអត្ថប្រាក់	២៧២.០៣៤	(២.៩២៣)	១.១០៧.៤៥១	(១២.០១៤)	២៧២.០៣៤	(២.៩២៣)	១.១០៧.៤៥១	(១២.០១៤)
	-	-	(៩.៨៦១.៨១២)	(៣.៨២០.៦៨២)	-	-	(៩.៨៦១.៨១២)	(៣.៨២០.៦៨២)
នាចុងការិយធាន	១៧៨.៧២២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨	១៧៨.៧២២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.១០៥.០០០	១៥.០៩៤.២០៨	៦០.៧៩៧.៦២៥	១៥.១០៥.០០០	១៥.០៩៤.២០៨	៦១.៦៥៩.៤៤០
ភាគីមិនពាក់ព័ន្ធ	១៦៣.៦៥៧.១០៨	១០១.៩៥៩.៦៧៤	៦៥៨.៧១៩.៤៦០	១៦៣.៦៥៧.១០៨	១០១.៩៥៩.៦៧៤	៤១៦.៥០៥.២៦៨
	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.០៨៥	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៤៧៨.១៦៥.១០៨

(ខ) វិភាគតាមអត្រាការប្រាក់

សម្ព័ន្ធធនាគារ		ធនាគារ	
២០២៤	២០២៣	២០២៤	២០២៣

អត្រាការប្រាក់ប្រចាំឆ្នាំ ៦,១៩% - ១១,៥០% ៥,៧៦% - ៧,៧៥% ៦,១៩% - ១១,៥០% ៥,៧៦% - ៧,៧៥%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាំចេញ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ច្រើនជាង ខែធ្នូ ឆ្នាំ២០២៤

២៣. ឧបករណ៍ហិរញ្ញវត្ថុស្បុន

ស្ថិតក្រោមភិក្ខុសង្ឃបូរណ៍អត្តការប្រាក់ដែលមានស្រាប់ សម្ព័ន្ធនាការ និងធនាគារបានព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារពាណិជ្ជផ្សេងៗ ធ្វើការផ្លាស់ប្តូរនូវការពុទ្ធសាសនាសមគុណ្ឌីពីអត្តការប្រាក់
ថេរ និងសមគុណ្ឌី អត្តការប្រាក់អំណែតដែលត្រូវបានគណនាទៅលើប្រាក់ដើមដែលបានព្រមព្រៀង។ កិច្ចសន្យាបែបនេះអាចឱ្យសម្ព័ន្ធនាការ និងធនាគារ កាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្តការប្រាក់លើតម្លៃ
សមស្របនៃអត្តការប្រាក់ថេរលើបំណុលដែលបានចេញផ្សាយ និងលំហូរសាច់ប្រាក់ដែលបង្ហាញពីអត្តការប្រាក់អមេលើបំណុលដែលបានចេញផ្សាយ។ តម្លៃសមស្របនៃការផ្លាស់ប្តូរអត្តការប្រាក់នាចុង
ការិយបរិច្ឆេទនៃឆាយាណ៍ត្រូវបានកំណត់តាមការធ្វើរបៀបការលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់ខ្សែកោងនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងហានិភ័យឥរិយាបថនៃឆាយាណ៍ក្នុងកិច្ចសន្យា
និងនាបកស្រាយដូចខាងក្រោម។ អត្តការប្រាក់ជាមធ្យម គឺផ្អែកលើសមតុល្យដែលនៅសល់នាចុងកាលបរិច្ឆេទនៃឆាយាណ៍។

តារាងខាងក្រោមបកស្រាយលម្អិតពីសមតុល្យប្រាក់ដើមដាក់ស្តុក និងរយៈពេលនៅសល់នៃកិច្ចសន្យាប្តូរអត្រាការប្រាក់នានាចុងការិយវិទ្យុនៃរបាយការណ៍នេះ៖

ការការពារហានិភ័យលំហូរសាច់ប្រាក់

កិច្ចសន្យាដែលនៅមាន	សម្ព័ន្ធអនាគារ											
	អត្រាប្រេងនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនរំកិលប្រាក់ដើម						តម្លៃសមស្រប			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
ឧបករណ៍ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ	០,៦០០%	១,៧០៨%	២០.០០០.០០០	៣.៧៥០.០០០	៤០.៥០០.០០០	១៥.៣១៨.៧៥០	១៥.៣១៨.៧៥០	២០២៣	២០២៤	២០២៣	២០២៤	២០២៣
ចាប់ពី មូលឆ្នាំ ដល់ពីឆ្នាំ	០,៥០៥%	៣,០៣០%	៤៤.០០០.០០០	៨៨.០០០.០០០	១៧.៧០០.០០០	៤០.៤១៥.០០០	៤០.៤១៥.០០០	២០២៣	២០២៤	២០២៣	២០២៤	២០២៣
អំឡុងពីឆ្នាំ ដល់ប្រាំឆ្នាំ		០,៥០៥%	-	២០.០០០.០០០	-	២០.៥០០.០០០	២០.៥០០.០០០	-	-	-	-	១៧.២៤០.២៣៧
			២៤.០០០.០០០	១០៨.៧៥០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០	២៥៧.២០០.០០០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៣. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ការវាយតម្លៃនៃកំណត់សម្គាល់ប្រាក់(ត)

កិច្ចសន្យាដែលនៅមាន	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម						ធនាគារ				
	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៣	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៣	ដុល្លារអាមេរិក	២០២៤	២០២៣
បឋមលើកចំណាយមូលឆ្នាំ	០,៦០០%	១,៧០៩%	២០.០០០.០០០	៨០.៥០០.០០០	១៥.៣១៨.៧៥០	២៧៨.០០០	៥២.៤១១	១.១១៤.៩៥០	២១៥.៧៣៣	២១៥.៧៣៣	២១៥.៧៣៣	២១៥.៧៣៣	២១៥.៧៣៣
ចាប់ពី មូលឆ្នាំ ដល់ឆ្នាំ	០,៥០៥%	៣,០៣៦%	៤៤.០០០.០០០	១៧៧.១០០.០០០	៤០៤.៤១៥.០០០	១.៨៧២.២៤៦	១.៤២៣.៤២២	៧.៩៣៤.២៩០	៥.៩៧៤.២៤២	៥.៩៧៤.២៤២	៥.៩៧៤.២៤២	៥.៩៧៤.២៤២	៥.៩៧៤.២៤២
ចំណាយពីឆ្នាំ ដល់ប្រាំឆ្នាំ		០,៥០៥%	-	-	២៦.៥៦១០.០០០	-	៤.២៣០.៤១៣	-	១៧.២៤១.២៣៧	១៧.២៤១.២៣៧	១៧.២៤១.២៣៧	១៧.២៤១.២៣៧	១៧.២៤១.២៣៧
			៦៤.០០០.០០០	១៦៧.៦០០.០០០	៦៤៩.៣២៣.៧៥០	២២៥.០២៤៦	៥.៧៤៦.២៤៦	៩.០៥៧.២៤០	២៣.៤៧៥.២១២	២៣.៤៧៥.២១២	២៣.៤៧៥.២១២	២៣.៤៧៥.២១២	២៣.៤៧៥.២១២

ការផ្លាស់ប្តូរអត្រាការប្រាក់ ត្រូវបានទូទាត់ស្របគ្នាជាមួយការប្តូរតម្លៃប្រាក់បញ្ញើដែលបានកំណត់នៃធនាគារនិងធនាគារនីមួយៗ ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អំណុតលើមូលដ្ឋានឆ្នាំស្មើគ្នា។

រាល់កិច្ចសន្យាប្តូរអត្រាការប្រាក់ទាំងអស់ដែលបានបញ្ជាក់នៅក្នុងតារាងខាងលើនេះ ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់ថេរ ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អំណុត ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់អំណុត។ ក្នុងករណីដែលមានការប្រែប្រួលអត្រាការប្រាក់ ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់ថេរ ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អំណុត ត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាការប្រាក់អំណុត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា

ការវិភាគបំណុលភតិសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៣	២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលភតិសន្យាដែលមិនបានធ្វើអប្បបរមា										
តិចជាងមួយឆ្នាំ	១២.៩៥៤.៥៥៣	១២.៤៩០.៦៩៧	៥២.១៥៤.១៧៦	៥១.០២៤.៤៩៧	១២.៦៣១.២០៧	១២.០៧០.២០២	៥០.៤៤០.៦០៤	៤៩.៣០៦.៧៧៥		
មួយទៅប្រាំឆ្នាំ	២៣.០៦១.២៩៦	២២.៣៤០.៥៤៤	៩២.៤២១.៧១៦	៩១.២៦១.៣០២	២១.៤៨២.៣១៥	២១.៤០០.២២៧	៤៤.០៧៦.៣១៤	៤៣.៤១៩.៩២៧		
លើសពីប្រាំឆ្នាំ	៥.១២៥.២០៤	៣.០៥៥.៥៧៩	២០.៦២៤.៩៦២	១២.៤៨២.០៤០	២.១៣១.៤០១	២២៤.៥៣៣	៤.៥៧៤.៤៤៩	៤.៣៣៥.៥៥៧		
បំណុលភតិសន្យាសុប្បែងសមិទ្ធានធ្វើអប្បបរមា	៤១.១៤៥.០៥៧	៣៧.៨៦៦.៨២៤	១៦៥.៦០៤.៤៥៤	១៥៤.៧២៧.៨៣៩	៣៦.៦៤៤.៩២៣	៣៣.៦៩៤.៩៦២	១៤៧.៤៩៥.៤១៥	១៣៧.៦៦០.២៥៩		
តម្លៃប្រូប្លន៍របស់បំណុលភតិសន្យា										
ប្រសិនបើប្រូប្លន៍	១២.៥៤៥.៤៧៧	១២.០៩៤.៩៣០	៥០.៤៩៥.៥៤៥	៤៩.៤០៧.៧៤៩	១២.២៣៧.៣២៦	១១.៦៤៤.៥៦៥	៤៩.២៥៥.២៣៧	៤៧.៧៤៧.៧៤៤		
ប្រសិនបើប្រូប្លន៍	២២.៤៧៦.២៧១	២០.៤៣២.៧៥៧	៩០.៤៦៦.៩៩១	៨៣.៤៦៧.៤១២	២០.៥៤៦.២២៦	១៤.៤៥៤.៧៤៣	៤២.៦៩៤.៥៦០	៣៧.០៣៤.១២៩		
សរុបតម្លៃប្រូប្លន៍របស់បំណុលភតិសន្យា	៣៥.០២១.៧៤៨	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.១៦១	៣២.៧៨៣.៥៥២	២៦.១០១.៣០៨	១០១.៩៥០.៨០៧	៨៤.៧៨១.៨៧៣		

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមឆ្នាំ								
ការនិញបន្ថែមក្នុងឆ្នាំ	៣២.៥២៧.៦៨៧	២៨.៤៤៨.៧៧០	១៣២.៨៧៥.៦០១	១១៧.១២៣.៥៨៦	៣០.៥៤៧.៣៤៨	២៦.៤៥៧.៦៣៥	១២៤.៧៤៥.៩១៧	១០៤.៩២៦.០៨៣
ការទូទាត់ក្នុងឆ្នាំ	១៧.៣៥៥.៤៨៤	១៧.៧០៩.០៩៤	៧០.៦៥៥.៤០៤	៧២.៧៤៤.៣៧៦	១៦.៣៦៥.៨៦១	១៧.១៨១.១០២	៦៦.៦២៥.៤២០	៧០.៦១៤.៣២៩
ការបញ្ចប់ភតិសន្យាក្នុងឆ្នាំ	(១៥.១៧២.២៣៩)	(១៤.២០៥.៧០៧)	(៦១.៧៦៦.១៤៥)	(៥៤.៣៤៥.៤៥៦)	(១៤.៣១៩.៤៥១)	(១៣.៥២១.៧០៤)	(៥៤.២៩៤.៤៤៥)	(៥៥.៥៧៤.២២០)
ការប្រាក់ក្នុងឆ្នាំ	(១.៧៧១.០២០)	(១.៣០៦.៤៨៣)	(៧.២០៩.៤២២)	(៥.៣៦៩.៦៤៥)	(១.៧៥៥.៩២៦)	(១.៣២៤.២៣៤)	(៧.១៤៤.៣៧៥)	(៥.៤៤២.៦១៤)
និយ័តកម្ម	២.០៩៤.២០២	១.៤៩៥.២៧៧	៤.៥៤១.៧៤០	៧.៧៤៩.៥៩០	១.៩៤៤.៣៤០	១.៧៥៤.៥៥៧	៧.៩១៥.៤០៤	៧.២១១.២៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧៩១)	-	(៣.២២០)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៥.៩៧៥)	(១.៣២៦)	(៦៥.០៣៤)	(៥៤.៥១៥)	១.៣៨០	-	៥.៦១៤	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.០៦៦.៣៤៨)	(១.០១២.៣៣៥)	-	-	(១.៩៣៥.៧០៦)	(៩៤៤.៤៨៧)
នាចុងឆ្នាំ	៣៥.០២១.៧៤៨	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.៦០១	៣២.៧៤៣.៥៥២	៣០.៥៤៧.៣៤៨	១៣១.៩៥៣.៧៩៧	១២៤.៧៤៥.៩១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ដូចខាងក្រោម៖

សង្ខេបធនាគារ				ធនាគារ		
២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣.១១៥	៨៣៤	១២.៦៨១	៣.៤២៨	-	-	-
-	១៦.៧៩២	-	៦៩.០១៥	-	១៦.៧៩២	៦៩.០១៥
៣.១១៥	១៧.៦២៦	១២.៦៨១	៧២.៤៤៣	-	១៦.៧៩២	៦៩.០១៥

ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលវែង
ការចំណាយទាក់ទងនឹងភតិសន្យាអចេរ

សង្ខេបធនាគារ				ធនាគារ		
២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
១៥.១៧២.២៣៩	១៤.២០៥.៧០៧	៦១.៧៦៦.១៨៥	៥៨.៣៨៥.៤៥៦	១៤.៣១៩.៤៥១	១៣.៥២១.៧០៨	៥៥.៥៧៤.២២០

លំហូរសាច់ប្រាក់ឆ្លេរសរុបសម្រាប់ទូទាត់កាឡុល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត

	សង្គ្រូធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ								
(ក)	៦.៥៩៥.៤១១	៥.៩៦១.៦២៧	២៦.៥៤៦.៥៣០	២៤.៣៥៣.២៤៦	៦.៥៣៣.៥៥៩	៥.៩១២.១១២	២៦.២៩៧.៥៧៥	២៤.១៥០.៩៧៧
(ខ)	៣.៣៤៣.០៣៩	២.៣៥៩.០៦៩	១៣.៤៥៥.៧៣២	៩.៦៣៦.៧៩៧	៣.២៤៩.៤៨៩	២.១២៧.៨៣៤	១៣.០៧៩.១៩៣	៩.០៥៩.៨៥២
(*)	-	-	-	-	-	-	-	-
អត្ថប្រយោជន៍ពេលចូលនិក្ខន៍								
	១០.០១១.០៦២	៨.៣៩២.៦២១	៤០.២៩៤.៥២៥	៣៤.២៨៣.៨៥៧	៩.៨៥៤.៣៥០	៨.២០០.៦៣៦	៣៩.៦៦៣.៧៥៩	៣៣.៤៩៩.៥៩៨
របរពេលខ្លី								
	៤.១១៣.៥៨២	១.៥៩១.៩២៤	១៦.៥៥៧.១៦៨	៦.៥០៣.០១០	៤.០៥២.៨៨១	១.៤៩៣.៦៥២	១៦.៣១២.៨៤៥	៦.១០១.៥៦៨
របរពេលវែង								
	៥.៨៩៧.៤៨០	៦.៨០០.៦៩៧	២៣.៧៣៧.៣៥៧	២៧.៧៨០.៨៤៧	៥.៨០១.៤៦៩	៦.៧០៦.៩៨៤	២៣.៣៥០.៩១៤	២៧.៣៩៨.០៣០
	១០.០១១.០៦២	៨.៣៩២.៦២១	៤០.២៩៤.៥២៥	៣៤.២៨៣.៨៥៧	៩.៨៥៤.៣៥០	៨.២០០.៦៣៦	៣៩.៦៦៣.៧៥៩	៣៣.៤៩៩.៥៩៨

	សង្គ្រូធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល១ខែ								
	៧២.៦១២	៧៤.៧០៥	២៩២.២៦៤	៣០៥.១៧០	៧១.៣០២	៧៣.៤៧០	២៨៦.៩៩០	៣០០.១២៥
រវាងពី២ខែទៅ៣ខែ	៣.៣១១.៣២៦	៩១៤.៥៦៨	១៣.៣២៨.០៨៧	៣.៧៥២.៣៥០	៣.២៥៣.០០៩	៨២៤.៧២២	១៣.០៩៣.៣១១	៣.៣៦៨.៩៨៩
រវាងពី៤ខែទៅ៦ខែ	៣៥៥.៧២២	៣០០.៩៥៩	១.៤៣១.៧៤១	១.២២៩.៤១៨	៣៥៥.១៧០	៣០០.៣៨១	១.៤២៩.៥៥៩	១.២២៧.០៥៦
រវាងពី៧ខែទៅ១ឆ្នាំ	៣៧៣.៩២២	២៩៧.៦៩២	១.៥០៥.០៣៦	១.២១៦.០៧២	៣៧៣.៤០០	២៩៥.០៧៩	១.៥០២.៩៣៥	១.២០៥.៣៩៨
៥.៨៩៧.៤៨០								
	៥.៨៩៧.៤៨០	៦.៨០០.៦៩៧	២៣.៧៣៧.៣៥៧	២៧.៧៨០.៨៤៧	៥.៨០១.៤៦៩	៦.៧០៦.៩៨៤	២៣.៣៥០.៩១៤	២៧.៣៩៨.០៣០
១០.០១១.០៦២								
	១០.០១១.០៦២	៨.៣៩២.៦២១	៤០.២៩៤.៥២៥	៣៤.២៨៣.៨៥៧	៩.៨៥៤.៣៥០	៨.២០០.៦៣៦	៣៩.៦៦៣.៧៥៩	៣៣.៤៩៩.៥៩៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

(*) អត្ថប្រយោជន៍ពេលចូលនិវត្តន៍

(i) បម្រែបម្រួលលើកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	-	២២.៥៤១.៥៣៩	-	-	២១.៩៦៩.៤០០	-
តម្លៃសេវាកម្មបច្ចុប្បន្ន	-	១៦៤.៩៤៤	-	-	១៣២.៩៩៧	-
ចំណាយការប្រាក់	-	១៤៥.៣៣៩	-	-	១៣២.៤១៥	-
អត្ថប្រយោជន៍បានបង់	-	(២២.៤២៤.៣១៥)	-	-	(២១.៩២០.០៣៦)	-
ចំណេញពីការទូទាត់អត្ថប្រយោជន៍	-	(៤៣១.៥៤៣)	-	-	(៣១៤.៩៣៤)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.០៧៦	-	-	(២៣៤)	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-
នាចុងការិយបរិច្ឆេទ	-	-	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

អត្ថប្រយោជន៍ពលកម្មនិរត្តន៍ (ត)

(ii) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តីពីផ្សេងៗ ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
តម្លៃសោកបច្ចុប្បន្ន	-	១៦៤.៩៤៤	-	-	១៣២.៩៩៧	៥៤៦.១៨
ចំណាយការប្រាក់	-	១៤៥.៣៣៩	-	-	១៣២.៤១៥	៥៤៤.២២៦
ចំណេញពីការទូទាត់អត្ថប្រយោជន៍	-	(៤៣១.៥៤៣)	-	-	(៣១៤.៩៣៤)	(១.២៩៤.៣៩៥)
	-	(១២១.៣០០)	-	-	(៤៩៥.៣៤២)	(២០៣.៥៩១)

ក្នុងអំឡុងដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្ព័ន្ធធនាគារ និងធនាគារ បានធ្វើសោធនកម្មទៅលើគោលការណ៍ប្រតិបត្តិ ស្តីពីប្រាក់សោធននិរត្តន៍របស់និយោជិត ហើយបានសម្រេចបញ្ចប់គម្រោងអត្ថប្រយោជន៍ចូលនិរត្តន៍ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាតម្រូវឱ្យបង់ថ្លៃទៅលើអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ និងមូលនិធិសោធននិរត្តន៍។ ដូច្នេះហើយ សម្ព័ន្ធធនាគារ និងធនាគារ បានទូទាត់ចំនួនទឹកប្រាក់ដែលបានបង្កើតឡើងសម្រាប់អត្ថប្រយោជន៍ចូលនិរត្តន៍ ក្នុងចំនួន ២២.៤៦៤.៣១៥ ដុល្លារអាមេរិក និងចំនួន ២១.៩២០.០៣៦ ដុល្លារអាមេរិក រៀងគ្នា ជាមួយសមតុល្យនៅសល់ ចំនួន ៣៥០.៨៥២ ដុល្លារអាមេរិក និង២២៦.៤៤៥ ដុល្លារអាមេរិក បន្ទាប់ពីមានការទូទាត់សងត្រូវបានកាត់ត្រាទៅចំណេញ ឬខាតរៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ
បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សង្ខេបធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាដើមឆ្នាំ										
ការវិនិយោគ (កំណត់សម្គាល់ ៣១)	៥.៩៦១.២២៧	៦.១២៣.១១៦	២៤.៣៥៣.២៤៦	២៥.២០៤.៤៦៨	៥.៩១២.១១២	៦.០៧៤.០៦៧	២៤.១៥០.៩៧៧	២៥.០២៣.៤០២	២៤.១៥០.៩៧៧	២៥.០២៣.៤០២
អត្ថប្រយោជន៍បានបង់	១០.១៩១.៦៩០	៩.៦១០.២២៤	៤១.៤៩០.៣៧០	៣៩.៤៩៩.៦៦៥	១០.០១០.៣០៦	៩.៤៤៤.៧២២	៤០.៧៥១.៩៥៦	៣៩.៤៤៤.៧២២	៤០.៧៥១.៩៥៦	៣៩.៤៤៤.៧២២
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៩.៥៤៧.០៧១)	(៩.៧៦៦.៧៧៣)	(៣៤.៨៦៦.១២៦)	(៤០.១៤១.៤៣៧)	(៩.៣៧៩.១៣៣)	(៩.៦០៩.៥១៥)	(៣៤.១៨២.៤៥០)	(៣៤.១៨២.៤៥០)	(៣៤.១៨២.៤៥០)	(៣៤.១៨២.៤៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧៣២)	-	(២.៩៨០)	-	-	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	(១០.១០៣)	(៥.៣៤០)	(៤១.១២៩)	(២១.៩៤៧)	(៩.៧២៦)	(៥.១៦២)	(៣៩.៥៩៥)	(២១.២១៦)	(៣៩.៥៩៥)	(២១.២១៦)
នាចុងឆ្នាំ	-	-	(៣៤៦.៤៥១)	(១៩១.៩០៣)	-	-	(៣៤៦.៤៥១)	(១៩១.៩០៣)	-	(១៩១.៩០៣)
	៦.៥៥៥.៤១១	៥.៥១២.៦២៧	២៦.៥២៦.៥៣០	២៤.៣៥៣.២៤៦	៦.៥៣៣.៥៥៩	៥.៩១២.១១២	២៦.២៥៧.៥៧៥	២៤.១៥០.៩៧៧	២៦.២៥៧.៥៧៥	២៤.១៥០.៩៧៧

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារបានអនុម័តនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទូទាត់ផ្តាច់នូវអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈទៅឲ្យគ្រួសារនៅក្នុងខេត្ត៖ ឆ្នាំ២០២៥ ។
បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មានដូចខាងក្រោម៖

	សង្ខេបធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាដើមឆ្នាំ										
ការវិនិយោគ (កំណត់សម្គាល់ ៣១)	២.៣៥៩.០៦៩	៤.៥៩៤.០០៦	៩.៦៣៦.៧៩៧	១៤.៩២៩.៩៩១	២.២១៧.៤៣៤	៤.៥០៧.៧៥០	៩.០៥៩.៤៥២	១៤.៥៥៤.៤០៧	៩.០៥៩.៤៥២	១៤.៥៥៤.៤០៧
អត្ថប្រយោជន៍បានបង់	១.៧៦១.៤៣៣	១.៦៧២.៩៤៥	៧.១៧០.៧៩៤	៦.៨៧៥.៩៦៨	១.៧១២.០៥៥	១.៥៩៣.០៤៧	៦.៩៦៩.៧២៦	៦.៨៧៥.៩៦៨	៦.៩៦៩.៧២៦	៦.៨៧៥.៩៦៨
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៧៦៤.០៤៧)	(៣.៤៨២.០៧៦)	(៣.១១២.៤៧៤)	(១៥.៩៤៧)	(៦៧៤.៩២៥)	(៣.៤៨២.០៧៦)	(២.៧៦៣.៩០៤)	(១៥.៩៤៧.៩២៦)	(២.៧៦៣.៩០៤)	(១៥.៩៤៧.៩២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៩៥២)	-	(៧.៩៤៧)	-	-	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	(១០.៨៦៤)	(២៩.៤៤៦)	(៤៤.២២៧)	(១២២.៦៦៧)	(១៤.៨៧៥)	(៤៤.២២៧)	(១៤.៨៧៥)	(១២២.៦៦៧)	(១៤.៨៧៥)	(១២២.៦៦៧)
នាចុងឆ្នាំ	-	-	(១៤៦.៤៥១)	(៤៤.២២៧)	-	-	(១៤.៨៧៥)	(១២២.៦៦៧)	(១៤.៨៧៥)	(១២២.៦៦៧)
	៣.៣៤៣.០៣៩	២.៩២១.០៦៥	១៣.៥៥៥.៧៣២	៩.៦៣៦.៧៩៧	៣.២៤៩.៤៨៩	២.២១៧.៤៣៤	១៣.០៧៩.៥៤៨	៩.០៥៩.៤៥២	១៣.០៧៩.៥៤៨	៩.០៥៩.៤៥២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង្កើតឡើងដោយភាគហ៊ុនិក និង អាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	២០២៤		២០២៣	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ	ការកាន់កាប់ ភាគហ៊ុនគិតជាភាគរយ
ACLEDA Financial Trust	១២២.៦៩៤.០១១	១២២.៦៩៤.០១១	២៨,៣២៥%	១២១,៤៧៧,៣៦៨
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%	៧៨,២៥៩.៣១០
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣
NHTPE Rumdul	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%	១៥.១៦០.៧០៦
Triodos Microfinance Fund	៦.២៧៤.៥៨២	៦.២៧៤.៥៨២	១,៤៤៨%	៦.២៧៤.៥៨២
Triodos Fair Share Fund	៥.៣៦៥.៤៤៤	៥.៣៦៥.៤៤៤	១,២៣៨%	៥.៣៦៥.៤៤៤
Shareholders Legalised from ASA. Plc.	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%	២៤.៩១៦.៨០៨
Public Shareholders	៧៥.៤៣១.២៦២	៧៥.៤៣១.២៦២	១៧,៤១៤%	៧៦.៦៤៧.៩៥៥
	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%	៤៣៣.១៦៣.០១៩
				១០០%

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ភាគហ៊ុនិកពិតប្រាកដចំនួន ១១.៤៨៨ នៃ ASA. Plc. ដែលជាម្ចាស់ភាគហ៊ុនស្ថាប័នមួយរបស់ធនាគារ បានធ្វើឱ្យភាគហ៊ុនទាំងអស់របស់ខ្លួនស្របច្បាប់លើភាគហ៊ុនសរុប ១០៧.២០៤.៥៤៧ ស្មើនឹង ២៤,៧៤៩២% នៃភាគហ៊ុនសរុបរបស់ធនាគារស្របតាមវិធានការដែលពាក់ព័ន្ធ ច្បាប់និងបទប្បញ្ញត្តិពី នមក។ បន្ទាប់ពីធ្វើឱ្យស្របច្បាប់ ៤% នៃភាគហ៊ុនរបស់ធនាគារស្មើនឹង ១៧,៣៦៦,៥២១ ភាគហ៊ុន នឹងត្រូវបានបង្ហាញនៅលើវិធីស្នាមមូលបត្រកម្ពុជា។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ASA. Plc. បានបន្ថែមភាគហ៊ុនស្របច្បាប់ នៅលើវិធីស្នាមមូលបត្រកម្ពុជាចំនួន ៦៤.៩១៥.១៩០ ភាគហ៊ុនដែលស្មើនឹង ១៤,៩៨៦៣%។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនតំណាងឱ្យចំនួនដែលលើសឆាន់ទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី ហើយការទូទាត់ចំណាយប្រតិបត្តិការដែលទាក់ទងដោយឆ្លាស់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃ ភាគហ៊ុនដែលបានបោះផ្សាយ។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា (ឆមក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុនហើយតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មី ចំនួន ១.៧០៨.១០៥ ដុល្លារអាមេរិក និងមានចំណាយប្រតិបត្តិការទាក់ទងដោយឆ្លាស់លើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុន ចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង។ លក្ខន្តិកៈត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

ភាគលាភ

ក្នុងអំឡុងការិយបរិច្ឆេទ ភាគលាភត្រូវបានប្រកាស និងត្រូវបានទូទាត់ទៅភាគហ៊ុនិករបស់ធនាគារដោយធនាគារដូចខាងក្រោម៖

	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
- ក្នុងដំណាច់ឆ្នាំបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ១៤០,៤៧៩៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ និងបានទូទាត់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤	១៤.៨០៥.៤៨០	-	៦០.៨៥០.៥២៤	-
- ក្នុងដំណាច់ឆ្នាំបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ ៦៨៥,៨៩៨៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ និងបានទូទាត់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣	-	៧២.៦៩៥.៣៤៣	-	២៩៧.១០៥.៨៦៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៧. ចំណូលការប្រាក់

	សង្ខេបធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាននិងប្រេបូរាន ការវិនិយោគហិរញ្ញវត្ថុ ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ ធនាគារនៅក្រុងហូឡង់ដា ធនាគារនៅក្រៅប្រទេសកម្ពុជា ធនាគារជាតិ នៃ កម្ពុជា	៧៧២.៣៦២.០១៨	៧២៧.៤២៨.២៦០	៣.១៤៤.២៨៥.៧៧៥	២.៨៨៩.៧៣០.១៤៩	៧៣៨.៣១៣.៧៦១	៦៩៨.៥១៤.៦៥៨	៣.០០៥.៦៧៥.៣២១	២.៨៧០.៨៩៥.២៤៤
	៨.៥៩៤.៨៦២	៥.៦៤៧.៤១៦	៣៤.៩៨៩.៦៨៣	២៣.២១០.៨៨០	៨.៥៩៤.៨៦២	៥.៦៤៧.៤១៦	៣៤.៩៨៩.៦៨៣	២៣.២១០.៨៨០
	១.៩៩០.៦៥៧	៣.៧២៧.៤៥៥	៨.១០៣.៩៦៥	១៥.៣១៩.៨៤០	១.៩៥៧.៤៥៥	៣.៧០២.១០២	៧.៩៧០.៤២៨	១៥.២១៥.៦៣៨
	២០.១៨៤.៤៧១	១៨.២៨១.២៧៧	៨២.១៧០.៩៨១	៧៥.១៣៦.០៤៨	២០.១៨៤.៤៧១	១៨.២៩៩.៥២៤	៨២.១៧០.៩៨២	៧៥.២១១.០៤៥
	៦៧៣.៧៩៧	៥៤៦.៦៧៧	២.៧៤៣.០២៨	២.២៤៦.៨២២	៥៦៣.២៧២	៥៤៦.៣២០	២.២៤៥.៣៧៥	២.២៤៥.៣៧៥
	៨០៣.៨០៥.៨០៥	៧៥៥.៦៣១.០៨៥	៣.២៧២.២៩៣.៤៣២	៣.១០៥.៦៤៣.៧៥៩	៧២៩.៦១៤.២២១	៧២៦.៧១០.០២០	៣.១៣៣.០៩៩.៤៩៤	២.៩៨៦.៧៧៨.១៨២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៨. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើឈប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖ ប្រាក់បញ្ញើមានភាពកំណត់ ប្រាក់បញ្ញើសន្សំ គណនីច្បង	១៦.៤៩៦.២២៤	១៧.៦៦៧.៥៤៦	៦៧.១៥៦.១២៤	៧២.៦១៣.៦១៤	១៣.៦៤៩.៦៧៤	១៥.៥៥៥.៧៣៧	៦៤.០៥៧.៣៧៩
	១២៨.៦៤៩	១០២.៤៩១	៥២៣.៧៣០	៤២១.២៣៨	១១៤.០៧០	៨៣.៣៥៤	៣៤២.៦០១
	៤២.៤៦២	៥២.៧៧៩	១៧២.៤៦៣	២១៦.៩២២	៤២.៤៦២	៥២.៧៧៩	២១៦.៩២២
	២១៦.៩១២.៤៦៤	២០០.២៤៣.៤៤០	៨៤៣.០៥០.៦៤១	៨២៣.១៦៤.៩៣៨	២១២.២៤៩.០៥៤	១៩៦.៤១៥.០៤៩	៨០៤.៩១០.០១៦
ប្រាក់កម្ចី បំណុលឆ្លាប់បន្សំ ចំណាយការប្រាក់លើកតិសន្យា	២៥៥១៩.៨៨៥	២០.៧២៣.៦៩៥	១០៣.៤៩១.៤៥២	៨៥.១៧៤.៣៨៦	២៤.៧៧៩.៩១៥	២០.០៩១.៣៦៦	៨២.៥៧៥.៥១៤
	១០៤១១.៩៨៥	៧.៨៣៩.៨៩៨	៤២.៣៤៧.១៩១	៣២.២២១.៩៤១	១០.៤១០.២១៧	៧.៨៣៤.៤៧៧	៤២.៣៧៩.៩៩៣
	៦១.០៣២.២១២	៧១.៤៨០.១៣១	២៤៤.៤៦២.១៣៥	២៩៣.៧៨៣.៣៣៨	៥៩.៩០១.២៧៩	៧០.៣៥៥.៥៤៤	២៨៩.១៦១.៤៦៧
	១២.០១០.១២៣	៨.៩៥៦.១៧៧	៤៤.៨៩៣.២១១	៣៦.៤០៩.៤៨៧	១២.០១០.១២២	៤.៩៥៦.១៧៧	៣៦.៤០៩.៤៨៧
	២.០៩៤.២០២	១.៤៩៥.២៧៧	៨.៥៤១.៧៤០	៧.៧៤៩.៥៩០	១.៩៤៤.៣៤០	១.៧៥៤.៥៥៧	៧.២១១.២៣០
កាត់: ៦៥២.២០៦	កាត់: ០០១.៤៣៤	១.៤០៣.០៧៩.១៣១	១.៣៥២.១៩៥.៨៩៤	១.៣៥២.១៩៥.៨៩៤	កាត់: ១៤១.១៣៧	កាត់: ៥៣៣.១២៤	១.៣២១.៥០១.១៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ចំណូលកម្រៃ និង ជើងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃថែទាំស៊ីនេអ៊ីអ៊ីម	១២.៨២០.៨២០	១១.២២៦.១៥១	៥២.១៩៣.៥៥៤	៤៦.១៣៩.៤៨១	១២.៧២៣.៤២៣	១១.១៧៤.១៤៣	៥១.៩៥៩.៤៩៥	៤៥.៩៤២.១៦៤
កម្រៃជើងសា	១០.៨៧៤.០៣៤	១១.៨២៦.៤៤៤	៤៤.២៤៤.៤៧៦	៤៤.៦០៤.៣៤៥	១០.៧២៦.២៧៥	១១.៧១៧.៤៩៥	៤៣.៦៦៦.៦៦៦	៤៤.១៥៤.៩០៤
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៦.១៥០.៦៥៦	៦.១០២.៣៦២	២៥.០៣៩.៣២១	២៥.០៤០.៧០៤	៦.០៦៤.៩២៤	៦.០០២.៣៥៧	២៤.៦៩០.៣២២	២៤.៦៦៩.៦៤៧
កម្រៃពីការបណ្តុះបណ្តាល	៤.៨០០.៣៦០	២.៤៩៦.១៦២	១៩.៥៤២.២៦៦	១០.២៥៩.២២៦	៦០.០២៥	៣៦.០០២	២៤៤.៣៦២	១៤៧.៩៦៤
កម្រៃពីការផ្តល់ធនធានមុនកាលកំណត់	-	៦.២១៦.៤០៦	-	២៥.៥៤៩.៤២៩	-	៥.១៤១.៧៥៩	-	២១.១៣២.៦២៩
កម្រៃពីសេវាប្រាក់បញ្ញើ	៤៥៥.២៣៧	៤២២.០៥៩	១.៤៥៣.២៧០	១.៧៣៤.៦៦២	៣៤២.៣៣៧	៣០៥.៥៥៧	១.៣៩៣.៦៥៤	១.២៥៥.៤៣៩
កម្រៃពីការធានា	៧៧៥.៩១៧	៤៦៤.០៤៩	៣.១៥៤.៧៥៤	៣.៥៥១.៤០៦	៧៧៤.០៦១	៤៦៣.៣៦៤	៣.១៥១.២០២	៣.៥៤៤.៤៤២
កម្រៃផ្សេងៗ	៧.៤១៦.២១៦	៧.៥២៤.៥៤០	៣០.១៩១.៤១៥	៣០.៩២៥.៤៥៩	៦.៩៣៤.៤៣៥	៦.៩៦១.០៤៤	២៤.២៣១.៧១៣	២៤.៦០៩.៩០៩
	៤៣.២៩៧.២៤០	៤៦.៦៧៤.៦១៧	១៧៦.២៦៣.០៦៤	១៩១.៤៤៩.១១៦	៣៧.៦៦៥.៧២៩	៤២.២០៥.៧២៩	១៥៣.៣៤២.៥៤៦	១៧៣.៤៦៥.៥៤៦

កម្រៃជើងសាពីការទូទាត់ ចំនួន ៩.៨០០.១០០ រៀល (សមមូលនឹង ២.៤០៧ ដុល្លារអាមេរិក) និង ១១.០៩២ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការឆ្លងក្នុងការទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ២៣.៦២៧២០០ រៀល (សមមូលនឹង ៥.៧៤៩ ដុល្លារអាមេរិក) និង ៥៥.៤១៤ ដុល្លារអាមេរិក រៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣០. ចំណូលផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស-សុទ្ធ	២១.៣៣៧០.៤០៥ (៥.៩៧៤.៧០៥)	១៧.៤៨៤.៩៧៤	៨៦.៩៩៨.៩១៩	៧១.៨៧៩.៦៨៣	២១.០៩៣.៦១២	១៧.៤៩០.៩៨៨	៨៥.៨៧២.០៩៤	៧១.៨៤៧.៩៦១
ខាតបង់បង្កសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	៦៤២.១៧៧	-	(២៤.៣៣៩.៣០៤)	-	-	-	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារនិងឥសន្យា	២៩០.០៣៦	៤២៦.៧៤៦	២.៦១៤.៣០៣	១.៧៥៣.៩២៦	៦៣២.៧១៧	៤២៤.៩០១	២.៥៧៥.៧៩១	១.៧៤៦.៣៤៣
ចំណូលធាតុលាភ	-	៤០៧.៤៦២	១.១៨០.៧៣៧	១.៦៧៦.៣១៣	២៩០.០៣៦	៤០៧.៤៦២	១.១៨០.៧៣៧	១.៦៧៦.៣១៣
ការប្តូរមូលធនធាននិងបុរេប្រទានបាត់បង់ដែលបានរៀបចំឡើងវិញ	-	៥.៩៤៤.២៥៧	-	២៤.៤៣០.៤៩៦	-	៤.៤៨១.៧៤៥	-	១៤.៤១៩.៩៧២
ចំណូលផ្សេងៗ	១.៨២២.៥១៦	១.៤៣០.៦៩៧	៧.៤១៩.៤៦១	៥.៨៨០.១៦៥	(៤.៨៩៣)	៤០៣.៨៨៥	(១៩.៩១៩)	១.៦៥៩.៩៦៧
	១៤.១៤៦.៤២៩	២៥.៦៩៨.៥៣៦	៧៣.៨៧៤.១១២	១០៥.៦២០.៩៤៣	២២.០១១.៤៧២	២៣.២០៩.៣៨១	៨៩.៦០៤.៧០៣	៩៥.៣៩០.៥៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣១. ចំណាយប្រតិបត្តិការផ្សេងៗ

	សង្ខេបធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	១៥២.៦៤១.០៩១	១៤៥.២៦៤.១០២	៦២១.៥៦៤.៧២១	៥៩៧.០៥១.៤៩៩	១៤៥.១៥៤.០៩៤	១៣៤.៣៤៧.៦៤៤	៥៩០.៩២២.៣១៧	៥៦៤.៦០៤.៩៩៤
ចំណាយរំលស់លើប្រាក់បៀវត្សសង្គ្រោះ និងវិក្ការ (កំណត់សម្គាល់ ១៤)	២៥.៧២៩.៩៦០	២៣.៥៤១.២៥៤	១០៤.៧៤៦.៦៦៧	៩៦.៧៥៤.៥៥៤	២៣.៥២៧.៦៤៣	២២.០៤៤.១៣២	៩៧.០០២.៣៣៥	៩០.៦០១.៣៤៣
ចំណាយឆ្លើយតបយោធន៍និយោជិតផ្សេងៗ	២០.៩៧៦.១៥៥	១៧.៩០៩.៧៣៤	៨៥.៣៩៣.៩២៧	៧៣.៦០៩.០២៣	២០.១១៣.៥៤៤	១៤.៣៤៣.៤៩១	៨១.៤៨២.២៥៤	៧៥.៥៥៧.៧៩២
ចំណាយធុរកិច្ចនិងថែទាំ	១៣.០៧៧.៣១១	១៥.២៣៩.៦១១	៥៥.៣៩៥.៣៦៣	៦២.៦៣៤.៤០១	១៣.០៤៥.០៤៦	១៤.៤៦១.៥៦១	៥៣.២៦៩.៣៤៥	៦១.០៤១.០១៦
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	១២.៩១០.៣១០	១២.២២៧.១៦៧	៥២.៥៥៧.៤៧២	៥០.២៥៣.៦៥៦	១២.៤៣៧.១៤៣	១១.៧៥៥.១៤៤	៥០.៦៣១.៦០៩	៤៤.៣១៣.៦៥៤
ចំណាយឆ្លើយតបយោធន៍ប្រាក់បំណាច់អតិថិជន (កំណត់សម្គាល់ ២៥(ក))	១០.១៩១.៦៩០	៩.១១០.៦២៤	៤១.៤៩០.៣៧០	៣៩.៤៩៩.៦៦៥	១០.១១០.៣០៦	៩.៤៤៤.៧២២	៤០.៧៥១.៩៥៦	៣៤.៤៣៤.២៤៧
ចំណាយទឹកភ្លើង	៦៤៥២.៥៩៧	៥.៩៧២.១៦៩	២៦.២៦៤.៥២២	២៤.៥៥៥.៦១៥	៦.០០២.៦០៩	៥.៥៧៦.៧១៣	២៤.៤៣៦.៦២១	២២.៩២០.២៩០
ចំណាយវិក្ការិយាល័យ	៥.៩០៥.៤០៩	៥.៤៥៣.៧៣៤	២៤.០៤២.៥៤៤	២២.៤១៤.៤៤៧	៥.៤៦០.០៦៩	៥.០៥៤.៧២០	២២.២២៧.៩៤១	២០.៧៩១.៣៣៩
ចំណាយទំនាក់ទំនង	៥.១៩៣.១១៣	៥.១៤៥.៦៥៤	២១.១៤១.១៦៣	២១.១៤៤.៦៥៤	៣.៤៩៣.១០៦	៤.០៩៤.៧៤៥	១៥.៤៤៤.៤៣៥	១៦.៤៤៥.៤៤២
ចំណាយរំលស់លើទ្រព្យសកម្មរូបី (កំណត់សម្គាល់ ១៥)	៤.៥៦៥.៩៣៤	២.៤២១.០៥៥	១៤.៥៤៧.៩៣៤	១១.៥៩៤.៥៣៦	៤.៣១៣.៧៧៦	២.៦២២.៦៩៥	១៧.៥៦១.៣៤២	១០.៧៧៩.២៧៦
ចំណាយការធ្វើដំណើរ	២.៦៣៦.៩២៤	២.៤២០.៧៩១	១០.៧៣៤.៩៣៤	១១.៥៩៣.៤៥១	២.២៥០.៩៩២	២.៤៥៧.៥៣៤	៩.១៦៣.៧៤៤	១០.១០០.៤៤១
ការចំណាយលើឆ្លើយតបយោធន៍អតិថិជនផ្សេងៗ (កំណត់សម្គាល់ ២៥(ខ))	១.៧៦១.៤៣៣	១.៦៧២.៩៤៥	៧.១៧០.៧៩៤	៦.៤៧៥.៩៦៤	១.៧១២.០៥៥	១.៥៩៣.០៤៧	៦.៩៦៩.៧៧៦	៦.៥៤៧.៤២៣
ចំណាយកម្រៃអាជ្ញាបណ្ណ	១.២១៥.២០៧	១.១៤០.៤៤២	៤.៩៤៧.១០៤	៤.៤៥១.៧៤១	១.១៤៧.០៥៦	១.១៥០.១៥២	៤.៤៣២.៥០៥	៤.៧២៧.១២៥
ចំណាយផ្សេងៗ (*)	២២.៤៤២.២៧៧	២០.២២២.៦៤៤	៩២.៩៩០.៩១០	៨៣.២៧៩.៦៣២	១៩.៤៩៤.៥១៥	១៤.៦៤១.៦១៤	៨០.៩៩០.៥៧០	៧៦.៧៤១.៤៣៤
	២៤៦.៦៦៩.៤១៩	២២៩.១២២.០៥៤	១.១៦៧.០៣២.៤៣៣	១.១០៦.១០៤.០៤២	២២៩.៣៤១.៩៩៤	២៥៦.០៤០.៣៦៦	១.០៩៦.៤៩១.២៧៤	១.០៥២.៤៩០.៣០៤

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់បៀវត្សនិងប្រាក់ឈ្នួលចំនួន ៥១.៩៤៤ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) ត្រូវបានទូទាត់ឱ្យនិយោជិតសំឡេងការដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការធាតុសាច់ប្រាក់ ។ ចំណាយខាងលើមានការចំណាយសម្រាប់ប្រតិបត្តិការសេវាកម្មធាតុសាច់ប្រាក់ ហើយទាក់ទិននឹងសម្បត្តិកិច្ចការិយាល័យ ចំនួន ២២៥ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងប័ណ្ណបញ្ជាក់ចំនួន ១.៦៩១ ដុល្លារអាមេរិក (៥១.៦៦៦.៦៦៧ រៀល) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) សម្រាប់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួន ៥១.៩៩៤ ដុល្លារអាមេរិក (៥១.៦៦៦.៦៦៧ រៀល)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣១. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

សម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់បៀវត្ស និងប្រាក់ឈ្នួល ចំនួន ៣៤.៤៥៤ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៤១.៧៥៦ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការធាតុបញ្ចុះសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច។ ចំណាយខាងលើមានការបំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ហើយទាក់ទិននឹងសម្ភារៈរួមបញ្ចូល ចំនួន ២៣៩ ដុល្លារអាមេរិក ចំណាយទូទៅចំនួន ១៦៥ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងវិទ្យុស្តង់ដារចំនួន ៦៨៩១ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ១០.៥៩៣ ដុល្លារអាមេរិក (៤៣.១២៣.៥២៦ រៀល) ចំណាយភ្នាក់ងារក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ចំនួន ៧៥៣ ដុល្លារអាមេរិក (២.១៦៨.០០០ រៀល) ចំណាយសេវាប្រព័ន្ធចំណាយប្រាក់ និងគាំទ្រ សេវាក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ចំនួន ៧៧០០ ដុល្លារអាមេរិក និងចំណាយអាហារសម្រន់សម្រាប់ CSX ចុះទស្សនាផ្ទាល់ ចំនួន ៧៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៧៦ ដុល្លារអាមេរិក) ចំណាយភ្នាក់ងារក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ចំនួន ៩១១ ដុល្លារអាមេរិក (៤៥.០០០.០០០ រៀល) ចំណាយភ្នាក់ងារក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ចំនួន ៩១១ ដុល្លារអាមេរិក (៤៥.០០០.០០០ រៀល) ចំណាយជួលអគារប្រតិបត្តិការ ចំនួន ៣៣២០០ ដុល្លារអាមេរិក និងសេវាចំណាយប្រព័ន្ធប្រតិបត្តិការ និងគាំទ្រសេវាក្រសួងសុវត្ថិភាពក្នុងវិស័យមូលបត្រ និងធនបាលកិច្ច ចំនួន ៧៧០០ ដុល្លារអាមេរិក) ។

(*) នេះរួមបញ្ចូលកម្រៃសេវាដែលបានចំណាយ ឬ ត្រូវបង់ទៅឱ្យក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited ។ ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited មិនមែនជាសមាជិកនៃសម្ព័ន្ធធនាគារ និង ធនាគារក្នុងឆ្នាំ២០២៣ នោះទេ។

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២៤	២០២៤	២០២៤	២០២៤
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតាមច្បាប់	៣៨៨.៩០០	១.៥៨៣.២១២	៣២០.០០០	១.៣០២.៧២០
សេវាកម្ម Assurance ផ្សេងៗ	-	-	-	-
សេវាកម្មពន្ធ	-	-	-	-
សេវាកម្មផ្សេងៗ	-	-	-	-
សរុប	៣៨៨.៩០០	១.៥៨៣.២១២	៣២០.០០០	១.៣០២.៧២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣២. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ

សម្ព័ន្ធធនាគារ			ធនាគារ		
២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
១៦.៣៩៥.៧៦០	៣.៧៩១.៥១៦	៦៥.៩៩២.៩៣៤	១៤.៤៩៣.៧០៦	២.៣១៩.០៤០	៥៩.៩៤៧.១៦៧
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ			៩.៤៧៣.៤៤២		

នារដើមឆ្នាំ
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ
ពន្ធលើប្រាក់ចំណេញបានរង
លម្អៀងពីអត្ថប្យប្រាក់

នាចុងឆ្នាំ

សម្ព័ន្ធធនាគារ			ធនាគារ		
២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
៣.៧៩១.៥១៦	៣៤.៤២៤.៤៦២	១៥.៤៤៤.៣៤៣	២.៣១៩.០៤០	៣៣.៩១១.៩៣៣	១៣៩.៦១៥.៤២៤
២៤.៥៩៩.១៥៧	១២.០៣២.៤៩១	១០០.១៤៣.១៦៤	២២.៥២៤.៣៤៤	៩.៥៣៤.៤៧៩	៣៩.២០៤.៧៩៣
(១១.៩៩៤.៩១៣)	(៤២.៦៦៩.៤៣៧)	(៤៤.៤៣១.២៩១)	(៩.៩៤៩.៧៦២)	(៤១.១៣១.៧៣២)	(១៦៩.០៥១.៤១៩)
-	-	(៤០៧.២៤៦)	-	-	(២៩៥.៣៦០)
១៦.៣៩៥.៧៦០	៣.៧៩១.៥១៦	៦៥.៩៩២.៩៣៤	១៤.៤៩៣.៧០៦	២.៣១៩.០៤០	៥៩.៩៤៧.១៦៧
			៩.៤៧៣.៤៤២		

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ
ចំណាយពន្យារ

សម្ព័ន្ធធនាគារ			ធនាគារ		
២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
២៤.៥៩៩.១៥៧	១២.០៣២.៤៩១	១០០.១៤៣.១៦៤	២២.៥២៤.៣៤៤	៩.៥៣៤.៤៧៩	៣៩.២០៤.៧៩៣
៧.៤៤៤.៧៥៤	២៤.១៤៦.៦១៤	៣១.៩៣៥.៩៩៤	៧.១១៤.២១៧	២៤.៥២៣.៦៩២	១០០.៧៩២.៣៧៤
៣២.៤៤៤.៩១១	៣៦.២១៩.១០៥	១៣២.០៧៩.១៦២	២៩.៦៣៤.៦០៥	៣៤.០៦២.៥៧១	១៣៩.៩៩៧.១៦៧
			១២០.៦៥៤.៧៦១		

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣២. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនពន្ធលើប្រាក់ចំណេញ	១៥៣.៧៤៥.៣៦៩	១៤៤.២៣៧.៥៣០	៦២៥.៤៩៧.៣៩៧	៧៥៧.២១៦.២៤៧	១៤៥.៥៧១.៩៦៧	១៧២.២០១.៤៤៤	៥៩២.៦២៣.៤៧៤	៧០៧.៧៤៩.៥៩៥
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះប្រាក់ចំណេញដាច់ពន្ធនៅក្នុងប្រទេសរៀងរៀង	៣០.៧៦៧.៩៦៩	៣៦.៤៩០.៤៣៧	១២៥.២៥៦.៤០២	១៥១.៦១៩.៦៥៦	២៩.១១៤.៣៩៣	៣៤.៤៤០.៣៧០	១១៨.៥២៤.៦៩៤	១៤១.៥៤៩.៩២១
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធកានទូលំទូលាយពន្ធនូវដែលមិនបានទទួលស្គាល់ពីមុន	១.៥២៤.២៦៤	១១៦.៣០៥	៦២២.១៥៧៩	៤៧៤.០១៤	៣២៦.១៦៤	២៤៩.៦២២	១.៣២៧.៨៣០	១.០២៥.៩៤៦
និយ័តម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការវិយើរនៃទឹកមុន	(១៥២.២៨៦)	(១.០៦៥.៦២៩)	(៦១៩.៩៥៦)	(៤.៣៧៩.៧៣៥)	(២០៥.៤៥០)	(១.០២៤.៤៧៧)	(៤.៣៦២.២៤៧)	(៤.២១២.២៤៤)
កាមិនទទួលស្គាល់ខាតតាមពន្ធ	២៩៩.៩៦០	២៧៣.៩៤៥	១.២២១.១៣៧	១.១២៥.៩១៤	៤០៣.៤៩៤	៣៩៧.៤៥៦	១.៦៤២.៦២៤	១.៦៣៣.៥៤៤
	-	៤.០៤៧	-	១៦.៦៣៣	-	-	-	-
	៣២.៤៤៣.៩១១	៣៦.២១៩.១០៥	១.៣២.០៧៩.១៦២	១.៤៤.៤៦០.៥២២	២៩.៦៣៤.៦០៥	៣៤.០៦២.៥៧១	១.២០.៦៥៤.៧៦១	១.៣៩.៩៩៧.១៦៧

(ឃ) ការសន្មត់ និងការប៉ាន់ប្រមាណ ពន្ធមិនច្បាស់លាស់

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសម្របសម្រួល លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យក្នុងការវិយើរនៃទឹកប្រាក់កំណត់ត្រូវបានធ្វើឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៣. ចំណេញក្នុងមួយភាគហ៊ុន

តារាងខាងក្រោមនេះបង្ហាញពីប្រាក់ចំណេញរបស់ធនាគារ ដែលប្រើប្រាស់ក្នុងការគណនាចំណេញក្នុងមួយភាគហ៊ុន មូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនចម្រុះ សម្រាប់រយៈពេលដែលបានបង្ហាញ៖

	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ	១២១.១៩៤.៥៩៦	១៤៤.០៥៤.៧៩១	៤៩៣.៣៤៣.២០០	៦០៤.៥០៥.១៤៩		
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩		
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០,២៨	០,៣៤	១,១៤	១,៤០		
ចំណេញក្នុងមួយភាគហ៊ុនចម្រុះ	០,២៨	០,៣៤	១,១៤	១,៤០		

ធនាគារ ពុំមានភាគហ៊ុនចម្រុះជាសក្តានុពល នាកាលបរិច្ឆេទនៃការរាយការណ៍។ ដូច្នេះចំណេញក្នុងមួយភាគហ៊ុនចម្រុះស្មើនឹងចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន។

៣៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សង្គ្រោះធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	៥១៣.៩៤២.១២៣	៤៩៥.៧៩៣.៥៦៤	២.០៦៤.៦១៧.០៤៥	២.០២៥.៣១៦.៧២៥	៥០៣.៤៥៩.០៧៣	៤៤៦.៥៤៤.៣១៧	២.០២៦.៤២២.៧៦៩	១.៩៤៧.៦៩៦.៩៣៥
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ								
សមតុល្យនៃធនាគារជាតិកម្ពុជា								
គណនីចន្ទ								
មូលបត្រប្រាក់បញ្ញើអាចប្តូរបានដែលមានកាលកំណត់ បីខែឬតិចជាងបីខែ	១.២៤៧.៧៧៣.០៤៧	១.៣៤៩.៩៣១.៦៦៤	៥.០២២.២៤៦.៥១៤	៥.៦៧៧.៤៧០.៤៤៧	១.២៤៧.៧៧៣.០៤៧	១.៣៤៩.៩៣១.៦៦៤	៥.០២២.២៤៦.៥១៤	៥.៦៧៧.៤៧០.៤៤៧
	២៧១.៤៣៤.៧៤៤	២៧៥.២៧០.៤៥១	១.០៩២.៥៤១.១២២	១.១២៤.៤៧៩.៧៩២	២៧១.៤៣៤.៧៤៤	២៧៥.២៧០.៤៥១	១.០៩២.៥៤១.១២២	១.១២៤.៤៧៩.៧៩២
សមតុល្យនៃធនាគារផ្សេងៗ								
គណនីចន្ទ								
ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់ បីខែឬតិចជាងបីខែ	៦៨៥.១១៤.១៧៣	១១៤.៧២២.៤៩០	២.៧៥៧.៦០០.៦៤៦	៤៤៤.៩៤៣.០០៧	៦៦០.៧២២.៦២២	៤៤.៩៦២.៧៤២	២.៦៥៩.៤០៤.៥៥៤	៣៦៣.៤១២.៩៦៥
	៤០.០៥៦.៤០៥	-	១៦១.២២៧.០៣០	-	៤០.០៥៦.៤០៦	-	១៦១.២២៧.០៣៣	-
	២.៧៥៤.៣២៤.៥៣៦	២.២៧៩.៧១៤.៥៧៣	១១.១០២.២៧២.៣៥៧	៩.៣១២.៦៥០.៣៧១	២.៧២៣.៤៤៩.៩៣៦	២.២៤០.៧៤៩.៩៦៤	១០.៩៦១.៤៤៥.៩៩២	៩.១៥៣.៤៦០.៥៣៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៥. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ឆ្នាំនីមួយៗ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ បំណុលភតិសន្យា បំណុលសុទ្ធ	២,៧៥៤.៣២៤.៥៣៦ (៦០៦.៤៥៧.៤៧៥) (១៧៤.៧៦២.១០៤) (៣៥.០២១.៧៤៤) ១.៩៣៧.៦៨៦.៤០៥	២,២៧៩.៧១៤.៥៧៣ (៤៥៩.៤១៣.៥៥០) (១១៧.០៥៣.៤៨២) (៣២.៥២៧.៦៤៧) ១,២៧០.៣២៣.៤៥៤	១១,១០២.២៧២.៣៥៧ (២,៤៤២.៦០២.៩៤៧) (៧១៩.៥១៧.៤៤៥) (១៤០.៩៦២.៥៣៦) ៧.៧៩៩.១៤៩.៣៤៩	៩,៣១២.៦៥០.៣៧១ (៣,៥១២.៣៣៤.៣៥២) (៤៧៤.១៦៥.១០៤) (១៣២.៤៧៥.៦០១) ៥,១៤៩.២៧១.៣១០	២,៧២៣.៤៤៩.៩៣៦ (៤៥៩.៤១៤.៥៩១) (១១៧.០៥៣.៤៨២) (៣០.៥៤៧.៣៤៤) ១,២៤៩.៧២៩.៣៩៣	២,២៤០.៧៤៩.២១៤ (៤៤៣.៤១៤.៥៩១) (១១៧.០៥៣.៤៨២) (៣០.៥៤៧.៣៤៤) ១,២៤៩.៧២៩.៣៩៣	៩,១៥៣.៤៦០.៥៣៩ (៣,៤៤៥.៣៦៤.៩៤៤) (៤៧៤.១៦៥.១០៤) (១២៤.៧៤៥.៩១៧) ៥,១០៥.១៤៤.៥៧០	
	សាច់ប្រាក់ និងសាច់ប្រាក់សមមូល អត្រាការប្រាក់បំណុលដុលថេរ អត្រាការប្រាក់បំណុលដុលប្រែប្រួល បំណុលសុទ្ធ	២,៧៥៤.៣២៤.៥៣៦ (២៩៧.៥៦៤.៩០០) (៥២៣.០៧៦.៤៣១) ១.៩៣៧.៦៨៦.៤០៥	២,២៧៩.៧១៤.៥៧៣ (២៧៩.១៤១.២៤៣) (៧៣០.២៥៣.៤៧៦) ១,២៧០.៣២៣.៤៥៤	១១,១០២.២៧២.៣៥៧ (១,១៩៧.៦៩៤.៧២៣) (២,១០៥.៣៤៤.២៤៥) ៧.៧៩៩.១៤៩.៣៤៩	៩,៣១២.៦៥០.៣៧១ (១,១៤០.២៩១.៩៧៧) (២,៩៤៣.០៤៧.០៤៤) ៥,១៤៩.២៧១.៣១០	២,៧២៣.៤៤៩.៩៣៦ (២៤៦.៩៩០.៤៤៤) (៥២៣.០៧៦.៤៣១) ១,៩១៣.៣៤២.២៦១	២,២៤០.៧៤៩.២១៤ (២៦០.៧២៥.៩៤៦) (៧៣០.២៥៣.៤៧៥) ១,២៤៩.៧២៩.៣៩៣	៩,១៥៣.៤៦០.៥៣៩ (១,០៦៥.២២៨.៤៩០) (២,៩៤៣.០៤៧.០៧៩) ៥,១០៥.១៤៤.៥៧០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាំច្រូ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៥. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ឆ្នាំនីមួយៗ។ (ត)

		សម្ព័ន្ធធនាគារ					ធនាគារ				
		បំណុលសុទ្ធតាមវិញ្ញាបនបត្រ		ប្រកបដោយសុវត្ថិភាព		សរុប	បំណុលសុទ្ធតាមវិញ្ញាបនបត្រ		ប្រកបដោយសុវត្ថិភាព		សរុប
		ប្រាក់កម្ចី	បំណុលប្រាក់កម្ចី	បំណុលគតិសន្យា	សរុប	បំណុលប្រាក់កម្ចី	បំណុលប្រាក់កម្ចី	បំណុលគតិសន្យា	សរុប	បំណុលប្រាក់កម្ចី	បំណុលគតិសន្យា
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលសុទ្ធ នាំច្រូទី១ ខែ មករា ឆ្នាំ ២០២៤	លំហូរសាច់ប្រាក់	(៤៨៨.៤១៣.៥០៤)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)
	ភតិសន្យាថ្មី	-	-	១១៧.០៥៣.៤៨២	(១១៧.០៥៣.៤៨២)	-	-	-	-	-	-
	និយ័តកម្មប្រាក់បញ្ញើបំណុលសុទ្ធ	(១០៥.២០២)	(២៧០.០៣៥)	១៥.៨៧៥	(១០៥.២០២)	(១០៥.២០២)	(១០៥.២០២)	(២៧០.០៣៥)	(២៧០.០៣៥)	-	(១០៥.២០២)
	បម្រែបម្រួលផ្សេងៗ ០	(១៥.៣៧៤.៨៩១)	(១១៧.០៥៣.៤៨២)	១១៧.០៥៣.៤៨២	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១១៧.០៥៣.៤៨២	១១៧.០៥៣.៤៨២	-	(១១៧.០៥៣.៤៨២)
	បំណុលសុទ្ធ នាំច្រូទី៣១ ខែធ្នូ ឆ្នាំ ២០២៤	(៥០៩.៧៨៧.៤៩៦)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)
សរុបសុទ្ធនៃបំណុលសុទ្ធនាំច្រូទី៣១ ខែធ្នូ ឆ្នាំ ២០២៤		(៥០៩.៧៨៧.៤៩៦)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)
បំណុលសុទ្ធ នាំច្រូទី២ ខែ មករា ឆ្នាំ ២០២៥	លំហូរសាច់ប្រាក់	(៥៨៨.៤១៣.៥០៤)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)
	ភតិសន្យាថ្មី	-	-	១១៧.០៥៣.៤៨២	(១១៧.០៥៣.៤៨២)	-	-	-	-	-	-
	និយ័តកម្មប្រាក់បញ្ញើបំណុលសុទ្ធ	(១០៥.២០២)	(២៧០.០៣៥)	១៥.៨៧៥	(១០៥.២០២)	(១០៥.២០២)	(១០៥.២០២)	(២៧០.០៣៥)	(២៧០.០៣៥)	-	(១០៥.២០២)
	បម្រែបម្រួលផ្សេងៗ ០	(១៥.៣៧៤.៨៩១)	(១១៧.០៥៣.៤៨២)	១១៧.០៥៣.៤៨២	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១១៧.០៥៣.៤៨២	១១៧.០៥៣.៤៨២	-	(១១៧.០៥៣.៤៨២)
	បំណុលសុទ្ធ នាំច្រូទី៣១ ខែធ្នូ ឆ្នាំ ២០២៥	(៥០៩.៧៨៧.៤៩៦)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)
សរុបសុទ្ធនៃបំណុលសុទ្ធនាំច្រូទី៣១ ខែធ្នូ ឆ្នាំ ២០២៥		(៥០៩.៧៨៧.៤៩៦)	(១១៧.០៥៣.៤៨២)	(១០០៩.៣៨៥.១១៩)	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	១.២៧០.៣២៣.៥០៨	(១១៧.០៥៣.៤៨២)	(១១៧.០៥៣.៤៨២)	១.២៧០.៣២៣.៥០៨	(១០០៩.៣៨៥.១១៩)

(i) ការផ្លាស់ប្តូរផ្សេងៗម្យ៉ាងនៃបម្រែបម្រួលនៃបំណុលសុទ្ធនាំច្រូទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ក្នុងតារាងប្រាក់បញ្ញើបំណុលសុទ្ធនាំច្រូទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៦. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យាធនាគារ និងធនាគារ ដែលត្រូវបានរៀបចំឡើង លើទិន្នន័យ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានវិបាកប្រើប្រាស់	៣០១.៧៧១.១៧០	២០៩.៨៥៤.៦៦៩	១.២១៤.៦២៤.៩៥៩	៨៥៧.២៥៦.៣២៣	២០៩.៤០៥.០៥២	២០៩.៤០៥.០៥២	១.២១០.៤៥៦.៩១៤	៨៥៥.៤១៩.៦៣៧
លិខិតធានាធនាគារ	៦៧.០៩៥.៩៩៧	៦៧.០១៤.០០៥	២៧០.០៦១.៣៨៤	២៧៣.៧៥២.២១០	៦៦.៨៩៦.៤៩៣	៦៦.៨៩៦.៤៩៣	២៦៩.២៥៨.៣៤៤	២៧៣.២០៤.៥៧០
លិខិតឥណទាន	៩.២៤១.៧៥៦	២.៣០៣.០៦២	៣៧.១៩៤.០៦៨	៩.៤០៤.០០៤	៩.២៤១.៧៥៦	២.៣០៣.០៦២	៣៧.១៩៤.០៦៨	៩.៤០៤.០០៤
	៣៧៨.១០៨.៩២៣	២៧៩.១៧១.៧៣៦	១.៥២១.៨៨៨.៤១៥	១.១៤០.៤១៦.៥៤១	៣៨៥.៥៤៩.០០៧	២៧៧.៥០៤.៦០៧	១.៥១៦.៩១៣.៣៦៦	១.១៣៨.០៣៦.២១៥

ពុំមានការខាតបង់ជាសាធារណៈក្នុងកិច្ចសន្យាដែលបានរៀបចំឡើងនេះទេ។

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	៥.៤១៧.២៤២	៨.៦០៩.២៤៩	២១.៨០៤.៣៩៩	៣៥.១៦៨.៧៨២	៥.៤១៥.១៩៤	៤.៤៣៩.៩៥៧	២១.៧៩៦.១៥៦	១៤.១៣៧.២២៤
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៧.៨២៧	១១៥.៧៤៤	៣១.៥០៤	៤៧២.៨១៤	-	-	-	-
	៥.៤២៥.០៦៩	៨.៧២៤.៩៩៣	២១.៨៣៥.៩០៣	៣៥.៦៤១.៥៩៦	៥.៤១៥.១៩៤	៤.៤៣៩.៩៥៧	២១.៧៩៦.១៥៦	១៤.១៣៧.២២៤

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងបរិក្ខារផ្សេងៗរបស់ធនាគារ និងបុត្រសម្ព័ន្ធរបស់ខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៦. កិច្ចសន្យា និង យថាភាព (ត)

(គ) កិច្ចសន្យាដែលត្រូវទទួល ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (“OF”) និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កិច្ចសន្យាដែលត្រូវទទួលពីធនាគារផ្សេងៗ	៧១.៧២៥.៩៣៥	១៤៦.៣៦៧.០៧៥	២៨៨៨៥៥៧៨៨៨	៥៩៧.៩០៩.៥០១	៧១.៥៦៧.០១៩	១៤៦.៣៦៧.០៧៥	២៨៨៨៥៥៧៨៨៨	៥៩៧.៩០៩.៥០១
កិច្ចសន្យាដែលមិនដំណើរការផ្សេងៗ	-	៧៤៨៨០០	-	៣.០៥៨៨៤៨	-	-	-	-
	៧១.៧២៥.៩៣៥	១៤៧.១១៥.៨៧៥	២៨៨៨៥៥៧៨៨៨	៦០០.៩៦៨.៣៤៩	៧១.៥៦៧.០១៩	១៤៦.៣៦៧.០៧៥	២៨៨៨៥៥៧៨៨៨	៥៩៧.៩០៩.៥០១

(ឃ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារបានធានាលើកិច្ចព្រមព្រៀងឥណទានរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិកដែលនឹងត្រូវគុត់កំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់កម្ចីត្រូវបានដកទាំងអស់ និងសមតុល្យដែលនៅជំពាក់មានទឹកប្រាក់ចំនួន ២.៨២០.៧៧៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៤.៦៩៤.៤៧៥ ដុល្លារអាមេរិក)។ ធនាគារ បានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ៣២.៩៥៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៤៧.៥៤២ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាំចូល និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ពា.ល. ទុនបម្រុង

សម្ព័ន្ធនាគារ									
ទុនបម្រុងទូទៅ	ទុនបម្រុងទៅ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	កាតាគាសារនីក៍យទុនបម្រុង		ទុនបម្រុងធនបុព្វត្តិ		លម្អៀងកាតាគាសារនីក៍យប័ណ្ណបម្រុង		ប្រតិបត្តិការប្រកបដោយការកែប្រែប្រភព
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	
									សរុប
									ដុល្លារអាមេរិក
									ពាន់រៀល (កំណត់សម្គាល់ ៥)
									កំណត់សម្គាល់ ៥
៥២៤.៣១១.៥៨៧	២.១៤១.៨១២.៨៣៣	៥.៧៤៦.៦៤៦	២.៣៤៧.២១២	២៤៩.១៩០.៣៤៦	១.០១៧.៩៤២.៥៥៣	(២៤.៣៦៧.៣៩០)	(៥៩៦.៤៩.៣០០)	១២.៣៧០.៦៨៣	៧២៦.២៧២.៣៤៨
លទ្ធផលបង្កើតប្រកបដោយភាពស្របគ្នា									
-	-	(៣.៤៩៦.៤៤១)	(១៤.២៣៤.០១១)	-	-	-	-	-	(៣.៤៩៦.៤៤១)
-	-	-	-	-	-	-	៥៤៧.១.៩៧៥	-	៥៤៧.១.៩៧៥
-	-	(៣.៤៩៦.៤៤១)	(១៤.២៣៤.០១១)	-	-	-	៥៤៧.១.៩៧៥	-	៥៤៧.១.៩៧៥
លទ្ធផលបង្កើតប្រកបដោយភាពស្របគ្នា									
-	-	(៣.៤៩៦.៤៤១)	(១៤.២៣៤.០១១)	-	-	-	-	-	៥៤៧.១.៩៧៥
ប្រតិបត្តិការប្រកបដោយភាពស្របគ្នា									
-	-	-	-	៨៨៦.៤៤៦.៩២២	៣២០.៨៧២.៥៤១	-	-	-	៨៨៦.៤៤៦.៩២២
-	(៣.១៤៤.៥៨៦.៩២២)	-	(១៤.៣៩៦.៥២២)	-	(១៩០.២៩០.៧២២)	-	(១៤.៣៩៦.៥២២)	-	(១៤.៣៩៦.៥២២)
-	(៣.១៤៤.៥៨៦.៩២២)	-	(១៤.៣៩៦.៥២២)	៨៨៦.៤៤៦.៩២២	៣២០.៨៧២.៥៤១	-	(១៤.៣៩៦.៥២២)	-	៨៨៦.៤៤៦.៩២២
៥២៤.៣១១.៥៨៧	២.១៤១.៨១២.៨៣៣	២.២៥០.២៤៥	៨០៥.៧២៣	៣.៣៧៤.៣៤០.៣៤៦	១.០១៧.៩៤២.៥៥៣	(២៤.៣៦៧.៣៩០)	(៥៩៦.៤៩.៣០០)	១២.៣៧០.៦៨៣	៧២៦.២៧២.៣៤៨

នាំចូលនិងខ្ចីប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ពា. ទុនបម្រុង (ត)

សម្ព័ន្ធធនាគារ									
ទុនបម្រុងទូទៅ	ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងធម្មញ្ញត្តិ		លម្អៀងការប្តូររូបិយប័ណ្ណបម្រុង		ប្រតិបត្តិការធានាមូលធានកម្មប័ណ្ណ		សរុប
ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)
៥២៤.៣១១.៥៨៧	២.១៥៤.៥៥០.៨០៤	៩៦.៣០.៥៩៣	៣៩.៦៤៩.១៤៩	១.៥៥.៧០៦.៨៣៥	៥៤.១០៤.៥០៤.១	(៥.៣៤១.៥០៨.៦)	៣.០២៨.៣១៩	១២.៤៦៧.៥៨៩	៦.៣៤១.៥២២.៤២០
លទ្ធផលបង្កើតមុន៖									
-	-	(៣.៤៨៨.៩០៧)	(១.៥៩៦.២៥៥)	-	-	-	-	-	(១.៥៩៦.២៥៥)
-	-	-	-	-	-	(៥.៤៣៤.២១៤)	(២.៣៩៧.៨៦២០)	-	(៥.៤៣៤.២១៤)
-	-	(៣.៤៨៨.៩០៧)	(១.៥៩៦.២៥៥)	-	-	(៥.៤៣៤.២១៤)	(២.៣៩៧.៨៦២០)	-	(៥.៤៣៤.២១៤)
លទ្ធផលខាសប្តិរូបក្នុងការិយប័ណ្ណប្រតិបត្តិការ									
-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការធានាមូលធានភារកិច្ច									
-	-	-	-	-	-	-	-	-	-
-	(១៦.៧៧៧.៩៧១)	-	(២១១.០៧៩)	-	-	-	-	-	-
-	(១៦.៧៧៧.៩៧១)	-	(២១១.០៧៩)	-	-	-	-	-	-
៥២៤.៣១១.៥៨៧	២.១៤៧.៧៧២.៨៣៣	៥.៧៤៦.៦៦២	២៤៩.១៩០.៣៤៦	១.៥៤១.៥២២.៤២២	៥៤.១០៤.៥០៤.១	(៥.៣៤១.៥០៨.៦)	៣.០២៨.៣១៩	១២.៤៦៧.៥៨៩	៦.៣៤១.៥២២.៤២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៧. ទុនបម្រុង (ត)

សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

លទ្ធផលសម្ព័ន្ធផ្សេងៗ៖

ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរស់ឧបករណ៍

និស្សន្ទ ដែលកើតឡើងពីការវាស់វែងលំហូរសាច់ប្រាក់

លទ្ធផលខាតសម្ព័ន្ធផ្សេងៗក្នុងការវិយហិរញ្ញទសរូប

ប្រតិបត្តិការធានាមូលធានាហ៊ុនិក៖

ការផ្ទេរវិប្រាក់ចំណេញក្រុមទុកទៅដោយទុនប្រុងតាមបទប្បញ្ញត្តិ

លម្អៀងពីអត្ថប្រយោជន៍

ប្រតិបត្តិការធានាមូលធានាហ៊ុនិកសរុប

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ					
ទុនបម្រុងទូទៅ	ការវាស់វែងហិរញ្ញវត្ថុ	ទុនបម្រុងបទប្បញ្ញត្តិ	ទុនបម្រុងផ្សេងៗ	សរុប	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
៥១០.៧៤១.៥៥៦	២.០៨៦.៣៧៩.២៥៦	៥.៧៤៦.៦៤៦	២៣.៤៧៥.២១២	២៤៥.៦២៧.០០៦	១.០១៥.៦៤១.៣២១
-	-	(៣.៤៩៦.៤៤១)	(១៥.២៣៤.០១១)	-	(១៤.៧៣៤.០១១)
-	-	(៣.៤៩៦.៤៤១)	(១៥.២៣៤.០១១)	-	(១៤.៧៣៤.០១១)
-	-	-	-	-	-
-	(៣០.៦៤៤.៤៩៣)	-	(១៨.៣៩៦.៥)	-	(១៨.៤៧២.៤១២)
-	(៣០.៦៤៤.៤៩៣)	-	(១៨.៣៩៦.៥)	-	(១៨.៤៧២.៤១២)
៥១០.៧៤១.៥៥៦	២.០៥៥.៧៣៤.៧៦៣	២.២៥០.២០៥	៩.០៥៧.២១២	១.០៧៥.២១០.៩៧២	៣.១៧៤.៩២២.៥៦៣

ធនាគារ					
ទុនបម្រុងទូទៅ	ការវាស់វែងហិរញ្ញវត្ថុ	ទុនបម្រុងបទប្បញ្ញត្តិ	ទុនបម្រុងផ្សេងៗ	សរុប	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
៥១០.៧៤១.៥៥៦	២.១០២.៧២២.៩៤៦	៩.៦៣០.៥៩៣	៣៩.៦៤៩.១៥៦	៦៧២.០៧៤.៩៤៤	២.១៧៤.៩២២.៥៦៣
-	-	(៣.៤៨៣.៩០៧)	(១៥.៩៦២.៤៥៤)	-	(១៥.៩៦២.៤៥៤)
-	-	(៣.៤៨៣.៩០៧)	(១៥.៩៦២.៤៥៤)	-	(១៥.៩៦២.៤៥៤)
-	-	-	-	-	-
-	(១៦.៣៤៣.៧៣០)	-	(២១.១០៤.៦)	-	(៤៥.៤៤៨.១៣៤)
-	(១៦.៣៤៣.៧៣០)	-	(២១.១០៤.៦)	-	(៤៥.៤៤៨.១៣៤)
៥១០.៧៤១.៥៥៦	២.០៨៦.៣៧៩.២៥៦	៥.៧៤៦.៦៤៦	២៣.៤៧៥.២១២	៦៧២.០៧៤.៩៤៤	៣.១៧៤.៩២២.៥៦៣

ប្រតិបត្តិការធានាមូលធានាហ៊ុនិក៖

ការផ្ទេរវិប្រាក់ចំណេញក្រុមទុកទៅដោយទុនប្រុងតាមបទប្បញ្ញត្តិ

លម្អៀងពីអត្ថប្រយោជន៍

ប្រតិបត្តិការធានាមូលធានាហ៊ុនិកសរុប

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៧. ទុនបម្រុង (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិ

ដូចមានចែងនៅក្នុងកំណត់សម្គាល់២ (ខ) សិរីធនាធនតាមបទប្បញ្ញត្តិបង្ក ដោយផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា មានចំនួនខ្ពស់ជាងសិរីធានធនលើការខាតបង់ឥណទានដែលរំពឹងទុក ផ្អែកលើ ស.រ.ទ.ហ.អ.ក ៩ ដូចនេះ “ចំនួនបន្ថែម” ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ ដែលបង្ហាញនៅក្នុងមូលធន។

សម្ព័ន្ធធនាគារ					ធនាគារ				
២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៤៣៤.៥៤១.៧១៨	២៩១១.៥៤៦.២២៩	១.៧៤៩.០៣០.៤១៥	១.១៨៩.៣៨២.៩៩៩	៤០៨.៤៧៧.៦៨៧	២៨៤.៩៤៤.៣២១	១.៦៤៤.១២២.៦៩០	១.១៨០.៣៣៧.៥៥១	(១៦៤.៦៩៦.២៣០)	(១៦៤.៦៩៦.២៣០)
(៩៦.៧០៦.៦៨០)	(៤១.៩៦៨.២៨៣)	(៣៨៩.២៤៤.៣៨៧)	(១៧១.៤៤០.៤៣៦)	(៤០.២៦៥.៩៧១)	(៤០.៣១៧.៣១៥)	(៣២៣.០៧០.៥៣៣)	(១៦៤.៦៩៦.២៣០)		
៣៣៧.៨៣៥.០៣៨	២៤៩.១៩០.៣៤៦	១.៣៥៩.៧៨៦.០២៨	១.០១៧.៩៤២.៥៦៣	៣៦៨.២១១.៧១៦	២៤៤.៦២៧.០០៦	១.៣២១.០៥២.១៥៧	១.០១៥.៦៤១.៣២១		

សិរីធនាធនតាមបទប្បញ្ញត្តិផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា
សិរីធានធនលើការខាតបង់ឥណទានដែលរំពឹងទុកផ្អែកលើ ស.រ.ទ.ហ.អ.ក ៩
ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានផ្ទេរពីចំណេញរក្សាទុក

បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ					ធនាគារ				
២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៣	២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២៤៩.១៩០.៣៤៦	១៥៥.៧០៦.៨៣៥	១.០១៧.៩៤២.៥៦៣	៦៤១.០៤៥.០៤០	២៨៤.៦២៧.០០៦	១៥៥.៧០៦.៨៣៥	១.០១៥.៦៤១.៣២១	៦៤១.០៤៥.០៤០		
៨៨.៦៤៤.៦៩២	៩៣.៤៨៣.៥១១	៣៦០.៨៧២.៥៤១	៣៨៤.២១៧.២៣០	៧៩.៥៤៤.៧១០	៩២.៩២០.១៧១	៣២៣.៨៨៩.៣៥៤	៣៨១.៩០១.៩០៤		
-	-	(១៩.០២៩.០៧៦)	(៧.៣១៩.៧០៧)	-	-	(១៤.៥៧៨.៥១៤)	(៧.៣០៥.៦២៣)		
៣៣៧.៨៣៥.០៣៨	២៤៩.១៩០.៣៤៦	១.៣៥៩.៧៨៦.០២៨	១.០១៧.៩៤២.៥៦៣	៣៦៨.២១១.៧១៦	២៤៤.៦២៧.០០៦	១.៣២១.០៥២.១៥៧	១.០១៥.៦៤១.៣២១		

នាដើម្បី

ផ្ទេរពី/(ទៅ) ចំណេញរក្សាទុកទៅ
លម្អៀងពីអត្ថប្បប្រាក់

នាចុងឆ្នាំ

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ

(ក) សម្ព័ន្ធព្យាតិ និងទំនាក់ទំនង

សម្ព័ន្ធព្យាតិរបស់ធនាគារ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធព្យាតិ	ទំនាក់ទំនង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២២	ភាគហ៊ុនិក
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគាររួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៧. ឥណទាន និងបុរេប្រទាន										
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១៤.២៧២.១៥៥	១៣.៥៣៩.៩២៨	៥៧.៤៤៥.៤២៤	៥៥.៣១០.៦០៦	១៣.៧៦១.៣៤៤	១៣.០៧៤.៣៣៣	៥៥.៣៤៩.៤១០	៥៣.៤០៤.៦៥០	៥៣.៤០៤.៦៥០	៥៣.៤០៤.៦៥០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៨០១.០៨៤	-	៣.២២៤.៣៦៣	-	-	-
	១៤.២៧២.១៥៥	១៣.៥៣៩.៩២៨	៥៧.៤៤៥.៤២៤	៥៥.៣១០.៦០៦	១៤.៥៦២.៤២៨	១៣.០៧៤.៣៣៣	៥៨.៦១៣.៧៧៣	៥៣.៤០៤.៦៥០	៥៣.៤០៤.៦៥០	៥៣.៤០៤.៦៥០

ឥណទាន និងបុរេប្រទានចំពោះបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ មានទាំងការធានា និងមិនមានការធានា ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រាចាប់ពី ១៤,៥០% ទៅ ១៨,៥០% សម្រាប់សម្ព័ន្ធធនាគារ និង ចាប់ពី ៦,៥០% ទៅ ១៨,០០% សម្រាប់ធនាគារ (២០២៣: ៦,៥០% ទៅ ១៨,០០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ)។ សវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកចំពោះប្រាក់កម្ចីដល់បុគ្គលិកគ្រប់គ្រងសំខាន់ៗមានចំនួន ៦៣.៧៣៧ ដុល្លារអាមេរិក និង ចំនួន ៧៣.៥៤៦ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា (ឆ្នាំ២០២៣: ២៨.៧២២ ដុល្លារអាមេរិក និង ២០.៧២៧ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ii). សមតុល្យជាមួយសម្ព័ន្ធព្យាតិ ភាគហ៊ុនិក ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៧៩៩.៣៥៧	៦៥៥.៩៩១	៣.២១៧.៤១២	២.៦៧៩.៧២៣	៧៩៩.៣៥៧	៦៥៥.៩៩១	៣.២១៧.៤១២	២.៦៧៩.៧២៣
	-	-	-	-	៣៩.៣០៦	១៥.៤៧១	១៥៤.២០៧	៦៤.៨៣៣
	៧៩៩.៣៥៧	៦៥៥.៩៩១	៣.២១៧.៤១២	២.៦៧៩.៧២៣	៨៣៨.៦៦៣	៦៧១.៤៦២	៣.៣៧៥.៦១៩	២.៧៤៤.៥៥៦

សំវិធានធនសម្រាប់ការខាតបង់ដែលរើងទុកចំពោះប្រាក់បញ្ញើ ជាមួយសម្ព័ន្ធព្យាតិមានចំនួន ២.៤៣៣ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ រៀងគ្នា (ឆ្នាំ២០២៣) ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ រៀងគ្នា (ឆ្នាំ២០២៤) ដុល្លារអាមេរិក សម្រាប់ សម្ព័ន្ធធនាគារ និង ធនាគារ រៀងគ្នា) ។ សមតុល្យទាំងនោះមិនមានការប្រាក់នោះទេ។

iii). គណនីត្រូវទទួលបាន(គណនីត្រូវទូទាត់ឱ្យ)សម្ព័ន្ធព្យាតិ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គណនីត្រូវទទួលផ្សេងៗ គណនីត្រូវទូទាត់ផ្សេងៗ	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
	-	-	-	-	២៥៤.០៩៣	៤៤៩.៣៧៧	១.០៣៤.៨២៥	១.៤៣៥.៧០៥
	-	-	-	-	-	-	-	-
	-	-	-	-	២៥៤.០៩៣	៤៤៩.៣៧៧	១.០៣៤.៨២៥	១.៤៣៥.៧០៥

គណនីត្រូវទទួល ពីសម្ព័ន្ធព្យាតិបានពីការទូទាត់ជំនួសសម្ព័ន្ធព្យាតិ ចំនួន ២៥៤.០៩៣ ដុល្លារអាមេរិក (២០២៣: ៤៤៩.៣៧៧)។ គណនីត្រូវទទួល មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថែម មិនមានការធានា និងមិនមានការប្រាក់នោះទេ ។

គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាតិទាក់ទងទៅនឹងការបង្កការហ្វឹកហ្វឺន ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺគ្មាន។ គណនីត្រូវទូទាត់មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថែម មិនមានការធានា និង មិនមានការប្រាក់នោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

iv) ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាតិ

បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ

គណនីធន្ត

ប្រាក់បញ្ញើសន្សំ

ប្រាក់បញ្ញើមានកាលកំណត់

ភាគហ៊ុនិក

គណនីធន្ត

ប្រាក់បញ្ញើសន្សំ

ប្រាក់បញ្ញើមានកាលកំណត់

ក្រុមហ៊ុនត្រួសម្ព័ន្ធ

គណនីធន្ត

ប្រាក់បញ្ញើសន្សំ

ប្រាក់បញ្ញើមានកាលកំណត់

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២)	ពាន់រៀល (កំណត់សម្គាល់ ២)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២)	ពាន់រៀល (កំណត់សម្គាល់ ២)
iv) ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាតិ	១១២៨៩	១២៦៤៣	៤៥៤៣៨	៥១៦៤៧	៨៨	៧៨១	៣៥៤	៣.១៩០
	៩៣០៨៥២	៧៤៩៩២៨	៣.៧៤៦៦៧៩	៣.០៦៣.៤៥៦	៨៦២៩១១	៥៩១៦០៤	៣.៤៧៣.២១៧	២.៤១៦.៧០២
	៨៩១២.១៧១	៧៦៨៣.០២៨	៣៥៨៧១.៤៨៨	៣១.៣៤៥.១៦៩	៨៥៦២៦២៦	៧.៣៧៧.១១៥	៣៤.៤៦៤.៥៧០	៣០.១៣៥.៥១៦
	៣.៥៥២.១២៦	៣.៣២៤.០៣៥	១៤២៩៧.៣០៨	១៣.៥៩៥.០២៣	២.៧៣៧.៣៥៨	២.៦៤៨.៧២៨	១១.០១៧.៤៦៦	១០.៩៨៣.៤៥៤
	៦៨.០៣១	៦៨.០៣១	២៧៣.៨២៥	២៧៧.៩០៧	៦៨.០៣១	៦៨.០៣១	២៧៣.៨២៥	២៧៧.៩០៧
ក្រុមហ៊ុនត្រួសម្ព័ន្ធ	២.៧៤៥.១២៩	១.៥០១.៤២៣	១១០៤៩.១៤៤	៦.១៣៣.៣១៣	២.៧៤៥.១២៩	១.៥០១.៤២៣	១១.០៤៩.១៤៤	៦.១៣៣.៣១៣
	-	-	-	-	៣.៥០៦.៤៧៤	៣.៤៤១.០៥៩	១៤.១៣.៥៥៨	១៥.៦៩០.៧២៦
	-	-	-	-	៤.៤៩៣	២៥១.២៨៩	៣៤.១៨៤	១.០២៦.៥១៦
	-	-	-	-	២.០៨៧.៩០០	២.១១៤.១៧៧	៨.៤០៣.៧៩៨	៤.៦៥២.៧៥៤
	១៦២១៩.៥៩៨	១៣.៣៤៣.០៨៨	៦៥២៨៣.៨៨២	៥៤.៥០៦.៥១៥	២០.៥៧៩.០១០	១៨.៤៣៤.២០៧	៨២៨.៣០.៥១៦	៧៥.៣២០.០៧៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (គណនីចន្ត)
 បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើសន្សំ)
 បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)
 ភាគហ៊ុនិក(ប្រាក់បញ្ញើមានកាលកំណត់)
 ក្រុមហ៊ុនត្រួតសម្ព័ន្ធ (ប្រាក់បញ្ញើសន្សំ)
 ក្រុមហ៊ុនត្រួតសម្ព័ន្ធ (ប្រាក់បញ្ញើមានកាលកំណត់)

សម្ព័ន្ធធនាគារ				ធនាគារ			
សម្ព័ន្ធធនាគារ		ធនាគារ		សម្ព័ន្ធធនាគារ		ធនាគារ	
២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧

៧) ប្រាក់កម្ចីពីសម្ព័ន្ធព្យាតិ
 ភាគហ៊ុនិក

ប្រាក់កម្ចីពីសម្ព័ន្ធព្យាតិ មិនមានទ្រព្យដាក់បញ្ចាំ និងមានទ្រព្យដាក់បញ្ចាំ និងសម្រាប់ធនាគារនិង សម្រាប់ធនាគារ (ឆ្នាំ២០២៣៖ ៩,៥២% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាទិ (ត)

៧. ប្រាក់កម្ចីពីសម្ព័ន្ធព្យាទិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមឆ្នាំ កត់ត្រាជាបន្តក្នុងឆ្នាំ ការសង្កេតឱ្យ នូវកាត់ទុកដែលបានផ្ទេរ លម្អៀងពីអត្ថប្រយុជ្ជិប័យបណ្ណ	៤៩.៤៩១.៦៥៩	៤៨.៨៤៧.៥២៨	២០២.១៧៣.៤២៧	២០១.១០៥.២៧៣	៤៩.៤៩១.៦៥៩	៤៨.៨៤៧.៥២៨	២០២.១៧៣.៤២៧	២០១.១០៥.២៧៣
	៤.៨១២.៧២២	៥.២៩៧.១៣៧	១៩.៥៩២.៥៩១	២១.៧៧១.២៣៣	៤.៨១២.៧២២	៥.២៩៧.១៣៧	១៩.៥៩២.៥៩១	២១.៧៧១.២៣៣
	(១៩.៧៩៧.៣៤៤)	(៣.៩៨១.៥៦៧)	(៨០.៥៩៥.១៦៧)	(១៦.៣៦៤.២៤០)	(១៩.៧៩៧.៣៤៤)	(៣.៩៨១.៥៦៧)	(៨០.៥៩៥.១៦៧)	(១៦.៣៦៤.២៤០)
	(២២.៤៨៨២)	(៦៧១.៤៣៩)	(៩១៥.៤៩៥)	(២៧៩.៦១៤)	(២២.៤៨៨២)	(៦៧១.៤៣៩)	(៩១៥.៤៩៥)	(២៧៩.៦១៤)
	-	-	(២.២១៩.៨៥៩)	(១.៥៧៩.២២៥)	-	-	(២.២១៩.៨៥៩)	(១.៥៧៩.២២៥)
នាចុងឆ្នាំ	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
៧). ប្រាក់កម្ចីបន្ទាប់បន្សំពីសម្ព័ន្ធព្យាទិ ភាគហ៊ុនិក	១៥.១០៥.០០០	១៥.០៩៤.២០៤	៦០.៧៩៧.៦២៥	៦១.៦៥៩.៨៤០	១៥.១០៥.០០០	១៥.០៩៤.២០៤	៦០.៧៩៧.៦២៥	៦១.៦៥៩.៨៤០

បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាទិ មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៧,០០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ (ឆ្នាំ២០២៣ ៧,០០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាទិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមឆ្នាំ	១៥.០៩៤.២០៨	-	២១.៦៥៩.៤៤០	-	១៥.០៩៤.២០៨	-	២១.៦៥៩.៤៤០	-
កាត់បន្ថយនូវ	-	១៥.០០០.០០០	-	២១.៦៥០.០០០	-	១៥.០០០.០០០	-	២១.៦៥០.០០០
កត់ត្រាជាបន្តបន្ទាប់	១.០៦៧.៥០០	៦៤១.៦៦៧	៤.៣៤៥.៧៩៣	២.៦៣៧.២៥១	១.០៦៧.៥០០	៦៤១.៦៦៧	៤.៣៤៥.៧៩៣	២.៦៣៧.២៥១
កាសង្កេតឡើងវិញ	(៩៩៣.៧០៤)	(៤៥១.២០៤)	(៤.០៤៥.៣៤៥)	(១.៨៥៤.៤៦៥)	(៩៩៣.៧០៤)	(៤៥១.២០៤)	(៤.០៤៥.៣៤៥)	(១.៨៥៤.៤៦៥)
ពន្ធកាត់ទុកដែលបានផ្តល់	(៦៣.០០០)	(៩៦.២៥១)	(២៥៦.៤៧៣)	(៣៩៥.៥៩២)	(៦៣.០០០)	(៩៦.២៥១)	(២៥៦.៤៧៣)	(៣៩៥.៥៩២)
លម្អៀងពីអត្ថប្រយោជន៍ប្រចាំឆ្នាំ	-	-	(៩០៦.១៥០)	(៣៧៧.៣៥៤)	-	-	(៩០៦.១៥០)	(៣៧៧.៣៥៤)
នាចុងឆ្នាំ	១៥.១០៥.០០០	១៥.០៩៤.២០៨	២០.៧៩៧.៦២៥	២១.៦៥៩.៤៤០	១៥.១០៥.០០០	១៥.០៩៤.២០៨	២០.៧៩៧.៦២៥	២១.៦៥៩.៤៤០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ដុល្លារអាមេរិក	២០២៤ ដុល្លារអាមេរិក	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាតិ								
ឥណទាននិង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៩៣៧០៧៤	៨៩៦១១១	៣.៨១៤.៨២៨	៣.៦៨៣.០១៦	៩៣៥.៦៧៨	៨៩៦.០១៩	៣.៨០៩.១៤៥	៣.៦៨២.៦៣៨
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនត្រូវសម្ព័ន្ធ	-	-	-	-	-	១៨.២៤៧	-	៧៤.៩៩៥
ឥណទាននិង បុរេប្រទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២.១២១	-	៨.៦៣៥	-
	៩៣៧០៧៤	៨៩៦១១១	៣.៨១៤.៨២៨	៣.៦៨៣.០១៦	៩៣៧.៧៩៩	៩១៤.២៦៦	៣.៨១៧.៧៨០	៣.៧៥៧.៦៣៣
ii). ចំណូលកម្រៃ និង ជើងសេវាពីសម្ព័ន្ធព្យាតិ								
ភាគហ៊ុនិក	៤០៣	១១៥	១.៦៤០	៤៧២	៤០៣	១១៥	១.៦៤០	៤៧២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤០.៧០៩	២៦.៩៧៤	១៦៥.៧២៦	១១០.៨៦២
	៤០៣	១១៥	១.៦៤០	៤៧២	៤១.១១២	២៧.០៨៩	១៦៧.៣៦៦	១១១.៣៣៤
iii). ចំណាយការប្រាក់ទៅឱ្យ សម្ព័ន្ធព្យាតិ								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១៣៧៧៨៨	១៤៣.១០៧	៥៦០.៩៣៥	៥៨៨.១៧០	១២៣.០០៩	១១៤.៣០១	៥០០.៧៧០	៤៨៦.២១៧
ប្រាក់កម្ចីពីភាគហ៊ុនិក	៥.៨៨០.២២២	៥.៩៣៨.៨០៤	២៣.៩៣៨.៣៨៤	២៤.៤០៤.៤៨៤	៥.៨៨០.២២២	៥.៩៣៨.៨០៤	២៣.៩៣៨.៣៨៤	២៤.៤០៤.៤៨៤
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	១៣៥.២៥៧	១៥៣.៨៩៦	៥៥០.៦៣១	៦៣២.៥១៣	១៣៥.២៥៧	១៥៣.៨៩៦	៥៥០.៦៣១	៦៣២.៥១៣
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៥៣.០៤៦	២០៤.១០១	៦២៣.០៥០	៨៥៥.២៩៥
	៦.១៥៣.២៦៧	៦.២៣៥.៨០៧	២៥.០៤៩.៩៥០	២៥.៦២៥.១៦៧	៦.២៦១.៥៣៤	៦.៤១៩.១០២	២៥.៦១២.៨៣៥	២៦.៣៤២.៥០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ តាន់ហ្គីល (កំណត់សម្គាល់ ៥)	២០២៣ តាន់ហ្គីល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ តាន់ហ្គីល (កំណត់សម្គាល់ ៥)	២០២៣ តាន់ហ្គីល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាតិ ក្រុមប្រឹក្សាភិបាល កម្រៃឈ្នួលរងសំក្រុមប្រឹក្សាភិបាល បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ អគ្គនាយកប្រចាំបុគ្គលិកធរណីមូល អគ្គនាយកប្រចាំធរណីមូល ក្រុមហ៊ុនបុត្រសម្ព័ន្ធ កម្រៃហ្វីកស៊ីន ផ្សេងៗ	៦៦៥.៩៤៨	៨២៤.៩៨៦	២.៧១១.០៧៤	៣.៣៩០.៦៩២	៥៣០.០៦១	៥៨៩.៥៧៨	២.១៥៧.៨៧៨	២.៤២៣.១៦៦
	៨២២.៩១៩	១១.៣៥០.០៨៤	៣៣.៥០៤.០០០	៤៦៦.៦៤៨.៤៤៥	៦៨៥០.២៩៧	១០.០៤៥.២២០	២៧.៨៨៧.៥៥៩	៤១.២៥៥.៨៥៤
	៣៦១.២០៥	៨៥៨.៥២៩	១.៤៧០.៤៦៦	៣.៥២៨.៥៥៤	២០១.១០៥	៧០៨.៥៦០	៨១៤.៦៩៨	២.៩១២.១៨២
	-	-	-	-	១.២៧៣.៣៨៥	១.៩៤២.៨៨០	៥.១៨៣.៩៥០	៧.៩៨៥.២៣៧
	-	-	-	-	១៩.៨២០	២០.២៤៦	៨០.៦៨៧	៨៣.២១១
	៩.២៥៧.០៧២	១៣.០៣៣.៥៩៩	៣៧.៦៨៥.៥៤០	៥៣.៥៦៨.០៩១	៨.៨៧៤.៦៦៨	១៣.៣០៦.៤៤៤	៣៦.១២៨.៧៧២	៥៤.៦៨៩.៦៥០
v). កិច្ចសន្យាផ្សេងៗ ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីងរងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី FCC (កំណត់សម្គាល់ ៣៦ (ឃ))	-	-	-	-	(១៤.៥៨៧)	(១៧.៦៧៥)	(៥៩.៣៨៤)	(៧២.៦៤៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ធនាគារ គឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល (mobile banking app) សេវាអេស៊ីលីដាអ៊ីឌីអិល ម៉ាស៊ីនអេធើអិល ម៉ាស៊ីន ឆ្លុកកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤ របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត
- (ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- (គ) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក និង
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្ត និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឬភាពខុសគ្នានៃច្បាប់យុត្តាធិការ ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងធានាថាហានិភ័យទាំងអស់ដែលស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងសមត្ថភាព (Risk Tolerance)។ ការគ្រប់គ្រងហានិភ័យនេះផ្តល់នូវការធានាសមហេតុផលផងដែរ ទាក់ទងនឹងការសម្រេចគោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ក្របខណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិស័យសម្រាប់ហានិភ័យ (Risk Appetite) និង សមត្ថភាព (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខណ្ឌនេះត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យ ប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារ បង្កើតឱ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចការពារហានិភ័យបានទុកជាមុនដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រង ហានិភ័យនៅគ្រប់កម្រិត ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ (១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេទន៍ និងការគ្រប់គ្រងរបាយការណ៍ស្តីពីកំហុស កម្មករនិយោជិត។ល។) (២) គោលការណ៍ផ្តល់អត្ថប្រយោជន៍នានាដោយស្រប ជាមួយនឹងកម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងសមត្ថភាព (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យ នៅទូទាំងសម្ព័ន្ធធនាគារ និង ធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់នៃម៉ូដែលនេះ។

(ខ) គោលបំណង និង គោលការណ៍

- គោលបំណងនៃការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមាន៖
- ដើម្បីធានាហានិភ័យ ឱ្យស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងសមត្ថភាព (Risk Tolerance) និង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលក្នុងការសម្រេចគោលដៅ។
 - ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យជាសារវន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
 - ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងហានិភ័យ និងការបង្កើនតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

វិស័យហានិភ័យ (Risk Appetite) គឺជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល សម្ព័ន្ធធនាគារ និង ធនាគារទទួលយកដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិស័យលើវែន (Risk Tolerance) គឺជាកម្រិតបម្រែបម្រួលនៃ ហានិភ័យជាអតិបរមាដែលអាចទទួលយកបាន ព្រមទាំងចាត់វិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ។

របាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និង ធនាគារ ត្រូវបានបង្កើតឡើងដោយស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធ្វើការត្រួតពិនិត្យ និងអនុម័តរបាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ជាមួយនឹងការពិចារណាទៅលើហានិភ័យសំខាន់ៗ ដោយផ្ដោតទៅលើ ប្រភេទលក្ខណៈ និងកម្រិតនៃហានិភ័យទាំងនោះ ដែលសម្ព័ន្ធធនាគារ និងធនាគារ សុខចិត្តសន្មត និងផ្តល់នូវអនុសាសន៍ក្នុង ការគ្រប់គ្រងហានិភ័យទាំងនេះ។

គោលនយោបាយគ្រប់គ្រងហានិភ័យ បានចែងអំពីប្រភេទហានិភ័យ ដោយស្របទៅតាមប្រភេទហានិភ័យ ដែលបាន កំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គោល នយោបាយនេះបាន ចែងអំពីវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ទៅតាម ប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពអនុបាតប្រុងប្រយ័ត្ន និងតម្រូវការ នានា កំណត់ដោយធនាគារជាតិ នៃ កម្ពុជា។

ប្រសិនបើមានការលើកឡើងពិសេសណាមួយ នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវ អនុលោមភាព វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បីកាត់ បន្ថយការខាតបង់ជាសារវន្តដរាបណាមានការលើកឡើងច្បាស់លាស់ផ្សេងពីនេះ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) និង ហានិភ័យសន្ទនីយភាព។ ហានិភ័យផ្នែកភាគហ៊ុន និងផ្នែកទំនិញមិនត្រូវបានអនុវត្តទេ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមិន មានធ្វើកាន់កាប់ការវិនិយោគ (ជួញ-ដូរ) លើភាគហ៊ុន ឬទំនិញណាមួយនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និងធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៥)	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
										(កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	៥១៣.៩៤២.១២៣	៤៩៥.៧៩៣.៥៦៨	២.០៦៨.៦១៧.០៤៥	២.០២៥.៣១៦.៧២៥	៥០៣.៤៥៩.០៧៣	៤៨៦.៥៨៤.៣១៧	២.០២៦.៤២២.៧៦៩	១.៥៨៧.៦៩៦.៩៣៥	១.៥៨៧.៦៩៦.៩៣៥	
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៨២.៣៩១.៦៦២	១.៥០៩.៥៤៣.១៧៨	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	១.៩៥៨.០៥៨.១២៩	១.៤៧៥.៨៨២.០២១	១.៤៨១.១៤៣.៩៦៩	៧.៤៨១.១៤៣.៩៦៩	៧.៤៨១.១៤៣.៩៦៩	
ការវិនិយោគហិរញ្ញវត្ថុ	៤៧១.៦១៥.២០៨	៣៥៧.៣៥៤.៧១៤	១.៨៩៨.២៥១.២១២	១.៤៥៩.៧៩៤.០០៧	៤៧១.៦១៥.២០៨	៤៧១.៦១៥.២០៨	១.៤៨១.១៤៣.៩៦៩	១.៤៨១.១៤៣.៩៦៩	១.៤៨១.១៤៣.៩៦៩	
ឥណទាន និងប្រទាន-សុទ្ធ	៧.០២៣.១៦៤.១០៤	៦.៦០១.៦៦៥.២៣១	២៨.២៦៨.២៣៥.៥១៩	២៦.៩៦៧.៨០២.៤៦៩	៦.៨៦១.៨២៦.០១១	៦.៨៦១.៨២៦.០១១	២៦.៩៦៧.៨០២.៤៦៩	២៦.៩៦៧.៨០២.៤៦៩	២៦.៩៦៧.៨០២.៤៦៩	
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១១.៤៩០.៩១១	៨.៥៥០.៦៤៩	៤៦.២៥០.៩១៧	៣៤.៩២៩.៤០១	៩៥៤៩.២៩៦	៩៥៤៩.២៩៦	៤៦.២៥០.៩១៧	៣៤.៩២៩.៤០១	៤៦.២៥០.៩១៧	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.០០២.៦០៤.០០៨	៨.៩៧២.៩០៧.៣៤០	៤០.២៦០.៤៨១.១៣៣	៣៦.៦៥៤.៣២៦.៤៨៤	៩.៨០៤.៥០៧.៧១៧	៨.៧៨៨.០២៤.៩៣១	៤០.២៦០.៤៨១.១៣៣	៣៦.៦៥៤.៣២៦.៤៨៤	៣៦.៦៥៤.៣២៦.៤៨៤	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័ន										
ហិរញ្ញវត្ថុផ្សេងៗ	៣៩៦.៥១៤.៣៥១	៤១៩.៧៩២.៦២០	១.៥៩៥.៩៧០.២៦៣	១.៧១៤.៨៥២.៨៥៣	៣៧២.៧២៧.៦០៤	៣៧២.៧២៧.៦០៤	១.៥៩៥.៩៧០.២៦៣	១.៥៩៥.៩៧០.២៦៣	១.៥៩៥.៩៧០.២៦៣	
ប្រាក់បញ្ញើរបស់អតិថិជន	៧.៩៦២.៥៤១.៤៣៤	៦.៨០៨.០២០.៤១៩	៣២.០៤៩.២២៩.២៧២	២៧.៨១០.៧៦៣.៤១២	៧.៨៤៥.២៩៨.៣៨៩	៧.៨៤៥.២៩៨.៣៨៩	២៧.៨១០.៧៦៣.៤១២	២៧.៨៤៥.២៩៨.៣៨៩	២៧.៨៤៥.២៩៨.៣៨៩	
បំណុលគតិសន្យា	៣៥.០២១.៧៤៨	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.៦០១	៣២.៧៨៣.៥៥២	៣២.៧៨៣.៥៥២	១៣២.៨៧៥.៦០១	១៣២.៨៧៥.៦០១	១៣២.៨៧៥.៦០១	
ប្រាក់កម្ចី	៦០៦.៨៥៧.៨៧៥	៨៥៩.៨១៣.៥៥០	២.៤៤២.៦០២.៩៤៧	៣.៥១២.៣៣៨.៣៥២	៥៩៨.៨៥២.០១៥	៥៩៨.៨៥២.០១៥	២.៤៤២.៦០២.៩៤៧	២.៤៤២.៦០២.៩៤៧	២.៤៤២.៦០២.៩៤៧	
បំណុលបន្ទាប់បន្សំ	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.០៦៩.១០៨	១៧៨.៧៦២.១០៨	១៧៨.៧៦២.១០៨	៧១៩.៥១៧.៤៨៥	៧១៩.៥១៧.៤៨៥	៧១៩.៥១៧.៤៨៥	
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៩.៨៧០.២៤៨	៤៣.៥៩១.០០៨	២៤០.៩៧៧.៧៤៨	១៧៨.០៦៩.២៦៨	៥៧.៨២៧.៤៣៣	៥៧.៨២៧.៤៣៣	១៧៨.០៦៩.២៦៨	១៧៨.០៦៩.២៦៨	១៧៨.០៦៩.២៦៨	
បំណុលហិរញ្ញវត្ថុសរុប	៩.២៣៩.៥៦៧.៧៦៤	៨.២៨០.៧៩៩.១៦៦	៣៧.១៨៩.២៦០.២៥១	៣៣.៨២៧.០៦៦.៥៩៤	៩.០៨៥.៥២១.១០១	៨.១៣៥.២០៤.៦៩១	៣៧.១៨៩.២៦០.២៥១	៣៧.១៨៩.២៦០.២៥១	៣៧.១៨៩.២៦០.២៥១	
ឧបត្ថម្ភហិរញ្ញវត្ថុសុទ្ធ	៧៦៣.០៣៦.២៤៤	៦៩២.១០៨.១៧៤	៣.០៧១.២២០.៨៨២	២.៨២៧.២៦១.៨៩០	៧១៨.៩៨៦.៦១៦	៧១៨.៩៨៦.៦១៦	២.៨២៧.២៦១.៨៩០	២.៨២៧.២៦១.៨៩០	២.៨២៧.២៦១.៨៩០	

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤ ដុល្លារអាមេរិក	២០២៤ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៤ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ការវិនិយោគហិរញ្ញវត្ថុ	១៨៩.៦៧០	១៨៩.៦៧០	៧៦៣.៤២២	១៨៩.៦៧០	៧៦៣.៤២២	៧៧៤.៨០២
ឧបករណ៍ហិរញ្ញវត្ថុស្សន្ទ	២.២៥០.២៤៦	៥.៧៤៦.៦៤៦	៩.០៥៧.២៤០	២.២៥០.២៤៦	៩.០៥៧.២៤០	២.៣៤៧.២១២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.៤៣៩.៩១៦	៥.៩៣៦.៣១៦	៩.៨២០.៦៦២	២.៤៣៩.៩១៦	៩.៨២០.៦៦២	២៤.២៥០.០១៤
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	២.៤៣៩.៩១៦	៥.៩៣៦.៣១៦	៩.៨២០.៦៦២	២.៤៣៩.៩១៦	៩.៨២០.៦៦២	២៤.២៥០.០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យជាសក្តានុពល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចទូទាត់សងរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងឥណទាន គឺជាប្រភពសំខាន់បំផុតនៃហានិភ័យឥណទាន ប្រភពផ្សេងទៀតនៃហានិភ័យឥណទាន ដែលអាចកើតមានតាមរយៈសកម្មភាពប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន នៅក្នុងបញ្ជីកាធនាគារ (Banking Book) និងបញ្ជីកាជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការ។ សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពីឥណទានដូចជាការធ្វើស្វ័យការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងលិខិតធានា ប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ តែផ្ទុយទៅវិញ ឥណទាន ក៏បង្កឱ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗបានផ្តល់គោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តត្រឹមត្រូវ ការកាន់កាប់ឥណទាន ខ្នាតតូច គឺទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបជាងការកាន់កាប់ឥណទានដែលមានទំហំធំៗ ដូចដែលទិន្នន័យប្រវត្តិបានបង្ហាញថាការខាតបង់ដោយសារឥណទានបានខកខានសងមានតិចតួចបំផុត។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា តុល្យភាពហានិភ័យនិងប្រាក់ចំណេញអំណោយផលសម្រាប់ការផ្តល់ឥណទានទៅក្នុងចំណែកទីផ្សារតូចៗ និងឥណទានខ្នាតតូចទាំងនេះ ជាផលិតផលស្នូលរបស់សម្ព័ន្ធធនាគារ និង ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាថ្នាក់គ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែងនូវការអភិវឌ្ឍផលិតផល ឬខ្សែសង្វាក់ផលិតផលដែលមានស្រាប់ប៉ុន្តែខ្សែសង្វាក់ផលិតផលថ្មីគឺតម្រូវឱ្យមានការ អនុម័តពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានគ្រប់គ្រងសេវាឥណទាន និងសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយការគណនាការខាតបង់ឥណទានរំពឹងទុក (“ECL”) តាមរយៈប្រូបាប៊ីលីតេនៃការខកខានសងត្រឡប់ ការខាតបង់ដែលបណ្តាលមកពីការខកខានសងត្រឡប់ (“LGD”) របស់អតិថិជន ដោយផ្អែកទៅលើចំណាត់ថ្នាក់ឥណទាន (Credit Scoring) ដែលបានដាក់ឱ្យអនុវត្តប្រើប្រាស់។
- ក្រុមប្រឹក្សាភិបាលតម្រូវឱ្យហានិភ័យឥណទានត្រូវបានបំបែក ទៅតាមវិស័យផ្សេងៗ (ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធជាដើម...) និងផលិតផលផ្សេងទៀត ដើម្បីចៀសវាងការប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរពីវិស័យជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យដែលកើតឡើងដោយសារការខូចខាត ឬប៉ះពាល់ជាប្រព័ន្ធ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគី ស្ថាប័នហិរញ្ញវត្ថុ គួរតែជាមធ្យមនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និងត្រួតពិនិត្យដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ គួរតែត្រូវបានធ្វើឡើង ដើម្បីការពារយ៉ាងល្អិតល្អន់ចំពោះសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុង លើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង បច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល (“BRIC”) និងមានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ផ្ទៃក្នុង ត្រូវបានបង្កើត និងកំណត់ដោយស្របទៅតាមកម្រិតសីលធម៌ហានិភ័យ (Risk Appetite) នៃក្រុមប្រឹក្សាភិបាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន (ត)

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើរាល់កម្រិតកំណត់ផ្ទៃក្នុង ដែលបានកំណត់ និង អនុម័តដោយ ក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗប្រសិនបើចាត់ទុកថាជាការចាំបាច់។

ដើម្បីរក្សាកំណើនឥណទាន ដោយប្រុងប្រយ័ត្ន និងសមស្រប ក៏ដូចជាដើម្បីរក្សាគុណភាពឥណទាន កម្រិតកំណត់ផ្សេងៗ បានកំពុងដាក់ទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure Ratio) បានកំណត់ចំនួនសរុបនៃឥណទានមានសំពៀតឥណទាន ដែលខកខានសងធំជាងសាមសិបប្រាំ ដកនឹងសំវិធានធនសម្រាប់ឥណទានបាត់បង់ចែកជាមួយមូលនិធិទ្រព្យសម្បត្តិសុទ្ធ អនុបាតនេះ ត្រូវតិចជាង ២៥%។
- កម្រិតកំណត់ ពិដានប្រាក់កម្ចី (Ceilings) ចំពោះវិស័យផ្សេងៗ និងផលិតផល ត្រូវបានកំណត់ ដើម្បីការពារហានិភ័យប្រមូលផ្តុំ។
- សំពៀតឥណទានអតិបរមាសរុប (Maximum Exposure) ចំពោះអតិថិជនម្នាក់ ឬក្រុមអតិថិជន ត្រូវបានកំណត់កម្រិតរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធ។
- កម្រិតកំណត់ផ្សេងៗទៀតចំពោះ ស្ថាប័នហិរញ្ញវត្ថុដែលជាសមភាគី។

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានផ្តល់ការទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទានទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទានដូចមានចែងដូចខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានគុណភាពនៃអត្ថប្រយោជន៍របស់អតិថិជន និងជាកម្មវត្ថុនៅក្នុងដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារព្រមព្រៀងជាមួយអតិថិជនឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ ដែលទាក់ទងនឹងដំណើរការវាយតម្លៃ និងត្រួតពិនិត្យឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានដែលមានការប្រុងប្រយ័ត្ន គួបផ្សំនឹងការពិនិត្យសមាជិកភាពដែលអាចកំណត់សម្គាល់សញ្ញាណទាន់ពេលវេលាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្មទាក់ទងនឹងដំណើរការឥណទាន (formal control) ព្រមទាំងការត្រួតពិនិត្យតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា (material control)។
- សម្ព័ន្ធធនាគារ និងធនាគារ នឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានឡើងដោយផ្ដោតសំខាន់លើសមត្ថភាពអតិថិជន និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទានតាមរយៈការវាយតម្លៃពីអត្ថចរិត និងលំហូរសាច់ប្រាក់ និងការអនុវត្តតាម Green-Lining Methodology។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃ និងសម្រាប់ដំណាច់ឆ្នាំដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន (ត)

សំណុំឥណទានអតិបរមាសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬក្រុមអតិថិជនតែមួយ (អត្តសញ្ញាណតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សំណុំឥណទាន” (Exposure) គឺរួមមាន បរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជាការធានាឥណទាន លិខិតឥណទាន និងឧបករណ៍និស្សន្ទ (Derivatives)។

(ខ) កម្រិតកំណត់ផ្ទៃក្នុង និង គោលនយោបាយកាត់បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬ សហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតកំណត់ និងហានិភ័យឥណទានប្រមូលផ្តុំ នៅពេលដែលហានិភ័យត្រូវបានកំណត់ អត្តសញ្ញាណ។ ឥណទានធំ (Large Exposure) ត្រូវបានកំណត់ដោយ ធនាគារជាតិ នៃ កម្ពុជា ថាជា Exposure រួម ចំពោះ អ្នកទទួលបានផលឯកត្តជនណាមួយ ដែលលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២២ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវរក្សាជានិច្ចនូវអនុបាតឥណទានធំសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២០%នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ហើយត្រូវរក្សាឥណទានធំសរុបមិនត្រូវឱ្យលើស ៣០០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឡើយ។

យោងតាមលិខិតលេខ ២៩៦ របស់ធនាគារជាតិ នៃ ឡាវ តម្រូវឱ្យធនាគារ អេស៊ីលីដា ឡាវ លីមីធីត ត្រូវរក្សាជានិច្ចនូវ អនុបាតអតិបរមា ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២៥% មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ហើយ ត្រូវរក្សាអនុបាតឥណទានធំសរុបមិនត្រូវឱ្យលើស ៥០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ យ៉ាងណាមិញ មិនមានតម្រូវការនៃ អនុបាតឥណទានធំពីនាយកដ្ឋានគ្រប់គ្រង បទប្បញ្ញត្តិហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានដាក់ឱ្យប្រើប្រាស់គោលការណ៍នានា សម្រាប់ការអនុវត្ត និងដើម្បីកាត់បន្ថយហានិភ័យ ឥណទាន។ ការកាត់បន្ថយហានិភ័យនេះភាគច្រើន ត្រូវបានទទួលយកក្នុងទម្រង់ ជាទ្រព្យដាក់បញ្ចាំក្នុងការធានាសុវត្ថិភាពឥណទាន និងបុរេប្រទាន។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពី ការទទួលយកទ្រព្យធានាដោយផ្អែកតាមចំណាត់ថ្នាក់ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃទ្រព្យធានាសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទាន មានដូចជា៖

- ទ្រព្យធានាជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (ដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទំហំហានិភ័យឥណទាន គឺស្មើ នឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាផ្សេងៗដែលបានផ្តល់មានលក្ខណៈ ស្រដៀងគ្នា ទំហំហានិភ័យឥណទាន គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវទូទាត់ ប្រសិនបើសមាគម ទាមទារការអនុវត្តលិខិតធានាទាំងនោះ។ ចំណែកឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាចបដិសេធ បាន ទៅលើអាយុកាលនៃកិច្ចសន្យានេះ ជាទូទៅគឺស្មើនឹងចំនួនទឹកប្រាក់ទាំងអស់ដែលមានក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ						ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
							(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទិននឹងប្រកបរបរ	១.៩៨២.៣៩១.៦៦២	១.៥០៩.៥៤៣.១៧៤	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៤៣.៤៨២	១.៩៥៤.០៥៤.១២៩	១.៤៧៤.៤៤២.០២១	៧.៤៤១.១៤៣.៩៦៩	៦.០៤១.២៣៣.០៥៦
	៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៤៤	១.៤៩៩.០១៤.៦៣៤	១.៤៦០.៥៦៤.៨០៩	៤៧១.៨០៤.៨៧៨	៣៥៧.៥៤៤.៣៤៤	១.៤៩៩.០១៤.៦៣៤	១.៤៦០.៥៦៤.៨០៩
	៧.០២៣.១៦៤.១០៤	៦.១០១.៦៦៥.២៣១	២៨.២៦៤.២៣៥.៥១៩	២៦.៩៦៧.៨០២.៤៦៩	៦.៨៦១.៨២៦.០១១	៦.៤៥៧.០៤៣.២៨៨	២៧.៦១៤.៤៤៤.៦៩៤	២៦.៣៧៧.០២១.៤៣១
	២.២៥០.២៤៦	៥.៧៤៦.៦៤៦	៩.០៥៧.២៤០	២៣.៤៧៥.២១២	២.២៥០.២៤៦	៥.៧៤៦.៦៤៦	៩.០៥៧.២៤០	២៣.៤៧៥.២១២
	១១.៤៩០.៩១១	៤.៥៥០.៦៤៩	៤៦.២៥០.៩១៧	៣៤.៩២៩.៤០១	៩.៥៤៩.២៩៦	៤.១៦០.៥៩១	៣៤.៤៣៥.៩១៦	៣៣.៣៣៦.០១៤
	៩.៤៩១.១០១.៤០១	៤.៤៤៣.០៥០.១២៤	៣៤.២០១.៦៤៤.៧៥០	៣៤.៦៥៣.២៥៩.៧៧៣	៩.៣០៣.៤៤៤.៥៦០	៤.៣០៧.៣៧៦.៩៧០	៣៤.៤៤៦.៥៤១.៤៥៣	៣៣.៩៣៥.៦៣៤.៩២២
ក្រៅតារាងតុល្យភាព	៣០១.៧៧១.១៧០	២០៩.៨៥៤.៦៦៩	១.២១៤.៦២៤.៩៥៩	៤៥៧.២៥៦.៣២៣	៣០០.៧៣៤.៦៣៧	២០៩.៤០៥.០៥២	១.២១០.៤៥៦.៩១៤	៤៥៥.៤១៩.៦៣៧
	២៤៤.៣០១.១៩៧	៣១.៩១០.២៤៩	៩៤.៣៣១.៥៤៣	១៣០.៣៥៣.៥៣១	២៤.២៥៤.៤៨០	៣១.៧៧៧.២០៧	៩៧.៦២៤.២៨២	១២៩.៤០៩.៤៩១
	៩.២៤១.៧៥៦	២.៣០៣.០៦២	៣៧.១៩៤.០៦៤	៩.៤០៤.០០៤	៩.២៤១.៧៥៦	២.៣០៣.០៦២	៣៧.១៩៤.០៦៤	៩.៤០៤.០០៤
	៣៣៥.៤៤៣.១២៣	២៤៤.០៦៤.០២០	១.៣៥០.១៥៤.៥៧០	៩៩៧.០១៧.៤៦២	៣៣៤.២៣០.៤៧៣	២៤៣.៤៤៥.៣២១	១.៣៤៥.២៧៩.២៦៤	៩៩៤.៦៣៧.៥៣៦
	៩.៤២៦.៥៤៤.៩២៤	៤.៧២៧.១១៤.១៤៤	៣៩.៥៥១.៤៤៣.៣២០	៣៥.៦៥០.២៧៧.៦៣៥	៩.៦៣៧.៧១៩.៤៣៣	៤.៥៥០.៤៦២.២៩១	៣៤.៧៩១.៤២០.៧១៧	៣៤.៩៣០.២៧២.៤៥៤

ហានិភ័យឥណទានអតិបរមាសរុប

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមា ដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

តារាងនៅទំព័រមុនបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធនាយករដ្ឋបាល និងធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ក្នុងសេណារីយ៉ូស្ថានភាពអាក្រក់បំផុត ដោយមិនគិតពីទ្រព្យធានា ឬលិខិតធានា និងការកាត់បន្ថយហានិភ័យឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៧១,៤៧% នៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះសម្ព័ន្ធនាយករដ្ឋបាលនិង៧១,២០% ចំពោះធនាគារនៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារគឺកើតមកពីឥណទាន និងបុរេប្រទាន (ឆ្នាំ២០២៣៖ ៧២,៦៥% ចំពោះសម្ព័ន្ធនាយករដ្ឋបាល និង ៧៥,៥១% ចំពោះធនាគារផ្សេងៗ) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធនាយករដ្ឋបាល និងធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ហានិភ័យឥណទានជាសាធុន គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន រាល់កម្រិតទំហំឥណទាន ត្រូវតែមិនលើសពី៧៥%នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់ត្រូវបញ្ចាំនោះទេ លើកលែងតែឥណទានផ្សេងទៀតដែលបានអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងឥណទាន ដែលទំហំឥណទានផ្សេងទៀតនឹងទ្រព្យបញ្ចាំមានតម្លៃលើសពី ៧៥%។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រមាណ ៩០,៦៨% សម្រាប់សម្ព័ន្ធនាយករដ្ឋបាលនិងឥណទាន និងបុរេប្រទានទាំងនេះត្រូវបានដាក់បញ្ចាំ (ឆ្នាំ២០២៣៖ ប្រមាណ ៩៤,២២% សម្រាប់សម្ព័ន្ធនាយករដ្ឋបាល និង ៩៤,១៦% សម្រាប់ធនាគារ) រៀងគ្នា។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន ដែលមានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា។ សម្ព័ន្ធនាយករដ្ឋបាល និងធនាគារ បានវិភាគលើហានិភ័យឥណទានប្រមូលផ្តុំដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រភេទអាជីវកម្មដូចមានក្នុងទំព័របន្ទាប់៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
	១.២៩៧.៤៦២.៦៧៨	៥៤៤.៣០៥	២៤១.១៧៣	២៣.៥៤៥.០៧១	១២៦.២១១.២៣២	១.៩៨២.៣៩១.៦៦២
	៤៧១.៤០៤.៤៧៨	-	-	-	-	៤៧១.៤០៤.៤៧៨
	៦.៨៦១.០៣៥.៤១០	-	-	១៤០.៥២៦.៨០៤	-	៧.០២៣.១៦៤.១០៤
	(៥៨៣.៦០៧)	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៦៤៥.៦១៣	-	-	១.៤៤៥.២៩៨	-	១១.៤៩០.៩១១
	៤.៦៣៩.៧៦៤.៩៧២	៥៤៤.៣០៥	២៤១.១៧៣	១៦៥.៩៥៧.១៧៣	១២៦.២១១.២៣២	៩.៤៩១.១០១.៤០១
ការប្រឈមឥណទានទាក់ទងសមាសធាតុ ក្រៅតារាងតុល្យការ៖						
	៣០០.៧៣៤.៦៣៧	-	-	១០.៣៦.៥៣៣	-	៣០១.១០១.១៧០
	២៤.២៥៤.៤៨០	-	-	១៧៥.៧១៧	-	២៤.៤៣០.១៩៧
	៩.២៤១.៧៥៦	-	-	-	-	៩.២៤១.៧៥៦
	៣៣៤.២៣០.៨៧៣	-	-	១២៦.៣៥០	-	៣៣៥.៥៨៦.៦២៣
ការប្រឈមឥណទានអតិរេកសរុបសមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨.៩៧៣.៩៩៥.៤៤៥	៥៤៤.៣០៥	២៤១.១៧៣	១៦៧.១៦៩.៤២៣	១២៦.២១១.២៣២	៩.៨២៦.៥៤៤.៩២៤
	៣៦១.២០.៣៣៣.២៧៦	២.២០៦.៩២៧	៩៧០.៧២១	៦៧២.៨៥៦.៩២៨	៥០៨.២០១.៤៥៩	៣៩៥.៥៥១.៨៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សម្ព័ន្ធធនាគារ			សរុប ដុល្លារអាមេរិក
					សិប្បកម្ម ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖	១.៣៩០.២២៥.០៨៥	១.៨៨៦.៣៤២	១.៤២៦.១៤	២.៨៩៩.៤៨៥	៦៦១.៥៤១	៧៩.១៥៤.៣៧០	៧១.១២៥	១.៥០៩.៥៤៣.១៧៨
	៣៥៧.៥៤៤.៣៨៤	-	-	-	-	-	-	៣៥៧.៥៤៤.៣៨៤
	៦៤៥.៧០៤.៣២៨	-	-	១.២៦៤.២២.០១៨	-	-	១៨.១៩៩.៩២៥	៦៦០.១៦៥.២៣១
	១.១០១.០០០	-	-	-	-	៥២.៨១១	-	៤៥៩.២៨៧.៥
	៧៧៦.១៣៤	-	-	៧៨៩.៣០៧	-	-	-	៨៦៥.៤៤១
៨២១.៣៦៧.៥០៩	១.៨៨៦.៣៤២	១.៤២៦.១៤	១.៤២៦.១៤	១.២៦៤.២២.០១៨	៦៦១.៥៤១	៧៩.២០៧.១៨១	១៨.២៧១.០៥៣	៤.៤៤៣.០៥០.១២៨
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ ក្រៅតារាងតុល្យការ៖	២០៩.៤០៥.០៥២	-	-	៤៤៩.៦១៧	-	-	-	៦០៩.៤៥៤.៦៦៩
	៣១.៧៧៧.២០៧	-	-	១.៣៣០.៨២	-	-	-	៣១.៩០៨.០៣៩
	២.៣០៣.០២២	-	-	-	-	-	-	២.៣០៣.០២២
	២៤៣.៤៨៥.៣២១	-	-	៥៨២.៤២៩	-	-	-	៧៤៥.៩១៤.៧៥០
	៨៤៥.៧១០.៨២០	១.៨៨៦.៣៤២	១.៤២៦.១៤	១.២៦៤.២២.០១៨	៦៦១.៥៤១	៧៩.២០៧.១៨១	១៨.២៧១.០៥៣	៤.៤៤៣.០៥០.១២៨
៣.៤៥៤.៧៥០.០១៥		៧.៧០៥.៧០៧	៥៨២.៥៧៨	៦៤៤.៤៤៣.១០២	៦៦១.៥៤១	៧៩.២០៧.១៨១	៣៨.២៧១.០៥៣	១០.៥៤៤.០៥០.១២៨

ការប្រឈមឥណទានតិចបំផុតសរុប
 សមមូលនឹងការរំលែក (កំណត់សម្គាល់ ៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ						
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖							
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១,២៩៧,៤១០,៤៣៩	៥៤៤,៣០៥	២៤១,១៧៣	៣៩,២៩៥	១២៦,២៦១,២៣២	៤៦,៧១៦	១,៩៥៨,០៥៤,១២៩
ការវិនិយោគហិរញ្ញវត្ថុ	៤៧១,៤០៤,៤៧៤	-	-	-	-	-	៤៧១,៤០៤,៤៧៤
ឥណទាន និងប្រេទាន-សុទ្ធ	៦,៨៦១,៤២៦,០១១	-	-	-	-	-	៦,៨៦១,៤២៦,០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(៥៨៣,៦០៧)	-	-	-	-	-	២,២៥០,២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩,២៩១,២៦៩	-	-	-	-	២៥៤,០២៧	៩,៥៤៥,២៩៦
	៨,៦៤០,១៤៨,៩៨០	៥៤៤,៣០៥	២៤១,១៧៣	៣៩,២៩៥	១២៦,២៦១,២៣២	៣០៤,៧៤៣	៩,៣០៣,៤៨៤,៥៦០
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ ក្រៅតារាងតុល្យការ៖							
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣០០,៧៣៤,៦៣៧	-	-	-	-	-	៣០០,៧៣៤,៦៣៧
លិខិតធានា របស់ធនាគារ	២៤,២៥៤,៤៨០	-	-	-	-	-	២៤,២៥៤,៤៨០
លិខិតឥណទាន	៩,២៤១,៧៥៦	-	-	-	-	-	៩,២៤១,៧៥៦
	៣៣៤,២៣០,៨៧៣	-	-	-	-	-	៣៣៤,២៣០,៨៧៣
ការប្រឈមឥណទានអតិបរមាសរុប	៨,៩៧៤,៣៧៩,៨៥៣	៥៤៤,៣០៥	២៤១,១៧៣	៣៩,២៩៥	១២៦,២៦១,២៣២	៣០៤,៧៤៣	៩,៦៣៧,៧១៩,៤៣៣
សមមូលនឹងការស្រូប (កំណត់សម្គាល់ ៥)	៣៦,១២១,៤៧៤,៩៤៤	២,២០៦,៩២៨	៩៧០,៧២១	១៨៤,១៦២	៥០៤,២០១,៤៥៩	១,២២៦,៥៩១	៣៨,៧៩១,៤២២,៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (៩)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុរៀបរៀងនិងការប្រឈមហានិភ័យឥណទាន (៦)

(i) វិភាគតាមទីតាំងក្រុមសិស្ស (ត)

[illegible]

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនិងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ទៅតាមតម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ផ្អែកទៅតាមប្រភេទ អាជីវកម្មរបស់ភាគីដៃគូមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ							
	ក្រឹត្យស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គោលដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម ហិរញ្ញវត្ថុក្នុងតារាងតុល្យភាព៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៨២.៣៩១.៦៦២	-	-	-	-	-	-	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៧១.៤០៤.៤៧៤	៤៧១.៤០៤.៤៧៤
ឥណទាន និងប្រែប្រួលប្រទាន-សុទ្ធ	១.១៤៥.៣៤២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៤៥.៤៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៤៥២	១.៤៥០.៥១៤.៥៥៥	១.១២២.៦៧៧.០៧៤	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២២៥០.២៤៦	-	-	-	-	-	-	២២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៤៨៩.៤៤២	-	-	-	-	-	៦.០០១.៤៦៩	១១.៤៩០.៩១១
	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៤៥.៤៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៤៥២	១.៤៥០.៥១៤.៥៥៥	១.១២២.៨២៤.៦០១	៩.៤៩១.១០១.៤០១
ការប្រឈមឥណទានទាក់ទិននឹងសហសធាតុ ក្រៅតារាងតុល្យភាព៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	២៤.៤៣០.១៩៧	២៤.៤៣០.១៩៧
លិខិតឥណទាន	-	-	-	-	-	-	៩.២៤១.៧៥៦	៩.២៤១.៧៥៦
	-	-	-	-	-	-	៣៣៥.៤៤៣.១២៣	៣៣៥.៤៤៣.១២៣
ការប្រឈមឥណទានអតិបរមាសរុប	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៤៥.៤៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៤៥២	១.៤៥០.៥១៤.៥៥៥	១.៩២៦.៥៤៤.៩២៤	៩.៤២៦.៥៤៤.៩២៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.០១៤.៤៨៤.៦៤៥	៩.៤៣៦.៧៤២.៣០២	៦.៤១៣.៤៦៣.១៦៣	៧០៤.១៤៧.២៧៥	៩៤៤.១២០.៣៥៤	៩៤៤.១២០.៣៥៤	៧.៧៩២.១០៤.៣៤០	៣៩.៥៥១.៤៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សង្ខេបធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	កាសង់ដ័រ លក់រាយ ដុល្លារអាមេរិក	សោកម្ម ដុល្លារអាមេរិក	សោកម្ម ដុល្លារអាមេរិក	សេវាដ្ឋាន ដុល្លារអាមេរិក	ធនាគារ ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម ហិរញ្ញវត្ថុក្នុងតារាងតុល្យភាព								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៥០៩.៥៤៣.១៧៨	-	-	-	-	-	-	-
ការនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	-	-
ឥណទាននិងបង្កប្រទាន-សុទ្ធ	៦.៣៩៤.៩៦៦	២.១៥២.៤៤០.៧៨៣	១.៥៩៧.២១១.០៥៣	២០៤.៦១១.៧៩២	២.៣៥.៧២០.៧៩០	១.៤០២.៥៦០.៦៩៦	១.០០២.៧២៥.១៥១	៣៥៧.៥៤៤.៣៤៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៤៦.៦៤៦	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.២៣១.៧២៥	-	-	-	-	-	-	-
	១.៥២៥.៩១៦.៥៥៩	២.១៥២.៤៤០.៧៨៣	១.៥៩៧.២១១.០៥៣	២០៤.៦១១.៧៩២	២.៣៥.៧២០.៧៩០	១.៤០២.៥៦០.៦៩៦	១.០០២.៧២៥.១៥១	៤៤៨.៥៤៤.៥៣៩
ការប្រឈមឥណទានទាក់ទងនឹងសមាស								
ធាតុក្រៅតារាងតុល្យភាព								
កិច្ចសន្យាផ្តល់ឥណទានដល់មីនធានាប្រើប្រាស់	-	-	-	-	-	-	-	-
លិខិតធានាសម្រាប់ធនាគារ	-	-	-	-	-	-	-	-
លិខិតឥណទាន	-	-	-	-	-	-	-	-
	-	-	-	-	-	-	-	-
	-	-	-	-	-	-	-	-
	១.៥២៥.៩១៦.៥៥៩	២.១៥២.៤៤០.៧៨៣	១.៥៩៧.២១១.០៥៣	២០៤.៦១១.៧៩២	២.៣៥.៧២០.៧៩០	១.៤០២.៥៦០.៦៩៦	១.០០២.៧២៥.១៥១	៤៤៨.៥៤៤.៥៣៩
បំបាត់ហានិភ័យ	១.៥២៥.៩១៦.៥៥៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩	៤.៧៩២.៧២០.៥៩៩

ការប្រឈមឥណទានគិតជាសរុប
សម្រាប់ឥណទានទាក់ទងនឹងសមាស (កំណត់សម្គាល់ ៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំប្រែប្រួលកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

ធនាគារ									
	ក្រើស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការបាត់បង់ និង លក់រាយ		សេវាកម្ម ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
		ដុល្លារអាមេរិក	ដុល្លារអាមេរិក						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងអនុស្សាវរីយ៍									
ហិរញ្ញវត្ថុក្នុងតារាងតុល្យកាត្រា									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៥៤.០៥៤.១២៩	-	-	-	-	-	-	-	១.៩៥៤.០៥៤.១២៩
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	-	-	៤៧១.៤០៤.៤៧៤
ឥណទាននិងប្រែប្រួលទាន-សុទ្ធ	១.១៤៥.៣៤២	២.២៨១.៩០១.៥៤៥	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	២.៣០.៣៩៤.១៤៦	១.៤១០.៥៧០.៤៣៤	១.១១៤.០០៧.១៣៦	៦.៤៦១.៤២៦.០១១
ឧបត្ថម្ភហិរញ្ញវត្ថុនិស្សន្ទ	២.២៥០.២៤៦	-	-	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៧២២.០៩២	-	-	-	-	-	-	-	៥.៥៤៩.២៩៦
	១.៩៦៧.១៧៥.៤០៩	២.២៨១.៩០១.៥៤៥	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	២.៣០.៣៩៤.១៤៦	១.៤១០.៥៧០.៤៣៤	១.១១៤.០០៧.១៣៦	៩.៣០៣.៤៨៤.៥៦០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យកាត្រា									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	-	-	៣០០.៧៣៤.៦៣៧
លិខិតធានាសម្រាប់ធនាគារ	-	-	-	-	-	-	-	-	២៤.២៥៤.៤៨០
លិខិតឥណទាន	-	-	-	-	-	-	-	-	៩.២៤១.៧៥៦
	-	-	-	-	-	-	-	-	៣៣៤.៧២០.៨៧៣
ការប្រឈមឥណទានឥតបង្កសរុប	១.៩៦៧.១៧៥.៤០៩	២.២៨១.៩០១.៥៤៥	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	១.៦៥៧.៥៦៤.៤៨៣	២.៣០.៣៩៤.១៤៦	១.៤១០.៥៧០.៤៣៤	១.១១៤.០០៧.១៣៦	៩.៣០៣.៤៨៤.៥៦០
សម្រួលនឹងការរំល្អិត (កំណត់សម្គាល់ ៥)	៧.៩១៧.៤៨២.៦៣១	៩.១៤៤.៦៥៣.៧១៩	៦.៧១១.៦៩៤.៦៥៤	៦.៧១១.៦៩៤.៦៥៤	៦.៧១១.៦៩៤.៦៥៤	៩.២៧៧.៣៥២.៥៣៤	៥.២៧៧.៥៤៥.៩៩៧	៧.៧៤៣.៥៧៧.១១៦	៣៤.៧៩១.៤២០.៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ						
	កម្រិតស្ថានភាពហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការបង់ប្រាក់ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	សេវាធានា ដុល្លារអាមេរិក	ផលិតផល ដុល្លារអាមេរិក	កម្រិត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ការប្រឈមឥណទានកាន់ទិន្នន័យស្របតាមហិរញ្ញវត្ថុ							
ក្នុងតារាងតុល្យការ							
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	១.៤៧៤.៨៨២.០២១	-	-	-	-	-	១.៤៧៤.៨៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៣៥៧.៥៤៤.៣៤៤
ឥណទាននិងប្រេប្រទាន-សុទ្ធ	៦.៣៩៤.៩៦៧	២.០៩៤.៥៥០.៧៩៦	១.៥៦៧.០៨៧.៦៧៣	១៩៣.៣៩៧.៦៥៤	២.៣០៤.៨១៦.៣៦០	១.៣៦៩.៨០១.០២៣	៦.៤៥៧.០៤៣.២៤៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៤៦.៦៤៦	-	-	-	-	-	៥.៧៤៦.៦៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦៤៥.៨៨៤	-	-	-	-	-	៤.៦៤៥.៨៨៤
	១.៤៨៥.៦៦៩.៥៦២	២.០៩៤.៥៥០.៧៩៦	១.៥៦៧.០៨៧.៦៧៣	១៩៣.៣៩៧.៦៥៤	២.៣០៤.៨១៦.៣៦០	១.៣៦៩.៨០១.០២៣	៨.៣០៧.៣៧២.៥៧០
ការប្រឈមឥណទានកាន់ទិន្នន័យសមាសធាតុក្រៅ							
តារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	២០៩.៤០៥.០៥២
លិខិតធានារងសំធនាគារ	-	-	-	-	-	-	៣១.៧៧៧.២០៧
លិខិតឥណទាន	-	-	-	-	-	-	២.៣០៣.០២២
	-	-	-	-	-	-	២៤៣.៨៨៥.២៦១
ការប្រឈមឥណទានតិចណាស់	១.៤៨៥.៦៦៩.៥៦២	២.០៩៤.៥៥០.៧៩៦	១.៥៦៧.០៨៧.៦៧៣	១៩៣.៣៩៧.៦៥៤	២.៣០៤.៨១៦.៣៦០	១.៣៦៩.៨០១.០២៣	៨.៥៥០.៨៦២.២៤១
សម្រួលនឹងការរៀបរៀង (កំណត់សម្គាល់ ៥)	៦.១០៩.៨១០.១២០	៤.៥៥០.២៤០.០០២	៦.៤០១.៥៥៣.១៤៤	៧៩០.០២៩.៤៣៣	៩.៤២៤.៨៤៤.៨៣១	៥.៥៥៥.៦៣៧.១៧៩	៣៤.៩៣០.២៧២.៤៥៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយឥណទានលុបចេញពីបញ្ជី

ឧបករណ៍ហិរញ្ញវត្ថុ អាចត្រូវបានលុបចេញពីបញ្ជីក្រោមការអនុម័តរបស់គណៈកម្មាធិការគ្រប់គ្រងឥណទាន ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើហ្វូស៊ីលីដីនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពីតម្លៃប្រាក់ដដែលនៃការស្តារឡើងវិញរបស់គុណភាព ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន ដោយសារការសម្រេចចិត្តរបស់តុលាការ។ ក្នុងកាលៈទេសៈដែលហ្វូស៊ីលីដីមួយអាចត្រូវបានលុបចេញពីបញ្ជី (Write-Off) ក្នុងករណីដែលបានកំណត់ដូចខាងក្រោម៖

- ក) គ្រប់ទម្រង់នៃមូលបត្រ ធានា ឬទ្រព្យធានា ត្រូវបានប្រកាស និង លក់ចេញ ប៉ុន្តែទឹកប្រាក់ដែលលក់ចេញ មិនអាចទូទាត់សងគ្រប់ចំនួនដែលនៅសល់របស់ហ្វូស៊ីលីដី ។
- ខ) សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬមិនមានការធានាសមស្រប ថាសម្ព័ន្ធធនាគារ និងធនាគារនឹងប្រមូលបានគ្រប់ចំនួនដែលដល់កាលកំណត់សង ស្របតាម លក្ខខណ្ឌនៃកិច្ចសន្យាហ្វូស៊ីលីដី។
- គ) សមភាគីបានក្ស័យធន ឬកំពុងស្ថិតក្នុងដំណាក់កាល រៀបចំឡើងវិញផ្នែកហិរញ្ញវត្ថុ និងដែលលទ្ធផលនៃការរៀបចំឡើងវិញនេះ វានឹងមិនអាចទូទាត់សង ហ្វូស៊ីលីដីបាន។
- ឃ) ហ្វូស៊ីលីដីនេះត្រូវបានចាត់ថ្នាក់ថា បាត់បង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.វ.ហ.អ.ក ៩ បានផ្តល់នូវ ការខាតបង់ឥណទានរំពឹងទុក (ECL) ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថាជួបការខាតបង់កើតឡើង ទាំងនៅក្នុងរយៈពេល ១២ខែ ត្រូវចាត់ទុកជា (ដំណាក់កាលទី១) ឬ មួយអាយុកាល ត្រូវចាត់ទុកជា (ដំណាក់កាលទី២ និងទី៣) ។ ការផ្លាស់ប្តូរវិធីសាស្ត្រនៃការធ្វើសវិធានធន ដែលបានបង្កើតដោយ ស.វ.ហ.អ.ក ៩ គឺក្នុងគោលបំណងដើម្បី៖

- ធានាឱ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការបាត់បង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងម៉ូដែលការបាត់បង់ដែលបានកើតឡើង (Incurred Loss Model) ពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុ ដែលគុណភាពឥណទានកាន់តែយ៉ាប់យឺតទៅៗ និងឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានការខូចខាត។ និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃការខាតបង់ឥណទានរំពឹងទុក (ECL) ស្របទៅនឹងស្ថានភាពម៉ាក្រូ-សេដ្ឋកិច្ច។

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការប្រែប្រួលគុណភាពឥណទានគិត ចាប់តាំងពីហ្វូស៊ីលីដីបាន ទទួលស្គាល់ពីដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹងទុក១២ខែ (ECL១២ ខែ)	ការខាតបង់ឥណទាន រំពឹងទុកមួយអាយុកាល(ECLអាយុកាល)	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល(ECLអាយុកាល)
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន	ហានិភ័យឥណទានមានការកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ឬតាមរយៈចំណូលផ្សេងៗគឺជាកម្មវត្ថុនៃការវាយតម្លៃអ៊ីម៉ែរមិន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL

សម្ព័ន្ធធនាគារ និងធនាគារ បានវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ និងសាមញ្ញ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល តាមរយៈការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL មួយអាណត្តិកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទនៃការវាយតម្លៃហានិភ័យ មួយអាណត្តិកាលនឹងត្រូវបានវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅការចាប់ផ្តើមកាលបរិច្ឆេទនៃឥណទាននោះ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល។ នឹងត្រូវអនុវត្តទាំងឥណទានដំណើរការ (ដំណាក់កាលទី១) ឬ ឥណទានមិនដំណើរការ (“អិនភីអិល”) (ដំណាក់កាលទី២) ផ្អែកលើសូចនាករខកខានទូទាត់សង។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ ថ្នាក់របស់ធនាគារ ជាតិ នៃ កម្ពុជា	ស្ថានភាព	សូចនាករ ការខកខាន ទូទាត់សង
១	១ ២ ៣ ៤ ៥ ៦	LT*៖ $0 \leq DPD \leq 29$ ST**៖ $0 \leq DPD \leq 90$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	៧	LT*៖ $30 \leq DPD \leq 59$ ST**៖ $91 \leq DPD \leq 180$	ប្តូរមើល	SICR	
៣	៨	LT*៖ $60 \leq DPD \leq 90$ ST**៖ $181 \leq DPD \leq 360$	ក្រោមស្តង់ដារ	NPL	ខកខាន/ មិនដំណើរការ
	៩	LT*៖ $91 \leq DPD \leq 180$ ST**៖ $361 \leq DPD \leq 540$	សង្ស័យ		
	១០	LT*៖ $DPD \geq 541$ ST**៖ $DPD \geq 721$	បាត់បង់		

*LT ហួសពីរយៈពេលវែង **ST ហួសពីរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ធនាគារ អេស៊ីលីដា ឡាន លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ថ្នាក់របស់BOL	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	$0 \leq \text{DPD} \leq 29$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$30 \leq \text{DPD} \leq 59$	ឃ្លាំមើល	SICR	
៣	$60 \leq \text{DPD} \leq 89$	ក្រោមស្តង់ដារ	NPL	ខកខាន/មិនដំណើរការ
	$90 \leq \text{DPD} \leq 119$	សង្ស័យ		
	$\text{DPD} \geq 120$	បាត់បង់		

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់(DPN)	ការធ្វើចំណាត់ថ្នាក់របស់នាយកដ្ឋានគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុ	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	ទៀងទាត់	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$0 \leq \text{DPD} \leq 29$	ក្រោមស្តង់ដារ	SICR	
៣	$30 \leq \text{DPD} \leq 59$	ឃ្លាំមើល	NPL	ខកខាន/មិនដំណើរការ
	$60 \leq \text{DPD} \leq 89$	សង្ស័យ		
	$\text{DPD} \geq 90$	បាត់បង់		

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាគច្រើនតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ៨៧-០១៧-៣៤៤ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ និងសារកាតព្វកិច្ចលេខ ០១៨-០០១ ស.រចណ.ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ូកែរមិន។ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វូស៊ីលីតិដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វូស៊ីលីតិដែលមានកាលកំណត់ដំបូង ប្រតិបត្តិ ឬស្មើមួយឆ្នាំ
១- ធម្មតា(Normal) ហ្វូស៊ីលីតិ មានការទូទាត់សងតាមកំណត់ និងមិនមានការសង្ស័យលើការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងទៀងទាត់ស្របតាមកិច្ចសន្យា ហើយហ្វូស៊ីលីតិមិនមានបង្ហាញពីសញ្ញាចុះខ្សោយទាក់ទងនឹងសមត្ថភាពទូទាត់សងអាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។	ទៀងទាត់	ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូង តិចជាង ឬស្មើមួយឆ្នាំ
២- ឃ្លាំមើល (Special Mention) ហ្វាស៊ីលីតធីប្រភេទនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និង មិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្តែបង្ហាញពីសញ្ញា ចុះខ្សោយដែលអាចជះឥទ្ធិពលដល់ការទូទាត់សងរបស់ អតិថិជន នាពេលអនាគត ប្រសិនបើមិនមានវិធានការកែ តម្រូវទាន់ពេលវេលា និងការយកចិត្តទុកដាក់ឱ្យបានដិត ដល់ពីធនាគារ ។ សញ្ញាចុះខ្សោយនេះមានដូចជា ស្ថាន ភាពធ្លាក់ចុះជាបណ្តើរៗនៃ អាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងទី ផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពប្រាក់ចំណេញ និងសមត្ថភាពទូទាត់សងនាពេលអនាគត ឬ ការធ្លាក់ចុះ តម្លៃទ្រព្យធានា។ ចំណាត់ថ្នាក់នេះ ត្រូវធ្វើឡើងដោយមាន ហេតុផលច្បាស់លាស់ និងមិនគួរប្រើប្រាស់ជាការសម្រប សម្រួលនៅពេលចាត់ថ្នាក់រវាងហ្វាស៊ីលីតធីធម្មតា និង ហ្វាស៊ីលីតធីក្រោម ស្តង់ដារទេ។	- ហ្វាស៊ីលីតធីណា ដែលហួសកាលកំណត់ សងរយៈពេលពី ៣០ថ្ងៃរហូតដល់ ៨៩ ថ្ងៃ។ - ករណីការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើទុនហិរញ្ញប្បទាន ឬបង្វិល ទៅជាហ្វាស៊ីលីតធីថ្មី។	- ហ្វាស៊ីលីតធីណា ដែលហួសកាលកំណត់ សងអតិបរមាក្នុងរយៈពេល ៣០ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុង រយៈពេល ៣០ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើហិរញ្ញប្បទាន ឬបង្វិលទៅជា ហ្វាស៊ីលីតធីថ្មី ។ - ករណីឥណទានវិបារូបន៍ត្រូវបានប្រើ លើសកម្រិតអនុម័ត អតិបរមារយៈពេល ៣០ថ្ងៃ ឬគណនីឥណទាន វិបារូបន៍ មិនមានចលនាសាច់ប្រាក់ចេញចូល (Inactive) អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ឬលំហូរសាច់ប្រាក់សុទ្ធក្នុង គណនី នោះមិនមានគ្រប់គ្រាន់ ដើម្បី ទូទាត់ការប្រាក់អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ។
៣- ក្រោមស្តង់ដារ (Sub-standard) ហ្វាស៊ីលីតធីប្រភេទនេះ បង្ហាញភាពទន់ខ្សោយគួរឱ្យកត់ សម្គាល់ និងមិនត្រូវបានគាំពារគ្រប់គ្រាន់ ដោយស្ថានភាព អាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សង របស់អតិថិជន ។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់ គ្រាន់សម្រាប់ទូទាត់សងបំណុល ធនាគារត្រូវតែសង្កេត មើលប្រភពចំណូលបន្ថែមផ្សេងទៀត ដូចជាការលក់ ទ្រព្យធានាជាដើមដែលជាប់ពាក់ព័ន្ធអតិថិជន។ កត្តានាំឱ្យ មានការចាត់ថ្នាក់ក្រោមស្តង់ដារមានដូចជា៖ - អតិថិជនគ្មានលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលនឹង ជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពប្រាក់ ចំណេញរបស់អតិថិជននាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ និង/ឬអតិថិជន គ្មាន លទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់ សងបំណុល - អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់ហ្វាស៊ីលីតធី ផ្សេងៗទៀតរបស់ធនាគារ ឬរបស់គ្រឹះស្ថានផ្សេងទៀត ប្រសិនបើមានព័ត៌មានដែលអាចរកបាន - អតិថិជនល្មើសលើលក្ខខណ្ឌនៃកិច្ចសន្យាហិរញ្ញវត្ថុ	- នៅពេលដែលហ្វាស៊ីលីតធីដែលហួស កាលកំណត់សងរយៈពេលពី ៩០ថ្ងៃទៅ ១៧៩ថ្ងៃ ។ - នៅពេលដែល ការទូទាត់ការប្រាក់ក្នុង រយៈពេលពី៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ ត្រូវ បញ្ចូលទៅជាប្រាក់ដើមធ្វើទុនហិរញ្ញ ប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ។ - នៅពេលការទូទាត់សងការប្រាក់ ក្នុង រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបាន បញ្ចូលទៅជាប្រាក់ដើម មូលធនហិរញ្ញ ប្បទាន ឬបង្វិល ទៅក្នុងហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបន៍ដែល លើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័ត ក្នុងរយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ ។ - ឥណទានវិបារូបន៍ ដែលមិនមានលំហូរ ចូលគណនីចរន្ត ក្នុងរយៈពេល ៦០ ថ្ងៃ ត្រូវតែកែប្រែជាប្រាក់កម្ចីមានកាល កំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើ មួយឆ្នាំ
៤- ជាប់សង្ស័យ(Doubtful) ហ្វាស៊ីលីតធីបានធ្វើចំណាត់ប្រភេទនេះ បានបង្ហាញពីភាពទន់ខ្សោយ ដែលធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ “ក្រោមសង្ស័យ” ដោយសារមានភាពសង្ស័យខ្លាំង ឬមិនមានភាពច្បាស់លាស់ ចំពោះការប្រមូលមកវិញ នូវហ្វាស៊ីលីតធីទាំងអស់ ផ្អែកលើតម្លៃប្រើប្រាស់ ជាក់ស្តែង លក្ខខណ្ឌ ឬតម្លៃទ្រព្យធានា។ ការខាតបង់នាពេលអនាគតមានកម្រិតខ្ពស់ ទោះបីចំនួនជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងរយៈពេលពី ១៨០ថ្ងៃទៅ ៣៥៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេល ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ ត្រូវបញ្ចូល ទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់អតិបរមា រយៈពេល៩០ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ៩០ ថ្ងៃ។
៥- បាត់បង់(Loss) ហ្វាស៊ីលីតធីប្រភេទនេះ ត្រូវចាត់ថ្នាក់ជាហ្វាស៊ីលីតធី “បាត់បង់” នៅពេលវាមិនអាចប្រមូលមកវិញបាន និងប្រមូលបានតិចតួច ឬមិនអាចប្រមូលបានសោះដើម្បីទូទាត់ នូវសមតុល្យហ្វាស៊ីលីតធីនៅសល់ពីអតិថិជន ។	- នៅពេលហ្វាស៊ីលីតធីណាមួយ ដែលហួសកាលកំណត់សងចំនួន ៣៦០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣៦០ថ្ងៃ ឬច្រើនជាងត្រូវបញ្ចូលទៅជាប្រាក់ដើមឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។	- នៅពេលហ្វាស៊ីលីតធីដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័ត អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។

ចំពោះហ្វាស៊ីលីតធី ដែលមានការទូទាត់សង ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វាស៊ីលីតធី ត្រូវបានចាត់ថ្នាក់ហ្វាស៊ីលីតធី “ក្រោមសង្ស័យ” ឬចាត់ថ្នាក់អន់ជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នកខ្ចី ដរាបណាមានការខកខានសងកើតឡើង។ គោលបំណងនៃតារាងខាងលើ ការខកខានទូទាត់សងនឹងត្រូវពិចារណា គិតចាប់ពី ០៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង។ ចំណាត់ថ្នាក់ជាហ្វាស៊ីលីតធី “ក្រោមសង្ស័យ” នឹងត្រូវបានអនុញ្ញាតក្នុងករណីតែអតិថិជនអាចបង្ហាញច្បាស់លាស់ថា ការខកខានសងនេះ គ្រាន់តែជាការយឺតយ៉ាវបណ្តោះអាសន្ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ហ្វាស៊ីលីតធីដែលត្រូវបានចាត់ថ្នាក់ ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “មិនដំណើរការ”។ ចំណែកឯហ្វាស៊ីលីតធីផ្សេងៗទៀត នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “ដំណើរការ”។ បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង និងកម្រិតហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានស្ថិតក្រោមចំណាត់ថ្នាក់ ធម្មតា និងឃ្លាំមើល ទៅជាដំណាក់កាលទី៣ នៅពេលដែលមាន សញ្ញាណខូចខាតនៃឥណទានផ្សេងៗ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងការផ្តល់ហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកលើការផ្តល់ចំណាត់ថ្នាក់របស់ភាគីដៃគូនានា ដូចដែលបានកំណត់ការការផ្តល់ចំណាត់ថ្នាក់ស្មើគ្នានៃភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិផ្សេងទៀត ដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យភាព ការវិនិយោគមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល ឬការធានាដោយធនាគារកណ្តាល។ សំដៅលើគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអ្នកចេញប័ណ្ណបំណុលអាចបំពេញកាតព្វកិច្ចទូទាត់ និងអ្នកកាន់កាប់ប័ណ្ណបំណុលចំពោះការប្រឈមហានិភ័យឥណទានកម្រិតទាបនៃការខកខានសងត្រលប់។
ការវិនិយោគមិនមានចំណាត់ថ្នាក់	សំដៅលើគុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រឈមនឹងហានិភ័យការខកខានសងកម្រិតខ្ពស់។
មិនមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានកំណត់ការផ្តល់ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន ដោយសារតែមិនមានម៉ូដែលការផ្តល់ចំណាត់ថ្នាក់ទាំងនោះ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលកំពុងអន់ថយ។

តារាងខាងក្រោមបង្ហាញពីព័ត៌មានអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្រតាមថ្លៃដើមបានរំលស់។ លើកលែងតែមានការចង្អុលបង្ហាញជាក់លាក់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឱ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាននិងរូប្រភេទតាមផ្ទៃដីម្ចាស់

	២០២៤				២០២៣			
	ដំណាក់កាលទី ១៖ ឥណទានដែលមានអ៊ីម៉ែតរីន ECL		ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែតរីន ECL		ដំណាក់កាលទី ១៖ ឥណទានដែលមានអ៊ីម៉ែតរីន ECL		ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែតរីន ECL	
	ដុល្លារអាមេរិក	សរុប	ដុល្លារអាមេរិក	សរុប	ដុល្លារអាមេរិក	សរុប	ដុល្លារអាមេរិក	សរុប
សម្ព័ន្ធធនាគារ								
ធនាគារ	៦,៦១៤,០៩៨,១៧៣	១៥,០១០	១,៤៥៩,៣០១	៦,៦១៩,៩៧២,៤៨៤	៦,១៧១,៦២៥,៨០៤	១១,១៤៧,៣៤២	-	៦,១៨២,៧៧៣,១៤៦
ឃ្លាំមើល	៦៣,៨៩៧	៥០,៨១១,០៤៧	-	៥០,៨៧៤,៩៤៤	៨០៣,៩៨៧	៤៤,០៥៤,៥៤១	-	៤៨,៨៥៤,៥២៨
ក្រោមស្តង់ដា	-	-	៦០,៣១៦,០២៤	៦០,៣១៦,០២៤	-	-	១០១,៤៩១,៧៦៩	១០១,៤៩១,៧៦៩
សង្ស័យ	-	-	៨៧,៧១២,៤៧៣	៨៧,៧១២,៤៧៣	-	-	១៤៣,៨៨១,៤៥៥	១៤៣,៨៨១,៤៥៥
បាត់បង់	-	-	៣០០,១៤៧,២៦៥	៣០០,១៤៧,២៦៥	-	-	១៧៩,៩០៧,១១១	១៧៩,៩០៧,១១១
តម្លៃយោងដុលសរុប	៦,៦១៤,១៦២,០៧០	៥០,៨២៦,០៥៧	៤៥០,០៣៥,០៦៣	៧,១១៩,០២៣,១៩០	៦,១៧២,៤២៩,៧៩១	៥៥,២០១,៤៨៣	៤២៥,៦៨៦,៣០៥	៦,៦០០,១១៦,០០៥
សរីរភាគឥត ECL	(២៣,៣៩០,៨៥៥)	(៦,៩៤៤,៨២៤)	(៦៥,៥១៩,៤០៧)	(៥៥,៥៥៥,០៤៦)	(៨,៩៦៦,៦៤៩)	(៥,៣២២,៣៣៣)	(៤១,៣៥៧,៧៩៦)	(៥៥,៦៤៦,៧៧៨)
តម្លៃយោង	៦,៥៩០,៧៧១,២១៥	៤៣,៨៨១,២៣៣	៣៨៤,៥១៥,៦៥៦	៧,០៦៣,៤៦៨,១៤៤	៦,១៦៣,៨៦៣,១៤២	៥៣,៨៧៩,១៥០	៣៨៤,៣២៨,៥០៩	៦,៥៤៤,៤៦៩,២២៧
សមមូលនិរន្តរភាពរហូតដល់ (កំណត់សម្គាល់ ៥)	២៦,៥៤៣,៩៥៤,១៤១	១៧៦,៦០៥,៨៦៣	១,៥៤៧,៦៧៥,៥១៥	២៨,២៦៧,២៣៩,៥១៩	២៥,១៧៧,៧៤៦,៩៣៥	២២០,០៩៧,៩៦២	១,៥៦៩,៥៥៧,៥៧២	២៦,៩៦៧,៨០២,៤៦៩
ធនាគារ								
ធនាគារ	៦,៤៦៦,៥៨១,៦១២	១៥,០១០	១,៤៥៩,៣០១	៦,៤៦៨,៤៥៥,៩២៣	៦,០៤៧,១៥៥,៣៤៦	៤,១៤៧	-	៦,០៤៧,១៥៩,៥៣៣
ឃ្លាំមើល	-	៥០,៥២៤,០៩៥	-	៥០,៥២៤,០៩៥	៧៩៩,២៨៦	៤៦,៧៧៤,២៤៤	-	៤៧,៥៧៧,៥៧០
ក្រោមស្តង់ដា	-	-	៥៩,៥៦៦,៩៣៧	៥៩,៥៦៦,៩៣៧	-	-	១០០,៨៧០,២៦៧	១០០,៨៧០,២៦៧
សង្ស័យ	-	-	៨៦,៤៩៤,៤៦៣	៨៦,៤៩៤,៤៦៣	-	-	១៤២,៦៧៦,៤៧១	១៤២,៦៧៦,៤៧១
បាត់បង់	-	-	២៧៦,៣៤០,៣៦១	២៧៦,៣៤០,៣៦១	-	-	១៥៤,៣៥៤,៩៨៥	១៥៤,៣៥៤,៩៨៥
តម្លៃយោងដុលសរុប	៦,៤៦៦,៥៨១,៦១២	៥០,៥៤៣,១០៥	៤២៤,២៦១,០៦២	៦,៩៤១,៣៤៥,៧៧៩	៦,០៤៧,៩៥៤,៦៣២	៤៦,៧៨៨,៤៧១	៤០១,៩០៥,៧២៣	៦,៩៤៦,៦៤២,៨២៦
សរីរភាគឥត ECL	(២១,០៧៩,២៦៧)	(៦,៩១១,២៩៥)	(៥១,៥៦១,២០៦)	(៥៨,៥៥១,៧៦៨)	(៧,៨២៨,៨៦១)	(៣,២៦៤,៥៧៣)	(២៤,៥០២,១០៤)	(៣៥,៥៩៥,៥៣៨)
តម្លៃយោង	៦,៤៤៥,៥០២,៣៤៥	៤៣,៦២៣,៨១០	៣៧២,៦៩៩,៨៥៦	៦,៨៨២,៧៨៤,០១១	៦,០៤០,១២៥,៧៧១	៤៣,៥២៣,៨៩៨	៣៧៧,៤០៣,៦១៩	៦,៨៥១,០៤៧,២៨៨
សមមូលនិរន្តរភាពរហូតដល់ (កំណត់សម្គាល់ ៥)	២៥,៩៤៣,១៤៦,៩៣៥	១៧៥,៥៨៥,៥៣៥	១,៥០០,១៣៨,៦៥០	២៧,៦១៤,៨៤៥,៦៩៤	២៤,៦៧៧,៧៤៦,៧៧៤	១៧៧,៧៥៤,២៧៣	១,៥២៥,៣៥៣,៧៤៤	២៦,៣៧៧,០២១,៨១១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមផ្ទៃដីមបានរំលស់

	២០២៤				២០២៣			
	ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែត្រិទិស ECL មួយអាយុកាល		ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែត្រិទិស ECL មួយអាយុកាល		ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែត្រិទិស ECL មួយអាយុកាល		ដំណាក់កាលទី ២៖ ឥណទានដែលមានអ៊ីម៉ែត្រិទិស ECL មួយអាយុកាល	
	ដំណាក់កាលទី១៖ ECL ១២ខែ	ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ	ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ	ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
មិនមានចំណាត់ថ្នាក់	៣១.២០៩.៣១៥	-	៣១.២០៩.៣១៥	-	៣១.២០៤.៧៩៤	-	៣១.២០៤.៧៩៤	-
ស្ថាប័នអធិបតេយ្យ	៤៤០.០៥៧.៩២៨	-	៤៤០.០៥៧.៩២៨	-	៣២៦.៣៧៩.១៤០	-	៣២៦.៣៧៩.១៤០	-
តម្លៃយោងដុលសរុប	៤៧១.២៦៧.២៤៣	-	៤៧១.២៦៧.២៤៣	-	៣៥៧.៥៨៣.៩៣៤	-	៣៥៧.៥៨៣.៩៣៤	-
សំវិធានផល ECL	(៥២.០៣៥)	-	(៥២.០៣៥)	-	(៦២៩.២៦០)	-	(៦២៩.២៦០)	-
តម្លៃយោង	៤១៩.២៣២	-	៤១៩.២២២	-	៣៥៧.៥៥៤.៦៧៤	-	៣៥៧.៥៥៤.៦៧៤	-
សម្ព័ន្ធនិរន្តរៈរ៉ោន់រ៉ូល (កំណត់សម្គាល់ ៥)	១.៤៩៤.២៥១.២១២	-	១.៤៩៤.២៥១.២១២	-	១.៤៥៩.៧៩៤.០០៧	-	១.៤៥៩.៧៩៤.០០៧	-
ធនាគារ								
មិនមានចំណាត់ថ្នាក់	៣១.២០៩.៣១៥	-	៣១.២០៩.៣១៥	-	៣១.២០៤.៧៩៤	-	៣១.២០៤.៧៩៤	-
ស្ថាប័នអធិបតេយ្យ	៤៤០.០៥៧.៩២៨	-	៤៤០.០៥៧.៩២៨	-	៣២៦.៣៧៩.១៤០	-	៣២៦.៣៧៩.១៤០	-
តម្លៃយោងដុលសរុប	៤៧១.២៦៧.២៤៣	-	៤៧១.២៦៧.២៤៣	-	៣៥៧.៥៨៣.៩៣៤	-	៣៥៧.៥៨៣.៩៣៤	-
សំវិធានផល ECL	(៥២.០៣៥)	-	(៥២.០៣៥)	-	(៦២៩.២៦០)	-	(៦២៩.២៦០)	-
តម្លៃយោង	៤១៩.២៣២	-	៤១៩.២២២	-	៣៥៧.៥៥៤.៦៧៤	-	៣៥៧.៥៥៤.៦៧៤	-
សម្ព័ន្ធនិរន្តរៈរ៉ោន់រ៉ូល (កំណត់សម្គាល់ ៥)	១.៤៩៤.២៥១.២១២	-	១.៤៩៤.២៥១.២១២	-	១.៤៥៩.៧៩៤.០០៧	-	១.៤៥៩.៧៩៤.០០៧	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

២០២៤

	២០២៤				២០២៣			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារអាមេរិក	

សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៦៩០.៥២៤.២០៥	-	-	៦៩០.៥២៤.២០៥	៨៩.៦៩៣.៤៨២	-	-	៨៩.៦៩៣.៤៨២
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.២៩១.៣៤៤.៤៥២	-	-	១.២៩១.៣៤៤.៤៥២	១.៤១៨.០៩៩.០៦៥	-	-	១.៤១៨.០៩៩.០៦៥
មិនមានចំណាត់ថ្នាក់	១.១៤៥.៩១៣	-	-	១.១៤៥.៩១៣	១.៨៦២.៨២៥	-	-	១.៨៦២.៨២៥
តម្លៃយោងដុលសរុប	១.៩៨៧.០១៤.៥៧០	-	-	១.៩៨៧.០១៤.៥៧០	១.៥០៩.៦៥៩.៣៧២	-	-	១.៥០៩.៦៥៩.៣៧២
សវិធានធនលើ ECL	(៦២២.៩០៤)	-	-	(៦២២.៩០៤)	(១១៦.១៩៤)	-	-	(១១៦.១៩៤)
តម្លៃយោង	១.៩៨២.៣៩១.៦៦៦	-	-	១.៩៨២.៣៩១.៦៦៦	១.៥០៩.៥៤៣.១៧៨	-	-	១.៥០៩.៥៤៣.១៧៨
សមមូលនិរន្តរៈរៀប (កំណត់សម្គាល់ ៥)	៧.៩៧៩.១២៦.៤៤០	-	-	៧.៩៧៩.១២៦.៤៤០	៦.១៦៦.៤៨៣.៨៨២	-	-	៦.១៦៦.៤៨៣.៨៨២
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៦៨៩.៨២៨.៤៤៩	-	-	៦៨៩.៨២៨.៤៤៩	៨៨.០៨៣.៦៨៤	-	-	៨៨.០៨៣.៦៨៤
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.២៦៨.៧២១.២៦៤	-	-	១.២៦៨.៧២១.២៦៤	១.៣៩០.៧៩៤.៨៩១	-	-	១.៣៩០.៧៩៤.៨៩១
មិនមានចំណាត់ថ្នាក់	៣៩.៣០៦	-	-	៣៩.៣០៦	១៥.៨៧១	-	-	១៥.៨៧១
តម្លៃយោងដុលសរុប	១.៩៥៧.៦១៩.០១៩	-	-	១.៩៥៧.៦១៩.០១៩	១.៤៧៤.៨៩៤.៤៤៦	-	-	១.៤៧៤.៨៩៤.៤៤៦
សវិធានធនលើ ECL	(៥២០.៨៩០)	-	-	(៥២០.៨៩០)	(១២.៤២៥)	-	-	(១២.៤២៥)
តម្លៃយោង	១.៩៥៧.០៩៨.១២៩	-	-	១.៩៥៧.០៩៨.១២៩	១.៤៧៤.៨៨២.០២១	-	-	១.៤៧៤.៨៨២.០២១
សមមូលនិរន្តរៈរៀប (កំណត់សម្គាល់ ៥)	៧.៨៨១.១៨៣.៩៦៩	-	-	៧.៨៨១.១៨៣.៩៦៩	៦.០៤១.២៣៣.០៥៦	-	-	៦.០៤១.២៣៣.០៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	២០២៤				២០២៣			
	ដំណាក់កាលទី ១៖ មិនមានអ៊ីម៉ែត្រិក ECL		ដំណាក់កាលទី ២៖ ឥណទានដែលមិនមានអ៊ីម៉ែត្រិក ECL		ដំណាក់កាលទី ១៖ មិនមានអ៊ីម៉ែត្រិក ECL		ដំណាក់កាលទី ២៖ ឥណទានដែលមិនមានអ៊ីម៉ែត្រិក ECL	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សង្ខេបធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៤.០០០	-	-	៧៥៤.០០០	៧៥៤.០០០	-	-	៧៥៤.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	១០.៧៦៥.០៦៩	-	-	១០.៧៦៥.០៦៩	៧.៤០៩.៣៤៥	-	-	៧.៤០៩.៣៤៥
តម្លៃយោងដល់សរុប	១១.៥២៣.០៦៩	-	-	១១.៥២៣.០៦៩	៨.១៦៣.៣៤៥	-	-	៨.១៦៣.៣៤៥
សិរីធានឆលី ECL	(៣២.១៥៤)	-	-	(៣២.១៥៤)	(១៦៦.៩៦)	-	-	(១៦៦.៩៦)
តម្លៃយោង	១១.៤៩០.៩១៥	-	-	១១.៤៩០.៩១៥	៨.១៩៦.៣៨៩	-	-	៨.១៩៦.៣៨៩
សម្រួលនិរន្តរភាពរហូតដល់កំណត់សម្គាល់ ៥)	<u>៤៦.២៥០.៩១៧</u>	<u>-</u>	<u>-</u>	<u>៤៦.២៥០.៩១៧</u>	<u>៣៤.៩២៩.៤០១</u>	<u>-</u>	<u>-</u>	<u>៣៤.៩២៩.៤០១</u>
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៤.០០០	-	-	៧៥៤.០០០	៧៥៤.០០០	-	-	៧៥៤.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៨.៧៩៩.១៧១	-	-	៨.៧៩៩.១៧១	៧.៤១៦.៣៧៧	-	-	៧.៤១៦.៣៧៧
តម្លៃយោងដល់សរុប	៩.៥៥៣.១៧១	-	-	៩.៥៥៣.១៧១	៨.១៧០.៣៧៧	-	-	៨.១៧០.៣៧៧
សិរីធានឆលី ECL	(៧.៤៧៥)	-	-	(៧.៤៧៥)	(១៣.៧៤៦)	-	-	(១៣.៧៤៦)
តម្លៃយោង	៩.៥៤៥.៦៩៦	-	-	៩.៥៤៥.៦៩៦	៨.១៥៦.៦៣១	-	-	៨.១៥៦.៦៣១
សម្រួលនិរន្តរភាពរហូតដល់កំណត់សម្គាល់ ៥)	<u>៣៨.៤៣៥.៩១៦</u>	<u>-</u>	<u>-</u>	<u>៣៨.៤៣៥.៩១៦</u>	<u>៣៣.៣៣៦.០១៤</u>	<u>-</u>	<u>-</u>	<u>៣៣.៣៣៦.០១៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(២) កុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	២០២៤						២០២៣					
	ដំណាក់កាលទី ២៖			ដំណាក់កាលទី ៣៖			ដំណាក់កាលទី ២៖			ដំណាក់កាលទី ៣៖		
	ដំណាក់កាលទី១៖	ឥណទានដែលមិនមាន	អ៊ីម៉ែត្រមិន ECL	ដំណាក់កាលទី ២៖	ឥណទានដែលមាន	អ៊ីម៉ែត្រមិន ECL	ដំណាក់កាលទី ២៖	ឥណទានដែលមិនមាន	អ៊ីម៉ែត្រមិន ECL	ដំណាក់កាលទី ៣៖	ឥណទានដែលមាន	អ៊ីម៉ែត្រមិន ECL
	ECL ១២ ខែ	មួយឆ្នាំកាល	មួយឆ្នាំកាល	ECL ១២ ខែ	មួយឆ្នាំកាល	មួយឆ្នាំកាល	ECL ១២ ខែ	មួយឆ្នាំកាល	មួយឆ្នាំកាល	ECL ១២ ខែ	មួយឆ្នាំកាល	មួយឆ្នាំកាល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សង្ខេបធនាគារ												
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៦៧.០៩៥.៩៩៧	-	-	-	-	-	៦៧.០៩៥.៩៩៧	-	-	-	-	-
តម្លៃយោងដុលសរុប	៦៧.០៩៥.៩៩៧	-	-	-	-	-	៦៧.០៩៥.៩៩៧	-	-	៦៧.០៩៥.០០៥	-	៦៧.០៩៥.០០៥
សំវិធានឆនលី ECL	(៥២.៥៤០)	-	-	-	-	-	(៥២.៥៤០)	-	-	(១៤.៧៨២)	-	(១៤.៧៨២)
តម្លៃយោង	៦៧.០៤៣.៤៥៧	-	-	-	-	-	៦៧.០៤៣.៤៥៧	-	-	៦៦.៩៩៩.២២៣	-	៦៦.៩៩៩.២២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៦៩.៨៤៥.៩១៤	-	-	-	-	-	២៦៩.៨៤៥.៩១៤	-	-	២៧៣.៦៩១.៨២៦	-	២៧៣.៦៩១.៨២៦
ធនាគារ												
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៧៩.៨៩៦.៤៩៣	-	-	-	-	-	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៨០.៩២៣	-	៧៩.៨៨០.៩២៣
តម្លៃយោងដុលសរុប	៧៩.៨៩៦.៤៩៣	-	-	-	-	-	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៨០.៩២៣	-	៧៩.៨៨០.៩២៣
សំវិធានឆនលី ECL	(៨៥.៤០៤)	-	-	-	-	-	(៨៥.៤០៤)	-	-	(៦២.៣០៧)	-	(៦២.៣០៧)
តម្លៃយោង	៧៩.៨១១.០៨៩	-	-	-	-	-	៧៩.៨១១.០៨៩	-	-	៧៩.៨១៤.៦១៦	-	៧៩.៨១៤.៦១៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣២១.២៣៩.៦៣៣	-	-	-	-	-	៣២១.២៣៩.៦៣៣	-	-	៣២៦.០៥៩.០៤៦	-	៣២៦.០៥៩.០៤៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសាធារណៈ

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងជាសាធារណៈនៃហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ចាប់ពី៣០ថ្ងៃ ឬច្រើនជាងសម្រាប់ហ្វូស៊ីលីធីរយៈពេលវែង ឬចាប់ពី១៥ថ្ងៃ ឬច្រើនជាង សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហ្វូស៊ីលីធីកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ ត្រូវបានកំណត់សងដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់ព័ត៌មានឥណទានដែលហួសការកំណត់សង (“DPD”) ការវាយតម្លៃគុណភាពដោយអនុលោមតាមចំណាត់ថ្នាក់របស់ធនាគារកណ្តាល ការដាក់ពិន្ទុ និងការចាត់ថ្នាក់ឥណទាន ទៅតាមប្រភពដើមនៃលក្ខខណ្ឌវិនិច្ឆ័យតាមដំណាក់កាល ដូចបានបង្ហាញក្នុងតារាង ៣៩.១ (ច)។

ប្រសិនបើមានភស្តុតាងបង្ហាញថា មិនមានការកើនឡើងជាសាធារណៈនៃហានិភ័យឥណទាន ទាក់ទងនឹងការទទួលស្គាល់ដំបូងទេនោះ ការធ្វើសំវិធានធន លើការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹងត្រូវរស់រវើកជា ECL រយៈពេល១២ខែ។ សូចនាករមួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសង អាចជាការចង្អុលបង្ហាញពីការ កើនឡើងហានិភ័យនៃការខកខានសងដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ សម្ព័ន្ធធនាគារ និងធនាគារ កំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថា ហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីដែលមានចែងក្នុងកិច្ចសន្យា ត្រូវបានកែប្រែ ភស្តុតាងដែលបញ្ជាក់ពីលក្ខណវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ ECL មួយអាជ្ញកាល លែងត្រូវបានរាប់បញ្ចូលនូវប្រតិទិននៃការសងប្រាក់ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែនោះទេ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសាធារណៈនៃហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណវិនិច្ឆ័យ អាចកំណត់ពីការកើនឡើងជាសាធារណៈនៃហានិភ័យឥណទាន មុនឥណទាននេះមានការខកខានសង។
- លក្ខណវិនិច្ឆ័យ ដែលមិនស្របនឹងការកំណត់ ពេលដែលឥណទានបានហួសកាលកំណត់សង ។
- ការប្រឈមហានិភ័យ មិនត្រូវបានផ្ទេរដោយផ្ទាល់ពី ECL រយៈពេល ១២ខែទៅជាហ្វូស៊ីលីធីអ៊ុយមិន និង
- មិនមានការប្រែប្រួលជាសាធារណៈ ចំពោះសំវិធានធនលើការខាតបង់ពីការផ្ទេររវាង PD រយៈពេល ១២ខែ (ដំណាក់កាលទី១) និង PD មួយអាជ្ញកាល (ដំណាក់កាលទី២)។

និយមន័យ ការខកខានទូទាត់សង

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សង ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយមិន ដូចដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេលដែល៖

១) និយមន័យការខកខានទូទាត់សង/ ហ្វូស៊ីលីធី មិនដំណើរការ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី និងរយៈពេលវែងដែលកាលកំណត់ដំបូងលើសពីមួយឆ្នាំ ដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៨	LT*: ៩០ ដល់ក្រោម ១៨០ថ្ងៃ ST**: ៣១ថ្ងៃ ដល់ ៦០ថ្ងៃ	ក្រោមស្តង់ដា	ខកខាន/មិនដំណើរការ
	៩	LT*: ១៨០ ដល់ក្រោម ៣៦០ថ្ងៃ ST**: ៦១ថ្ងៃ ដល់ ៩០ថ្ងៃ	សង្ស័យ	
	១០	LT*: ចាប់ពី ៣៦០ថ្ងៃ ST**: ចាប់ពី ៩១ថ្ងៃ	បាត់បង់	

*LT ហួសស៊ីលីវើរយៈពេលវែង **ST ហួសស៊ីលីវើរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ឡារ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដា	ខកខាន/មិនដំណើរការ
	១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៣០ ដល់ ៦០ថ្ងៃ	ឃ្លាំមើល	ខកខាន/មិនដំណើរការ
	៦១ ដល់ ៩០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៩១ថ្ងៃ	បាត់បង់	

២) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានទៅជា ក្រោមស្តង់ដា សង្ស័យ ឬ បាត់បង់ ទោះបីថ្ងៃហួសកាលកំណត់សង (DPD) មិនចូលនៅលក្ខខណ្ឌការខកខានទូទាត់សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ការដាក់បញ្ចូលគ្នានៃឧបករណ៍សម្រាប់ការខាតបង់ដែលបានវាស់វែងលើមូលដ្ឋាន Collective

សម្រាប់ការខាតបង់ឥណទានរំពឹងទុកដោយបានយកកំរិតតាមមូលដ្ឋាន Collective ការដាក់បញ្ចូលនៃការប្រឈមហានិភ័យ ត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួម ដូចនេះការប្រឈមហានិភ័យក្នុងការដាក់បញ្ចូលគ្នាគឺមានលក្ខណៈដូចគ្នា។

រហូតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ធនាគារបានដាក់បញ្ចូលការខាតបង់ឥណទានដែលបានវាស់វែងទៅលើគំរូ ការគណនា ECL ដោយផ្អែក លើផលិតផល។ សម្រាប់ការិយបរិច្ឆេទបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារបាន វាយតម្លៃថា ការដាក់បញ្ចូលការខាតបង់ឥណទានដែលបានវាស់វែងលើគំរូការគណនា ECL ដោយផ្អែកលើការផ្តល់យោបល់ពី សវនកម្មខាងក្រៅលើឧស្សាហកម្មជៀសជៀសការឆ្លុះបញ្ចាំងលក្ខណៈហានិភ័យរួមពីការអង្កេតថ្មីៗរបស់ខ្លួននិងការវិវត្តនៃស្ថាន ភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ដូចគ្នានេះដែរ ព័ត៌មានលើការប្រមើលឃើញអនាគតត្រូវបានធ្វើបច្ចុប្បន្នភាពដោយផ្អែកលើការផ្លាស់ប្តូរទៅ ការដាក់បញ្ចូលគ្នាតាមផ្នែកឧស្សាហកម្ម។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត ដោយវាយតម្លៃថាហានិភ័យ ឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តដែរឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។ ព័ត៌មានដែលប្រមើលឃើញអនាគតត្រូវបានបញ្ចូលទៅក្នុងវិស័យផ្សេងៗដែលពាក់ព័ន្ធស្ថិតិវាងអត្រានៃការមិនសងប្រាក់ ដែល បានអង្កេតរបស់ធនាគារ និងអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs)។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាព អាជីវកម្ម ដោយចាប់ផ្តើមពី មូលដ្ឋាន កើនឡើង និងថយចុះ។ យោងតាមសេចក្តីសម្រេចរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ សម្ព័ន្ធធនាគារ និងធនាគារនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប្រូបាប៊ីលីតេដែលបានថ្លឹង លើសេណារីយ៉ូនីមួយៗត្រូវបានកំណត់ដោយផ្អែកលើកត្តាជំរុញ ជាក់លាក់នៃហានិភ័យឥណទានលើវិស័យសេដ្ឋកិច្ចដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត(ត)

លរ	អាជីវកម្ម/អនុវិស័យ	លទ្ធផលផ្ទៀងតាមប្រូបាប៊ីលីតេ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
		មូលដ្ឋាន	កើនឡើង	ថយចុះ
កសិកម្ម				
១	កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	៦០%	២០%	២០%
ឧស្សាហកម្ម				
២	វ៉ែ និង ការយកវ៉ែ	៦០%	២០%	២០%
៣	ផលិតកម្ម	៦០%	២០%	២០%
៤	សំណង់	៦០%	១៥%	២៥%
សេវាកម្ម				
៥	ការប្រើប្រាស់	៦០%	២០%	២០%
៦	ពាណិជ្ជកម្ម លក់ដុំ	៦០%	២៥%	១៥%
៧	ពាណិជ្ជកម្ម លក់រាយ	៦០%	២៥%	១៥%
៨	ការស្នាក់នៅ និង ការផ្គត់ផ្គង់ចំណីអាហារ	៦០%	២០%	២០%
៩	សិល្បៈ ការកម្សាន្ត និងការផ្សែប្រឌិត	៦០%	២០%	២០%
១០	សកម្មភាពហិរញ្ញវត្ថុ និង ធានារ៉ាប់រង	៦០%	២៥%	១៥%
១១	ការដឹកជញ្ជូន និង ការរក្សាទុកទំនិញ	៦០%	២៥%	១៥%
១២	ព័ត៌មាន និង ការទំនាក់ទំនង	៦០%	២០%	២០%
១៣	សកម្មភាពជួល និងភតិសន្យា	៦០%	២០%	២០%
១៤	សកម្មភាពអចលនទ្រព្យ	៦០%	១៥%	២៥%
១៥	ការអប់រំ	៦០%	២០%	២០%
១៦	សកម្មភាព សង្គមកិច្ច និង សុខភាពមនុស្ស	៦០%	២០%	២០%
១៧	សកម្មភាពនៃគ្រួសារ	៦០%	២០%	២០%
១៨	កម្ចីផ្សេងៗ	៦០%	២០%	២០%

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២៥% សម្រាប់ការកើនឡើង និង ១៥% សម្រាប់ការថយចុះ ដោយសារការរំពឹងទុកនៃអនុវិស័យទាំងនេះបន្តត្រឡប់ទៅកម្រិតកំណើនមុនការរាតត្បាតជំងឺ និងការអនុវត្តការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាពរបស់ធនាគារ។

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២០% សម្រាប់ការកើនឡើង និង ២០% សម្រាប់ការថយចុះ ដោយផ្អែកលើការរំពឹងទុកថាអនុវិស័យទាំងនេះនឹងបន្តកើនឡើង ទោះបីជាក្នុងល្បឿនយឺតជាងក៏ដោយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត(ត)

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ១៥% សម្រាប់ការកើនឡើង និង ២៥% សម្រាប់ការថយចុះ ដោយផ្អែកលើការវិភាគទុកថាអនុវិស័យទាំងនេះមានការជាប់គាំងដោយសារបញ្ហាប្រឈមសេដ្ឋកិច្ច។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ និងធនាគារបានបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី៖ ករណីមូលដ្ឋាន សេណារីយ៉ូកណ្តាលដែលបានកំណត់ប្រូបាប៊ីលីតេ ៦០% នៃការកើតឡើង និងសេណារីយ៉ូដែលតិចជាងពីរគឺ ២០% សម្រាប់ការកើនឡើង និង ២០% សម្រាប់ការថយចុះ។ ករណីមូលដ្ឋានត្រូវបានរៀបចំស្របជាមួយនឹងព័ត៌មានដែលប្រើប្រាស់ដោយ សម្ព័ន្ធធនាគារ និងធនាគារសម្រាប់គោលបំណងផ្សេងៗ ដូចជាការធ្វើផែនការយុទ្ធសាស្ត្រ និងការរៀបចំថវិកា។

វិធីសាស្ត្រជាយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យសម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យឥណទាននៅទូទាំងវិស័យផ្សេងៗ នៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗគ្នា ដែលបន្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តដែលបានជូនដំណឹង និងការអនុវត្តការគ្រប់គ្រងហានិភ័យ។

ការពិចារណាព័ត៌មានខាងក្រៅ រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលធនាគារជាតិនៃបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ ស្ថាប័នអន្តរជាតិឈានមុខដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកព្យាករណ៍សេដ្ឋកិច្ច ដែលជ្រើសរើសមកពីបណ្តាក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សា។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដោយប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) ហានិភ័យឥណទាន និងការបាត់បង់ឥណទាន។ អថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) របស់ប្រទេសកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់នៃ ECL របស់សម្ព័ន្ធធនាគារ។ ECL របស់ធនាគារ ត្រូវបានគ្របដណ្តប់ជាង ៨៣% និង ៧១% នៃ ECL របស់សម្ព័ន្ធធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងគ្នា។

សម្រាប់២០២៤ សេណារីយ៉ូសេដ្ឋកិច្ចនៃសំពៀតឥណទានរបស់ ធនាគារ ដែលបានប្រើរួមមានសូចនាករសំខាន់ៗដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨៖

វិស័យផ្សេងៗ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
១- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៣,៥០%	-២,២៤%	-១,៦៤%	១៤,៥៤%	១៤,៥៤%
កើនឡើង	២៤,៣៧%	២៥,៦៣%	២៦,២៣%	៤២,៤២%	៤២,៤២%
ថយចុះ	-៣១,៣៧%	-៣០,១២%	-២៩,៥២%	-១៣,៣៣%	-១៣,៣៣%
- អត្រាខ្សែរោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	១,៩០០០	១,២៣៤៨	១,២២៦៤	៤,៦១៦៨	៤,៦១៦៨
កើនឡើង	-២២,៦៤៦០	-២៣,៣១១១	-២៣,៣១៩៦	-១៩,៩២៩២	-១៩,៩២៩២
ថយចុះ	២៦,៤៤៥៩	២៥,៧៨០៨	២៥,៧៧២៤	២៩,១៦២៧	២៩,១៦២៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
២- ផលិតកម្ម					
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៤២%	១៧,៤៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
៣- ពាណិជ្ជកម្មលក់រាយ					
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០១៤ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៥២%	-៤,៥២%	-៤,៥២%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៤២%	១៧,៤៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៣,៥០%	-២,២៤%	-១,៦៤%	១៤,៥៤%	១៤,៥៤%
កើនឡើង	២៤,៣៧%	២៥,៦៣%	២៦,២៣%	៤២,៤២%	៤២,៤២%
ថយចុះ	-៣១,៣៧%	-៣០,១២%	-២៩,៥២%	-១៣,៣៣%	-១៣,៣៣%
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	១,៩០០០	១,២៣៤៨	១,២២៦៤	៤,៦១៦៨	៤,៦១៦៨
កើនឡើង	-២២,៦៤៦០	-២៣,៣១១១	-២៣,៣១៩៦	-១៩,៩២៩២	-១៩,៩២៩២
ថយចុះ	២៦,៤៤៥៥	២៥,៧៨០៨	២៥,៧៧២៤	២៩,១៦២៧	២៩,១៦២៧
- ដុល្លាររៀល					
មូលដ្ឋាន	-០,៤៤%	-០,៤៦%	-០,៤៥%	០,២២%	០,២២%
កើនឡើង	-១,៤៣%	-១,៤៥%	-១,៤៤%	-១,១៧%	-១,១៧%
ថយចុះ	០,៩៥%	០,៩៣%	០,៩៥%	១,៦១%	១,៦១%
៤- ការដឹកជញ្ជូន និងការរក្សាទុក					
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៤,៤២%	១៧,៤៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-២,១៧%	-២,១៧%
៥- សកម្មភាពអចលនទ្រព្យ					
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃGDP)					
មូលដ្ឋាន	១២៦,៦៤%	១២៤,៤៤%	១២៤,៦៨%	៩៤,០៣%	៩៤,០៣%
កើនឡើង	៧៦,៧៥%	៧៤,៥៥%	៧៤,៧៨%	៤៤,១៤%	៤៤,១៤%
ថយចុះ	១៧៦,៥៣%	១៧៨,៣៤%	១៧៨,៥៧%	១៤៣,៩២%	១៤៣,៩២%
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃGDP)					
មូលដ្ឋាន	៩,៣៦%	៩,២៩%	៩,២៩%	៩,៦៨%	៩,៦៨%
កើនឡើង	១០,២៥%	១០,១៨%	១០,១៨%	១០,៥៧%	១០,៥៧%
ថយចុះ	៤,៤៧%	៤,៤០%	៤,៤០%	៤,៧៩%	៤,៧៩%
- ដុល្លាររៀល					
មូលដ្ឋាន	-០,៤៤%	-០,៤៦%	-០,៤៥%	០,២២%	០,២២%
កើនឡើង	-១,៤៣%	-១,៤៥%	-១,៤៤%	-១,១៧%	-១,១៧%
ថយចុះ	០,៩៥%	០,៩៣%	០,៩៥%	១,៦១%	១,៦១%
៦- កម្ចីផ្សេងៗ					
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០១៤ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៩២%	-៤,៥២%	-៤,៥២%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៤,៤២%	១៧,៤៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-២,១៧%	-២,១៧%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

សម្រាប់២០២៣ សេណារីយ៉ូសេដ្ឋកិច្ចនៃសំពៀតឥណទានរបស់ ធនាគារ ដែលបានប្រើមុខងារស្ថិតនាករសំខាន់ៗដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧៖

ហានិភ័យ	២០២៣	២០២៤	២០២៥	២០២៦	២០២៧
១- ឥណទានខ្នាតតូច					
- ឥណទានក្នុងស្រុកផ្តល់ដល់វិស័យឯកជន (%នៃផលិតផលក្នុងស្រុកសរុប)					
មូលដ្ឋាន	១៦១,២៣%	១៦៥,៧២%	១៦៧,២៩%	៨៥,២៧%	៨៥,២៧%
កើនឡើង	៨៤,០៤%	៨៨,៥៣%	៩០,១០%	៨,០៨%	៨,០៨%
ថយចុះ	២៣៨,៤២%	២៤២,៩០%	២៤៤,៤៨%	១១២,៤៦%	១១២,៤៦%
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	១,៩០	១,២៣	១,២៣	១,៧៩	១,៧៩
កើនឡើង	(១១,៧៤)	(១២,៤៤)	(១២,៤៥)	(១១,៨៩)	(១១,៨៩)
ថយចុះ	១៥,៥៨	១៤,៩១	១៤,៩០	១៥,៤៧	១៥,៤៧
២- ឥណទានគេហដ្ឋាន					
- ផលិតផលក្នុងស្រុកសរុបតាមតម្លៃបច្ចុប្បន្នរបស់សហគ្រាស (% ពីមួយឆ្នាំទៅមួយឆ្នាំ)					
មូលដ្ឋាន	៩,០០%	៩,០០%	១០,០០%	១៣,០០%	១៣,០០%
កើនឡើង	២១,០០%	២១,០០%	២១,០០%	២៥,០០%	២៥,០០%
ថយចុះ	-៣,០០%	-៣,០០%	-២,០០%	២,០០%	២,០០%
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	២០,០០%	២២,០០%	២៤,០០%	៧១,០០%	៧១,០០%
កើនឡើង	-១៤៤,០០%	-១៤២,០០%	-១៤០,០០%	-៩៣,០០%	-៩៣,០០%
ថយចុះ	១៤៤,០០%	១៤៦,០០%	១៤៤,០០%	២៣៥,០០%	២៣៥,០០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើហ្វូស៊ីលីធីផ្សេងៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការខូចខាតឥណទានរបស់អតិថិជននាពេលបច្ចុប្បន្នភាព និងសក្តានុពល។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងឥណទានដែលបានចាត់ទុកឡើងវិញ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របដោយអនុលោមតាមគោលការណ៍គណនេយ្យ ដែលមានចែងក្នុងកំណត់សម្គាល់លេខ ២(ង)(iv)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនបណ្តាលឱ្យមានការមិនទទួលស្គាល់ (Derecognition)។ ការកំណត់ ថាតើហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីការប្រៀបធៀបនេះ៖

- ការខកខានសងមួយអាយុកាល (Lifetime PD) នៅកាលបរិច្ឆេទនៃការវាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ និង
- ការខកខានមួយអាយុកាល (Lifetime PD) ដែលនៅសល់ដែលបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យស្តីពីការទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឱ្យមានការមិនទទួលស្គាល់ ឥណទានថ្មីមួយត្រូវបានទទួលស្គាល់ និងបែងចែកសម្រាប់ដំណាក់កាលទី១ (សន្មតថាវាមិនមានឥណទានដែលមានអ៊ីម៉ែរមិននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែលម្អជាទូទៅរួមបញ្ចូលការពន្យារឥណទានប្រតិទិន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ (ត)

សំវិធានធនលើការខាតបង់

ក្នុងអំឡុងឆ្នាំសំវិធានធនលើ / (ការកាត់ត្រាត្រឡប់) ការខាតបង់អ៊ីម៉ែត្រមិន ដែលត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលបម្រើផ្សេងៗមានដូចខាងក្រោម៖

ឧបករណ៍ហិរញ្ញវត្ថុ	សម្ព័ន្ធធនាគារ					ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤	២០២៣	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៥១៨.៨៤៦	(១៧៧.៦៥៧)	២.១១២.២២១	(៧៣០.១៧០)	៩៧១.៤៩៤.៧៩៨	៥៤៦.៧៤៩	(១៩៩.៤២២)	២.២២៥.៤១៥	៣៣៧.០០៨.៩៤២	(៨១៩.៦២៤)
ឥណទាន និងប្រេបទាន	៨៤.៩៧៤.៤៩៦ (៥៧៧.២២៥)	៤១.៨២៤.៥២៥	៣៤៥.៩៣១.១៧៣	១៧១.៤៩៤.៧៩៨	៥៣.៦៥២ (២.៣៤៩.៨៨៣)	៨២.៧៤២.៤៤០ (៥៧៧.២២៥)	៩៣.០៥៤ (២៣.២៥២)	៩៣៤៩.៨៨៣	(២.៣៤៩.៨៨៣)	៥៣.៦៥២ (៩៥.៥៦៦)
ទ្រព្យសកម្មផ្សេងៗ	៣៦.២២៣	២៣.៧២៨	១៤៧.៤៦៤	៩៧.៦៨៦	៩៧.៦៨៦	(៥.៦៣៤)	(២៣.២៥២)	(២២.៩៣៦)	៣៣៦.៨៦១.៩៣៤	១៥៤.០៩៧.៧៥៥
	៨៤.៩៥២.៣៤០	៤១.៦៨៣.៦៩០	៣៤៥.៨៤០.៩៧៥	១៧១.៣១៩.៩៦៦	៩៧១.៣១៤.៩៦៦	៨២.៧៤៦.៧៣០	៣៤.៨៦៦.៦០៧	៣៣៦.៨៦១.៩៣៤	៩៣៤.៨៦៦.០៤៩	១៥៤.០៩៧.៧៥៥
កិច្ចសន្យាធានាហិរញ្ញវត្ថុ	៣៧.៧៥២	២.១៤០	១៥៣.៦៨៨	៨.៩៦០	៨.៩៦០	២៣.០៧៨	(១៥.៥១៤)	៩៣.៩៥១	(៦៣.៧៧៩)	
សរុប	៨៤.៩៩០.០៩២	៤១.៦៨៥.៨៣០	៣៤៥.៩៩៤.៦៦៣	១៧១.៣២៨.៩២៦	៩៧១.៣២៣.៩២៦	៨២.៧៦៩.៨០៨	៣៤.៨៥១.០៩៣	៣៣៦.៩៥៥.៨៨៩	៩៣៦.៩៥៥.៨៨៩	១៥៤.០៩៧.៧៥៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សិវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញការបម្រែបម្រួលសិវិធានធនលើការខាតបង់រវាងការិយបរិច្ឆេទចាប់ផ្តើម និងចុងឆ្នាំ តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

គណនានិងរូបប្រទានតាមផ្ទៃដីធានារំលស់	២០២៤						២០២៣					
	ដំណាក់កាលទី ១		ដំណាក់កាលទី ២		ដំណាក់កាលទី ៣		ដំណាក់កាលទី ១		ដំណាក់កាលទី ២		ដំណាក់កាលទី ៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ												
នាដើមឆ្នាំ	៨.៩៦៦.៦៤៩	៥.៣២២.៣៣៣	៤១.៣៥៧.៧៩៦	៥៥.៦៤៦.៧៧៨	២០.៤៧២.៧៦៦	៣.៩៨០.៧១១	១៧.៧៨៩.១៤៥	៤២.២៤២.៦៦២				
ផ្ទេរទៅ/(កាត់ចេញពី)៖												
ដំណាក់កាលទី ១	(៣៥៧.៨៤២)	២៩.៥៨៣	៣២៨.២៥៩	-	(១១.៥៥៧.៦៥២)	៤៤៥.០៤៥	១១.១១២.៥៦៧	-				
ដំណាក់កាលទី ២	១.១១០.៩១២	(២.៧៥២.៨១៩)	១.៦៤១.៩០៧	-	១.១៦៦.៨៣៤	(៣.០៦៧.៦៧០)	១.៩០០.៨៣៦	-				
ដំណាក់កាលទី ៣	២៩៥.៥៤៦	៣២.០៤២	(៣២៧.៥៨៨)	-	១៨២.៣៧៤	១០២.៣១១	(២៨៤.៧៣៥)	-				
ការវិនិយោគទ្វីត្រីភាសាស្រីស												

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(គ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

សំណួរ	ដំណាក់កាលទី ១		ដំណាក់កាលទី ២		ដំណាក់កាលទី ៣		សរុប	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក					
១. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	៧៨.២៤៨.៨៦១	៣.២៦៤.៥៧៣	២៤.៥០២.១០៤	៣៩.៥៩៩.៥៣៨	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
២. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	២៨២.៥១២	២៧.៨៦៥	៣០៥.៨៦៤	៣៩.៥៩៩.៥៣៨	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៣. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	២៦៩.៣៧៩	២៨.២០៣	(២៩៧.៥៤២)	៣៩.៥៩៩.៥៣៨	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៤. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	៣.១៣៩.៤៨០	១.១៥៩.៨២៤	៦០.៣៥២.៦៧៧	៦៤.៦៥១.៩៨៥	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៥. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	១២.៨៨៦.៦២០	៥.៦៧៧.៥៤០	១០.៩៩០.៣៩៣	២៩.៥៥៤.៥៥៣	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៦. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	(៣០.៣៤៨.៤៦៥)	(១.៣៩៤.២៨៣)	(៦.៩៩០.៩៥០)	(១១.៧២៩.៧៩៨)	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៧. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	(១៧.៦៣០)	(៩៣៤)	(៤២.៩២៩.៣៤៩)	(៤២.៩៤៧.៩១៣)	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៨. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	៦២.២៣៩	១.៣៧៤	៦១.៦៨៦	៦៤.៦៥១.៩៨៥	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
៩. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	២១.០៧៩.២៦៧	៦.៩១៩.២៩៥	៥១.៥៦១.២០៦	៥៤.៥២៦.៤៩១	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨
១០. តើមានការប្រែប្រួលអ្វីខុសគ្នាទៅវិញទៅមករវាងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ប្រព័ន្ធគណនេយ្យ?	៨.៤៨៤.០៥០	២៧.៨៥០.១៦២	២០៧.៥៣៣.៨៥៤	២១០.២២៨.០៦៦	៦.៨៦១.៣៦៣	៣៨.៣២២.២៧៤	១៧.៤៦៣.៣៣១	២៤.១៥៦.៩៦៨	១១៦.៧៦៤.១១៣	១៦១.៧៦៤.១១៣	២៤.១៥៦.៩៦៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២០២៤				២០២៣			
	ដំណាក់កាល ទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាដើមឆ្នាំ	១១៦.១៩៥	-	-	១១៦.១៩៥	៣០៤.២៦៩	-	-	៣០៤.២៦៩
សំវិធានធន/(កាត់ត្រាត្រឡប់)/លើការខាតបង់តម្លៃអ៊ីម៉ែត្រិក	៥១៤.៨៤៦	-	-	៥១៤.៨៤៦	(១៧៧.៦៥៧)	-	-	(១៧៧.៦៥៧)
ក្នុងឆ្នាំ	(១២.១៣៣)	-	-	(១២.១៣៣)	(១៤.៤១៤)	-	-	(១៤.៤១៤)
លម្អៀងពីការប្តូរប្រាក់បញ្ញើ	៦២២.៩០៨	-	-	៦២២.៩០៨	១១៦.១៩៤	-	-	១១៦.១៩៤
នាចុងឆ្នាំ	២២៦.៨០៨	-	-	២២៦.៨០៨	៤៧៤.៦៥៣	-	-	៤៧៤.៦៥៣
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)	២.៥០៧.២០៥	-	-	២.៥០៧.២០៥	៤៧៤.៦៥៣	-	-	៤៧៤.៦៥៣

ធនាគារ

នាដើមឆ្នាំ

សំវិធានធន/(កាត់ត្រាត្រឡប់)/លើការខាតបង់តម្លៃអ៊ីម៉ែត្រិក

ក្នុងឆ្នាំ

លម្អៀងពីការប្តូរប្រាក់បញ្ញើ

នាចុងឆ្នាំ

សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)

១២.៤២៥	-	-	១២.៤២៥	២២៣.២៤៥	-	-	២២៣.២៤៥
៥៤៦.៧៤៩	-	-	៥៤៦.៧៤៩	(១៩៩.៤២២)	-	-	(១៩៩.៤២២)
១.៧១៦	-	-	១.៧១៦	(១១.៣៩៨)	-	-	(១១.៣៩៨)
៥២០.៤៩០	-	-	៥២០.៤៩០	១២.៤២៥	-	-	១២.៤២៥
២.២៥៧.៥៨២	-	-	២.២៥៧.៥៨២	៥០.៧៥៦	-	-	៥០.៧៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៩.១ ហានិភ័យឥណទាន (ត)
(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សិរិធានធនលើការខាតបង់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២០២៤				២០២៣			
	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី១		ដំណាក់កាលទី២	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាដើមឆ្នាំ	១៦.៦៩៦	-	-	-	៥១.៥៩៧	-	-	៥១.៥៩៧
សិរិធានឥណទានលើការខាតបង់តម្លៃអ៊ីម៉ែត្រិកក្នុងឆ្នាំ	៣៦.២២៣	-	-	-	២៣.៧៦៤	-	-	២៣.៧៦៤
លម្អៀងពីការប្តូរប្រាក់បញ្ញើ	(២០.៧៦១)	-	-	-	(៥៤.៦៦៩)	-	-	(៥៤.៦៦៩)
នាចុងឆ្នាំ	៣២.១៥៨	-	-	-	១៦.៦៩៦	-	-	១៦.៦៩៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២៩.៤៣៦	-	-	-	៦៤.២០៣	-	-	៦៤.២០៣

ធនាគារ								
នាដើមឆ្នាំ	១៣.៧៨៦	-	-	-	១៣.៧៨៦	-	-	៣៦.៩០២
កត់ត្រាទ្រទ្រង់លើការខាតបង់តម្លៃអ៊ីម៉ែត្រិកក្នុងឆ្នាំ	(៥.៦៣៤)	-	-	-	(៥.៦៣៤)	(២៣.២៥២)	-	(២៣.២៥២)
លម្អៀងពីការប្តូរប្រាក់បញ្ញើ	(២៧៧)	-	-	-	១៣៦	-	-	១៣៦
នាចុងឆ្នាំ	៧.៨៧៥	-	-	-	១៣.២៨៨	-	-	១៣.៧៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣១.៦៩៧	-	-	-	៥៦.៣១៦	-	-	៥៦.៣១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សិទ្ធិធានាលើការខាតបង់ (ត)

ការវិនិយោគលើមូលបត្របំណុល	២០២៤			២០២៣		
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ						
នាដើមឆ្នាំ	៦២៩.២៦០	-	-	៦២៩.២៦០	៦១៦.២០៥	-
(កត់ត្រាត្រឡប់)/សិទ្ធិធានាលើការខាតបង់						
តម្លៃអ៊ីម៉ែត្រមិនក្នុងឆ្នាំ	(៥៧៧.២២៥)	-	-	(៥៧៧.២២៥)	១៣.០៥៤	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១	-
នាចុងឆ្នាំ	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-
	២០៩.៤៤១	-	-	២០៩.៤៤១	២.៥៧០.៥២៧	-
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)						
ធនាគារ						
នាដើមឆ្នាំ	៦២៩.២៦០	-	-	៦២៩.២៦០	៦១៦.២០៥	-
(កត់ត្រាត្រឡប់)/សិទ្ធិធានាលើការខាតបង់						
តម្លៃអ៊ីម៉ែត្រមិនក្នុងឆ្នាំ	(៥៧៧.២២៥)	-	-	(៥៧៧.២២៥)	១៣.០៥៤	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១	-
នាចុងឆ្នាំ	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-
	២០៩.៤៤១	-	-	២០៩.៤៤១	២.៥៧០.៥២៧	-
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)						

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	២០២៤				២០២៣			
	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី១		ដំណាក់កាលទី២	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាដើមឆ្នាំ	១៤.៧៨២	-	-	-	១៤.៧៨២	-	-	១២.៦២៩
សវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រិកនិងក្នុងឆ្នាំ	៣៧.៧៥២	-	-	-	៣៧.៧៥២	-	-	២.១៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	៦	-	-	-	៦	-	-	(២៧)
នាចុងឆ្នាំ	៥២.៥៤០	-	-	-	៥២.៥៤០	-	-	១៤.៧៤២
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)	២១១.៤៧៤	-	-	-	២១១.៤៧៤	-	-	៦០.៣៤៤

ធនាគារ

នាដើមឆ្នាំ	៦២.៣០៧	-	-	-	៧៧.៤១៥	-	-	៧៧.៤១៥
សវិធានធន/(កាត់ត្រាត្រូវប្រែ)លើការខាតបង់តម្លៃអ៊ីម៉ែត្រិកនិងក្នុងឆ្នាំ	២៣.០៧៤	-	-	-	(១៥.៥១៤)	-	-	(១៥.៥១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩	-	-	-	១០	-	-	១០
នាចុងឆ្នាំ	៨៥.៤០៤	-	-	-	៦២.៣០៧	-	-	៦២.៣០៧
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)	៣៤៣.៧៥១	-	-	-	២៥៤.៥២៤	-	-	២៥៤.៥២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់រវង់ ECL

តារាងខាងក្រោមគឺជាការវាស់វែង ECL របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឆ្នាំ២០២៣ ដែលបណ្តាលមកពីការផ្លាស់ប្តូរយ៉ាងសមស្របក្នុងការប៉ាន់ស្មានពីការសន្មតជាក់ស្តែងដែលបានប្រើប្រាស់ ក្នុងការសន្មតអំពីអថេរសេដ្ឋកិច្ចរបស់ធនាគារ។

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេណារីយ៉ូ ដុល្លារអាមេរិក	ការកើនឡើង សេណារីយ៉ូ ពាន់រៀល	ការថយចុះ សេណារីយ៉ូ ពាន់រៀល
ថ្ងៃទី៣១ ធ្នូ ២០២៤						
១- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(៤១២.៥០០)	៣០៤.៧៣៨	(១.៦៦០.៣១៣)	១.២៤២.៦៦៩
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-២៤,៥៥	២៤,៥៥				
២- ផលិតកម្ម			(៩៦៦.៣៥៧)	១.៦០៤.៤៩៧	(៣.៤៨៩.៥៥៦)	៦.៤៥៤.១០០
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៣- ពាណិជ្ជកម្មលក់រាយ			(៦.៤៧៣.៨២៥)	១១.៤៥៥.២២៧	(២៦.០៥៧.១៤៥)	៤៦.១១៩.៣៦៤
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០១៤ថេរ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-២៤,៥៥	២៤,៥៥				
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
៤- ការដឹកជញ្ជូន និងការរក្សាទុក			(១.០២៣.៦៣៤)	២.០៧១.២៣៦	(៤.១២០.១៤៤)	៤.៣៣៦.៧២៣
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៥- សកម្មភាពអចលនទ្រព្យ			(៦២.៥២៤)	២៦.០៦០	(២៥១.៦៧៧)	១០៤.៤៩០
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃGDP)	-៤៩,៤៩%	៤៩,៤៩%				
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃGDP)	០,៤៩%	-០,៤៩%				
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
៦- កម្ចីផ្សេងៗ			(១.៨៦១.៦១៥)	៤.០១៣.៨១១	(៧.៤៩២.៩៩៩)	១៦.១៥៥.៥៩១
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០១៤ថេរ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេណារីយ៉ូ ដុល្លារអាមេរិក	ការកើនឡើង សេណារីយ៉ូ ពាន់រៀល	ការថយចុះ សេណារីយ៉ូ ពាន់រៀល
ថ្ងៃទី៣១ ធ្នូ ២០២៣						
១ - ឥណទានខ្នាតតូច			(៤០៥.៦៥៤)	៣១៧.០៣២	(១.៦៥៧.០៩៧)	១.២៩៥.០៧៦
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន(%នៃGDP)	-៧៧,១៩%	៧៧,១៩%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-១៣,៦៨	១៣,៦៨				
២ - ឥណទានគេហដ្ឋាន			(២០២.៦៧៥)	៣៩២.៩២៨	(៨២៧.៩២៧)	១.៦០៥.១១២
- ផលិតផលក្នុងស្រុកសរុបតាមតម្លៃបច្ចុប្បន្នរបស់សហគ្រាស (% ពីមួយឆ្នាំទៅមួយឆ្នាំ)	១២,០០%	-១២,០០%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-១,៦៤	១,៦៤				

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារដែលជាហានិភ័យនៃការខាតបង់ដែលមាននៅក្នុង និងក្រៅតារាងតុល្យការនៃស្ថានភាពឡើងចុះនៃអត្រាចំណូលរូបិយប័ណ្ណ រួមមានអត្រាការប្រាក់ តម្លៃមូលធន អត្រាប្តូររូបិយប័ណ្ណ បរទេស ឧបករណ៍និស្សន្ទ និងតម្លៃផ្សេងៗទៀត ដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការសម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) ហានិភ័យអត្រាការប្រាក់៖ អាចនាំមកនូវការខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល នៅពេល អត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរយ៉ាងទៀងទាត់ ឬនៅដែលខុសគ្នា។ និង
- (ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស៖ អាចនាំមកនូវការខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។

ហានិភ័យរត្តធាតុដើម និងតម្លៃមូលធន មិនត្រូវបានអនុវត្តខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ មិនមាន វិនិយោគ (ជួញដូរ) ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាល លើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យយ៉ាងទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុងដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ៖

- ស្របទៅតាមគោលនយោបាយធនាគារអឺរ៉ុប សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ទុកទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារ មិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលបានចំណូលបានមកពីការជួញដូរផ្ទុកមុខ (Proprietary Trading) ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃ មូលបត្រ។
- កម្រិតកំណត់ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជាគឺបានកំណត់កម្រិតផលប៉ះពាល់អវិជ្ជមាន នៃហានិភ័យទីផ្សារ និងមិនបង្កើតឱកាសសម្រាប់ការជួញដូរផ្ទុកមុខទេ (Proprietary Trading)។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់នៃរតនាភិបាល។

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ៖

- កម្រិតកំណត់បទប្បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណនិងរូបិយប័ណ្ណបរទេសសរុប គួរត្រូវអង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានកម្រិតកំណត់ខាងក្នុងដែលទាប ជាងកម្រិតកំណត់របស់បញ្ញត្តិដើម្បីឱ្យមានដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាអចិន្ត្រៃយ៍ទៅតាមកម្រិតកំណត់ដោយបទប្បញ្ញត្តិ។
- នាយកដ្ឋាន និងការិយាល័យដែលពាក់ព័ន្ធ គួរវាយតម្លៃយ៉ាងទៀងទាត់ និងត្រួតពិនិត្យតាមដានលើ ហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ ALCO និងប្រធាននាយកប្រតិបត្តិ។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការស្មើស្មើកម្រិតកំណត់បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះ គួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានលើស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការវិនិយោគហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានវាស់វែងតាម FVOCI ហើយត្រូវបានកំណត់តម្លៃតាមតម្លៃសមស្របដោយអនុលោមតាមវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៣៩។ សម្ព័ន្ធធនាគារនិងធនាគារប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការប្រឈមហានិភ័យរបស់ខ្លួន។

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែល លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងមានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែល តម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលដោយសារ ការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ គម្លាតការប្រាក់ (Interest Margin) អាចកើនឡើងដោយសារការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ។ ប្រាក់កម្ចីដែលបានផ្តល់ក្នុងអត្រាការប្រាក់អថេរ ធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការផ្តោះប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ សេដ្ឋកិច្ចលើការបង្វិលប្រាក់កម្ចីពីអត្រាអថេរទៅអត្រាថេរ និងប៉ះពាល់ដល់ការទទួលស្គាល់ ចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលបានប្រាក់កម្ចីតាមអត្រាអថេរ និងប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាមអត្រាថេរដោយផ្ទាល់។ តាមការផ្តោះប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗ ដើម្បីផ្តោះប្តូរតាមវេលាជាក់លាក់ (ជាចម្បងតាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងចំនួន អត្រាថេរ និង អត្រាអថេរ ក្នុងកិច្ចសន្យា ត្រូវបានគណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងនៅទំព័រនាបង្ហាញពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌាប្រតិទានកាលផុតកំណត់សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ -សុទ្ធ

ការនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលគតិសន្យា

ប្រាក់កម្ចី

បំណុលនូវបំបន្សំ

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

កម្លាំងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុសរុប

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ដ)

ចំណែកនៃឥណទានវិបារប្រើមិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូរប្រាក់ប័ណ្ណបរទេស

កម្លាំងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុសរុប

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ដ)

សម្ព័ន្ធធនាគារ					សរុប	
រហូតដល់ ទំរង់	ទំរង់	កំរង	ទំរង់	លើស	មិនមានការប្រាក់	ដុល្លារអាមេរិក
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
-	-	-	-	-	៥១៣.៩៤២.១២៣	៥១៣.៩៤២.១២៣
២២៩.៨៨០.១០៥	៣៩.៧៣៤.៦១៧	៩.៩៨៦.៧៤៧	-	-	១.៦៦២.៧៩០.១៩៣	១.៩៨២.៣៩១.៦៦២
១២១.៧២២.១៦៨	២២២.០៤២.៤៦៤	៩១.៧៥៩.៤០៤	៣៦.០៥០.៧៧២	-	១.៨៩៦.៧១០	៤៧១.៨០៤.៨៧៨
២៨៥.៩៩៣.៨៨២	២៨៣.៤៩០.២៣៧	១.០៧៤.០០៤.០៥៤	៤.៤៤៤.៩៧៦.៩៨៩	៨៩៤.៦៩៤.៩៨២	-	៧.០២៣.១៦៤.១០៤
-	-	-	-	-	២.២៥០.២៤៦	២.២៥០.២៤៦
-	-	-	-	-	១១.៤៩០.៩១១	១១.៤៩០.៩១១
៦៧៧.៦៣៦.១១៥	៥៤៥.២៦៧.៧១៨	១.១៧៥.៧៥៤.២០៥	៤.៥២១.០២៧.៧៦១	៨៩៤.៦៩៤.៩៨២	២.១៩០.៦៦៣.១៤៣	១០.០០៥.០៤៣.៩២៤
៧៨.៧៩២.៦៥៨	៤៧.៧១៥.០៤៤	៦៦.៤៥៩.៦៥៨	៣១.៤៩០.៤៤២	៨៤.៩៥៥.០០០	៨៧.១០៦.៥៤៩	៣៩៦.៥១៤.៣៥១
៣.៧០៤.៥៣៤.៤១៤	៦៦៤.៩៧០.១៩៦	១.៨២៤.៥៦៥.០៧៩	៧៩១.៤៤៩.៤៣១	៤៦.៥៤៦.៧៦០	៩១៤.០៧៥.៥៥៤	៧.៩៦២.៥៤១.៤៣៤
១.២៥១.៨១២	១.៩៤៣.៨៣១	៩.៣៤៩.៨៣៤	២០.០៧១.៧២៩	២.៤០៤.៥៤២	-	៣៥.០២១.៧៤៨
៨៥.១០៤.១៦៩	២០៤.៤៥០.២៩៨	២៧៤.០៩៩.៤២៩	៣៤.៧៣៧.៦៤៤	៤៦៦.៣៣៥	-	៦០៦.៤៥៧.៨៧៥
-	២០៧.៧០៩	៨០.១៤៤.៤១៨	៥៣.៦០៧.៥៤៤	៤៤.៨០២.៤៣៧	-	១៧៤.៧៦២.១០៨
-	-	-	-	-	៥៩.៨៧០.២៤៨	៥៩.៨៧០.២៤៨
៣.៨៧៣.៦៨៣.០៥៣	៩២៧.២៨៧.០៧៨	២.២៦២.៦១៤.៤១៨	៩៣១.៧៥៦.៧៩០	១៧៩.១៧០.០៧៤	១.០៦៥.០៥២.៣៥១	៩.២៣៩.៥៦៧.៧៦៤
(៣.១៩៦.០៤៦.៩៣៨)	(៣.៨២០.១៩៤.៣៦០)	(១.០៤៦.៨៦៤.២១៣)	៣.៥៨៩.២៧០.៩៧១	៧១៥.៥២៤.៩០៨	១.១២៥.១១០.៧៩២	៧៦៥.៤៧៦.១៦០
(១២.៨៦៤.០៤៨.៩២៥)	(១.៥៣២.៦២៧.៩២៤)	(៤.៣៧៤.៦២៤.៤៥៧)	១.៤៤៦.៨១៥.៦៥៤	២.៨៧៩.៩៨៧.៧៥៥	៤.៥៣០.៥៤៣.៤៣៧	៣០.៨១០.៤១៥.៥៤៤
-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
-	-	-	-	-	៧៦.៣៣៧.៧៥៣	៧៦.៣៣៧.៧៥៣
-	-	-	-	-	-	-
-	-	-	-	-	៣៧៤.១០៤.៩២៣	៣៧៤.១០៤.៩២៣
-	-	-	-	-	១.៥២១.៨៨៨.៤១៥	១.៥២១.៨៨៨.៤១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៩៥.៧៩៣.៥៦៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៧២.៤៣៧.២៣៥	៥០២.៩០៩	៥០១.៩១០	-	-	១.៤៣៦.១០១.១២៤
ការនិយោគហិរញ្ញវត្ថុ	២៤០.១៩៦.៣៦១	៤៨.១៤៤.៨២២	១០.៩៣៦.៤៩៦	-	-	១.៩៣៧.៥៤៤.៣៤៤
គណនាន និងបុរេប្រទាន-សុទ្ធ	២៣៤.៥១២.៣៥៣	២៤៩.៦៥៥.៨២៤	១.១៣៦.២០៥.៩៥៤	-	-	៦.២០១.១១២.២០៩
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៥.៧៤៦.៦៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៥៥០.៦៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤៧.១៤៥.៩៤៩	៣៣៤.៣៤៣.៥៥៩	១.១៤៤.០៤៤.៣៦៤	៤.០០០.៩៣៤.៩៦១	៩៩៦.២៤៥.៩៦៧	៤៨.៧៤៤.៤៣៦.៦២០
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើសរុបធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤០.៣២០.៧២៦	៦៤.៥២៧.៩៩៧	៧០.៤៤៤.០៧៦	៤២.៩០៥.៥២២	៨១.៤៥០.០០០	៤១៩.៧៩២.៦២០
ប្រាក់បញ្ញើសរុបអតិថិជន	២.៩១១.៤៧១.៩០៤	៦១៣.៦៥១.៣៩៤	១.៦១៩.៥៩៤.៤៧៤	៩៥៥.០៥៥.៨៧៩	៥៥.១៥២.៤៩១	៦.៨០៤.០២០.៤១៩
បំណុលកម្ចី	១២៥៩.០២០	១.៧៩៣.១៩៦	៩.០៤៧.៤២២	១៩.៤៦៥.៩៥០	៩៦១.៦៩៩	៣២.៥២៧.៦៤៧
ប្រាក់កម្ចី	១០៤.៣៦៨.១៧៦	៣២៤.៧៩០.៣៦១	២០៧.៧៣៣.០១១	២១៤.៣២៦.៤៧០	៤.៥៩៥.៥៣២	១.១៧០.៥៣៣.៥៥០
បំណុលបន្ទាប់បន្សំ	-	-	-	-	-	៤៣.៥៩១.០០៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៧៦.០២៥.១៤០
បំណុលហិរញ្ញវត្ថុសរុប	៣.០៩៧.៤១៩.៨២៦	១.០០៤.៧២២.៩៤៨	១.៩៣៣.៣៨៣.៨០៨	១.២៩១.៩៤៤.២៩៥	១.២៦៤.៥៥៩.១០៩	៨.២២២.០២១.៨២៦
កម្លាំងទិញសមត្ថភាពប្រាក់សុទ្ធ	(២.៥៥០.៦៧៣.៨៧៧)	(៦៦៦.៤១៩.៣៤៩)	(៧៨៥.៣៣៩.៤៤៤)	(២.៧០៤.៩៩០.៦៦៦)	(៨១៩.៣៨៦.៤៥៤)	(៦.៩០៤.៨០៨.៦៧០)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១០.៤១៩.៥០២.៧៤៩)	(២.៧២២.៣២៣.២០៤)	(៣.២០៤.១១១.៦២៩)	១១.០៦៦.២២៦.៨៧១	៣.៣៤៧.១៩៥.៣១៥	៤.៧៤១.៥១១.៩០៤

ចំណែកនៃធនទានិច្ចប្រែប្រួលមិនបានប្រើប្រាស់
 កាឡានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ
 កម្លាំងទិញសមត្ថភាពប្រាក់សុទ្ធ
 សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៣	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	៤៨៦.៥៨៤.៣១៧	៤៨៦.៥៨៤.៣១៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៧២.៤៣៧.២៣៥	-	-	-	១.៤០៦.៤៤៤.៧៤៦	១.៤៧៨.៨៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	២៤០.១៩៦.៣៦១	៤៨.១៤៤.៨២២	១០.៩៣៦.៤៩៦	៥៦.២៩៣.៨៣៦	១.៩៣២.៨៦៩	៣៥៧.៥៤៤.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	២២៤.១៤៥.៧៤៨	២៨១.១០៣.៧៥០	១.១០៦.២០៤.៤៧០	៣.៨៥៦.០៦៤.៦៧៦	៩៨៩.៥៩៧.២៤៤	៦.៤៥៧.០៤៣.២៨៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.១៦០.៥៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៣៦.៧៧៩.៣៤៤	៣២៥.២១៥.៥៧២	១.១១៧.១៤០.៩៦៦	៣.៩១២.៣៥៤.៩១២	១.៩០៤.៨៦៩.២៤៩	៨.៧៩៣.៩៦១.២៨៧
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧៤.៧៨៣.៩២០	៥៨.៦៨៤.៤៩៥	៤៦.៣៥៤.៤១៦	៤១៦.៣៤៧.៧៨៧	៨៣.៤៩០.៣០៩	៣៨៦.៤០៥.៩២៧
ប្រាក់បញ្ញើរបស់អតិថិជន	២.៨៨៥.៤៥៧.៤១៧	៦០៦.៨០៥.០៦១	១.៥៩៥.១៣១.៤៩៣	៩៣៥.៩៧២.៣៣៣	៦៤០.៤០០.១២៩	៦.៧១៥.២៨៩.០២៥
បំណុលគតិសន្យា	១២១២.៥០៦	១.៧៥២.៥៥៩	៨.៧២៣.៥០០	១៨.៧០៥.២៤០	-	៣០.៥៤៧.៣៤៨
ប្រាក់កម្ចី	១០៤.៣៦៤.១៧៦	៣២១.១១៧.០៧៣	២០០.៩០៤.៥៧៧	២១២.៩៣៤.៩៩៥	-	៨៤៣.៤១៨.៥៩១
បំណុលបន្ទាប់បន្សំ	-	-	២៦.១២០.៤២១	៥៦.១៩៤.៤៧៤	-	៨២.៤៨៩.៩១៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.១៣៥.២០៤.៦៩១
បំណុលហិរញ្ញវត្ថុសរុប	៣.០៦៥.៨២២.៤១៩	៩៨៨.៣៦៣.១៤៨	១.៨៧៧.២៨២.៤០៧	១.២៦៥.៤៤៥.៥២៩	៧៦៦.៣៨០.៣៥៦	៨.៩៥៥.២០៤.៦៥១
កម្លាំងទិញសមត្ថភាពប្រាក់សុទ្ធ	(២.៥២៩.០៤៣.០៧៥)	(៦៦៣.១៤៧.៦១៦)	(៧៥០.១៤១.៤៤១)	(២៦៦.៥១២.៦៤៣)	១១៤.១០០.៦៩២	៦.៨៤០.៦៥៦.៦៣៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១០.៣៣១.១៤០.៩៦១)	(២.៦៩២.៦១៨.០១១)	(៣.១០៥.១៧៧.៧៨៦)	១០.៨១២.៦៣៤.៣១០	៤.៦៦៧.០៦៧.១២៦	២.៦៩១.០២០.៦៥៤
ចំណែកនៃឥណទានវិបាកប្រើប្រាស់	-	-	-	-	២០៩.៤០៥.០៥២	២០៩.៤០៥.០៥២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	៦៩.១៨៣.៩៨៥	៦៩.១៨៣.៩៨៥
កម្លាំងទិញសមត្ថភាពប្រាក់សុទ្ធ	-	-	-	-	២៧៨.៥៨៩.០៣៧	២៧៨.៥៨៩.០៣៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	១.១៣៨.០៣៦.២១៥	១.១៣៨.០៣៦.២១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាពតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃ សមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ បម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទនៃការរាយការណ៍នេះ វានឹងមិនមាន ផលប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗទេ។

ការវិភាគវេទយិតភាពលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ មានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់លើប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលខ្ពស់ជាង/ទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល ២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (“bp”) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នាកាលបរិច្ឆេទនៃការរាយការណ៍ នឹងមិនមានផលប៉ះពាល់ជាសារ រន្តលើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។

ការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលទាក់ទងនឹងប្រាក់កម្ចីទាំង អត្រាការប្រាក់ ថេរ និងអត្រាការប្រាក់ប្រែប្រួល។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការរក្សាទុកនូវការដាក់បញ្ចូលគ្នាដែលសមស្របរវាង ប្រាក់កម្ចីមានអត្រា ថេរ និងអត្រា ប្រែប្រួលតាមរយៈការប្រើប្រាស់កិច្ចសន្យាឆ្ពោះប្តូរអត្រាការប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ ពេលអនាគត។ សកម្មភាពការពារហានិភ័យ ត្រូវបានរាយការណ៍ជាទៀងទាត់ដើម្បីរៀបចំឱ្យត្រឹមត្រូវតាមការពិនិត្យមើលអត្រាការ ប្រាក់ និងវិស័យអាចកើតមាន ធានាឱ្យបាននូវយុទ្ធសាស្ត្រការពារហានិភ័យត្រូវបានអនុវត្ត មិនថាតាមរយៈការកំណត់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ ឬការរក្សាទុកចំណាយការប្រាក់តាមរយៈរដ្ឋនៃអត្រាការប្រាក់ខុសៗគ្នា។

ការវិភាគវេទយិតភាព

របាយការណ៍ប្រាក់ចំណេញ ឬខាត គឺជាវេទយិតភាពចំពោះការចំណាយការប្រាក់ខ្ពស់ជាង ឬ ទាបជាង ដែលជាលទ្ធផល នៃការផ្លាស់ប្តូរអត្រាការប្រាក់។ តារាងខាងក្រោមបង្ហាញពីផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធលើការផ្លាស់ប្តូរអត្រាការ ប្រាក់នៃបំណុលបន្ទាប់បន្សំ។

	សម្ព័ន្ធធនាគារ		ធនាគារ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៩៧១.៤០៤)	(៣.៩០៩.៩០១)	(៩៧១.៤០៤)	(៣.៩០៩.៩០១)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៩៧១.៤០៤	៣.៩០៩.៩០១	៩៧១.៤០៤	៣.៩០៩.៩០១
	សម្ព័ន្ធធនាគារ		ធនាគារ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៩៩៥.០១៩)	(៤.០៦៤.៦៥៣)	(៩៩៥.០១៩)	(៤.០៦៤.៦៥៣)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៩៩៥.០១៩	៤.០៦៤.៦៥៣	៩៩៥.០១៩	៤.០៦៤.៦៥៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(៧) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណជាច្រើនប្រភេទ។ សម្ព័ន្ធធនាគារត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ (“EUR”) ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី (“AUD”) ប្រាក់ដុល្លារ វៀតណាម ប្រាក់ដុល្លារកាណាដា ប្រាក់ក្យូត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មនានាពេលអនាគត ហើយទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្រាក់រូបិយប័ណ្ណមួយ ដែលវាមិនមែនជាប្រាក់រូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ ឬ ធនាគារ។

គណៈគ្រប់គ្រង ធ្វើការវាស់វែង តាមដានយ៉ាងដិតដល់ និងគ្រប់គ្រងហានិភ័យពីការប្តូររូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃ និងចាត់វិធានការទាន់ពេលវេលាទៅតាមតម្រូវការចាំបាច់។ ស្ថានភាពចំហសុទ្ធគ្រប់គ្រាន់ ត្រូវបានរក្សាឲ្យបាន តាមតម្រូវការ បទប្បញ្ញត្តិ និងគោលនយោបាយហានិភ័យផ្ទៃក្នុង។

តារាងនៅទំព័រខាងក្រោមនេះ សង្ខេបអំពីការប្រឈមហានិភ័យចំពោះការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និង ធនាគារ។ ក្នុងតារាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(វ) ហានិភ័យការរូបិយប័ណ្ណ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

កាតិទីយោគហិរញ្ញវត្ថុ

ឥណទាន និងប្រែប្រួលទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលគតិសន្យា

ប្រាក់កម្ចី

បំណុលឆ្លាប់បន្សំ

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ

សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)

ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់

ការធានា ការទទួលបរក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូរិយប័ណ្ណបរទេស

កិច្ចសន្យាផ្តល់ឥណទាន

សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ដ)

សម្ព័ន្ធធនាគារ

សម្រួលរបាយប្រាក់ដុល្លារអាមេរិក						
ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វែ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបន្ទ្រាវ	រូបិយប័ណ្ណផ្សេងៗ
១១១.២៤២.៥៤៣	៣១៥.៦៩៥.៥០៣	២៤.១៤៤.៦៥២	១.០៤៤.០៤៤	១.៣៩.៩៤៩	៥.៤៤៤.១២៤	១.៧៤៧.៣០០
៣១០.៧១០.០៣៣	១.៦៤៤.១៤២.៤៣៤	១០.៤៤៧.៦៣៥	៧.៤៩៤.២១៧	១.០៥៤.២១៧	៤.៤៦៦.៧៣០	១.៩០០.៧៤២
២១៧.៣៦៧.១២២	២៥៤.៤៣៧.៧១៦	-	-	-	-	-
១.២៤៥.០៩៤.៤៥០	៥.៥៤៤.២៥២.១៣៤	២៧.៦៤៤.៤២៥	-	-	១.៤០.៥២៦.៤០៤	២.១៦១.៤៩១
-	២.២៥០.២៤៦	-	-	-	-	-
៣៣៧.៥៤៧	៩.៣១២.១៧៦	៤០០	-	-	១.៤៤០.៧៤៤	-
១.៩៧៤.៧៥១.៧៧៥	៧.៧៧៤.១៣០.៦១៣	៦៦.៧៦១.៥១២	១.៤៣៧.៥១៥	១.១៩៤.១៦៦	១.៥៧.១១៤.៤១០	២.៥.២៤៩.៩៣៣
៣៩.០៦៥.៧៩៤	៣៣៤.៤៧២.៤៣២	២២២.៣៧៩	-	-	២២.៧៥៣.៧៤២	-
១.៤៤៧.៥៤៤.៤៣៧	៥.៥៥០.១៣៩.៧១១	៦៤.៧៦៤.២៦៦	១.២៧១.១២៤	៣.០៥០	៩៥.៤៦៣.៣០៧	៣.៣៥១.៥៤៣
១០៥.២៤៤	៣៤.៣៦៩.២២៩	១៩០.០៧០	-	-	២៥៩.៤៦៣	៩៧.២៩៤
៥៦.៣០១.៤៤២	៥៤៥.០២៤.៦៦៥	-	-	-	៤.៤១៩.៦៤៥	៧០៤.០៤៣
២.៣២៧.០៤០	១៥៥.៤៩២.០២៤	-	-	-	-	-
៥.៤៦៩.១៩៦	៥១៤.៦៣.៩១១	៩២.១៣៤	៥៦.២៦៧	៣៩៤.៥៣២	១.៤១៧.៧៤៩	១.៧៤.៧៦២.១០៤
១.៩៧១.៧៥៦.៦៤១	៧.០៧១.៣៦៥.៩៧៦	៦៥.២៧២.៤៥៣	១.៣២៧.៣៩៥	៤០១.៥៤២	១.២៥.១១៤.៣៤៦	៥.២៣៩.៥៦៧.៧៦៤
២.៩៥៥.១៣៤	៧០៦.៧៦៤.៦៣៧	១.៤៤៤.៦៥៩	៥១១.១២០	៧៩២.៥៤៤	៣២.០០៤.០២៤	២០.៩២១.០០២
១២.០៥៥.៤១៤	២.៤៤៤.៧២៧.៦៦៤	៥.៩៩១.៤៥២	២.០៥៣.២៣៣	៣.១៩០.១៥១	១.២៤.៤៦៦.១៩៧	៤៤.២០៧.០៣៣
៣៤.២៤៣.៤០៤	២៦៤.៧៥៥.៥១២	១.៧៥៥.៧២១	-	-	១.០៣៦.៥៣៣	-
១០.៤១៦.២៧៦	៦៥.២២៦.៥១៣	-	-	-	១៩៩.៥០៤	៧៦.៣៣៧.៧៥៣
-	-	-	-	-	-	-
៤៥.០៥៥.៦៤០	៣២៩.៩៧២.០២៥	១.៧៤៥.៧២១	-	-	១.២៣៦.០៣៧	៣៧៤.១០៤.៩២៣
១.៤១៦.២២១	១.៣២៤.១៣៧.៤០១	៧.០២៦.៥២៧	-	-	៤.៩៧៥.០៤៩	១.៥២១.៤៤៤.៤១៥

ធនាគារ អេស៊ីលីដា កម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (៩)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរអ្នកបរិយាប័ណ្ណ (៩)

សម្ព័ន្ធនានាគារ						
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣	សមូលបត្រប្រាក់ដុល្លារអាមេរិក			សមូលបត្រប្រាក់ដុល្លារអូស្ត្រាលី		
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វិច	ប្រាក់អឺរ៉ូ	ប្រាក់គីបប្រុយ	រូបិយប័ណ្ណផ្សេងៗ
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១៥១.៩១០.៨៩៣	៣០៣.០៣៦.៥២០	៣២.២០៤.១៥០	៥៧៦.៦៨១	៥.៤២៥.៩៩៥	២.០០៧.១៦៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២០៣.៩០៤.៨៨៧	១.២៧៤.៦៥៦.២២២	៦.៩០២.០៦៩	២.០២៨.៩៧៣	១៩.៦២២.០៧៤	១.៧២៧.២៩៤
ការវិនិយោគហិរញ្ញវត្ថុ	២៩៣.០៣៦.៨១៥	៦៤.៥០៧.៥២៩	-	-	-	-
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.០៦៣.៨៨៤.១៤៥	៥.៣៦៥.៤៥៦.៩០១	២៧.៧១៩.១៨៧	-	១.២៦៤.០៥០.៧២២	១៨.១៩៩.៩២៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥.៧៤៦.៦៨៦	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២៧៦.៦៣៨	៧.៤៩៨.៥៥៦	៦	-	៧៧៥.៤៤៩	-
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៧១៣.០១៣.៣៧៨	៧.០២០.៩៤២.៤៩៤	៦៦.៨២៥.៤១២	២.៦០៥.៦៥៤	១.៥២៣.៧៨០	២១.៩៣៤.៣៨៨
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើសរុបធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៥.៣៦១.២៩៧	៣៥០.៦៦០.១៣១	២៣៦.៤៧២	-	៣៣៥.៣៤៤.៧២០	-
ប្រាក់បញ្ញើសរុបអតិថិជន	១.៦៧៦.១៨៤.៥៣៨	៤.៩៨៥.៣៥៧.៧៣៣	៦៦.៩១២.៥៥៦	១.៦៣៦.១៨៦	៧៥.៣១១.១៧៤	២.៦១៨.០៤៤
បំណុលគតិសន្យា	១០៥.២៦៨	៣២.២២៩.៤៣៩	១.៤៥៥	-	១៥៨.៩៨៨	៣២.៥៣៧
ប្រាក់កម្ចី	៥៦.៩៤៧.២៦៨	៧៩១.១៣៤.៧៤៥	-	-	១០.៧៩៥.៨៧៧	៩៣៥.៦៦០
បំណុលបន្ទាប់បន្សំ	-	១១៧.០៥៣.៨៨២	-	-	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣០៥០.៦៧១	៣៩.២៤៤.៩១២	២៦១.៣៤១	៤២.៦០២	៧៥៦.៣៨២	២២៥.៨៨៨
បំណុលហិរញ្ញវត្ថុសរុប	១.៧៧៦.១៦៩.០៤២	៦.៣១៦.៦៨០.៨៨២	៦៧.៤១១.៨៦៤	១.៦៧៨.៧៨៨	១.២៦៥.៥៧១.៤៤១	៣.៨១២.១៦៩
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៥៨.៦៣៥.៦៦៤)	៧០៥.២៦១.៦១២	(៥៨៦.៤១២)	៩២៦.៨៦៦	៣១.៦៧១.៤៤៩	១៨.១២២.២១៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(២៣៩.៥២៦.៦៨៩)	២.៨៨០.៩៩៣.៦៨៥	(២៣៩.៥៨៣)	៣.៧៨៦.២៤៨	១.២៩៣.៧៨៦	៧៤.០២៩.២៦៥
ចំណែកនៃឥណទានច្បាប់និមិត្តបានប្រើប្រាស់	៧.៧៧៤.០៤២	២០០.៧៥១.០៨៦	៨៧៩.៩២៤	-	៤៤៩.៦១៧	-
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩២៥.៦៩៣	៥៩២.៥៩២.៩២២	-	-	១៣៣.០៨២	-
កិច្ចសន្យាផ្តល់ឥណទាន	១៧.៦៩៨.៧៣៥	២៦០.០១០.៣៧៨	៨៧៩.៩២៤	-	៥៨២.៦៩៩	-
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧២.២៩៩.៣៣២	១.០៦២.១៤២.៣៩៤	៣.៩៨៤.៤៩០	-	២.៣៨០.៣២៥	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(៧) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងប្រេប្រទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលគតិសន្យា

ប្រាក់កម្ចី

បំណុលនូវបំបន្សំ

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ

សម្ពូលនិធានវៀល (កំណត់សម្គាល់ ដ)

ចំណែកនៃឥណទានវិបារុបន៍មិនបានប្រើប្រាស់

ការធានា ការទទួលបរក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូររូបិយប័ណ្ណបរទេស

កិច្ចសន្យាផ្តល់ឥណទាន

សម្ពូលនិធានវៀល (កំណត់សម្គាល់ ដ)

ធនាគារ

សមមូលជាប្រាក់ដុល្លារអាមេរិក						
ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបន្ទារ	រូបិយប័ណ្ណផ្សេងៗ
១៦១២២៦.៥៧៦	៣១៣.៩៨៣.៤៣៧	២៦៦៧.៦៦៧	១០៤១.៣៤៤	១៣៤.៣៤២	៣៧.២៦៥	៣៦៤.៤០២
៣១០.៧១០.០៣២	១៦៤២.០៦៦.៥៣៥	១.៥៤២.៥០០	៧៨៩.៤៦៧	១.០៥៤.២១៧	៣៧.១១៣	១.៨៥៤.២៦៥
២១៧.៣៦៧.១៦២	២៥៤.៤៣៧.៧១៦	-	-	-	-	-
១២៨៥.០៩៤.៥៥០	៥.៥៤៩.០៤២.៧៣៦	២៧.៦៨៤.៨២៥	-	-	-	-
-	២.២៥០.២៤៦	-	-	-	-	-
៣៣៥.២១៤	៩.២១៣.៦៨២	៤០០	-	-	-	-
១.៩៧៤.៧៣៣.៤៣៤	៧.៧៧០.៩៩៤.៣៥២	៥៥.៨៩៩.៣៩២	១.៤៣០.៤១១	១.១៩២.៥៩៩	៧៤.៣៧៨	២.២២២.៦៦៧
៣៩.០៦៩.០៨២	៣៣២.៩០៤.១១៨	៧៥៤.៤០៤	-	-	-	-
១.៤៤៤.២៦៤.១០០	៥.៩៤៣.៩៩៤.៦៣៤	៥១.៧៥៧.៤៧៣	១.២៧១.១២៤	៣.០៥០	-	-
១០៥.២៨៤	៣២៦.៧៤២.៦៦៤	-	-	-	-	-
៥៦.៣០១.៤៤១	៥៤២.២២០.៥៧៤	-	-	-	-	-
២.៣.២៧០.០៨០	១.៥៥.៤៩២.០២៤	-	-	-	-	-
៥.៤៦៥.៣០៧	៥១.៧០៧.៧៥៩	៣៦.៧៥២	៥៦.២៦៧	៣៩៤.៥៣២	១.៤៩៩	១៦១.៣១៧
១.៩៧២.៤៧៩.២៩៤	៧.០៥៩.០០១.៣៤១	៥២.៥៤៤.៦២៩	១.៣២៧.៣៩៥	៤០១.៥៤២	១.៤៩៩	៩.០៤៥.៩២១.១០១
២.២៥៤.១៣៦	៧១១.៩៩២.៩៧១	៣.៣៥០.៧៦៣	៥០៣.៤១៦	៧៩១.០១៧	៧២.៨៧៩	២.០៦១.៣៥០
៩.០៧២.៨៧៧	២.៤៦៥.៧៧១.៧០៤	១.៣៤៤.៦៤២១	២.០២៦.២៤៩	៣.១៨៣.៤៤៣	២៩៦.៩៣៤	៤.២៩៦.៩៣៤
៣៤.២៤៣.៤០៤	២៦៤.៧៤៥.៩១២	១.៧៤៥.៧២១	-	-	-	-
១០.៤១៦.២៧៦	៦៥.២៦៦.៥១៣	-	-	-	-	-
-	-	-	-	-	-	-
៤.៥០៥.៥៤០	៣២.៩៧២.០២៥	១.៧៤៥.៧២១	-	-	-	-
១.៤១.៣៦៥.២១១	១.៣២៤.១៣៧.៤០១	៧.០២៦.៥៥៧	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយវិធីនៃវេលានព្យាបាលប្រាប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (៤)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (៩)

การวิเคราะห์และประเมินผล

[illegible]

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម/ (បំណុល)								
ប្រាក់រៀល (KHR)	២.៩៩.១៣៤	(៥៤.៦៣៥.៦៦៤)	១២.០៥៥.៤១៤	(២៣៩.៥២៦.៦៤៩)	២.២៥៤.១៣៦	(៥៩.៤០៤.៦៣២)	៩.០៧២.៤៩៧	(២៤២.៦៤៤.២៦២)
ប្រាក់បាត់ទៃ (THB)	១.៤៤៤.៦៥៩	(៥៤៦.៤១២)	៥.៩៩១.៤៥២	(២.៣៩៩.៤៩៣)	៣.៣៥០.៧២៣	៤៥១.៣០០	១.៣៤៤.៦២១	១.៤៤៣.៥២១
ប្រាក់អឺរ៉ូ (EUR)	៥១០.១២០	៩២៦.៤៦៦	២.០៥៣.២៣៣	៣.៧៤៦.២៤៤	៥០៣.៤១៦	៩២២.៧០៦	២.០២៦.២៤៩	៣.៧៦៩.២៥៤
ប្រាក់ដុល្លារអូស្ត្រាលី (AUD)	៧៩២.៥៤៤	១.២៤៤.៤៦០	៣.១៩០.១៥១	៥.២៤៧.០១៩	៧៩១.០១៧	១.២៤៤.០០៥	៣.១៨៣.៤៤៣	៥.២៤៥.១៦០
ប្រាក់គីបឡាវ (LAK)	៣២.០០៤.០២៤	៣១.៧១៤.៤៤៩	១២៤.៤១៦.១៩៧	១២៩.៣៧៧.៤៦៩	៧២.៤៧៩	១៤.៤១៥	២៩៣.៣៣៤	៣៦.៤៥៩
រូបិយប័ណ្ណផ្សេងៗ	២០.៩២១.០០២	១៤.១២២.២១៩	៤៤.២០៧.០៣៣	៧៤.០២៩២៦៥	២.០១៣.៥០	២.៧៩០.០៧២	៤.២៩៦.៩៣៤	១១.៣៩៧.៤៤៤
	៥៤.៧១១.៥២៣	(៧.២១៧.០៤២)	២.៣៦.៣១៣.៤៨០	(២៩.៤៤១.៧៤១)	៩.០៣៣.៥១១	(៥៣.៩៤១.៧៣៤)	៣៦.៣៦០.០៤២	(២២០.៣៥១.៩៤៤)

ដូចដែលបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធនគោរ និងធនាគារត្រូវបានប៉ះពាល់ជាចម្បងចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់។ ប្រាក់ដុល្លារអាមេរិក/ប្រាក់បាត
ថៃ, ប្រាក់ដុល្លារអាមេរិក/ប្រាក់អឺរូ ប្រាក់ដុល្លារអាមេរិក/ប្រាក់ដុល្លារអូស្ត្រាលី និង ប្រាក់ដុល្លារអាមេរិក/ប្រាក់គីឡូ ។ ទទួលបានតារាងនៃប្រាក់ចំណេញ ឬខាត ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ កើតឡើង
ជាមធ្យមនៃឧបករណ៍ហិរញ្ញវត្ថុដែលបានកំណត់ដោយ ប្រាក់រៀល ប្រាក់បាត ប្រាក់អឺរូ ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់គីឡូ។

ការវិភាគខាងក្រោមគឺផ្អែកលើការសន្មត់ថាអត្រាប្តូរប្រាក់បានកើនឡើង ឬថយចុះ ដែលត្រូវបានកំណត់ដោយផ្អែកលើការផ្លាស់ប្តូរជាមធ្យមរយៈពេល ពាណិជ្ជកម្មត្រូវបានប្រាក់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគឥទ្ធិពលតារាង(ត)

ការវិភាគនៃការប្រែប្រួលដើម្បីវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរភាគរយនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសទៅនឹងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធដែមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ			ធនាគារ		
	២០២៤	២០២៣	២០២៤	២០២៤	២០២៣	២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)						
ប្រាក់រៀល (KHR) - កើនឡើង ១%	២៤.២០៣	៤៦៤.៤៤១	១.៤៨១.២៤១	១៤.២១៥	៤៧០.៥៦៣	១.៩២២.២៥០
ប្រាក់បាតថៃ (THB) - កើនឡើង ១%	(១១.៧៩១)	២២.៣៤០	៩១.២៥៩	(២៦.៥៤១)	(១៧.១៩២)	(៧០.២២៩)
ប្រាក់អឺរ៉ូ (EUR) - កើនឡើង ៣%	(១១.៤៨៦)	(២៤.៥១៩)	(១១៦.៥០០)	(១១.៧៣០)	(២៤.៣៩១)	(១១៥.៩៧៧)
ប្រាក់ដុល្លារអូស្ត្រាលី (AUD) - កើនឡើង ៦%	(៣៥.៤៩១)	(៣៩.៥២២)	(១១១.៤៤៧)	(៣៥.៨២០)	(៣៩.៥០៤)	(១១១.៣៩០)
ប្រាក់គីបឡាវ (LAK) - កើនឡើង ១០%	(២.៣២៧.៥៦៥)	(២.៣០៣.៣៧៤)	(៩.៤០៩.២៩៩)	(៥.៣០០)	(១.៣៦៤)	(៥.៥៤៤)
រូបិយប័ណ្ណផ្សេងៗ - កើនឡើង ៤%	(៦៤.៣៧២)	(១៤.៣៥២)	(៥៤៦.៣៦៩)	(៦៣.៤២៦)	(២២.១០០)	(៩០.២៧៩)
	(៣.០០៦.៦៥៣)	(២.០២៤.១៤០)	(៨.២៤៥.១១៥)	(១២៤.២០២)	(៣៦.២០៤)	(៥០១.៥២៥)
						១.៤៧៤.៧៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគឥទ្ធិពល(ត)

	សង្ខេបធនាគារ				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៤	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR)-ថយចុះ ១%	(២៣.៧២៤)	(៤៧៣.៨២៤)	(៩៥.៤៨៩)	(១.៩៣៥.៥៧១)	(១៧.៨៥៥)	(៤៨០.០៧០)	(៧១.៤៦៦)	(១.៩៦១.០៨៦)
ប្រាក់បាត់ថៃ (THB)-ថយចុះ ១%	១២.០៣០	(២៤.៦៩១)	៤៨.៤២១	(១០០.៨៦៣)	២៧.០៧៧	១៩.០០២	១០៤.៩៨៥	៧៧.៦២៣
ប្រាក់អឺរ៉ូ (EUR)-ថយចុះ ៣%	១២.៦២២	៣០.៤៩៦	៥០.៨០៤	១២៦.២១០	១២.៤៥៦	៣០.៧៥៧	៥០.១៣៥	១២៥.៦៤២
ប្រាក់ដុល្លារអូស្ត្រាលី (AUD)-ថយចុះ ៦%	៤០.៤៧២	៤២.៨១៥	១២២.៩០០	១៧៤.៨៩៩	៤០.៣៩២	៤២.៨០០	១២២.៥៧៨	១៧៤.៨៣៨
ប្រាក់គីបឡាវ (LAK)-ថយចុះ ១០%	២.៨៤៤.៨០២	២.៨១៥.២៤០	១១.៤៥០.៣២៨	១១.៥០០.២៥៥	៦.៤៧៨	១.៦៧២	២៦.០៧៤	៦.៨៣០
រូបិយប័ណ្ណផ្សេងៗ-ថយចុះ ៤%	៦៩៧.៣៦៧	១៤៦.៤៤២	២.៨០៦.៩០២	៥៩៨.២១៦	៦៨.៧១២	២២.៥៤៦	២៧៦.៥៦៦	៩២.១០០
	៣.៥៨៣.៥៦៩	២.៥៣៦.៨៧៨	១៤.៤២៣.៨៦៦	១០.៣៦៣.១៤៦	១៣៧.២៦០	(៣៦៣.២៩៣)	៥៥២.៤៧២	(១.៤៨៤.០៥៣)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះ អាចធ្វើឱ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពីស្ថានភាពដែល ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាហេតុ ២) ការលក់ទ្រព្យសកម្មសន្ទនីយភាពទាបជាងតម្លៃទីផ្សារ និង ៣) ទ្រព្យសកម្មសន្ទនីយភាពមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាណាមួយ ដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីធានាឱ្យបានថា សម្ព័ន្ធធនាគារ និងធនាគារ អាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់របស់ខ្លួនទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ មកទល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួលនិងប្រភពទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីរក្សាឱ្យបានល្អនូវទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្មសន្ទនីយភាព និងប្រភពទុន ទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារ និងធនាគារអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជាប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបាន ផ្តល់ដល់សម្ព័ន្ធធនាគារ និងធនាគារនូវស្ថេរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិជារៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឱ្យទាន់ពេលវេលា។

គោលនយោបាយហានិភ័យសន្ទនីយភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាល ត្រូវធ្វើស្រួសស្រួលលើស្ថានភាពហានិភ័យសន្ទនីយភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធីដើម្បីធានាឱ្យបានគ្រប់ពេលនូវសន្ទនីយភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូលការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាជំហរនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមានការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី និងការបង្កើនដើមទុន និងដែលហានិភ័យសន្ទនីយភាពត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រួសស្រួល ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ ដែលរួមមាន រយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឱ្យសម្ព័ន្ធធនាគារ និងធនាគារ មានហានិភ័យសន្ទនីយភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទាក់ទងសន្ទនីយភាព ជាប្រចាំថ្ងៃដែលមានការត្រួតពិនិត្យរយៈពេលខ្លី មធ្យម និងវែងឆ្នងដែល ដែលជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងអនុវត្តស្រួសស្រួលទៅលើលំហូរសាច់ប្រាក់ដែលបានព្យាករណ៍។ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

គោលនយោបាយហានិភ័យសន្ទនីយភាព(ត)

- សម្ព័ន្ធធនាគារ និងធនាគាររួមបញ្ចូលថ្លៃដើមសន្ទនីយភាព អត្ថប្រយោជន៍ និងហានិភ័យក្នុងការកំណត់ថ្លៃក្នុងការវាស់ស្ទង់លទ្ធផល និងដំណើរការអនុវត្តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឱ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលយកបានពីផ្នែកអាជីវកម្មនីមួយៗនិងហានិភ័យសន្ទនីយភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម។

កម្រិតកំណត់ហានិភ័យសន្ទនីយភាព

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខណ្ឌសន្ទនីយភាព (“LCR”)។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាងកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឱ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានា ការអនុវត្តទៅនឹងកម្រិតកំណត់ជាបទប្បញ្ញត្តិយ៉ាងពេញលេញ។
- ការកំណត់កម្រិត កំណត់ផ្ទៃក្នុង គឺជាធនធានសិទ្ធិក្នុងការសម្រេចចិត្តរបស់ ALCO ហើយការកំណត់នេះ ទាមទារឱ្យមានទាំងពីរ ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ ALCO និង ២) ការអនុវត្តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- រីសកលើនៃ(Risk Tolerance)/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញ យ៉ាងហោចណាស់ មួយឆ្នាំម្តង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកប្រភពទុន។
- នាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ គួរតែរាយការណ៍ឱ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃកម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវការការណ៍ទៅកាន់ ALCO ដើម្បីចាត់វិធានការការពារ និងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិដើម្បីធ្វើការអនុវត្ត។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារ នឹងមានផែនការយថាភាព ដើម្បីអនុវត្តនៅពេលដែលវាត្រូវបានយល់ឃើញដោយថ្នាក់គ្រប់គ្រងពីកម្រិតសុវត្ថិភាពមិនមានភាពគ្រប់គ្រាន់ និងមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថា កម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិនត្រូវបានបំពាន។
- ក្នុងករណីសម្ព័ន្ធធនាគារ និងធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយដោយអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែល រួមមាន រីសអាប៉ែត (Risk Appetite) រីសកលើន (Risk Tolerance) គោលនយោបាយសូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុវត្តដោយ BRIC និងអនុវត្តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខណ្ឌនេះ គឺដើម្បីធានាថា ធនាគារ រក្សានូវសន្ទនីយភាពគ្រប់គ្រាន់គ្រប់ពេលវេលា រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដើម្បីរក្សាជំហរ ទប់ទល់នឹងព្រឹត្តិការណ៍ស្រួចស រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្តល់មូលនិធិ ជាចម្បង ជាមួយ ប្រភពទុនដែលមានស្ថេរភាព លើមូលដ្ឋានបន្តនិរន្តរភាព។

អ្នកគ្រប់គ្រង បានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការ កំណត់សញ្ញានៃការកើនឡើងហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យ សន្ទនីយភាព ឬតម្រូវការប្រភពទុនជាចាំបាច់របស់គ្រឹះស្ថាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ផែនការការផ្តល់ប្រភពទុនជាយថាភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ផ្តល់ជាសញ្ញានិងផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងពេលដែលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារ អសកម្ម។ គោលបំណងនៃផែនការផ្តល់ប្រភពទុនយថាភាព គឺដើម្បីធានាថា សម្ព័ន្ធធនាគារ និងធនាគារ មានក្របខណ្ឌមួយដើម្បី ចាត់ចែងសន្ទនីយភាពឱ្យមានភាពគ្រប់គ្រាន់ និងមានភាពរឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិសន្ទនីយភាពដោយផ្អែកទៅលើលទ្ធផល នៃការសាកល្បងស្ថានភាពលំបាកនៃសន្ទនីយភាព។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្ទនីយភាពអនុលោមតាមច្បាប់ស្តីពីអនុ បាតក្របខណ្ឌសន្ទនីយភាព។

គោលបំណងនៃអនុបាតក្របខណ្ឌសន្ទនីយភាពផ្តោតលើ ការបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះ ហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់មិនជាប់ កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារដើម្បីបំពេញតម្រូវការសន្ទនីយភាព របស់ខ្លួន ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថាត្រូវបានវិធានការកែតម្រូវបន្ទាន់ ដោយ អ្នកគ្រប់គ្រង នៅពេលដែលអនុបាតក្របខណ្ឌសន្ទនីយភាពនេះ ធ្លាក់ចុះក្នុងកម្រិតកំណត់ អប្បបរមា។

សម្ព័ន្ធធនាគារ និងធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាព សន្ទនីយភាពរបស់ខ្លួន។ ជានេះទៅទៀតសម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើដំណើរការអនុវត្តសាកល្បងស្ថានភាពលំបាកនៃសន្ទនីយ ភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃ សន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយការវិភាគលើផលប៉ះពាល់ដែលអាចកើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្ទនីយភាព ប្រាក់ចំណេញ និងសាធារណៈ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិត្យប្រភពសន្ទនីយ ភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌូប្រតិទាននៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើមាន សក្តានុពល។ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីអ្នកគ្រប់គ្រងផងដែរទៅ លើ ការប្រាក់ ការសងត្រឡប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌូប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្នុងទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non- derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយរួមបញ្ចូលគ្នាដោយផ្អែកតាម ឥណ្ឌូប្រតិទានលើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទនៃរបាយការណ៍។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំ ហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលបានមិនធ្វើអប្បបរមានឡើយ ហើយសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសន្ទនីយភាពដែល ភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមានទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកើតសន្យា

ប្រាក់កម្ចី *

បំណុលបន្ទាប់បន្សំ *

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប (តណ្ហប្រតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទៀល (កំណត់សម្គាល់ ៥)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (តណ្ហប្រតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទៀល (កំណត់សម្គាល់ ៥)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកើតសន្យា

ប្រាក់កម្ចី *

បំណុលបន្ទាប់បន្សំ *

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប (តណ្ហប្រតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទៀល (កំណត់សម្គាល់ ៥)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (តណ្ហប្រតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទៀល (កំណត់សម្គាល់ ៥)

* សមតុល្យខ្យល់កំណត់ហិរញ្ញវត្ថុមិនមែននិស្សន្ទ ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អចេរ ដែលបានកំណត់ការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

សង្ខេបធនាគារ					លើសដុល្លារ		សរុប
រហូតដល់ខែ	ថ្ងៃទី៣១ ខែ	ថ្ងៃទី៣១ ខែ	ថ្ងៃទី៣១ ខែ	ថ្ងៃទី៣១ ខែ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
១២២១៨០៣៤	៤៨៩២៤៥៧០	២៥២៥៥២១១	៤៨៩១៥១៩៦	៥៥៧៨៤៤៧០	១០៥.៧២៥.១៧៦	៤៥០.៨២២.៦៥៧	
៤៦១០១០៣.៣០១	៦៩០.៤៦៧.៩៩១	៦៧៨.១៩៨.៥៤២	១២៣៧៧.៨២២	៨៨៧.៤២៧.៤៤០	៦៤.២៨៩.៩៩៧	៨.១២៧.៨៥៧.០៩៣	
១២២២៣១១	១៩៣៨៤៦៨	៣.១៨៩២៧៤	៦៥៧៨.១០០	២៣.០៦១.២៩៦	៥.១២៥.២០៨	៤១.១៤៥.០៥៧	
៧២០៣.៩៧៤	៦១៤៩៧.៤២២	៩៥៥៤៩២៨៧	៣៩០.៨៦២.៨២៣	១៣៦.៥៥២.៤៣៥	៤៦២.៣៣៥	៦៩២.៣២២.៣៤៦	
-	២០៧.៧០៩	១៩.៦៨៥.៨៥៨	៦៨.៨៧៦.៥៥៥	១០២២៣៣.៤៥៥	៥៩.៧០៣.៤៤៤	២៥០.៧០៧.០២៤	
៥៩៦៤៨៩៦៤	១៨៣.២៨៤	៣៨.០០០	-	-	-	៥៩.៨៧០.២៤៨	
៤៨៤៤៤២៦៥៨៤	៨០៣.៤១៩.៨៧៤	៨២១.៩១៦.១៧២	១.៧៥២.៦០២.៥៣៩	១.២០៥.០៥៩.០៩៦	២៣៥.៣១០.១២០	៩.៦២២.៧៣៤.៤២៥	
១៩.៤៩៨៨៧.០០១	៣២៣៣.៧៦៤.៩៩៣	៣.៣០៨.២១២.៥៥២	៧០៥៤.២២៥.២១៩	៤.៨៩០.៣២២.៤៦១	៩៤៧.១២៣.៣៩៤	៣៨.៨៩២.៥០៦.០២០	
៣.២០៤.៦៤៨.៨៦៣	៤៣៩.០២១.៥៧៥	៥១៧.៤៨៦.០៦០	៩៧២.៥៥៣.៣៩៥	៥.០០០.១៣០.៧២១	១.៩៥៩.៦៩៤.៤១៥	១២.០៩៣.៥៣៥.៤៦៩	
១២.៨៩៨.៧១១.៦៧៦	១.៧៦៧.០៦១.៨៣៩	២.០៥២.៨៨១.៣៩២	៣.៩១៤.៥២៧.៤១៥	២០.១២៥.៥២៦.៣១៣	៧.៨៨៧.៧៧១.៦៣០	៤៤.៦៧៦.៤៤០.២៦៥	
១៦០.៣៧១.៧២១	៦១០.៥២២.៧៧	៤០.៥១៧.៣៤៥	៣៨.៧៨១.៦៧០	៦៨.៨៤១.៦៧០	១០៥.៦៤៧.៨៨៥	៤៨០.១១៧.៣២៤	
៣.៥៥៥.៤៣៥.៤៨៩	៦២៣.៤២៣.១១១	៥៥៤.២៤៥.៥៤៦	១.១៧២.៨៦៩.៩១១	១.០៧៧.២១០.០៦២	៧៤២.៣៩៧.៧៧៥	៧.០៦៣.៤២៣.៩៤៤	
១.២៨២.៣១៦	១.៨៥០.៦០៨	៣.៣៤៥.៧០៨	៦០០.៨០៥	២២៣.៣៤០.៥៨៨	៣.០៥៥.៥៧៩	៣៧.៨៨៦.៨៦៤	
៦១៧.២១៤	៩៣.៨៣០.២៣៩	១៨.៩១៤.៥១១	៩១.៣៨៩.០៦៣	៧៧០.៤៣១.៩៥២	២៤.៦៩៩.៥៧៧	១.០០៥.៤៣២.៩៥៦	
-	-	៥.៣៥៧	២៥៦.៤៤៤	៧៦.៨៤២.៤៣៥	៤០.៨៤០.០៦២	១៥.៣២០.២៥៥	
៤៣០៤៤.៧៧៧	២៨៤.៤២៦	៥.៣៥៧	២៥៦.៤៤៤	-	-	៤៣.៥៩១.០០៨	
៣.៧២៦.៣៥៥.៩១៧	៧៩១.៤៩៣.៧១១	៦៣៦.៥៩៧.២១២	១.៣៦៥.២០០.២៨៧	២.០១៥.៥៦២.៧០៧	២៤៨.៤៩០.៨៧៨	៨.៧៨៣.៦៥៥.៧២១	
១៥.៣៨៥.៣៥៥.២១១	៣.២៣៣.២១៤.៨០៩	២.០៥២.៨៨៩.៦៨៥	៥.៤១៣.៤៤៣.១៧៥	៨.២៣៣.៥៩៥.៩៥៨	១.០១៥.០៥៥.២៣៧	៣៨.៨៨១.២២៩.៣៩៥	
២.៥៩០.០៥១.៥៥២	៣.៨៧.១០៦.២៣៩	៥១០.១៣៨.២៤៤	១.០០៧.១៤៨.២១៣	៤.៨០៦.៨៧៣.៧២១	១.៤៩៩.៩៩៥.៦៧៧	១០.៨០១.៣១៣.៨៣៦	
១០.៥៨០.៣២១.៨១៧	១.៥៨១.៣២៨.១៧៨	២.០៨៣.៩១៤.៨៩០	៤.១១៤.២០០.៦៥៤	១៩.៦៣៦.០៧៩.១៩១	៦.១២៧.៤៨២.៣៤១	៤៤.១២៣.៣២២.០២១	

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកតិកសន្យា

ប្រាក់កម្ចី *

បំណុលបន្ទាប់បន្សំ *

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូបតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទំរើល (កំណត់សម្គាល់ ៥)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូបតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទំរើល (កំណត់សម្គាល់ ៥)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកតិកសន្យា

ប្រាក់កម្ចី *

បំណុលបន្ទាប់បន្សំ *

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូបតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទំរើល (កំណត់សម្គាល់ ៥)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូបតិទានក្នុងកិច្ចសន្យា)

សមមូលនឹងការទំរើល (កំណត់សម្គាល់ ៥)

* សមតុល្យខុសករណ៍ហិរញ្ញវត្ថុនិមន្តនិស្សន្ទ ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អចេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អចេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

រហូតដល់ខែ ដុល្លារអាមេរិក	ខែទៅខែ ដុល្លារអាមេរិក	ពេលវេលា ដុល្លារអាមេរិក	ខែទៅខែ ដុល្លារអាមេរិក	លើសផ្ទៃ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
១០៤.៨២២.០៥២	៤៤.២៤៦.៨៧០	១៤.៧៩៥.៦៣៨	៤៥.១៩៣.២៩៩	១០៥.៧២៥.១៧៦	៤២៦.២៩៣.៦៧២
៤.៥៦១.២៤១.៥០៧	៦៨០.៧៥៨.៣០៤	៦៦៦.៩០៤.១៣៧	១.២០៧.១៥៣.២៣៤	៦០.៦៩៤.៤៧៧	៤.៨០២.១១៥.៩៦៦
១.២៣០.២៨៧	១.៩១៦.១៦១	៣.១៧៥.៤២៤	១.៣០៤.៩៣៥	២.១៣១.៤០១	៣.៦៤៤.៩២៣
៧.១៥៥.២១១	៦១.៣៩៤.៥២១	៩២.៩៦៧.៩១៦	៣.៨៤០.២១៤	១៣.១៤៦.៤០៩	៦៨.១៩១.៨១៤
-	២១៧.៧០៩	១៩.៦៤៥.៥៥៨	៦.៨៧៦.៥៥៨	៥៩.៧០៣.៤៤៤	២៥.០.៧០៧.០២៤
៥៧.៦៤៥.៩១៩	១៧៤.៩១៤	៦៦០០	-	-	៥៧.៨២៧.៤៣៣
៤.៧៨៤.១១៤.៩៧៦	៧.៨៤៦.៨៤៧	៧.៩៧៥.៥៣៩.៩៧៣	១.៧១៥.៥៥៣.៤៥២	២២៤.៧២១.២៣៣	៩.៤៦៧.៧៨០.៤៤០
១៩.២៧២.១២២.៧៧៨	៣.១៧៤.៥១១.៣៧៨	៣.២១០.០៩៨.៣៩១	៦.៩០៥.១០២.៦៤៤	៤.២០២.៦២៥.០៣៦	៣៤.២២៤.៥៤៧.៨៤០
៣.១៤៧.៥៣៤.៩៤៩	៤២៣.៣៦២.១០៦	៤៩៦.៣៥១.០៥០	៩៤០.៧១៥.៧១៤	១.៩៥៤.៦៧៤.៥៤៣	១១.៤៤៦.៦៩៧.៤៧៦
១២.៦៦៤.៤៤៤.២៧០	១.៧០៤.០៣២.៤៧៧	១.៩៩៧.៤១២.៩៧៦	៣.៧៨៦.៣៤០.៧៤៩	៧.៤៦៧.៥៦៥.០៣៦	៤៧.៦៤២.៩៥៤.៩៥២
១៥.៥៦២.៤៤៣	៦០.២០៧.៩៣៧	៣១.៥៧១.៥៧៩	២២.០៥៥.៤៣២	១០៥.៦៤៧.៨៨៥	៤៤៥.៤០១.៤៧៣
៣.៥១៦.៧៧២.៦៧៩	៦២២.២៦៣.៤៤៤	៥៤៤.៥០០.៤៦៧	១.១៥៦.៤៣៧.៧៨៤	១.០៥៤.៤០៩.៤៣៦	៦៩.៣៤៣.៣០៩
១.២៣៤.៧៥៤	១.៤០៩.៤៥៦	៣.១៧៤.៣៣៧	៥.៤៤៦.៦៥៥	២២៤.៥៣៣	៣៣.៦៩៤.៩៦២
៦.១៧៧.៦១៣	៩០.០៥៧.០១០	១.៦៩៣.១៤៧	៨៥.៧៤១.៣៣៤	៧៦៤.២៧៤.៤៥២	៩៤៧.៣៧២.៦៣៨
-	-	១៩.៥៦៤.៧៥៤	១៥.៩៤៣.៣៣៤	៧៦.៨៤២.៤៣៥	១៥៣.២០២.៥៥៥
៤២២.៣៤៨.៨៥២	២៥១.០៦៦	-	-	-	៤២.៤៩៩.៩១៤
៣.២៤៤.៩៤៦.៣៣៥	៧៧៤.៥៤៨.៩៥៣	៦១៥.៤០៦.៦៤៤	១.២៤៦.០៦៤.៥៣៩	២៤០.២២៤.៨៤១	៤.៦២៥.៩៥៣.៥៣៥
១៥.២១៦.៥៦៩.១៧៨	៣.១៦៤.១៩៥.៤៧៣	២.៥១៥.៥៧០.៣០៤	៥.២៥៣.៥៧៣.៦៤២	៤.១០៥.៧៩២.៥៥៤	៣៥.២៣៧.០២២.១៩០
២.៥៣៣.៧៤៩.២៧៥	៣៣៣.២១៧.១៦៤	៤៩១.៥០០.៣៥៥	៩៧៩.១១១.១៤៣	៤.៦៩៥.២១២.០៩៣	១០.៥៧០.២៥០.៩៦១
១០.៣៥០.៣៦៥.៧៨៤	១.២៤៤.៥៩១.៩៥២	២.០០៧.៧៧៤.៩៦៧	៣.៩៩៩.៦៦៩.០១៩	៦.១៩៥.២៤១.៤០០	៤៣.១៧៩.៤៧៥.១៧៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

តារាងខាងក្រោមជាព័ត៌មានលម្អិតអំពីការវិភាគទៅលើសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។ តារាងត្រូវបានរៀបចំឡើងដោយផ្អែកលើលំហូរ-ចូល/លំហូរចេញនៃសាច់ប្រាក់សុទ្ធដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលបានទូទាត់លើមូលដ្ឋានឆាក់ស៊ែង ហើយលំហូរចូល ឬលំហូរចេញដុល ដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍និស្សន្ទទាំងនោះដែលតម្រូវឱ្យមានការទូទាត់សរុបដុល។ សមតុល្យសាច់ប្រាក់ដែលត្រូវទូទាត់ ឬសមតុល្យដែលត្រូវទទួលបានគឺមិនមានបរិមាណចេញសមតុល្យដែលបានបង្ហាញត្រូវបានកំណត់តាមយោងទៅលើអត្រាការប្រាក់ដែលបានព្យាករណ៍ទុក ដូចដែលបានបង្ហាញតាមរយៈខ្សែកោងទិន្នផលដែលលើកតម្លាងឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

សម្ព័ន្ធធនាគារ				
រហូតដល់ខែ ដុល្លារអាមេរិក	ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
-	(២៤៤.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-
-	៣០.០០០	២៤២.៣៥១	៩៦៤២០	-
-	(២១៤.៧៥០)	(២.០៩៣.៦០១)	(៨៣៨.៥១៣)	-
-	(៨៨០.៤៦៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-

សម្ព័ន្ធធនាគារ				
រហូតដល់ខែ ដុល្លារអាមេរិក	ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
-	(៣៤៥.៦៤៧)	(៩.១១៤.៣៧៤)	(៣.៥៥៥.៦៧២)	-
-	៨៥.១៩០	៤.១០៧.១៧២	៣៨១.៥៧៨	-
-	(២៦០.៤៥៧)	(៥.០១១.២០៦)	(៣.២០៤.០៩៤)	-
-	(១០៦.៣៩៦)	(២០.៤៧០.៧៧៧)	(១៣.០៤៨.៧២៤)	-

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កិច្ចសន្យាដោះដូរអត្រាការប្រាក់-ការវាងារនិស័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)
- លំហូរសាច់ប្រាក់ចេញ

ទឹកប្រាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

កិច្ចសន្យាដោះដូរអត្រាការប្រាក់-ការគោរពអានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)
- លំហូរសាច់ប្រាក់ចេញ

ទឹកប្រាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(២៤៤.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-	(៣.៥១៩.៦៣៥)
-	៣០.០០០	២៤២.៣៥១	៩៦.៤២០	-	៣៦៨.៧៧១
-	(២១៨.៧៥០)	(២០៩៣.៦០១)	(៨៣៨.៥១៣)	-	(៣.១៥០.៨៦៤)
-	(៨៨០.៤៦៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-	(១២.៦៨២.២២៨)

ធនាគារ

រហូតដល់ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(៣៤៥.៦៤៧)	(៩.១១៤.៣៧៤)	(៣.៥៥៥.៦៧២)	-	(១៣.០៤៥.៦៩៣)
-	៨៥.១៩០	៤.១០៧.១៧២	៣៨១.៥៧៤	-	៤.៥៧៣.៩៤០
-	(២៦០.៤៥៧)	(៥.០១១.២០៦)	(៣.២០៤.០៩៤)	-	(៨.៤៧៥.៧៥៧)
-	(១០៦៣.៩៦៧)	(២០.៤៧០.៧៧៧)	(១៣.០៨៨.៧២៤)	-	(៣៤.៦២៣.៤៦៨)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កិច្ចសន្យាដោះដូរអត្រាការប្រាក់- ការគោរពអានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)
- លំហូរសាច់ប្រាក់ចេញ

ទឹកប្រាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារដែលត្រូវបានអនុម័ត ឲ្យពន្យារឥណទាន ជូនអតិថិជន និងហ្វានីលីដេវ៉ូត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

ចំណែកឥណទានិចារូបនៃដែលមិនបានប្រើប្រាស់
 លិខិតធានារបស់ធនាគារ
 លិខិតឥណទាន
 ទឹកប្រាក់ទូទាត់ដុល (កាស៊ូប៊ូប៊ីយប័ណ្ណធនស-កាតាតានានីក៏យនៃបំហូរសាច់ប្រាក់)
 - (សំហូរសាច់ប្រាក់ចូល)
 - សំហូរសាច់ប្រាក់ចេញ
 លំហូរសាច់ប្រាក់សុទ្ធ
សរុប
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

សម្ព័ន្ធធនាគារ					
រហូតដល់ថ្ងៃខែ	ទំហំទៅកាន់	កាលបរិច្ឆេទ	ទំហំទៅកាន់	លើសដង្ហា	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣០១.៧៧១.១៧០	-	-	-	-	៣០១.៧៧១.១៧០
១២.១៦១.៥៥៤	១១.០៤៥.៤១៧	៣០.៧៨២.១៣១	១៣.១០២.៨៦៧	៤.០២៨	៦៧.០៩៥.៩៩៧
១.៤០៤.១៨៤	៥.៩៨៣.១៨៦	១.៨៥០.៣៨២	-	-	៩.២៤១.៧៥៦
-	-	-	-	-	-
-	-	-	-	-	-
-	-	-	-	-	-
៣១៥.៣៤០.៩១២	១៧.០២៨.៦០៣	៣២.៦៣២.៥១៣	១៣.១០២.៨៦៧	៤.០២៨	៣៧៨.១០៨.៩២៣
១.២២៩.២៤៧.១៧១	៦៨.៥៤០.១២៧	១៣១.៣៤៥.៨៦៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥២១.៨៨៨.៤១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	សង្គ្រោះធនាគារ					
	រហូតដល់ខែ ដុល្លារអាមេរិក	ខែទី៣១ ដុល្លារអាមេរិក	៣ខែទី១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំណែកឥណទានវិបាកបន្តដែលមិនបានប្រើប្រាស់ លិខិតធានារបស់ធនាគារ	២០៩.៤៥៤.៦៦៩	-	-	-	-	២០៩.៤៥៤.៦៦៩
	១០.៤៣០.០២២	១០.៣៦១.២៩២	៣០.៨៦៤.០៦៥	១៥.៣៥៨.៦២៦	-	៦៧.០១៤.០០៥
	៣៥៩.៦៨១	១.៣៤០.២០៣	៦០៣.១៧៨	-	-	២.៣០៣.០៦២
លិខិតឥណទាន ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប្រាក់បញ្ញើធនស័ក្តិសមភាពនៃបំណុលសាច់ប្រាក់)	-	-	-	-	-	-
	-	-	-	-	-	-
	-	-	-	-	-	-
លំហូរសាច់ប្រាក់សុទ្ធ សរុប	២២០.៦៤៤.៣៧២	១១.៧០១.៤៩៥	៣១.៤២៧.២៤៣	១៥.៣៥៨.៦២៦	-	២៧៩.១៧១.៧៣៦
	៩០១.៣៣២.២៦០	៤៧.៨០០.៦០៧	១២៤.៥៤៣.៦៨៤	៦២.៧៣៩.៩៨៧	-	១.១៤០.៤១៦.៥៤២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ចំណែកឥណទាននីហ្មឺនដែលមិនបានប្រើប្រាស់
លិខិតធានាសរសេរធនាគារ
លិខិតឥណទាន
ទឹកប្រាក់ទូទាត់ដុល (ការប្តូរប័យប័ណ្ណធនស-ភាគាហានីតីយ៉ែនបំហូរសាច់ប្រាក់)
- (បំហូរសាច់ប្រាក់ចូល)
- បំហូរសាច់ប្រាក់ចេញ
បំហូរសាច់ប្រាក់សុទ្ធ

សរុប

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ

រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១ឆ្នាំ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣០០.៧៣៤.៦៣៧	-	-	-	-	៣០០.៧៣៤.៦៣៧
១២.១១១.៥៥៤	១០.៩២១.៦៦៧	៣០.៧០៦.៣៧៧	១៣.១០២.៨៦៧	៤.០២៨	៦៦.៨៥៦.៤៩៣
១.៤០៨.១៨៨	៥.៩៨៣.១៨៦	១.៨៥០.៣៨២	-	-	៩.២៤១.៧៥៦
-	-	-	-	-	-
-	-	-	-	-	-
-	-	-	-	-	-
៣១៤.៣០៤.៣៧៩	១៦.៩០៤.៨៥៣	៣២.៥៥៦.៧៥៩	១៣.១០២.៨៦៧	៤.០២៨	៣៧៦.៨៧២.៨៨៦
១.២៦៥.០៧៥.១២៥	៦៨.០៤២.០៣៣	១៣១.០៤០.៩៥៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥១៦.៩១៣.៣៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ចំណែកឥណទានវិបាកប្រសិនបើមិនបានប្រើប្រាស់
លិខិតធានារបស់ធនាគារ
លិខិតឥណទាន
ទឹកប្រាក់ទូទាត់ដុល (ការប្តូរធុនប្រាក់ប្រាក់សាងសង់-ការធានានឹងត្រូវសងប្រាក់)
- (លំហូរសាច់ប្រាក់ចូល)
- លំហូរសាច់ប្រាក់ចេញ
លំហូរសាច់ប្រាក់សុទ្ធ

សរុប
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់ថ្ងៃខែ ដុល្លារអាមេរិក	ថ្ងៃទី៣១ ដុល្លារអាមេរិក	៣១ ខែ ដុល្លារអាមេរិក	១២ ខែ ដុល្លារអាមេរិក	១២ ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០៩.៤០៥.០៥២	-	-	-	-	២០៩.៤០៥.០៥២
១០.៤៣០.០២២	១០.៣១១.២៩២	៣០.៧៣០.៩៨៣	១៥.៣៥៤.៦២៦	-	៦៦.៨៨០.៩២៣
៣៥៩.៦៨១	១.៣៤០.២០៣	៦០៣.១៧៤	-	-	២.៣០៣.០៦២
-	-	-	-	-	-
-	-	-	-	-	-
-	-	-	-	-	-
២២០.១៩៤.៧៥៥	១១.៧០១.៤៩៥	៣១.៣៣៤.១៦១	១៥.៣៥៤.៦២៦	-	២៧៨.៥៤៩.០៧៧
៤៩៩.៤៩៥.៥៧៤	៤៧.៤០០.៦០៧	១២៤.០០០.០៤៤	២២.៧៣៩.៩៨៧	-	១.១៣៤.០៣២.២១២

(ii) ហ្វាស៊ីលីត៍ហិរញ្ញវត្ថុផ្សេងៗ

ហ្វាស៊ីលីត៍ហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាដំបូងគេបង្អស់ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៦ (ឃ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចមានក្នុងកំណត់សម្គាល់លេខ ៣៩។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខណ្ឌ និងគោលនយោបាយ ដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែង គោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតតម្លៃដោយប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានរស់រវើកដោយ តម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទរស់រវើក។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅសម្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេស វាយតម្លៃ ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬធាតុចូលដែលមិនអាចសង្កេតបាន។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង ត្រូវបាន អនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវ បានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ការកែតម្រូវការវាយតម្លៃ គឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវការវាយតម្លៃដើម្បីឆ្លុះបញ្ចាំងពីភាពមិន ច្បាស់លាស់នៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរ និងមានលក្ខណៈ ស្មុគស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជា សន្ទនីយភាព ការទិញលក់ Spread និងតម្លៃដែលមិនអាចសង្កេត បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការ សន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តធ្វើឲ្យប្រសើរឡើងនៃការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការកំណត់ ដ៏សមហេតុផលនៃតម្លៃសមស្រប ។

ការកំណត់តម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរស់រវើកតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោម ដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការធ្វើការវាយតម្លៃសមស្រប៖

- កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបាន ដកស្រង់តម្លៃ (មិនទាន់ កែតម្រូវ) ចំពោះទ្រព្យសកម្ម ឬ បំណុលដូចគ្នានៅ ក្នុងទីផ្សារសកម្ម។
- កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
 - សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា នៅក្នុងទីផ្សារមិនសកម្ម។ ឬ
 - ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេល ពេញនៃឧបករណ៍ហិរញ្ញវត្ថុ។
- កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅលើវិធីសាស្ត្រវាយតម្លៃមិនអាចមើលឃើញច្បាស់ និងសារៈសំខាន់ចំពោះការ រស់រវើក តម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើសម្រង់តម្លៃ សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា បានកំពុងស្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃ អាចរកបានយ៉ាងងាយស្រួលពីប្រភពដែលបានបោះពុម្ពផ្សាយ និងប្រភពអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិ ការជាក់ស្តែង និងកើតឡើងទៀងទាត់ក្នុងទីផ្សារ នៅលើមូលដ្ឋានជំហោងដៃ (Arm's Length Basis)។

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃនៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទី ផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូច គ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុល ទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២។ ក្នុងករណីដែលសម្រង់តម្លៃទូទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃ សមស្របដោយផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលត្រូវបានគេស្គាល់ថាជា បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទី ផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ការប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូល ធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូល នេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូល ដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាមការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើត ឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការក្នុង ការកែតម្រូវការ វាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចសង្កេតបាន។ គំរូវាយតម្លៃក៏ត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដែលពាក់ព័ន្ធដូចជាធាតុប្រតិទិន។ បន្ទាប់មកធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

តារាងខាងក្រោមបង្ហាញពីតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានវិភាគតាមកម្រិតផ្សេងៗក្នុងធាតុគ្រឹះនៃតម្លៃសមស្របនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣៖

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ						ធនាគារ					
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦
កាធិនិយោគហិរញ្ញវត្ថុ	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.៤៣៩.៩១៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.៤៣៩.៩១៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	៤.៥០០.៤៩២	៣៧៩.៣៤០	៤.៨៧៩.៨៣២	-	៤.៥០០.៤៩២	-	៤.៥០០.៤៩២	៣៧៩.៣៤០	៥.១៧៩.៨៣២	-	៥.១៧៩.៨៣២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	-	-	-	-	-	-	-

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	សម្ព័ន្ធធនាគារ						ធនាគារ					
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-
កាធិនិយោគហិរញ្ញវត្ថុ	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥.៧៤៦.៦៨៦	១៨៩.៦៧០	៥.៩៣៦.៣៥៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	១៨៩.៦៧០	៥.៩៣៦.៣៥៦	-	៥.៩៣៦.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	៥.៧៤៦.៦៨៦	៣៧៩.៣៤០	៦.១២៦.០២៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	៣៧៩.៣៤០	៦.១២៦.០២៦	-	៦.១២៦.០២៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	-	-	-	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ក) ឧបករណ៍ហិរញ្ញវត្ថុរស់រវើកតាមតម្លៃសមស្រប(ត)

ពុំមានការផ្ទេរពីការវាស់វែងនៃតម្លៃសមស្របឆ្លងកម្រិតទី១ និងកម្រិតទី២ និងពុំមានការផ្ទេរចូល និងចេញកម្រិតទី៣ នៃការវាស់វែងតម្លៃសមស្រប ក្នុងអំឡុងពេល១២ខែដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មិនមាន)។

១. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

នាការលក់រំលែកនៃរបាយការណ៍ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកំណត់តម្លៃដោយប្រើប្រាស់វិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា និងត្រូវបានផ្ទៀងផ្ទាត់ជាមួយអ្នកផ្តល់សេវាប្តូរអត្រាការប្រាក់។ នៅក្រោមវិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានលើអត្រាការប្រាក់នាពេលខាងមុខ (ពីខ្សែកោងទិន្នផលដែលអាចសង្កេត បាននាចុងកាលបរិច្ឆេទនៃរបាយការណ៍) និងអត្រាការប្រាក់ក្នុងកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាក្នុងអត្រាដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរបស់សមាគមផ្សេងៗ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI រួមមានការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd មានចំនួន ៥% នៃការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា ដែលមានសមតុល្យ ១៥៣.៥២៩ ដុល្លារអាមេរិក និងការវិនិយោគនៅក្នុង SWIFT ដែលតម្រូវដោយ SWIFT SCRL ចំពោះសមាជិក ទាំងអស់របស់ខ្លួនដែលមានសមតុល្យ ៣៦.១៤១ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ឆ្នាំ២០២៣៖ មាន ១៥៣.៥២៩ ដុល្លារអាមេរិក និង ៣៦.១៤១ដុល្លារអាមេរិក រៀងគ្នា)។ មិនមានចំណេញ ឬខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការវិនិយោគទាំងនេះមិនអាចប្តូរឬផ្ទេរបាននោះទេហើយក៏មិនមានទិដ្ឋភាពសម្រាប់រាជធានីដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលុបចោលការវិនិយោគទាំងនេះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

នាការលក់រំលែកនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

១. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណទានរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់រួមមាន មូលបត្រអាចជួញដូរបាន NCD ដែលបោះផ្សាយដោយធនាគារជាតិ នៃកម្ពុជា ដែលមានឥណទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួន នៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណទានរយៈពេលខ្លីរបស់ឧបករណ៍ទាំងនេះ។ មូលបត្របំណុលរួមមានសញ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការអជីវកម្ម និងសញ្ញាប័ណ្ណរដ្ឋ ដែលត្រូវបានគិតតាមថ្លៃដើមបានរំលស់ និងមានគោលបំណងក្នុងការទិញដើម្បីរក្សាទុកការទូទាត់សងតាមឥណទាន និងទទួលបានការប្រាក់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

៣. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅពេលដែល ប្រតិបត្តិការទីផ្សារ ដែលអាចសង្កេតបានមិនអាចរកបានតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃ ដូចជា បច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមា ។ ធាតុចូលទៅក្នុងបច្ចេកទេសវាយតម្លៃរួមមានការខាតបង់ ឥណទានដែលរំពឹងទុក អត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើម ឬការរំលាយជាលទ្ធិផ្សារបន្ទាប់បន្សំ។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើវត្ថុបញ្ជាក់ តម្លៃសមស្រប ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុបញ្ជាក់ជាមូលដ្ឋាន។

ធាតុចូលទៅក្នុងគំរូអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងប្រតិបត្តិការដំបូង និងបន្ទាប់ ដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

៤. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់ អតិថិជនដែលមានឥណទានតិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឥណទានរយៈពេលខ្លីដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ទន្ទឹមនឹងតម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាចាប់ពីសម្ព័ន្ធធនាគារ និងធនាគារបានផ្តល់ អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានឥណទានតិចជាង១ឆ្នាំ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ និងប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទនៃការរាយការណ៍។

៥. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារធាតុទៅតាមអត្រាទីផ្សារនោះទេ។

៦. ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា

តម្លៃសមស្របនៃប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និងត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាននាកាលបរិច្ឆេទនៃការរាយការណ៍ជំនួសឱ្យអត្រាការប្រាក់នៅលើទីផ្សារជាមូលដ្ឋាន។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមិនមានភាពខុសគ្នាជាសារធាតុជាមួយអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ហើយក៏មិនមានការប្រែប្រួលអត្រាការប្រាក់ តាមការពិចារណារបស់ម្ចាស់បំណុលចំពោះហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ នាកាលបរិច្ឆេទនៃការរាយការណ៍នោះទេ ។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤១. ការគ្រប់គ្រងហានិភ័យដើមទុន

វត្ថុវិស័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅក្នុងតារាងតុល្យការនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនេះ មានដូចខាងក្រោមនេះ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រាក់ចំណេញដល់ភាគហ៊ុនិក និង ផលប្រយោជន៍ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតក្របខណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងបង្ហាញសង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិ ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា ហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣។ សម្ព័ន្ធធនាគារ នៅក្នុងតារាងខាងក្រោម រួមមានបីក្រុមហ៊ុន ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា។

	សម្ព័ន្ធធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៤៣.៤៨១.១៥១	១.៧៦៩.៤៧០.៩៣៣
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.១១៧.៥១៥	៤៧.៤១៩.៤៨៤
ចំណេញរក្សាទុក	២២៧.៤៩៥.២២២	២១០.៦៧០.៣៧២	៩១៧.២៧៤.២៦៩	៨៦០.៥៨៤.៤៧០
ទុនបម្រុងទុក យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា	៥២៤.៥៧៦.៥៥២	៥២៤.៥៧៦.៥៥២	២.១១១.៤២០.៦២២	២.១៤២.៤៩៥.២១៥
ដក៖ ទ្រព្យសកម្មរងរបួស	(១៦.៧២០.៣០៣)	(១០.៧៦១.៣០៤)	(៦៧.២៩៩.២២០)	(៤៣.៩៩៩.៩៤៣)
ដក៖ ឥណទានកាត់ពាក់ព័ន្ធ	(១៥.០៧៣.២៣៩)	(១៣.៥៣៩.៩២៤)	(៦០.៦៦៩.៧៤៧)	(៥៥.៣១០.៦០៦)
ដក៖ ការខាតបង់ផ្សេងៗ	(៣៩.០០៤.៦៥៧)	(៥៩.៦៤៩.២៣០)	(១៥៧.០០៩.៤៤៤)	(២៤៣.៦៦៧.១០៥)
	១.១២៦.៥៣៨.៨០៩	១.០៩៦.១៦៥.៦៩២	៤.៥៣៤.៣១៨.៧០៦	៤.៤៨៧.៨៣៦.៤៥២
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទូទៅ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជា(*)	១០៥.៧៣១.៥៩៧	៦២.៤៤១.២៩៤	៤២៥.៥៦៩.៦៧៨	២៥៦.៧០៦.៦៨៦
បំណុលបន្ទាប់បន្សំ (**)	១៦៧.៦៧៧.៤៦០	១១៦.៧៤៩.២៥៦	៦៧៤.៩០១.៧៧៧	៤៧៦.៩២០.៧១១
ដក៖ កាតព្វកិច្ចកាត់កម្មតាមតម្លៃសុទ្ធចុះបញ្ជីក្នុងគ្រឹះស្ថានធនាគារឬហិរញ្ញវត្ថុ	(២.០១០.០០០)	(២.០១០.០០០)	(៨.០៩០.២៥០)	(៨.២១០.៨៥០)
	២៧១.៣៩៩.០៥៧	១៧៧.១៨០.៥៥០	១.០៩២.៣៨១.២០៥	៧២៥.៤១៦.៥៤៧
	១.៣៩៧.៩៣៧.៨៦៦	១.២៧៣.៣៤៦.២៤២	៥.៦២៦.៦៩៩.៩១១	៥.២១៣.២៥៣.៣៩៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នា និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤១. ការគ្រប់គ្រងហានិភ័យដើមទុន(ត)

	ធនាគារ			
	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៤៣.៤៤១.១៥១	១.៧៦៩.៤៧០.៩៣៣
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.១១៧.៥១៥	៤៧.៨១៩.៤៨៨
ចំណេញរក្សាទុក	២០៤.២០៤.៩៩៧	១៨២.៦៦១.៨២៥	៨២១.៩២៥.១១៣	៧៤៦.១៧៣.៥៥៥
ទុនបម្រុងទុក យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា	៥១០.៧៤១.៥៥៦	៥១០.៧៤១.៥៥៦	២.០៥៥.៧៣៤.៧៦៣	២.០៨៦.៣៧៩.២៥៦
ដក៖ ទ្រព្យសកម្មអន្តរជាតិ	(១៥.១៤៥.៣៩២)	(៩.៨២៩.៤៥៥)	(៦០.៩៦០.២០៣)	(៤០.១៥៣.៣២៤)
ដក៖ ឥណទានកាត់ពាក់ព័ន្ធ	(១៤.៥៦២.៤២៤)	(១៣.០៧៤.៣៣៣)	(៥៨.៦១៣.៧៧៣)	(៥៣.៤០៤.៦៥០)
	<u>១.១៣០.១០៧.៩៦៧</u>	<u>១.១១៥.៣៦៥.៤២៧</u>	<u>៤.៥៤៨.៦៨៨.៥៦៦</u>	<u>៤.៥៥៦.២៨១.២៥៨</u>
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទុក យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា(*)	១០៣.០២៣.៩៩៣	៦១.៤១៦.៥០៤	៤១៤.៦៧១.៥៧២	២៥០.៨៨៦.៤១៩
បំណុលបន្ទាប់បន្សំ (**)	១៦៧.៦៧៧.៤៦០	១១៦.៧៤៩.២៥៦	៦៧៤.៩០១.៧៧៧	៤៧៦.៩២០.៧១១
ដក៖ ការបង្កើនតម្លៃសម្បត្តិសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន	(៧១.៣១១.៧១៦)	(៧១.៣១១.៧១៦)	(២៨៧.០៣៣.៦៨២)	(២៩១.៣១២.៤៤៥)
ធនាគារហិរញ្ញវត្ថុ	<u>១៩៩.៣៨៩.៧៣៧</u>	<u>១០៦.៨៥៣.០៤៤</u>	<u>៨០២.៥៣៩.៦៦៧</u>	<u>៤៣៦.៤៩៤.៦៨៥</u>
	<u>១.៣២៩.៤៩៧.៧០៤</u>	<u>១.២២២.២២១.៤៧១</u>	<u>៥.៣៥១.២២៨.២៣៣</u>	<u>៥.០៩២.៧៧៦.៩៤៣</u>

(*) នេះជាបញ្ចូលទាំងសមតុល្យនៃទុនបម្រុងតាមបទប្បញ្ញត្តិលើការប្រាក់បង្កើនចំនួន ៣២,៣៣២,០៥៤ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធនាយកដ្ឋាន និងចំនួន ៣១,១៩៦,៥៧៣ ដុល្លារអាមេរិក សម្រាប់ធនាគារ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចូលទៅក្នុង ដើមទុនថ្នាក់ទី២ វិញសម្រាប់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។

(**) បង្ហាញពី បំណុលបន្ទាប់បន្សំត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជាផ្នែកនៃដើមទុនបំពេញបន្ថែមនិងបង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

៤២. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍

ធនាគារអេស៊ីលីដា ភីអិលស៊ី បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងនិយ័តកម្មលក្ខណៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ដែលមានតម្លៃប្រមាណជា ១០០លានដុល្លារអាមេរិក។ សញ្ញាបណ្ណបន្ទាប់បន្សំទាំងនេះ មានរយៈពេលប្រាំពីរឆ្នាំ និងផ្តល់អត្រាការប្រាក់៨,៥% ក្នុងមួយឆ្នាំ ហើយត្រូវបានបង្កើតឡើងដើម្បីគាំទ្រ សកម្មភាពធនាគារទូទៅ និងគោលបំណងរបស់ធនាគារផ្សេងៗទៀត។ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះដែរ ធនាគារ អេស៊ីលីដាមានគម្រោងរៀបចំធ្វើបរិសុកកម្មជាប្រចាំដំណាក់កាល ដែលក្នុងនោះការធ្វើបរិសុកកម្មដំណាក់កាលទីមួយបានប្រកបដោយភាពជោគជ័យ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ និងមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល (សមមូលនឹង ៨៥.៨៣៧.៥០០ដុល្លារអាមេរិក)។



ការិយាល័យកណ្តាល ៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ



ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩ | ទូរសារ ៖ ០២៣ ៤៣០ ៥៥៥
acledabank@acledabank.com.kh | www.acledabank.com.kh
ប្រអប់សំបុត្រលេខ ៖ ១១៤៩ | SWIFT Code ៖ ACLBKHPP



ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ ២៤ម៉ោង)
ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh